



ស៊ីអាយអិមប៊ី & អ្នក





ស៊ីអាយអិមប៊ី & អ្នក

របាយការណ៍ប្រចាំឆ្នាំ ២០១៤ របស់ធនាគារ ស៊ីអាយអិមប៊ី ដែលមានចំណងជើងថា “ស៊ីអាយអិមប៊ី & អ្នក” ផ្ដោតលើទំនាក់ទំនងដែលធនាគារមានជាមួយអតិថិជនរបស់យើងនៅគ្រប់មជ្ឈដ្ឋានទាំងអស់ដើម្បីរួមចំណែកជាមួយលោក-អ្នកក្នុងការកសាងអនាគតមួយដ៏ល្អប្រសើរ។ យើងកំពុងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបំពេញចិត្ត និងតម្រូវការអតិថិជនរបស់យើង។ របាយការណ៍ប្រចាំឆ្នាំនេះ បង្ហាញនូវទំនាក់ទំនងរវាងធនាគារ និងបុគ្គលិករបស់ខ្លួនដែលបានចាក់គ្រឹះយ៉ាងជ្រៅ នៅក្នុងបរិយាកាសសុខដុមរមនា ដែលយើងទាំងអស់គ្នាធ្វើការរួមគ្នាប្រកបដោយការគោរពគ្នាទៅវិញទៅមក។

ស៊ីអាយអិមប៊ី & អ្នក គឺជាបទពិសោធន៍ដែលបានចែករំលែក ដែលយើងតែងតែនិយាយថា “ការរួបរួមគ្នា ធ្វើឲ្យយើងប្រសើរ”។

មាតិកា

ទិដ្ឋភាពទូទៅ

សាវតាធនាគារ.....	៦
ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព.....	៧
គុណតម្លៃស្នូលរបស់ស្ថាប័ន.....	៧
សារពីប្រធានក្រុមប្រឹក្សាភិបាល.....	៨
ការពិនិត្យមើលលទ្ធផលនៃប្រតិបត្តិការឆ្នាំ ២០១៤ របស់នាយកប្រតិបត្តិ.....	១១
សារពីនាយកប្រតិបត្តិក្រុមហ៊ុន មេ.....	១៣

ការពិនិត្យមើលធុរកិច្ច

សេវាកម្មហិរញ្ញវត្ថុសាធារណៈ និងធនាគារ.....	១៦
សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម.....	១៧
សេវាកម្មហិរញ្ញវត្ថុបុគ្គល.....	១៨
នាយកដ្ឋានគាំទ្រយុទ្ធសាស្ត្រនានា.....	១៩

ការចុះផ្សាយក្នុងសារព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗ នៅឆ្នាំ ២០១៤

ការចុះផ្សាយសំខាន់ៗក្នុងសារព័ត៌មាន.....	២៦
ព្រឹត្តិការណ៍សំខាន់ៗ.....	៣០

អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ស្តីពីអភិបាលកិច្ចធនាគារ.....	៤០
របាយការណ៍របស់គណៈកម្មាធិការសវនកម្ម.....	៤៧
សេចក្តីថ្លែងការណ៍ស្តីពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង.....	៤៩
រចនាសម្ព័ន្ធនៃការគ្រប់គ្រងពីក្រុមហ៊ុន មេ.....	៥២
រចនាសម្ព័ន្ធរបស់ធនាគារ.....	៥២
របាយការណ៍ព័ត៌មានរបស់ធនាគារ.....	៥៣

ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង

ក្រុមប្រឹក្សាភិបាល.....	៥៦
លេខាធិការក្រុមហ៊ុនរួម.....	៥៨
គណៈកម្មាធិការគ្រប់គ្រង.....	៦២

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ក្រុមប្រឹក្សាភិបាល.....	៦៨
របាយការណ៍សវនករឯករាជ.....	៦៩
របាយការណ៍ហិរញ្ញវត្ថុ.....	៧០
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ.....	៧៤
កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា.....	៩៨

បណ្តាញធនាគារ ស៊ីអាយអិមប៊ី

បណ្តាញសាខាធនាគារ ស៊ីអាយអិមប៊ី.....	១០៨
បណ្តាញសាខារបស់ក្រុមហ៊ុន មេ.....	១០៩
ផលិតផលធនាគារថ្មីៗសម្រាប់ឆ្នាំ២០១៤.....	១១១



ទិដ្ឋភាពទូទៅ

សាវតាធនាគារ.....	៦
ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព	៧
គុណតម្លៃស្នូលរបស់ស្ថាប័ន	៧
សារពីប្រធានក្រុមប្រឹក្សាភិបាល	៨
ការពិនិត្យមើលលទ្ធផលនៃប្រតិបត្តិការឆ្នាំ ២០១៤ របស់នាយកប្រតិបត្តិ	១១
សារពីនាយកប្រតិបត្តិក្រុមហ៊ុន មេ	១៣

សាវតារធនាគារ

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចាប់ផ្ដើមប្រតិបត្តិការនៅក្នុងទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបន្តបើកសាខាធនាគារពាណិជ្ជទី១ នៅចំកណ្ដាលរាជធានីភ្នំពេញ។ រហូតមកដល់បច្ចុប្បន្ននេះធនាគារ មានសាខាចំនួន ១១ កន្លែង និងស្ថានីយសេវាស្វ័យប្រវត្តិ ៩ កន្លែង ដែលរួមមានទាំងម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់មូលប្បទានបត្រ ១១ កន្លែង និង ម៉ាស៊ីន ATM ២៧ កន្លែង នៅក្នុងខេត្តក្រុងសំខាន់ៗ ចំនួនប្រាំនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី កំពុងបម្រើសេវាកម្ម និងផ្តល់ផលិតផលធនាគារជូនដល់អតិថិជនប្រមាណ ១៥.០០០ អតិថិជនដែលរួមមានទាំងអតិថិជនជាបុគ្គល និងស្ថាប័ន។

បន្ថែមទៅនឹងសេវាកម្មហិរញ្ញវត្ថុបុគ្គល និង សេវាកម្មធនាគារពាណិជ្ជដែលមានស្រាប់ យើងបានចាប់ផ្ដើមផ្ដន្ទាវិស័យសេវាកម្មសាធារណៈ និង ប្រតិបត្តិការធនាគារ។ នេះគឺជាការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងតែកើនឡើង នូវចំនួនអតិថិជនដែលជាក្រុមហ៊ុនរបស់យើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីចាប់យកឱកាស ពីសក្ដានុពលនោះ ដោយផ្អែកលើមូលដ្ឋានអតិថិជននៅក្នុងតំបន់ របស់ធនាគារ ស៊ីអាយអិមប៊ី ។

បច្ចុប្បន្ន ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មាននិយោជិតជាង ២៣០ នាក់ដែលមានបទពិសោធន៍ និងជំនាញផ្សេងៗគ្នាទាំងក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។ ក្នុងនាមជាស្ថាប័នដែលយកចិត្តទុកដាក់ដល់សង្គម នៅក្នុងប្រទេសកម្ពុជា ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានរួមចំណែកយ៉ាងច្រើនក្នុងការជួយដល់សង្គម តាមរយៈគម្រោងសហគមន៍ និងគម្រោងអប់រំជាច្រើន។

នៅឆ្នាំ ២០១៤ បុគ្គលិករបស់យើងបានបរិច្ចាគជំនួយ ជាស្បៀងអាហារ សម្ភារសិក្សា និងរៀបចំបណ្ណាល័យ សម្រាប់សាលារៀន ព្រមទាំងមជ្ឈមណ្ឌលកុមារកំព្រា និងសហគមន៍ដែលជួបការលំបាកនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និង ខេត្តកែបជាដើម។ ធនាគារ ក៏បានឧបត្ថម្ភព្រឹត្តិការណ៍សំខាន់ៗ ដូចជាអង្គរសង្គ្រានឆ្នាំ ២០១៥ និងរៀបចំព្រឹត្តិការណ៍កីឡាជាច្រើនដូចជាការប្រកួតកីឡាវាយកូនហ្គោល CIMB Preferred Golf Tournament និងការប្រកួតជើងឯកចិលីងជាដើម។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជាបានប្ដេជ្ញាចិត្តថា នឹងកសាងវិស័យហិរញ្ញវត្ថុឲ្យរឹងមាំ និង យូរអង្វែងមួយសម្រាប់អតិថិជនរបស់ខ្លួន ហើយនឹងបន្តព្យាយាមបង្កើតឱកាស និងគុណតម្លៃ តាមរយៈផលិតផល និងសេវាកម្មថ្មីៗ ដែលមានអត្ថប្រយោជន៍ខ្ពស់។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានមោទនភាពក្រៃលែង ដោយសារតែយើងមិនត្រឹមតែជាអ្នកបម្រើសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអាជីវកម្មដ៏ល្អមួយ របស់អតិថិជនផងដែរ ក្នុងការគាំទ្រអតិថិជនឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ លើផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាសាខារបស់ ស៊ីអាយអិមប៊ី គ្រុប។

អំពីស៊ីអាយអិមប៊ី គ្រុប

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទី២ របស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលលានមុខគេមួយ ក្នុងតំបន់អាស៊ាន។ ធនាគារនេះធ្វើការផ្តល់ជូននូវសេវាកម្មធនាគារពាណិជ្ជធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្ដាលនៅក្រុងគូឡូឡាពូ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន

(ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ថៃ កម្ពុជា ឡាវ ព្រុយណេ វៀតណាម និង ភូមា)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង បារាំង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ស៊ីអាយអិមប៊ី គ្រុប មានបណ្ដាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ១.០០០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារ វិនិយោគធំជាងគេបំផុត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើ មូលបត្ររបស់ក្រុមហ៊ុនជាង ១.០០០ ក្រុមហ៊ុន នៅក្នុងតំបន់ផងដែរ ។

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាព៦ម្យ៉ាង បី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារ វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩៧,៩% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី វៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូណេស៊ី ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ និង ១០០% នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហ្វលឌីង ប៊ីហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៦.៣ ពាន់លាន រីឯហ្វីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៥។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៤០.០០០នាក់ នៅក្នុងប្រទេសចំនួន ១៧។

ការប្ដេជ្ញាលើគុណភាពសេវាកម្ម និងឧត្ដមភាព

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាក្រុមហ៊ុនដែលផ្ដោតលើការដឹកនាំរបស់មនុស្ស។ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អ្វីដែលយើងផ្ដោតជាសំខាន់នោះ គឺការផ្តល់សេវាដល់អតិថិជន ឬក៏គាំទ្រដល់អ្នកដែលផ្តល់សេវាកម្មដល់អតិថិជន។

តាំងពីដើមរៀងមក អតិថិជនគឺជាចំណុចស្នូល នៃគ្រប់ការងារទាំងអស់ដែលយើងបានធ្វើ។ គុណតម្លៃស្នូលទី១របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺថា យើងផ្ដោតការយកចិត្តទុកដាក់លើអតិថិជន។ វត្តមានរបស់ ធនាគារ ស៊ីអាយអិមប៊ី គឺដើម្បីអតិថិជន ហើយយើងផ្តល់ផលិតផល និងសេវាកម្មដែលអតិថិជនយល់ និងផ្តល់តម្លៃឲ្យ។ គុណតម្លៃទី២គឺ សមិទ្ធផលខ្ពស់។ យើងខិតខំប្រឹងប្រែងហើយធ្វើការប្រកបដោយយុទ្ធសាស្ត្រ ដើម្បីបម្រើអតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់។ ជាប្រភេទណាមួយក្នុងរបស់ស្ថាប័ន យើងធ្វើការវាស់វែង បង្កើតភាពលេចធ្លោ និងទទួលស្គាល់ស្មារតីដៃរបស់បុគ្គលិក ដោយផ្អែកលើការរួមចំណែករបស់ពួកគេម្នាក់ៗ ដើម្បីសម្រេចបានតាមគោលដៅលទ្ធផលរបស់ក្រុមហ៊ុនទាំងមូល។ ដូច្នេះ អតិថិជន អាចរំពឹងទុកបានថា បុគ្គលិករបស់យើង នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់សេវាកម្មមួយដ៏ល្អប្រសើរ។

ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន យើងបានបែងចែកកិច្ចការរបស់យើង ធ្វើយ៉ាងណាឲ្យប្រាកដថា យើងអាចផ្តល់សេវាដែលអតិថិជនអាចទទួលយកបាន។

ដើម្បីសម្រេចបានគោលដៅសេវាកម្មអតិថិជនដ៏ល្អគត់ខ្លះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបម្រើសេវាកម្មថ្មីៗជាច្រើនទៀត។ យើងសន្យាថា នឹងផ្តល់សេវាកម្មល្អប្រសើរ ជូនដល់អតិថិជនគ្រប់ពេលវេលាទាំងអស់។ យើងនឹង៖

- ធ្វើការវកិច្ចអតិថិជនដោយការសំពះ
 - ផ្តល់សេវាកម្មភ្ជាប់ជាមួយនឹងស្នាមញញឹម
 - បម្រើសេវាកម្មអតិថិជនដោយកាត់បន្ថយរយៈពេលរង់ចាំ មិនលើសពី ៥ នាទី
 - ផ្ដោតទៅលើដំណោះស្រាយសម្រាប់អតិថិជន
- នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អតិថិជន គឺជាអ្វីដែលយើងផ្ដោតការយកចិត្តទុកដាក់ខ្លាំងបំផុត។

គុណតម្លៃស្នូលរបស់ស្ថាប័ន

ការផ្ដោតការយកចិត្តទុកដាក់

លើអតិថិជន

វត្តមានរបស់យើងគឺដើម្បីបម្រើអតិថិជន ព្រមទាំងផ្តល់ជូនសេវាកម្ម និងផលិតផលទាំងឡាយណាដែលអតិថិជនយល់ និងឲ្យតម្លៃ។

សមិទ្ធផលខ្ពស់

យើងខិតខំបំពេញការងារយ៉ាងសកម្មដោយមានយុទ្ធសាស្ត្រជាក់លាក់ សម្រាប់អតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់។

ការផ្តល់លទ្ធភាពដល់បុគ្គលិក

យើងផ្តល់អំណាច និងតម្រង់ទិសដល់បុគ្គលិកឲ្យមានគំនិតច្នៃប្រឌិត និងផ្តល់គុណតម្លៃដល់ស្ថាប័ន ក៏ដូចជាសហគមន៍ដែលគាត់បម្រើជូនផងដែរ។

កម្លាំងចម្រុះ

យើងគោរពវប្បធម៌ផ្សេងៗគ្នា និងផ្តល់គុណតម្លៃលើទស្សនវិស័យខុសៗគ្នា ហើយយើងយល់ឃើញថា ភាពចម្រុះគ្នា គឺជាប្រភពនៃកម្លាំង។

សុចរិតភាព

យើងបំពេញការងារទាំងអស់ដោយ ភាពស្មោះត្រង់ប្រកបដោយការគោរព និងមានវិជ្ជាជីវៈច្បាស់លាស់ ពីព្រោះសុចរិតភាព គឺជាគុណតម្លៃស្នូលរបស់ស៊ីអាយអិមប៊ី គ្រុប។



សារពីប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ ២០១៤ គឺជាឆ្នាំដ៏រឹងមាំសម្រាប់ធនាគារ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ស៊ីអាយអិមប៊ី បានដើរតួនាទីនៅក្នុងវិស័យធនាគារនៅកម្ពុជា និងសម្រេចបានប្រាក់ចំណេញពេញមួយឆ្នាំ ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីយើងបានដំណើរការនៅក្នុងប្រទេសនេះកាលពីជាង៤ ឆ្នាំមុន។ ធនាគារ សម្រេចបានលើសពីការរំពឹងទុកលើគោលដៅសំខាន់ៗទាំងអស់របស់ខ្លួន និងបានកត់ត្រាកំណើន ៣២០% (USD១.៤ លានដុល្លារ) លើប្រាក់ចំណេញមុនពេលបង់ពន្ធកាលពីឆ្នាំ ២០១៤ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ភាពខ្លាំងរបស់យើង គឺស្ថិតនៅលើទំនាក់ទំនងអតិថិជន។ ដោយយល់ច្បាស់ពីសេចក្តីត្រូវការរបស់អតិថិជន ក្រុមការងារធនាគារស៊ីអាយអិមប៊ី បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដែលអនុញ្ញាតឱ្យក្រុមការងាររបស់យើង ធ្វើការរួមគ្នាជាមួយអតិថិជនដើម្បីសម្រេចបាននូវគោលដៅក្នុងមុខជំនួញ និងគោលដៅវិវត្តរបស់ពួកគេ។ ក្រុមការងារកម្ពុជាវិជ្ជមានរបស់យើង បានប្តេជ្ញាបន្តបង្កើនទំនាក់ទំនងជាមួយអតិថិជននៅគ្រប់មជ្ឈដ្ឋានដើម្បីគាំទ្រពួកគេ ក្នុងការកសាងអនាគតមួយល្អប្រសើរជាងមុន។ ក្រុមរបស់យើងបានផ្តោតការយកចិត្តទុកដាក់ ដោយខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍របស់អតិថិជន និងការរីកលូតលាស់អាជីវកម្មរបស់យើងទាំងអស់គ្នា។

សមិទ្ធផលដ៏ប្រសើរនេះត្រូវបានគាំទ្រជាមួយកំណើនដ៏ល្អ នៅក្នុងវិស័យធនាគារ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ កត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែមានភាពខ្លាំងដដែល។ កម្ពុជាត្រូវបានប្រសិទ្ធនាមថាជាប្រទេស “កំណើនលេចធ្លោ» (Olympian of Growth) ដោយផ្អែកទៅលើកត្តានៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងប្រកបដោយនិរន្តរភាពរបស់ខ្លួន។ ចំណាត់ថ្នាក់នេះបង្ហាញថាកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលើពិភពលោក ជាមួយនឹងកំណើនផលិតផលសរុបក្នុងស្រុក (GDP) ជាមធ្យម ៧.៧ ភាគរយក្នុងមួយឆ្នាំ គិតចាប់តាំងពីឆ្នាំ ១៩៩៣ មក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនូវតម្លៃប្រាក់ដុល្លារអាមេរិក បាននាំមកនូវបញ្ហាប្រឈមមួយចំនួនដល់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើបដិដុល្លារបបនីយោយកម្មសេដ្ឋកិច្ចរបស់ប្រទេសនេះជាបណ្តើរៗ និងបង្កើនសម្ពាធគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឱ្យបានកាន់តែប្រសើរ។

ធនាគារបន្តប្រតិបត្តិការ ធ្វើការលើកម្រិតយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យសេវាអតិថិជនកាន់តែប្រសើរឡើង បង្កើនប្រសិទ្ធផលនៃប្រតិបត្តិការធនាគារ និងបង្កើតគុណតម្លៃជានិរន្តរ៍។ យើងចង់ធានាជូនអតិថិជនរបស់យើងអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្មដ៏ងាយស្រួលបំផុត។ យោងតាមទិសដៅនេះ ធនាគារបានបង្កើនបុគ្គលិករបស់ខ្លួនដល់ទៅជាង ២៣០ នាក់ ដែលសុទ្ធតែបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ ហើយយើងមានមោទនភាពដែលយើងអាចផ្តល់សេវាកម្ម និងផលិតផលជូនអតិថិជន ដោយជួយសម្រួលដល់អាជីវកម្មនិងប្រតិបត្តិការប្រចាំថ្ងៃ របស់ពួកគេឱ្យប្រព្រឹត្តទៅដោយល្អនេះ។

មិនថាទីតាំងអាជីវកម្មរបស់ពួកយើងស្ថិតនៅទីណាឡើយ យើងតែងតែយកចិត្តទុកដាក់ បម្រើទៅដល់សហគមន៍មូលដ្ឋានទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមចំណែកក្នុងគម្រោងជាច្រើន ដែល

ពាក់ព័ន្ធនឹងវិស័យអប់រំ ផ្តល់ជំនួយឧបត្ថម្ភគ្រោះមហន្តរាយ និងវិស័យកីឡាជាដើម។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី រួមជាមួយវិភាគទានពីបុគ្គលិកផ្ទាល់ បានជួយផ្គត់ផ្គង់សំភារៈសិក្សា និងគម្រោងសាងសង់បណ្ណាល័យ ព្រមទាំងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅក្រុងសៀមរាបផងដែរ។

ប៉ុន្មានឆ្នាំមកនេះ ធនាគារ ស៊ីអាយអិមប៊ី បានផ្តោតលើទំនាក់ទំនងរវាងបុគ្គលិករបស់យើង និងអតិថិជន ក៏ដូចជាសហគមន៍នៅតាមទីជនបទ។ ជាការឆ្លើយតបចំពោះការបន្តគាំទ្ររបស់អតិថិជន ស៊ីអាយអិមប៊ី បានរៀបចំកម្មវិធីជួបជុំ និងកម្មវិធីកីឡាជាច្រើន ដូចជាការប្រកួតកីឡារ៉ាយកូនហ្គោល ការប្រកួតប៊ូលីង ការជួបជុំបង្កើនទំនាក់ទំនងអាជីវកម្ម និងផ្តល់ជូននូវការបញ្ជូនតម្លៃពិសេស សម្រាប់អតិថិជនរបស់យើង នៅតាមគ្រប់បណ្ណាល័យដ៏គួររបស់យើងទាំងអស់។ ធនាគារបានទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួន ក្នុងការផ្តល់ត្រឡប់ទៅសហគមន៍វិញ។ យើងតែងតែយកចិត្តទុកដាក់បម្រើទៅដល់សហគមន៍មូលដ្ឋានទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ យើងបានចូលរួមចំណែកក្នុងកម្មវិធី អភិវឌ្ឍន៍សហគមន៍ ជាពិសេសពាក់ព័ន្ធនឹងវិស័យអប់រំ។ តាមរយៈកម្មវិធីនេះ យើងមិនត្រឹមតែបានបណ្តុះវប្បធម៌ចែករំលែក និងការស្ម័គ្រចិត្តប៉ុណ្ណោះទេ តែថែមទាំងជំរុញការទទួលខុសត្រូវផ្នែកសង្គម ក្នុងចំណោមបុគ្គលិកធនាគារ ស៊ីអាយអិមប៊ី ផងដែរ។

យើងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វប្បធម៌រួមបញ្ចូល និងអនុវត្តកម្មវិធីជាមួយបុគ្គលិក រាប់បញ្ចូលទាំងទិវាក្រុមគ្រួសារស៊ីអាយអិមប៊ី កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងបុគ្គលិក កម្មវិធីកីឡា និងកម្មវិធីកម្សាន្តផ្សេងៗ។ យើងបានបន្តកសាងស្ថាប័នមួយដែលពោរពេញដោយបុគ្គលិកជំនាញដែលមានទេពកោសល្យខ្ពស់។ ជាមួយនឹងការរីកចម្រើនលោក ចិន យិន ជានាយកប្រតិបត្តិ ធនាគារ ស៊ីអាយអិមប៊ី បានក្លាយជាធនាគារអន្តរជាតិដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយជនជាតិខ្មែរ។

សមិទ្ធផលរបស់យើងជាលទ្ធផលបានមកពីការខិតខំប្រឹងប្រែងរបស់មនុស្សទាំងអស់គ្នានៅក្នុង ស៊ីអាយអិមប៊ី។ ដូច្នេះខ្ញុំសូមសម្តែងការកោតសរសើរដ៏ស្មោះចំពោះសមាជិកក្រុមប្រឹក្សាភិបាលនាយកសម្រាប់ការណែនាំដ៏មានតម្លៃនិងការលះបង់របស់ពួកគាត់ ហើយខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះលោក យូ វ៉ាន់ខាប់ ដែលត្រូវបានទទួលការងារថ្មី នៅទីស្នាក់ការកណ្តាល។ ខ្ញុំសូមកោតសរសើរដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ស៊ីអាយអិមប៊ី ចំពោះកិច្ចខំប្រឹងប្រែងបន្ត ក្នុងការកសាងសន្ទុះអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មធនាគារដែលមានគុណភាព ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរថែមទៀតនៅក្នុងឆ្នាំខាងមុខនេះ។

ជាចុងក្រោយ តាងនាមឱ្យក្រុមប្រឹក្សាភិបាលនាយក ខ្ញុំសូមផ្ញើតុលាការនេះសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា អតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង និងស្ថាប័នពាក់ព័ន្ធនានា ចំពោះការគាំទ្រឥតឈប់ឈរ ដល់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អស់រយៈពេលពេញមួយឆ្នាំកន្លងមកនេះ។


DATO' SHAARANI IBRAHIM
 ប្រធានក្រុមប្រឹក្សាភិបាលនាយក

ភាពខ្លាំងរបស់យើង គឺស្ថិតនៅលើទំនាក់ទំនងអតិថិជន។ ដោយយល់ច្បាស់ពីតម្រូវការរបស់អតិថិជន ក្រុមការងារ ធនាគារ ស៊ីអាយអិមប៊ី បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដែលអនុញ្ញាតឱ្យក្រុមការងាររបស់យើង ធ្វើការរួមគ្នាជាមួយអតិថិជន ដើម្បីសម្រេចបាននូវគោលដៅក្នុងមុខជំនួញ និងគោលដៅវិវត្តរបស់ពួកគេ។



ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី
មានការរីកចម្រើនគួរឲ្យកត់សំគាល់
នៅក្នុងការអភិវឌ្ឍធនធានដ៏សំខាន់បំផុត
របស់យើង នោះគឺ បុគ្គលិក។

ការពិនិត្យមើលលទ្ធផលនៃ ប្រតិបត្តិការឆ្នាំ ២០១៤ របស់នាយកប្រតិបត្តិ

បរិយាកាសអាជីវកម្មឆ្នាំ ២០១៤

សេដ្ឋកិច្ចកម្ពុជាបានបន្តលូតលាស់យ៉ាងខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប ៧,២% ក្នុងឆ្នាំ២០១៤ (៧,៤% នៅឆ្នាំ២០១៣)។ កំណើនសេដ្ឋកិច្ចនេះទទួលបានមកពីការនាំចេញសម្លៀកបំពាក់ អង្ករ រួមនឹងឧស្សាហកម្មដំណាំកៅស៊ូ ការកើនឡើងនៃចំណូលពីវិស័យទេសចរណ៍ និងស្ថេរភាពនៃការពង្រីកវិស័យសំណង់ផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេសនៅបន្តវិសាលភាពយ៉ាងខ្លាំងក្លារបស់ខ្លួន ដោយមានការជំរុញមួយផ្នែកពីការផ្លាស់ប្តូរទីតាំងរបស់ក្រុមហ៊ុនផលិតកម្មពិធីន និងវៀតណាម រួមផ្សំនឹងកំណើនឥណទាន និងប្រាក់បញ្ញើប្រចាំឆ្នាំ (២៧%)និង (២៩%)។


សូចនាករសេដ្ឋកិច្ច	២០១០	២០១១	២០១២	២០១៣	២០១៤*	២០១៥ (ព្យាករណ៍)
ផលិតផលក្នុងស្រុកសរុប (គិតជាពាន់លានដុល្លារអាមេរិក)	១១,៦	១៣,០	១៤,១	១៥,៥	១៦,៩	១៨,៤
សន្ទស្សន៍អភិវឌ្ឍន៍ (គិតជាភាគរយ)	៤,០	៥,០	៥,២	៣,០	៣,៩	១,៦
ការនាំចេញ (គិតជាពាន់លានដុល្លារអាមេរិក)	៣,៨៨	៥,២២	៦,០	-	៨,០	៩,២
ការនាំចូល (គិតជាពាន់លានដុល្លារអាមេរិក)	៥,៥	៦,៧	៨,០	-	១០,១	១១,៧
ការវិនិយោគផ្ទាល់ពីបរទេស(គិតជាពាន់លានដុល្លារអាមេរិក)	០,៨	០,៨	១,៤	-	១,៥	១,៧
ប្រាក់បញ្ញើធនាគារ (គិតជាពាន់លានដុល្លារអាមេរិក)	៤,៣	៥,២	៦,៧	៧,៦	៩,៧	N/A
ឥណទានធនាគារ (គិតជាពាន់លានដុល្លារអាមេរិក)	៣,២	៤,២	៥,៧	៧,២	៩,២	N/A
ទុនបម្រុងបរទេស (គិតជាពាន់លានដុល្លារអាមេរិក)	២,៧	៣,៨	៤,៥	៥,១	៥,៨	N/A
Source: IMF, World Bank, & ADB						
** ការប៉ាន់ប្រមាណ						

នាចុងឆ្នាំ២០១៤ មានធនាគារពាណិជ្ជ និង ឯកទេសសរុបចំនួន ៤៧ នៅទូទាំងប្រទេស ជាមួយនឹងការកើនឡើងជាលំដាប់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បើទោះជាមានការកើនឡើងនៃចំនួនឧប្បវេណី ក៏ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី មានការពេញចិត្តនឹងសមិទ្ធផលនាឆ្នាំ២០១៤ ជាមួយនឹងអត្រាកើនឡើងនៃឥណទានដុល ៥៥% និងប្រាក់បញ្ញើដុលកើនឡើង ៣៨%។

សមិទ្ធផលប្រតិបត្តិការឆ្នាំ២០១៤

ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី សម្រេចបានលទ្ធផលលើសផែនការដែលបានគ្រោងទុក ហើយឆ្នាំ ២០១៤ គឺជាឆ្នាំដំបូងដែលធនាគារទទួលបានប្រាក់ចំណេញពេញមួយឆ្នាំ ដែលបានមកពីកំណើនទាំងទ្រព្យសកម្ម និងទ្រព្យអាកម្ម។ បន្ទាប់ពីរយៈពេលបួនឆ្នាំនៃប្រតិបត្តិការនៅប្រទេសកម្ពុជា ប្រាក់ចំណេញមុនពេលបង់ពន្ធបានកើនឡើង ៣២០% ធៀបនឹងឆ្នាំមុន។ លទ្ធផលនេះបានមកពីការកើនឡើងនៃចំណូលប្រតិបត្តិការ ៤៦% ការគ្រប់គ្រងការចំណាយបានល្អ និងការកាត់បន្ថយចំណាយឥណទាន ដោយស្មើតែគ្មានអនុបាតឥណទានមិនដំណើរការ។ ក្នុងនោះឥណទានចិញ្ចង្គទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ជាមួយនឹងកំណើន ១៧២% បើធៀបនឹងឆ្នាំកន្លងទៅ។ ចំពោះប្រាក់បញ្ញើអតិថិជន យើងបានទាញយក ចំណែកពីទីផ្សារអតិថិជនជាលក្ខណៈបុគ្គលគួរជាទីកត់សំគាល់ផងដែរ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ៦១% ។ បន្ថែមពីលើការផ្តល់សេវាកម្មហិរញ្ញវត្ថុបុគ្គល និង សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នាឆ្នាំ ២០១៤ ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី បានផ្តល់នូវសេវាកម្មសាជីវកម្ម និងប្រតិបត្តិការផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងតែកើនឡើង ក៏ដូចជាការបង្កើនអាទិភាពបម្រើផ្លូវអតិថិជនដែលមានវត្តមាននៅក្នុងតំបន់ផងដែរ។

ធនាគារស៊ីអាយអិមប៊ី គីអិលស៊ី បានខិតខំប្រឹងប្រែងធ្វើឲ្យប្រាកដថាសន្ទុះកំណើនដ៏ខ្លាំងក្លានេះ ត្រូវបានគាំទ្រដោយមូលដ្ឋានគ្រឹះដ៏កាន់តែរឹងមាំជាងមុនថែមទៀត។ ជាជំនួយដល់កិច្ចការនេះ ធនាគារ ស៊ីអាយអិមប៊ី



គីអិលស៊ី បានធ្វើការពង្រឹងប្រតិបត្តិការជាច្រើន ដូចជាដំណើរការនៃការផ្តល់ឥណទាន ការគ្រប់គ្រងហានិភ័យ សវនកម្ម និងការគោរពប្រតិបត្តិការច្បាប់ និងគោលនយោបាយផ្សេងៗជាដើម។

ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី បានពង្រីកបណ្តាញសេវាបម្រើអតិថិជនដោយស្វ័យប្រវត្តិនៅកម្ពុជា ដោយមានម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិចំនួន២៨គ្រឿងម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិចំនួន៩គ្រឿងម៉ាស៊ីនដាក់មូលប្បទានប្រកបស្វ័យប្រវត្តិចំនួន១១គ្រឿង នៅតាមតំបន់ យុទ្ធសាស្ត្រទាំង៥នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី មានការរីកចម្រើនគួរឲ្យកត់សំគាល់នៅក្នុងការអភិវឌ្ឍធនធានដ៏សំខាន់បំផុតរបស់យើងនោះគឺ បុគ្គលិក។ ឆ្នាំ២០១៤ មានការបង្កើតឲ្យមានជាសកម្មភាព ដែលមានការចូលរួមពីបុគ្គលិកដូចជា ថ្ងៃជួបជុំគ្រួសារស៊ីអាយអិមប៊ី (CIMB FAMILY DAY) ការរៀបចំឲ្យមានកិច្ចប្រជុំបង្ហាញលទ្ធផលការងារ (TOWN HALL) សកម្មភាពកីឡានិងការកម្សាន្ត សកម្មភាពទះជួយសហគមន៍ ការហ្វឹកហាត់បណ្តុះជំនាញ និងសកម្មភាពជាច្រើនផ្សេងៗទៀត។ ជាលទ្ធផល ពួកយើងមានក្តីសោមនស្សជាខ្លាំង ដែលបានមើលឃើញការរីកចម្រើនគួរឲ្យកត់សំគាល់នៅលើពិន្ទុនៃការសិក្សាពីការចូលរួមពីនិយោជិត (Employee Engagement Ratings) ។ ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី នឹងបន្តការវិនិយោគទៅលើបុគ្គលិករបស់ខ្លួន ការបំពាក់បំប៉ន និងការលើកកម្ពស់សមត្ថភាពគួបផ្សំនឹងផលិតភាពរបស់ពួកគេ។

ទស្សនវិស័យសម្រាប់ឆ្នាំ២០១៥

ផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសកម្ពុជាត្រូវបានគេព្យាករថានឹងកើនឡើងប្រហែល ៧,៣% ខណៈពេលដែលសេដ្ឋកិច្ចទទួលរងឥទ្ធិពលសេដ្ឋកិច្ចពិភពលោក ប៉ុន្តែវានឹងទទួលបានការគាំទ្រពីការរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធ ភាពប្រកួតប្រជែង និងបរិយាកាសវិនិយោគក្នុងប្រទេស។ អតិថិជនណាត្រូវបានគេរំពឹងថានឹង បន្តនៅទាបក្នុងចន្លោះ ៣% ទៅ ៤% ដោយសារស្ថិរភាពនៃតម្លៃហាហ្វ។ តាមការពិនិត្យមើលសកម្មភាពក្នុងស្រុក សន្ទុះកំណើនឥណទាន និងហានិភ័យផ្សេងៗដែលកំពុងកើតមាន នៅក្នុងបរិបទនៃការផ្លាស់ប្តូរវិស័យហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស អាចនឹងប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ លទ្ធផលអាសាសនាគ្រប់គ្រងធនធាននឹងជះឥទ្ធិពលដល់វិស័យសកម្ម និងការរីកចម្រើនក្នុងវិស័យនេះ ទន្ទឹមនឹងនោះអស្ថិរភាពនៃទីផ្សារការងារអាចនឹងរំខានដល់សង្វាក់ផលិតកម្ម និងការនាំចេញសម្លៀកបំពាក់ផងដែរ។ ប្រសិនបើហានិភ័យទាំងនេះលេចចេញជាប្រការ លទ្ធភាពសារពើពន្ធដែលមានកម្រិតទាបរបស់ប្រទេស ទាមទារឲ្យមានការចំណាយបន្ថែមដើម្បីបម្រុងដល់ការចំណាយលើវិស័យអភិវឌ្ឍន៍ដែលនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ឆ្នាំ២០១៥ នឹងក្លាយជាពេលវេលាដ៏ល្អមួយទៀតដល់ ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី ដោយយើងរំពឹងទៅលើការអភិវឌ្ឍថ្មីទាំងផលិតផល និងសេវាកម្មរបស់យើង។ យើងនឹងធ្វើការណែនាំទូរស័ព្ទ ធនាគារ តាមប្រព័ន្ធអ៊ីនធឺណិត (Internet Banking Service) រួមនឹងប័ណ្ណឥណទាន (Credit Card Business) នៅឆ្នាំ២០១៥។ យើងមានទំនុកចិត្តនឹងជឿជាក់ថា អតិថិជននឹងទទួលបានគុណប្រយោជន៍ច្រើនពីការពង្រឹងសមត្ថភាព និងបទពិសោធន៍ថ្មីៗល្អៗរបស់ធនាគារ។

ស្របជាមួយនឹងទិសដៅឆ្នាំ ២០១៥របស់ស៊ីអាយអិមប៊ី គ្របដណ្តប់ដោយគំនិត "ការរីកកាន់កាន់ជាថ្មីដើម្បីធ្វើឲ្យប្រសើរឡើង" (Recalibration) ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី នឹងបន្តធ្វើឲ្យផលិតផល និង សេវាកម្មដែលកំពុងមានស្រាប់ កាន់តែប្រសើរឡើង និងស្វែងរកឱកាសល្អធានាថាថ្មីជាបន្តទៀត៖

- **បង្កើនអាទិភាពនៃកំណើនអតិថិជនជាន់ខ្ពស់៖** បង្ហាញ និងផ្តល់ជូននូវផលិតផល និងសេវាកម្មថ្មីៗ ដល់អតិថិជនជាន់ខ្ពស់ (CIMB Preferred customers) ដោយធ្វើការទំនាក់ទំនងជាមួយពួកគេជាមុន ក្នុងគោលបំណងកសាងសម្ព័ន្ធភាពរយៈពេលវែងជាមួយគ្នា។
- **បង្កើនសេវាកម្មសាជីវកម្ម និងប្រតិបត្តិការ៖** បង្កើនអាទិភាពនៃចំណុចខ្លាំងនៅក្នុងតំបន់ និងគុណប្រយោជន៍ការប្រកួតប្រជែង ផ្សារភ្ជាប់អាជីវកម្មសាជីវកម្ម ទាំងក្នុងប្រទេស និងក្នុងតំបន់អាស៊ាន។
- **បង្កើនសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម (SME)** ៖ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ ដោយស្វែងយល់ពីតម្រូវការជាក់លាក់ ស្របពេលនឹងការផ្តល់ហិរញ្ញប្បទានដល់សង្វាក់ផលិតកម្ម និងផ្គត់ផ្គង់អាជីវកម្មដែលពាក់ព័ន្ធ។
- **បង្កើនចំណូលជាកម្រៃសេវា៖** ជាមួយនឹងផលិតផល និងសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ពួកយើងមានគោលដៅបង្ហាញជូនអតិថិជនបន្ថែមទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់សេវាហិរញ្ញវត្ថុពាណិជ្ជកម្ម ផលិតផលវិនិយោគ ការគ្រប់គ្រងសាច់ប្រាក់ និងសេវាផ្ទេរប្រាក់ផងដែរ។
- **ពង្រីកបណ្តាញប្រតិបត្តិការ៖** ផ្តល់ជូននូវម៉ាស៊ីនប្រតិបត្តិការដោយស្វ័យប្រវត្តិបន្ថែមទៀត ដែលនឹងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងដល់អតិថិជន ទន្ទឹមនឹងនោះយើងក៏បង្កើនការផ្តល់សេវាកម្មធនាគារកាន់តែទូលំទូលាយ។
- **អភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក៖** បន្តពង្រឹងលើការគ្រប់គ្រងឥណទាន និង សមត្ថភាពផ្នែកគ្រប់គ្រង រួមផ្សំនឹងភាពមានម្ចាស់ការនៅក្នុងស្រុក ទំនាក់ទំនងជាមួយនិងនិយោជិត ព្រមទាំងការពង្រឹងគណៈគ្រប់គ្រងក្នុងស្រុកឲ្យបានខ្លាំង។

ជាទីបញ្ចប់ ខ្ញុំសូមសម្តែងនូវការកោតសរសើរដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ចំពោះអតិថិជន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងសហការី ចំពោះការគាំទ្រ និងការគាំទ្រចិត្តខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបំពេញការងារពេញមួយឆ្នាំកន្លងមកនេះ។ ខ្ញុំក៏សូមសម្តែងនូវការគោរព និងការកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ចំពោះការគាំទ្រដល់ធនាគារស៊ីអាយអិមប៊ី គីអិលស៊ី ជាបន្តបន្ទាប់ផងដែរ។


ប៊ុន យ៉ិន
នាយកប្រតិបត្តិ



សារពីនាយកប្រតិបត្តិក្រុមហ៊ុនមេ

ខ្ញុំមានសេចក្តីរីករាយនឹងសមិទ្ធផលរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ដែលសម្រេចបានប្រាក់ចំណេញពេញមួយឆ្នាំ ជាលើកដំបូង និងសម្រេចលើសគោលដៅសំខាន់ៗរបស់យើង នៅក្នុងឆ្នាំ ២០១៤ ។ ទាំងឥណទាន និងប្រាក់បញ្ញើរបស់ធនាគារ ទទួលបានកំណើនខ្ពស់មិនធ្លាប់មានពីមុនមក ខណៈពេលដែលធនាគារស្វែងរកគ្មានកម្ចីខូចៗ មិនតែប៉ុណ្ណោះ យើងបានពង្រីកកញ្ចប់ផលិតផលរបស់យើង ដោយរួមបញ្ចូលទាំងសេវាធនាគារសាជីវកម្ម និងប្រតិបត្តិការ ។

ជាមួយនឹងការអភិវឌ្ឍន៍ និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា យើងសង្ឃឹមថា នឹងមានការទទួលស្គាល់ និងតម្រូវការច្រើនទៀត ទៅលើផលិតផល និងសេវាកម្មធនាគារ។ យើងមានគម្រោងដាក់ឱ្យមានផលិតផលថ្មីៗជាច្រើនទៀត ទៅក្នុងទីផ្សារកម្ពុជានៅឆ្នាំ ២០១៥ ដើម្បីបំពេញតម្រូវការផ្នែកធនាគារដែលកាន់តែកើនឡើង ដោយយើងប្តេជ្ញា

នឹងបន្តបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។ ការពង្រីកវត្តមានរបស់យើងក្នុងតំបន់ បានជួយពង្រីកបណ្តាញទំនាក់ទំនងអន្តរជាតិសម្រាប់ឱ្យអតិថិជនកម្ពុជា ឈានចូលទៅកាន់ទីផ្សារផ្សេងៗ ដែលមានផលិតផលការវិនិយោគ និងឱកាសថ្មីៗ ជាច្រើនទៀត។

ដើម្បីជួយគាំទ្រដល់របៀបវារៈ នៃការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់រដ្ឋាភិបាលកម្ពុជា ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្តវិនិយោគក្នុងប្រទេសកម្ពុជា ទៅលើផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធធនាគារ។

តាងនាមឱ្យ ស៊ីអាយអិមប៊ី គ្រប ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចំពោះការបន្តគាំទ្រឥតឈប់ឈរ សម្រាប់ឆ្នាំ ២០១៤ កន្លងទៅនេះ។



TENGKU ZAFRUL AZIZ
នាយកប្រតិបត្តិក្រុមហ៊ុនមេ

យើងមានគម្រោងដាក់ឱ្យមានផលិតផលថ្មីៗ
ជាច្រើនទៀត ទៅក្នុងទីផ្សារកម្ពុជា នៅឆ្នាំ ២០១៥
ដើម្បីបំពេញការកើនឡើងនូវតម្រូវការធនាគារ
ដោយយើងប្តេជ្ញានឹងបន្តបម្រើអតិថិជន
ឱ្យបានកាន់តែល្អប្រសើរ។

ការពិនិត្យមើលធុរកិច្ច

សេវាកម្មហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាល	១៦
សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	១៧
សេវាកម្មហិរញ្ញវត្ថុបុគ្គល	១៨
នាយកដ្ឋានគាំទ្រយុទ្ធសាស្ត្រនានា	១៩





សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងរតនាគារ

សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម

ធនាគារស៊ីអាយអិមប៊ីភីអិលស៊ីកំពុងរៀបចំខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការគាំទ្រដល់ការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ពួកយើងផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពគ្រប់គ្រងសាច់ប្រាក់ និងសេវាហិរញ្ញវត្ថុពាណិជ្ជកម្ម ជូនដល់អតិថិជន ដោយផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈម និងចាប់យកឱកាសថ្មីៗ ដែលស្របទៅនឹងការប្រែប្រួលនៅក្នុងតំបន់ និងនៅទូទាំងសាកលលោក។

ទាក់ទងទៅនឹងសេវាកម្មគ្រប់គ្រងសាច់ប្រាក់ យើងខ្ញុំមានសេចក្តីរីករាយក្នុងការជម្រាបជូនដំណឹងថា គម្រោងប្រើប្រាស់សេវាកម្មធនាគារតាមអ៊ីនធឺណិតរបស់យើងខ្ញុំបានដើរទៅតាមការគ្រោងទុក ហើយនឹងដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំនេះ។ គម្រោងនេះនឹងជួយឲ្យការធ្វើប្រតិបត្តិការធនាគារ កាន់តែមានភាពងាយស្រួល ហើយអតិថិជន អាចត្រួតពិនិត្យលំហូរសាច់ប្រាក់បានកាន់តែប្រសើរផងដែរ។ ការផ្តល់ហិរញ្ញបទមាន និងការសម្រួលពាណិជ្ជកម្មឆ្លងប្រទេស នឹងដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើងថែមទៀត ក្នុងការគាំទ្រដល់អតិថិជនរបស់យើង ដើម្បីរក្សាតាមទាន់នូវកំណើនសេដ្ឋកិច្ចទាំងមូល។ យើងសង្កេតឃើញថា មានការកើនឡើងនូវទំនិញប្រើប្រាស់ និងសេវាកម្មការសាងសង់ និងផលិតផលកសិកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានរួមចំណែក នៅក្នុងកំណើនទាំងអស់នេះ។ ធនាគារស៊ីអាយអិមប៊ី មានរចនាសម្ព័ន្ធដែលរៀបចំឡើងជាបន្តបន្ទាប់ ឲ្យកាន់តែមានភាពងាយស្រួល បត់បែនតាមការលះទេសៈ ហើយក៏មានផលិតផលថ្មីៗកំពុងត្រូវបានគ្រៀមរៀបចំ

ឡើង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃប្រជាសាស្ត្រ និងភាពបត់បែនរបស់អាជីវកម្ម។

ក្រុមការងាររបស់យើង បានត្រៀមមន្ត្រីរួចជាស្រេច ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយឈរលើគោលដៅរបស់ ស៊ីអាយអិមប៊ី គ្រប នៅក្នុងតំបន់អាស៊ាន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ។ ដោយមានវត្តមានដ៏រឹងមាំ និងចំណេះដឹងទូលំទូលាយនៅក្នុងតំបន់គោលបំណងរបស់យើង គឺទាញយកផលប្រយោជន៍ពីភាពរឹងមាំរបស់ស៊ីអាយអិមប៊ី គ្រប ដើម្បីឲ្យអតិថិជនរបស់យើង អាចទទួលបានផលប្រយោជន៍នេះ យ៉ាងពេញលេញ។

រតនាគារ

នាយកដ្ឋានរតនាគារ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ផ្តល់ជូននូវដំណោះស្រាយឆ្លងតំបន់ ទៅឲ្យអតិថិជនទាំងក្នុង និងក្រៅស្រុកសម្រាប់តម្រូវការទូទាត់ វិនិយោគ គ្រប់គ្រងហិរញ្ញវត្ថុ ដែលរួមមានប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស ជាមួយនឹងតម្លៃដែលមានភាពប្រកួតប្រជែង។ វេទិកាថ្នាក់តំបន់របស់ធនាគារ បានបើកទីផ្សាររតនាគារសម្រាប់អតិថិជននៅជុំវិញតំបន់អាស៊ាន ដែលមានវត្តមានរបស់ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី នៅក្នុងចំណោម ៩ នៃ ១០ប្រទេស។ ផលិតផលនិស្សន្ទវត្ថុ និងអត្រាការប្រាក់ គឺជាវិស័យមួយដែលមានសក្តានុពល និងដែលធនាគារកំពុងសង្ឃឹមរកមើល ដើម្បីយកមកបំពេញនិងបម្រើទីផ្សារក្នុងប្រទេសកម្ពុជា ។

មុខងារប្រចាំថ្ងៃនៃនាយកដ្ឋានរតនាគារ គឺសហការជាមួយអង្គភាពអាជីវកម្ម ដើម្បីស្វែងរកឱកាសក្នុងការបង្កើនប្រាក់ចំណូល តាមរយៈការលក់ផលិតផលរបស់រតនាគារ រួមផ្សំជាមួយនឹងផលិតផលផ្សេងៗទៀត សម្រាប់គ្រប់អតិថិជនសាជីវកម្ម ពាណិជ្ជកម្ម និងបុគ្គល។

ក្នុងនាមជាអង្គភាពគាំទ្រមួយ នាយកដ្ឋានរតនាគារផ្តល់វិស័យសម្រាប់តារាងតុល្យការរបស់ធនាគារ តាមរយៈយុទ្ធសាស្ត្រថ្លៃប្រឌិតដោយសហការជាមួយអង្គភាពអាជីវកម្ម ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងការផ្តល់វិភាគមួយគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់និរន្តរភាពអាជីវកម្មប្រចាំថ្ងៃ។ នាយកដ្ឋានរតនាគារ ក៏ជាសមាជិកមួយរូបក្នុងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្មដើម្បីពិភាក្សាអំពីការប៉ះពាល់តារាងតុល្យការ ហានិភ័យសន្ទនីយភាព និងអត្រាការប្រាក់ និងការកំណត់យុទ្ធសាស្ត្រអាជីវកម្ម ដើម្បីសម្រេចបាននូវសមាមាត្ររវាងទ្រព្យសកម្ម និងអកម្ម ក្រោមកម្រិតមួយដែលមានប្រសិទ្ធភាពខ្ពស់បំផុត។ មុខងារស្ថាប័នហិរញ្ញវត្ថុរបស់នាយកដ្ឋានរតនាគារ ត្រូវបានចាត់តាំងផងដែរដើម្បីរក្សានូវទំនាក់ទំនងល្អ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ អាជីវកម្មអន្តរធនាគារក្នុងចំណោមធនាគារក្នុងស្រុក និងបរទេស ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានរួមបញ្ចូលទាំងការជួយសម្រួលដល់ ដំណើរការនៃការវាយតម្លៃហានិភ័យ ឥណទានរបស់ភាគីដៃគូ និងសំណើសុំកម្រិតឥណទានស្ថាប័នហិរញ្ញវត្ថុ។

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានការកិច្ចចម្បងក្នុងការគ្រប់គ្រងប្រាក់បញ្ញើ និងឥណទានរបស់អតិថិជន ស្របតាមកំណើនធុរៈកិច្ចនៅក្នុងប្រទេសកម្ពុជា។ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម តំណាងឲ្យផ្នែកដ៏សំខាន់មួយនៃសកម្មភាពអាជីវកម្មទូទៅរបស់ធនាគារដែលមាន ៦១% នៃឥណទានសរុប និង ៥៧% នៃប្រាក់បញ្ញើសរុបរបស់ធនាគារ។ លទ្ធផលនេះ បង្ហាញថាឥណទានសរុបរបស់សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម បានកើនឡើងចំនួន ២៤,៨៥ លានដុល្លារអាមេរិក ហើយប្រាក់បញ្ញើសរុបបានកើនឡើងចំនួន ១៥,៥៩ លានដុល្លារអាមេរិក បើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ។

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ធ្វើប្រតិបត្តិការនៅគ្រប់បណ្តាញសាខាទាំង ១១ ក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងសេវាកម្មហិរញ្ញវត្ថុបុគ្គល។

សមិទ្ធផលនៅឆ្នាំ២០១៤

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម សម្រេចបានលទ្ធផលយ៉ាងល្អសម្រាប់ឆ្នាំ២០១៤ លើកំណើនឥណទាន និងប្រាក់បញ្ញើយ៉ាងខ្លាំងក្លា។ នៅចុងឆ្នាំ ២០១៤ ឥណទានរបស់សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មមានចំនួនដល់ទៅ ១២៧,៧៧ លានដុល្លារអាមេរិក ហើយប្រាក់បញ្ញើមានចំនួនដល់ទៅ ១៥២,១៣ លានដុល្លារអាមេរិក។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះកំណើនខាងលើនេះ ជាមួយនឹងគុណភាពទ្រព្យសកម្មរបស់យើង ដោយពុំមាននិរន្តរភាពនៃឥណទានចាប់តាំងពីពេលចាប់ផ្តើមបង្កើតធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មក។

ក្នុងប្រតិបត្តិការឆ្នាំទី៤នេះ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម បានបន្តការបណ្តុះបណ្តាលលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សសំដៅបម្រើ

អតិថិជនឲ្យកាន់តែល្អប្រសើរឡើង។ ដំណាច់ឆ្នាំ២០១៣ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មបានកើនសមាជិកពី ៨ នាក់ ទៅជាក្រុមមួយដែលមានសមាជិក ៣២ នាក់នៅដំណាច់ឆ្នាំ ២០១៤។ ក្រុមការងារទាំងអស់របស់យើង គឺសុទ្ធតែជាបុគ្គលិកធនធាតុខ្មែរ ដែលឆ្លុះបញ្ចាំង អំពីគោលការណ៍យុវអង្គនៃការអភិវឌ្ឍទ្រព្យកោសល្យ ថ្នាក់ដឹកនាំរបស់ធនាគារ ស៊ីអាយអិមប៊ីគ្រប ក្នុងទីផ្សារដ៏សំខាន់របស់យើង។

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នឹងបន្តការអភិវឌ្ឍទ្រព្យកោសល្យរបស់បុគ្គលិកក្នុងស្រុក តាមរយៈការផ្ទេរ ជំនាញឯកទេស និងបច្ចេកវិទ្យាទៅតាមស្តង់ដារអភិបាលកិច្ចក្រុមហ៊ុន។ យើងមានក្តីសោមនស្សរីករាយជាមួយធនាគារ ស៊ីអាយអិមប៊ីគ្របចំពោះការផ្តល់ការណែនាំដល់ក្រុម របស់យើង និងបង្ហាញពី ចំណេះដឹងជំនាញនៃផ្នែកជាច្រើនតាមរយៈកម្មវិធីបណ្តុះបណ្តាលឯកទេស និងការជ្រើសរើសបុគ្គលិកជាន់ខ្ពស់មកពីទូទាំងបណ្តាប្រទេសអាស៊ាន។ បុគ្គលិកក្នុងស្រុករបស់យើង បានទទួលផលប្រយោជន៍យ៉ាងទូលំទូលាយតាមរយៈបទពិសោធន៍ និងចំណេះដឹងមកពី ស៊ីអាយអិមប៊ីគ្រប ហើយយើងនឹងបន្តការអនុវត្ត ដំណូរស្រាវជ្រាវទាំងនេះ ឲ្យស្របតាមបរិបទនិងទីផ្សារក្នុងស្រុក។

ផែនការសម្រាប់ឆ្នាំ២០១៥

យើងនឹងបន្តពង្រឹងទៅមុខ លើមូលដ្ឋានដ៏រឹងមាំសម្រាប់ឆ្នាំ២០១៤ ក្នុងគោលបំណងបង្កើន ប្រាក់ចំណេញរបស់យើងទៀតក្នុងឆ្នាំ២០១៥នេះ។ ការរីកចម្រើនរបស់យើងគឺអាស្រ័យទៅលើកំណើនឥណទាន ប្រាក់បញ្ញើជាចម្បង និងតាមរយៈការបន្តធ្វើឲ្យកាន់តែប្រសើរឡើង អំពីសមត្ថភាពធនាគារ ប្រព័ន្ធប្រតិបត្តិការ និងដំណើរការធនាគាររបស់យើង។ យើង នឹងបន្តពង្រីកកម្មវិធី

បណ្តុះបណ្តាល ដើម្បីលើកកម្ពស់ ធនធានមនុស្សរបស់យើង ដែលជាធនធានដ៏សំខាន់បំផុតរបស់ធនាគារ។ យើងនឹងបន្តបង្កើតផលិតផលថ្មីៗ និងធ្វើឲ្យកាន់តែប្រសើរឡើង សម្រាប់ផលិតផលដែលកំពុងតែមានស្រាប់ ដើម្បីបម្រើដល់សហគមន៍អាជីវកម្មកម្ពុជា។

ទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៤ មានលក្ខណៈវិជ្ជមាន ហើយយើងមានជំនឿជាក់ថា ការរីកចម្រើនរបស់យើងស្របតាមការកើនឡើងនូវតម្រូវការសម្រាប់ផលិតផល និងសេវាកម្មធនាគារ។ យើងក៏បានដឹងផងដែរ ចំពោះកំណើននៃចំណាប់អារម្មណ៍ លើការវិនិយោគ នៅក្នុងចំណោមអ្នកវិនិយោគក្នុងស្រុក និងបរទេស។ ហើយយើង នឹងផ្អែកទៅលើបណ្តាញតំបន់អាស៊ានដែលគ្មានគូប្រៀបរបស់ ស៊ីអាយអិមប៊ី គ្រប ក្នុងការសម្របសម្រួលការធ្វើអាជីវកម្មនិងលំហូរវិនិយោគ ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជា។

ផលិតផលសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មទាំងអស់រួមមាន៖

១. ឥណទានមានកាលកំណត់
២. ឥណទានវិបាកប្បណិ
៣. ឥណទានសម្រាប់ទុនបង្វិល (Revolving Credit)
៤. លិខិតធានា
៥. លិខិតឥណទាន
៦. ផលិតផល និងសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្មផ្សេងៗ
៧. គណនីចរន្ត
៨. ប្រាក់បញ្ញើមានពេលកំណត់

សេវាកម្មហិរញ្ញវត្ថុបុគ្គល

សមិទ្ធផលដ៏អស្ចារ្យក្នុងរយៈពេល ១២ ខែកន្លងមករបស់ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល បានកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដោយយើងមិនត្រឹមតែជាធនាគារមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកផ្តល់នូវសេវាហិរញ្ញវត្ថុមួយផងដែរ។ ក្រុមការងាររបស់យើងមិនត្រឹមតែផ្តល់នូវសេវាកម្មផ្នែកលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកប្រឹក្សាយោបល់ដល់អតិថិជនទៀតផង តាមរយៈការភ្ជាប់ជាមួយនូវអ្នកឯកទេសកាន់តែប្រសើរ។ យើងខ្ញុំបានទាំងបង្កើននូវបណ្តាញផ្តល់សេវាកម្មក៏ដូចជាពង្រីកនូវមន្ត្រីជំនាញផ្នែកឥណទាន មន្ត្រីផ្នែកអាជីវកម្ម ខ្នាតតូច និងអ្នកប្រឹក្សាហិរញ្ញវត្ថុផងដែរ។

ក្នុងនាមជាធនាគារ ដែលមានឈ្មោះនាំមុខគេមួយក្នុងតំបន់អាស៊ាន យើងខ្ញុំបានពង្រីកនូវសេវាកម្មក្នុងតំបន់ ដោយអតិថិជនរបស់ធនាគារអាចទទួលបាននូវសេវាកម្មជាន់ខ្ពស់ Preferred និងការប្រើប្រាស់សេវា អេធីអឹម ទូទាំងតំបន់អាស៊ានដោយពុំមានគិតកម្រៃឡើយ។

សមិទ្ធផល ឆ្នាំ ២០១៤ របស់នាយកដ្ឋានហិរញ្ញវត្ថុបុគ្គល សេវាកម្ម

- ប្រាក់បញ្ញើបានកើនឡើង ៣៣% ដោយកើនដល់ចំនួន ៨៨ លាន ដុល្លារអាមេរិក ពី ៦៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៣
- ឥណទាណបានកើនឡើង ១២០% ដោយកើនដល់ចំនួន ៦៦ លាន ដុល្លារអាមេរិក ពី ៣០ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៣
- ដាក់ដំណើរការម៉ាស៊ីន អេ ធី អឹម នៅតាមកន្លែងសំខាន់ៗជាច្រើន
- ដាក់ដំណើរការម៉ាស៊ីនដំណើរការដោយស្វ័យប្រវត្តិ (Self-Service Terminals) ដែលមានម៉ាស៊ីន អេធីអឹម ម៉ាស៊ីនទទួលមូលប្បទានបត្រ និងម៉ាស៊ីនទទួលសាច់ប្រាក់សម្រាប់អតិថិជនប្រើប្រាស់ ២៤ម៉ោង
- កម្មវិធីផ្តល់ហិរញ្ញប្បទានទិញផ្ទះ ដោយផ្តល់នូវអត្រាការប្រាក់ និងកម្រៃសេវាកាន់តែប្រសើរ មានលក្ខណៈប្រកួតប្រជែង និងកាន់តែលឿន
- ជាមួយនឹងពាក្យស្លោកប្រចាំឆ្នាំ “i-commit!” ក្រុមការងារយើងខ្ញុំបានប្តេជ្ញាកាន់តែខ្លាំងថ្លា ក្នុងការផ្តល់នូវសេវាកម្មកាន់តែប្រសើរដល់អតិថិជន
- ធ្វើសម្រង់ស្ថិតិសេវាកម្មអតិថិជន ដើម្បីឆ្លុះបញ្ចាំងនូវកម្រិតសេវាកម្មរបស់យើងខ្ញុំ និងដើម្បីចាត់វិធានការកែលម្អឲ្យកាន់តែប្រសើរ

បន្ទាប់ពីយើងបានដាក់ចេញនូវស្តង់ដារសេវាកម្មអតិថិជនថ្មី ដែលក្នុងនោះ ធនាគារផ្តល់ជូននូវប្រាក់ចំនួន ១ ដុល្លារ ដល់អតិថិជន ឬបរិច្ចាគដល់អង្គការ Operation Smile ក្នុងប្រទេសកម្ពុជា យើងបានប្រមូលប្រាក់ពិន័យចំនួន ២.១០០ ដុល្លារអាមេរិក និងបានបរិច្ចាគដល់អង្គការនេះ កាលពីចុងឆ្នាំ២០១៤។.

ក្នុងការពង្រឹងនូវចំណេះដឹង និងជំនាញរបស់បុគ្គលិកធនាគារ ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរ ធនាគារបានរៀបចំកម្មវិធីទទួលស្គាល់ជាផ្លូវការដល់មន្ត្រីសេវាកម្មអតិថិជន ដែលក្នុងនោះរាល់មន្ត្រីសេវាកម្មអតិថិជនទាំងអស់ត្រូវអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ពួកគេ លើចំណេះដឹង និងជំនាញផ្នែកប្រតិបត្តិការ និងរាប់សាច់ប្រាក់ និងតាមរយៈការប្រកួតជាមួយមន្ត្រីផ្សេងទៀតក្នុងសាខា និងក្នុងធនាគារទាំងមូល។

ជាមួយនឹងការដាក់ឲ្យដំណើរការនូវ ម៉ាស៊ីនដំណើរការដោយស្វ័យប្រវត្តិ (Self Service Terminals) នៅតាមទីតាំងសំខាន់ៗ ក៏ដូចជាតាមសាខានានា ធនាគារបាននិងកំពុងណែនាំ និងអប់រំអតិថិជនទាំងអស់ឲ្យចេះប្រើប្រាស់ និងបន្តប្រើប្រាស់ម៉ាស៊ីននោះនោះ នៅតាមសាខា និងទីតាំងនានា ដើម្បីចំណេញពេលវេលាក្នុងការរង់ចាំនៅធនាគារក៏ដូច



ជាផ្តល់នូវភាពងាយស្រួលដល់អតិថិជនទាំងក្នុងម៉ោង និងក្រៅម៉ោង ធ្វើការក៏ដូចជានៅចុងសប្តាហ៍។

ផែនការសម្រាប់សំរាប់ឆ្នាំ ២០១៥

យើងខ្ញុំរៀបចំផែនការពង្រីកនូវបណ្តាញរបស់យើងខ្ញុំ នៅទូទាំងប្រទេស ដោយនាំមកនូវផលិតផល និងសេវាកម្មល្អៗដល់អតិថិជនទាំងអស់។ យើងខ្ញុំបន្តដាក់គោលដៅពង្រីកការផ្តល់ជូននូវផលិតផល និងសេវាកម្ម ជាមួយនឹងក្រុមការងារឯកទេសដើម្បីពង្រីកនូវលំហូរអតិថិជនរបស់ធនាគារ។ ផែនការទាំងនោះរួមមាន៖

- ផ្តល់ជូននូវសេវាកម្មដែលផ្តល់តម្លៃបន្ថែមដល់អតិថិជនជាន់ខ្ពស់ទាំងអស់
- ផ្តល់ជូននូវផលិតផលឥណទាន និងប្រាក់បញ្ញើកាន់តែច្រើនថែមទៀត
- បន្តកសាងនូវផលិតផល និងសេវាកម្មផ្នែកឌីជីថល តាមរយៈការផ្តល់នូវសេវាកម្មធនាគារតាមអ៊ិនធើណ៏ត និងបណ្តាឥណទាន
- ពង្រីកការធ្វើស្ថិតិកម្រិតសេវាកម្មអតិថិជន



យុទ្ធសាស្ត្រ និង ហិរញ្ញវត្ថុ

នាយកដ្ឋានយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុមានតួនាទីរៀបចំ និង អនុវត្តគោលការណ៍ និងនីតិវិធីគណនេយ្យដើម្បីឲ្យស្របតាមគំរូស្តង់ដារគណនេយ្យកម្ពុជា និងច្បាប់ដែលបានចែងដោយធនាគារជាតិ នៃកម្ពុជា។ នាយកដ្ឋាននេះក៏ធ្វើការវិភាគផ្នែកហិរញ្ញវត្ថុ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុផងដែរ។

នៅក្នុងការរៀបចំគណនេយ្យហិរញ្ញវត្ថុ យើងធានារាល់ដំណើរការគណនេយ្យមានភាពច្បាស់លាស់ តម្លាភាព និងមានការថែទាំយ៉ាងត្រឹមត្រូវ។ ធនាគារក៏ធានាប្រតិបត្តិតាមគ្រប់ពេលនូវរាល់របាយការណ៍ដែលតម្រូវដោយបទប្បញ្ញត្តិ របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាការប្រកាសពន្ធជូនអគ្គនាយកដ្ឋានពន្ធដារ និងរៀបចំរបាយការណ៍យ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់ក្រុមហ៊ុនមេ និងគណៈគ្រប់គ្រងផងដែរ។

សមិទ្ធផលសំខាន់ៗសម្រាប់ឆ្នាំ ២០១៤

នាឆ្នាំ ២០១៤ ពួកយើងសម្រេចបានការតាមដានប្រចាំថ្ងៃនូវប្រតិបត្តិការរបស់នាយកដ្ឋានរតនាគារ ជាមួយនឹងអនុបាតសាធនភាព និង អនុបាតសាច់ប្រាក់ងាយស្រួល ដើម្បីរាយការណ៍ជារៀងរាល់ថ្ងៃទៅដល់គណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្ម (ALCO)។

យើងសន្សំបាន ៣% ពីការចំណាយទូទៅ (Overheads) លើផែនការថវិកាដែលជាលទ្ធផលពីការ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើការចំណាយដោយធ្វើឲ្យប្រាកដថាការចំណាយ ទៅកាន់អ្នកផ្គត់ផ្គង់មានសុពលភាព និងបញ្ចៀសនូវរាល់ចំណាយ ដែលមិនមានការអនុញ្ញាត្តិច្បាស់លាស់។បន្ថែមពីលើនេះទៀតរាល់ចំនាយដែលបានធ្វើគឺសុទ្ធសឹងតែជាចំណាយដែលស្ថិតនៅ ក្នុងកញ្ចប់ផែនការថវិកា។

ការរៀបចំផែនការអាជីវកម្មឆ្នាំ ២០១៥ បានប្រព្រឹត្តទៅនាដើមត្រីមាសទី៤ ជាមួយនឹងការចូលរួមពីនាយកផ្នែកនីមួយៗ ដោយផ្អែកលើវិធីសាស្ត្រពីររួមបញ្ចូលគ្នាគឺ Top-down និង Bottom-up ។ នាយកគ្រប់ផ្នែកនីមួយៗបានធ្វើបទបង្ហាញជាមួយ នឹងការពិនិត្យមើលឡើងវិញនូវសមិទ្ធផលការងារ ជូនដល់គណៈគ្រប់គ្រងកំពូល អំឡុងកិច្ចប្រជុំគណៈគ្រប់គ្រងប្រចាំឆ្នាំ ដែលបានប្រព្រឹត្តិទៅនៅពាក់កណ្តាលខែ ធ្នូ ឆ្នាំ២០១៤។

ក្នុងឆ្នាំ ២០១៤ ដោយមានការបង្កើតឡើងនូវក្រុមការងារហិរញ្ញវត្ថុអាជីវកម្ម និងវិភាគ (BFA) ពួកយើងបានសហការណ៍នាយកដ្ឋានពត៌មានវិទ្យា ដើម្បីបង្កើតឲ្យមានប្រព័ន្ធទ្អកពត៌មាន ដែលផ្តល់ភាពងាយស្រួលដល់ការតាមដានសមិទ្ធផលរបស់ប្រធាន និងជំនួយទំនាក់ទំនងអតិិជន ក៏ដូចជារបាយការណ៍ហិរញ្ញវត្ថុសំរាប់នាយកដ្ឋានអាជីវកម្មផ្សេងៗគ្នាផងដែរ។ ប្រព័ន្ធទ្អកពត៌មានត្រូវបានដាក់ឲ្យដំណើរការយ៉ាងជោគជ័យដោយមានការគាំទ្រពីនាយកដ្ឋានអាជីវកម្ម និង នាយកដ្ឋានពត៌មានវិទ្យា។

ជាផ្នែកមួយនៃគម្រោងការក្នុងប្រទេស ពួកយើងបានសហការណ៍ជាមួយនឹងក្រុមការងារយុទ្ធសាស្ត្រពីគ្រប់ ដើម្បីបង្កើនវត្ថុមានស៊ីអាយអិមប៊ីនៅក្នុងប្រទេសក្នុងតំបន់អាស៊ានបន្ថែមទៀត ដោយការខិតខំសំរបសំរួល និងជំនួយដល់ក្រុមការងារយុទ្ធសាស្ត្រពីគ្រប់ ក្នុងការរៀបចំសំណើសុំអាជ្ញាបណ្ណធនាគារ។

ជាការបូកសរុបលទ្ធផលឆ្នាំ២០១៤ កិច្ចប្រជុំគណៈគ្រប់គ្រងប្រចាំឆ្នាំបានប្រព្រឹត្តឡើងនាពាក់កណ្តាលខែធ្នូ ដើម្បីអនុម័តនូវផែនការអាជីវកម្មឆ្នាំ២០១៥ ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល និងភ្ញៀវកិត្តិយសពីគ្រប់។

ផែនការសម្រាប់ឆ្នាំ២០១៥

“ការតម្រូវទិសដៅសារជាថ្មី” (Recalibration) ក្នុងឆ្នាំ២០១៥ នឹងបន្តឲ្យមានកំពិនិត្យ និងវាយតម្លៃឡើងវិញចំពោះធនធាន និងដំណើរការប្រតិបត្តិការក្នុងគោលបំណងពង្រឹងប្រសិទ្ធិភាព។ ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទ្អកពត៌មាន យើងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានអាជីវកម្ម និងពត៌មានវិទ្យាដើម្បីបង្កើនសមត្ថភាពប្រព័ន្ធរបស់យើង ឲ្យឈានទៅកាន់មួយកំរិតទៀតជាពិសេសទៅលើការវាស់វែងសមិទ្ធផលការងារ ឧបករណ៍វិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធផលអាជីវកម្ម និងជាពិសេសទៅលើការរៀបចំបទដ្ឋានសូចនាករនៃការវាយតម្លៃសមិទ្ធផលការងារ (Key Performance Indicators)។

Fund Transfer Pricing និងការបែងចែកចំណាយក៏ស្ថិតនៅ ក្នុងផែនការអនុវត្តរបស់យើងផងដែរ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងនូវការវាស់វែងសមិទ្ធផលការងាររបស់នាយកដ្ឋានអាជីវកម្មនីមួយៗ ក៏ដូចជាបស់ផលិតផល និងសេវាកម្មធនាគារផងដែរ។

ដោយប្រតិបត្តិតាម ការប្រកាសពីធនាគារជាតិកម្ពុជាទៅលើផលប៉ះពាល់ និងភាពប្រុងប្រៀបទៅលើការវាយតម្លៃរបស់ធនាគារក្នុងការអនុវត្តឲ្យពេញលេញនូវប្រព័ន្ធ IFRS នេះនឹងក្លាយទៅជាកិច្ចការចំបងមួយសំរាប់នាយកដ្ឋានក្នុងឆ្នាំ២០១៥ ដែលមានការគាំទ្រពីជំនាញការក្រុមហិរញ្ញវត្ថុពីគ្រប់ ដើម្បីជំនួយដល់ក្រុមការងារដែលនឹងបង្កើតឡើងក្នុងស្រុក ដែលនឹងជាជំនួយដល់ការវាយតម្លៃ និងការរៀបចំមុនពេលដាក់ដំណើរការ។



ធនធានសាជីវកម្ម

ផ្នែកធនធានសាជីវកម្មទទួលបន្ទុកទាំងផ្នែកធនធានមនុស្ស និងរដ្ឋបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិ។ តួនាទីសំខាន់របស់ផ្នែកធនធានមនុស្ស គឺផ្តល់របៀបវារៈធនធានមនុស្សយ៉ាងមានប្រសិទ្ធភាព ដល់ភាគីពាក់ព័ន្ធនានា។ របៀបវារៈនោះរួមមាន កម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍បុគ្គលិក, ការគ្រប់គ្រង ការវាយតម្លៃការងារ យុទ្ធសាស្ត្រទាក់ទាញ និងថែរក្សាបុគ្គលិក លាភ និងអត្ថប្រយោជន៍ ព្រឹត្តិការណ៍/កម្មវិធីបុគ្គលិក ក៏ដូចជាការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ នាយកដ្ឋានផ្នែករដ្ឋបាល និងគ្រប់គ្រងទ្រព្យសម្បត្តិ ចាត់ចែងការងាររដ្ឋបាលទូទៅ ការសាងសង់/ជួសជុល/ជួលអគារការិយាល័យ ការថែរក្សាទ្រព្យសម្បត្តិក្រុមហ៊ុន, សន្តិសុខនិងសុវត្ថិភាពកន្លែងការងារ និងដំណើរការលទ្ធកម្ម/ដេញថ្លៃ។ ប្រតិបត្តិការរបស់នាយកដ្ឋានធនធានសាជីវកម្ម ក៏មានរួមបញ្ចូលការធ្វើការយ៉ាងស្អិតរមួត ជាមួយច្បាប់ក្នុងស្រុកដែលពាក់ព័ន្ធ ដូច្នេះ រាល់បញ្ហាច្បាប់នានា ត្រូវត្រួតពិនិត្យដើម្បីប្រកាន់ខ្ជាប់វប្បធម៌អនុលោមតាមច្បាប់។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាម្ចាស់បណ្តុះទេពកោសល្យ

ផ្នែកសេវាកម្មហិរញ្ញវត្ថុ ជាវិស័យសេវាកម្មជម្រុញដោយបុគ្គលិកហេតុនេះ បុគ្គលិកមានទេពកោសល្យជាគុណប្រយោជន៍ប្រកួតប្រជែងយ៉ាងពិតប្រាកដ។ ដូច្នេះហើយទើបធនាគារផ្តល់ការយកចិត្តទុកដាក់ធានាបរិយាកាសការងារមួយ ដែលបុគ្គលិកត្រូវបានឲ្យតម្លៃ និងលើកកម្ពស់ ដើម្បីជ្រើសរើសការខ្លាំងរបស់ពួកគេតាមរយៈបទពិសោធន៍

ការងារ និងឱកាស។ ការបំពេញលើការតាំងចិត្តក្នុងការយកចិត្តទុកដាក់ចំពោះបុគ្គលិកជាចំណែកមួយដ៏សំខាន់ ក្នុងការផ្លាស់ប្តូររបស់ធនាគារ។ បុគ្គលិករបស់យើងនេះហើយ ដែលអាចធ្វើឲ្យយើងក្លាយជាក្រុមហ៊ុនឈាន មុខគេក្នុងតំបន់អាស៊ាន។

បុគ្គលិក និងថ្នាក់គ្រប់គ្រង

បុគ្គលិកគឺជាធនធានយ៉ាងសំខាន់បំផុតនៅក្នុងធនាគាររបស់យើង។ តាមរយៈការបង្ហាញឲ្យឃើញនូវការលេចធ្លោ របស់ការងារជាក្រុមដ៏រឹងមាំមួយ និងការប្តេជ្ញាចិត្តក្នុងការសម្រេចសមិទ្ធផលការងារ នៅអំឡុងឆ្នាំកន្លងទៅនេះ យើងមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលយើងមានក្រុមការងារជីវិករាយ និងរឹងមាំយ៉ាងពិតប្រាកដ។ យើងបន្តជម្រុញឲ្យមានបរិយាកាសជាវិជ្ជមាននេះតាមរយៈការបន្ថែមតម្លៃលើបទពិសោធន៍របស់និយោជិតបច្ចុប្បន្ន និងបង្កើតឱកាសសម្រាប់និយោជិតវិស័យក្នុងឲ្យចូលរួមនៅក្នុងកម្មវិធីបណ្តុះបណ្តាល ដែលបានអនុម័តពីនៅប្រទេសម៉ាឡេស៊ី។

គណៈកម្មាធិការគ្រប់គ្រងរបស់យើង ត្រូវបានបង្កើតឡើងដោយសមាជិកវិស័យក្នុងប្រកបដោយទេពកោសល្យ និងការតាំងចិត្តយ៉ាងមុតមាំដើម្បីសម្រេចឲ្យបានទស្សនវិស័យធនាគារៈ- ជាមូគមណៈ- កម្មាធិការគ្រប់គ្រង និងបុគ្គលិកទាំងអស់ខិតខំព្យាយាមដើម្បីការអភិវឌ្ឍធានិរន្តរភាពរបស់ធនាគារ។

បរិយាកាសការងារ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លើកតម្កើង និងបណ្តុះបណ្តាលវប្បធម៌សិក្សាដល់និយោជិតគ្រប់រូប។ របៀបវារៈសិក្សារបស់ធនាគារមានវិសាលភាពយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់បង្កើនចំណេះដឹង និងជំនាញរបស់និយោជិត ទាំងអស់អាចបំពេញភារកិច្ចបច្ចុប្បន្នរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាពក៏ដូចជាការគាំទ្រការលូតលាស់អាជីពនាពេលអនាគត។ ធនាគារមានជំនឿថានិយោជិតប្រកបដោយសមត្ថភាព និងផ្តល់ផលិតភាពការងារខ្ពស់ នាំឲ្យធនាគារទទួលបាននូវលទ្ធផលការងារល្អប្រសើរ។ ធនាគារលើកកម្ពស់ការងារជាក្រុមតាមរយៈសកម្មភាពមួយចំនួន ដូចជាសកម្មភាពកសាងក្រុម, សកម្មភាពបង្កើនការលក់ និងសកម្មភាពជួបជុំក្រុមគ្រួសារនិយោជិតទាំងអស់ជាដើម។ លើកពីនេះទៅទៀតធនាគារក៏បានរៀបចំការប្រជុំនិយោជិតជាទៀងទាត់ ដើម្បីបង្កើនការចូលរួមផ្តល់មតិយោបល់ ចែករំលែក ការកែលម្អជូនដល់ថ្នាក់ដឹកនាំក៏ដូចជាការជំរុញឲ្យមានការចូលរួមសកម្ម ក្នុងសកម្មភាពទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ សកម្មភាពទាំងនេះធ្វើឡើង ដើម្បីកសាងការប្រាស្រ័យទំនាក់ទំនងអាជីព និងបុគ្គលល្អក្នុងចំណោមនិយោជិតទាំងអស់។ ធនាគារក៏បានផ្តល់កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈក្នុងតំបន់ ដើម្បីឱ្យភ្ញាក់រឭកថាទំនាក់ទំនងបុគ្គលិកជាមួយសហសេរីកន្សែងទៀតក្នុងតំបន់។ លើសពីនេះទៅទៀត ធនាគារក៏មានកម្មវិធីសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា និងកម្មវិធីផ្លាស់ប្តូរបុគ្គលិកទៅធ្វើការនៅតាមបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។

បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការ

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការផ្តល់សេវាបច្ចេកវិទ្យាព័ត៌មានវិទ្យាផ្សេងៗ និងគាំទ្រដល់ប្រតិបត្តិការរបស់ធនាគារទាំងមូល ។ នាយកដ្ឋានមាននាសម្ព័ន្ធប្រតិបត្តិការ ស្របទៅតាម Group Information and Operations Division (GIOD) ។ នាយកដ្ឋានទាំងពីរធ្វើការរាយការណ៍ ដោយផ្ទាល់ទៅទាំងថ្នាក់ដឹកនាំរបស់ធនាគារ និងទៅគ្រប់។ នាយកដ្ឋានព័ត៌មានវិទ្យានិងប្រតិបត្តិការផ្តល់សេវាផ្សេងៗដូចជា ជំនួយផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា បច្ចេកទេស និងប្រតិបត្តិការរបស់នាយកដ្ឋានគាំទ្រ ដូចជាការគ្រប់គ្រងសាច់ប្រាក់ដោយប្រព័ន្ធ

មជ្ឈការ ការគ្រប់គ្រងម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ដែលនៅក្រៅសាខា សេវាដាក់ទាត់ សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្សរ៍ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវារៀបចំឯកសារឥណទាន និងសេវាបញ្ចេញតំណទាន ។

ការពុះពាររបស់នាយកដ្ឋាននេះនៅក្នុងឆ្នាំ២០១៤ គឺដើម្បីបង្កើនប្រសិទ្ធភាពថែមទៀតលើការផ្តល់សេវាកម្មដល់អតិថិជន ។



ទីផ្សារ និងទំនាក់ទំនង

នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង មានតួនាទីគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ និងសកម្មភាពទំនាក់ទំនងទាំងអស់ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ នាយកដ្ឋាននេះកំណត់ទិសដៅ ក្នុងការពង្រឹងកេរ្តិ៍ឈ្មោះធនាគារ ព្រមទាំងរៀបរៀបវារៈទីផ្សារ និងទំនាក់ទំនងតាមរយៈក្រុមខ័ណ្ឌចម្រុះមួយដែលមានមុខងារជាច្រើន ដូចជាផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារទំនាក់ទំនងសាធារណៈ និងគ្រប់គ្រងកិច្ចការសារព័ត៌មានគម្រោងឧបត្ថម្ភ និងរៀបចំកម្មវិធីទីផ្សារ ព្រមទាំងគ្រប់គ្រងទំនាក់ទំនងថ្លៃក្នុង និងគម្រោងទំនួលខុសត្រូវសង្គមរបស់ធនាគារ។

យើងព្យាយាមកំណត់ឧត្តមភាពទីផ្សាររបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ថាជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងជាដៃគូពាណិជ្ជកម្មដែលភ្ជាប់អតិថិជននៅប្រទេសកម្ពុជាទៅកាន់ដៃគូនៅក្នុងតំបន់អាស៊ាន និងអន្តរជាតិ។ យើងបានណែនាំ “អាស៊ានសម្រាប់លោកអ្នក” ដែលបង្ហាញពីគោលជំហររបស់យើងជាធនាគារនាំមុខមួយក្នុងតំបន់។ ជាលទ្ធផលយើងនៅតែបន្តជំរុញ និងផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់យើង ទាក់ទងនឹងអាស៊ាន ជាពិសេសតាមរយៈសេវាកម្មមួយចំនួន ដូចជាបណ្តាញម៉ាស៊ីនអេធីអិមក្នុងតំបន់ និងការធ្វើប្រតិបត្តិការណ៍ធនាគារក្នុងតំបន់ ដោយមានភាពងាយស្រួល ជាពិសេសជាមួយបន្ទប់សេវាអតិថិជនជាន់ខ្ពស់ (Preferred Centres) របស់យើងនៅទូទាំងតំបន់អាស៊ាន។

អាទិភាពចម្បងរបស់យើងក្នុងឆ្នាំ ២០១៥ រួមមានការបន្តធ្វើឲ្យប្រសើរឡើង នូវការលើកកម្ពស់កេរ្តិ៍ឈ្មោះធនាគារ និងការអនុវត្តយុទ្ធសាស្ត្រទីផ្សារសម្រាប់ផលិតផល និងសេវាកម្មរបស់ធនាគារ ព្រមទាំងប្រើប្រាស់បណ្តាញ ធនធាន ព្រឹត្តិការណ៍ និងកម្មវិធីនានារបស់ស៊ីអាយអិមប៊ី គ្រប់។ យើងព្យាយាមធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ និងបង្កើតអ្នកមានក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលដៅធ្វើឲ្យមានប្រសិទ្ធភាពទំនាក់ទំនងជាមួយអតិថិជនរបស់យើង។

នៅខែមេសា ឆ្នាំ២០១៤ នាយកដ្ឋានទាំងពីរបានធ្វើវិមជ្ឈការលើមុខងារផ្តល់ឥណទានមកនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានប្រតិបត្តិការវិញ ។ ការផ្តួចផ្តើមនេះបានកែសម្រួលដំណើរការទាំងឡាយអំពីសាខាទាំង ១១ ឲ្យបានប្រសើរឡើងគួរឲ្យកត់សម្គាល់ជាពិសេសទៅលើគោលវេលាក្នុងការអនុវត្តនីតិវិធីផ្តល់ឥណទានជូនអតិថិជន ។

នៅខែតុលា ឆ្នាំ២០១៤ នាយកដ្ឋានទាំងពីរបានសម្រេចនូវការផ្តួចផ្តើមមួយទៀតគឺ ផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធផ្ញេញប្រាក់ SWIFT ជាមួយគ្រប់វិញ ។ ការផ្លាស់ប្តូរនេះបានធ្វើទៅយ៉ាងល្អនេះដោយមិនមានផលប៉ះពាល់ដល់សេវាកម្មផ្សេងៗឬអតិថិជនឡើយ ។ លើសពីនេះអ្វីដែលបានត្រឡប់មកវិញនោះគឺផលប្រយោជន៍ដ៏ធំមួយចំណាយតិចនិងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ។

ពេញមួយឆ្នាំ២០១៤ក្រុមការងារនៃនាយកដ្ឋានព័ត៌មានតែងតែបន្តខិតខំបង្កើតនិងកែសម្រួលលើកម្មវិធីប្រឆាំងការលាងលុយកខ្វក់ និងកម្មវិធីវិនិច្ឆ័យនិងការបង្កើន ដើម្បីផ្តល់ភាពងាយស្រួលក្នុង ការត្រួតពិនិត្យលើទិន្នន័យនៃការប្រឆាំងការលាងលុយកខ្វក់។ ការងារទាំងនេះបានបង្កើនប្រសិទ្ធភាពចំពោះនាយកដ្ឋាន Compliance ក្នុងការវាយតម្លៃលើទ្រង់ទ្រាយនៃប្រតិបត្តិការនិងហានិភ័យរបស់អតិថិជនទាំងឡាយ ។

មុខងារធានាប្រតិបត្តិការតាមគោលការណ៍ដែលជាមុខងាររឹងកាត់មួយបង្កើតឡើងដើម្បីផ្តោតសំខាន់ទៅលើហានិភ័យប្រតិបត្តិការ នៅក្នុងកម្រិតនាយកដ្ឋាន ព័ត៌មានវិទ្យានិងនាយកដ្ឋានប្រតិបត្តិការ បានបញ្ចប់១៨ ភារកិច្ចនៅក្នុងឆ្នាំ២០១៤ ។ ទោះជាយ៉ាងណាក៏ដោយភារកិច្ចត្រួតពិនិត្យ ទាំងនេះបានធ្វើឡើងមិនតែចំពោះនាយកដ្ឋានព័ត៌មានវិទ្យានិងនាយកដ្ឋានប្រតិបត្តិការនោះទេ កិច្ចការនេះក៏បានពង្រីកដាក់បន្ថែមឲ្យជួយទៅដល់សាខាទាំងមូលផងដែរ ដោយមានចេតនាផ្តល់ជាអនុសាសន៍ផ្សេងៗលើចំណុចត្រួតពិនិត្យ ដើម្បីកាត់បន្ថយផលប៉ះពាល់និងបន្ថយ មានការសម្រួល បន្ថែមទៀតណាស់លេចដែលអាជីវកម្មមានការរីកចម្រើនឡើង ។



ការគ្រប់គ្រងហានិភ័យ

ធនាគារចាត់ទុកថាការគ្រប់គ្រងហានិភ័យ គឺជាធាតុមួយយ៉ាងសំខាន់នៃអាជីវកម្មរបស់ធនាគារហើយបញ្ចូលវប្បធម៌ហានិភ័យដ៏គឺងឡើងទៅក្នុងប្រតិបត្តិការ និងដំណើរការសម្រេចសម្រេចចិត្តរបស់ធនាគារ។ ជាមួយនឹងការយល់ដឹងពីអត្ថប្រយោជន៍នៃការគ្រប់គ្រងហានិភ័យសម្រាប់សំរាប់ធនាគារ ដើម្បីសម្រេចបាននូវកំណើន ដែលអាចទ្រទ្រង់បានក្រុមការងារគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងនៃការអនុវត្តហានិភ័យ ដើម្បីផ្តល់នូវទស្សនៈឯករាជ្យ និង មតិយោបល់រួមមាន ការវាយតម្លៃផលិតផលថ្មី ការកំណត់យុទ្ធសាស្ត្រ ការវាយតម្លៃតំលៃឥណទាន ។ល។

ធនាគារ ស៊ីអាយអិមប៊ី ក៏អិលស៊ី ដែលជាផ្នែកមួយនៃ ស៊ីអាយអិមប៊ី គ្រុប (CIMB Group) បានបញ្ចូលនូវគ្របខ័ណ្ឌ គ្រប់គ្រងហានិភ័យទូទៅមួយសម្រាប់សហគ្រាសទាំងមូល (EWRM) ដើម្បីគ្រប់គ្រងហានិភ័យ និង ឱកាសរបស់ខ្លួន។ ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទូទៅសម្រាប់សហគ្រាសទាំងមូលផ្តល់ជូនក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងរបស់ខ្លួននូវឧបករណ៍មួយ ដើម្បីធ្វើការប្រមើលមើលទុកជាមុន និងគ្រប់គ្រងហានិភ័យដែលមានស្រាប់ និងហានិភ័យដែលអាចនឹងកើតមានដោយធ្វើការពិចារណាទៅលើការកែប្រែនូវទម្រង់ហានិភ័យ ស្របតាមការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មបញ្ញត្តិ ច្បាប់ និងសកម្មភាពការងារពេញមួយឆ្នាំ ។

គណៈកម្មាធិការហានិភ័យគឺជាគណៈកម្មាធិការមួយ ដែលទទួលសិទ្ធិអំណាចពីក្រុមប្រឹក្សាភិបាល និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាលនូវរាល់បញ្ហាពាក់ព័ន្ធ និងការគ្រប់គ្រងហានិភ័យ។គណៈកម្មាធិការហានិភ័យត្រូវជួបប្រជុំជាដៀងរាល់ខែ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តលើរាល់សកម្មភាពគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គណៈកម្មាធិការឥណទានកម្ពុជាធ្វើរបាយការណ៍ជូនគណៈ-កម្មាធិការហានិភ័យ នូវរាល់បញ្ហាទាក់ទងនឹងការងារឥណទានរបស់ធនាគារ។ គណៈកម្មាធិការឥណទានកម្ពុជា ដែលទទួលបានសិទ្ធិអំណាចពីក្រុមប្រឹក្សាភិបាលមានតួនាទីពិចារណា និងសម្រេចលើសំណើឥណទាននិងត្រូវរៀបចំការប្រជុំពិភាក្សាជាដៀងរាល់សប្តាហ៍។

ហានិភ័យឥណទាន

ហានិភ័យឥណទានសំដៅដល់លទ្ធភាពនៃការខាតបង់ ដោយសារអតិថិជនដែលមានបំណុលជាមួយធនាគារមិនបានបំពេញកាតព្វកិច្ចក្នុងការទូទាត់សងមកធនាគារវិញតាមការសន្យា។ ហានិភ័យទាំងនេះកើតឡើងពីការផ្តល់កម្ចី ការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងការសន្យាផ្តល់កម្ចីដល់អតិថិជន សម្រាប់ប្រើប្រាស់ចំពោះភាគីទី៣ ដូចជាការពេញលិខិតធានាជាដើម។

ផ្នែកគ្រប់គ្រងហានិភ័យឥណទានរបស់នាយកដ្ឋានគ្រប់គ្រងហានិភ័យបំពេញតួនាទីឯករាជ្យ ក្នុងការវាយតម្លៃសំណើសុំឥណទានមុនពេលដាក់ជូនឲ្យគណៈកម្មាធិការឥណទាន ដើម្បីធ្វើការពិចារណានិងសម្រេច។

ហានិភ័យសាច់ប្រាក់ងាយស្រួល

សាច់ប្រាក់ងាយស្រួល គឺជាលទ្ធភាពសាច់ប្រាក់របស់ធនាគារក្នុងការបង្កើនបន្ថែមទ្រព្យសកម្មហើយអាចបំពេញកាតព្វកិច្ចសំណង នៅពេលដល់កាលកំណត់សង ដោយពុំមានការខាតបង់ដោយប្រការណាមួយ។ ហានិភ័យសាច់ប្រាក់ងាយស្រួលគឺជាហានិភ័យដែលធនាគារប្រឈម ក្នុងការប្រើប្រាស់ ប្រាក់បញ្ញើរយៈពេលខ្លី ដើម្បីផ្តល់ជាឥណទានរយៈពេលវែង។ ធនាគារក៏បាន តម្រូវឲ្យអនុវត្តន៍តាមច្បាប់ដែលបានកំណត់ផងដែរ។

ហានិភ័យសាច់ប្រាក់ងាយស្រួលជាចម្បងត្រូវបានធ្វើការតាមដាន និងគ្រប់គ្រងដោយផ្នែកលើមូលដ្ឋាននៃការព្យាករហួសសាច់ប្រាក់តាមរយៈរបាយការណ៍កាលបរិច្ឆេទទ្រព្យសកម្មទ្រព្យអកម្មកាតព្វកិច្ចក្រៅតារាងតុល្យការ និងនិស្សន្ទវត្ថុទៅតាមអំឡុងពេលផ្សេងៗគ្នាទាំងក្រោមស្ថានភាព អាជីវកម្មធម្មតានិងស្ថានភាពមានវិបត្តិ។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ មានការទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យតាមដានដោយឯករាជ្យ លើទម្រង់ហានិភ័យសាច់ប្រាក់ងាយស្រួល និងរៀបចំរបាយការណ៍ប្រចាំខែជូនគណៈកម្មាធិការហានិភ័យដើម្បីឲ្យធនាគារធ្វើ ការគ្រប់គ្រងស្ថានភាពសាច់ប្រាក់ងាយស្រួលរបស់ខ្លួន សម្រាប់បំពេញតម្រូវការប្រតិបត្តិការប្រចាំថ្ងៃ និងតម្រូវការផ្នែកច្បាប់ដែលបានកំណត់ផងដែរ។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការរួមមានហានិភ័យលើការខាតបង់ដោយផ្ទាល់ឬដោយប្រយោលដែលបណ្តាលមកពីកង្វះខាតឬបរាជ័យនៃដំណើរការខាងក្នុង និងនីតិវិធីបុគ្គលិក ប្រព័ន្ធកុំព្យូទ័រនិងកត្តាពីខាងក្រៅ។

យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ ស៊ីអាយអិមប៊ី គ្រុប គឺផ្តោតលើគម្រោងផែនការហានិភ័យដ៏រឹងមាំ ដែលជាគោលការណ៍ណែនាំ និងជាទស្សនវិស័យដ៏ល្អ រួមទាំងជាប្រព័ន្ធ អភិបាលកិច្ចដ៏ល្អប្រសើរមួយ ដើម្បីបណ្តុះនូវវប្បធម៌គ្រប់គ្រងហានិភ័យ មួយតាមបែបបុរេសកម្មគ្រប់ពេលវេលានិង ក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ នាយកដ្ឋានគ្រប់គ្រងហានិភ័យប្រតិបត្តិការតែងធ្វើការណែនាំផ្តល់យោបល់ និងតាមដានដល់គ្រប់ផ្នែក ដើម្បីធានាឲ្យបានរាល់គម្រោងនីមួយៗ និងដំណើរកិច្ចប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ ត្រូវបានធ្វើឡើងឲ្យស្របទៅតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។ គ្រប់ផ្នែកទាំងអស់របស់ធនាគារមានតួនាទីធានាឲ្យបាននូវការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់បទប្បញ្ញត្តិ និងគោលនយោបាយ ដែលមានរបស់ធនាគារ និងធនាគារជាតិនៃកម្ពុជា។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារសំដៅទៅលើហានិភ័យ ដែលធ្វើឲ្យខាតបង់ដោយសារការប្រែប្រួលលើតម្លៃមូលធន អត្រាការប្រាក់លើទីផ្សារភាគរយនៃប្រាក់ចំណេញឥណទាន អត្រាប្តូរប្រាក់បរទេស តម្លៃទំនិញ ព្រមទាំងសូចនាករផ្សេងៗ ដែលកំណត់តម្លៃទីផ្សារជាទូទៅ។ បច្ចុប្បន្នធនាគារពុំមានរក្សាទុកនូវបរិហូរិយប័ណ្ណបរទេស ដូចនេះទំហំហានិភ័យ ទីផ្សាររបស់ធនាគារត្រូវបានរក្សានៅក្នុងកម្រិតមួយដ៏ទាបបំផុត។ ដោយសារសកម្មភាពទូទៅរបស់ធនាគារគឺធ្វើការផ្តល់កម្ចី និងទទួលប្រាក់បញ្ញើដែលមានកាលបរិច្ឆេទខុសៗគ្នា ដូច្នេះធនាគារពុំអាចចៀសផុតពីហានិភ័យអត្រាការប្រាក់បានឡើយ។ ហានិភ័យអត្រាការប្រាក់ជាចម្បងកើតឡើងពីភាពខុសគ្នានៃកាលបរិច្ឆេទ និងការកំណត់អត្រាការប្រាក់ឡើងវិញ។

ហានិភ័យអត្រាការប្រាក់នាពេលបច្ចុប្បន្ន ត្រូវបានរាស់វែងដោយរបាយការណ៍ឥដ្ឋាធនវេយ្យាធន នៃអត្រាការប្រាក់។ នាយកដ្ឋានគ្រប់គ្រងហានិភ័យទទួលខុសត្រូវលើការត្រួតពិនិត្យតាមដានទម្រង់ហានិភ័យអត្រាការប្រាក់ របស់ធនាគារដោយឯករាជ្យ។

នីតិកម្ម និងប្រតិបត្តិការ

នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការរួមមាន នីតិកម្ម និងប្រតិបត្តិការ និងលេខាធិការក្រុមហ៊ុន។ នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការមានតួនាទីត្រួតពិនិត្យលើទិដ្ឋភាពផ្នែកច្បាប់នៃសកម្មភាពដែលអនុវត្តដោយធនាគារ និងទទួលខុសត្រូវលើការសម្របសម្រួល ផ្តល់ដំបូន្មាន និងពិនិត្យមើលលើផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដើម្បីធានាការអនុវត្តអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ។ ស្របតាមអភិបាលកិច្ចល្អ នាយកដ្ឋានប្រតិបត្តិការធ្វើការរាយការណ៍ដោយឯករាជ្យ ទៅកាន់ក្រុមប្រឹក្សាភិបាល ហើយផែនការការងារប្រតិបត្តិការប្រចាំឆ្នាំ ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈប្រជុំ និងសុំការអនុម័តពីក្រុមប្រឹក្សាភិបាលរបស់ធនាគារ។ ជាមួយមុខងារជាលេខាធិការក្រុមហ៊ុន ពួកយើងបន្តផ្តល់ការគាំទ្រទៅដល់ក្រុមប្រឹក្សាភិបាលក៏ដូចជាផ្តល់ដំបូន្មានលើបញ្ហាគ្រប់គ្រងផ្សេងៗ ទៅឲ្យគ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់ ដែលរួមមានតម្រូវការផ្នែកច្បាប់ និងបទប្បញ្ញត្តិ និងតួនាទី និងកាតព្វកិច្ចផ្សេងៗទៀតរបស់ក្រុមប្រឹក្សាភិបាល។

ប៉ុន្មានឆ្នាំកន្លងមកនេះនាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការបានខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យបទដ្ឋានអភិបាលកិច្ច គោលនយោបាយនីតិវិធីការប្រតិបត្តិការ និងការអនុវត្តផ្សេងៗ មានភាពល្អប្រសើរឡើងសម្រាប់គ្រប់ផ្នែកទាំងអស់នៅក្នុងធនាគារ។

នៅក្នុងឆ្នាំ២០១៤នេះមានបទប្បញ្ញត្តិថ្មីៗមួយចំនួនបានចូលជាធរមានហើយ។ នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការមានតួនាទីចម្បងក្នុងការធានាថាផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មដែលពាក់ព័ន្ធក៏ដូចជាបុគ្គលិកទាំងអស់នៅក្នុងធនាគារដឹង និងគោរពកាតព្វកិច្ច ព្រមទាំងយកចិត្តទុកដាក់លើផលប៉ះពាល់នៃបទប្បញ្ញត្តិទាំងនេះ។ ការចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្រុមការងារផ្សេងៗ គឺជាការផ្តោតការយកចិត្តយ៉ាងសំខាន់របស់នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការ ដើម្បីធានាថាកាតព្វកិច្ចរបស់ធនាគារ ដែលតម្រូវដោយបទប្បញ្ញត្តិត្រូវបានអនុវត្ត ដូចជាកាតព្វកិច្ចពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានអេរកម្ម (AML/CFT) និងបញ្ញត្តិស្តីពីការប្រតិបត្តិការទទួលបាននីមរទេសរបស់សហរដ្ឋអាមេរិក (US Foreign Account Tax Compliance Act (FATCA))។ ទន្ទឹមនឹងនេះដែរ នាយកដ្ឋានប្រតិបត្តិការ ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីណែនាំប្រព័ន្ធគ្រប់គ្រងព័ត៌មាន (Management Information System) សម្រាប់ការតាមដានការជូនដំណឹងអំពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានអេរកម្ម (AML/CFT) និងសាវ័រការហានិភ័យអតិថិជន។



ការបណ្តុះបណ្តាលគឺជាការផ្តោតសំខាន់មួយផងដែរសម្រាប់នាយកដ្ឋាន។ នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការបានរៀបចំកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធនឹង ការប្រតិបត្តិការ បានចំនួន ២៤ លើកការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានអេរកម្ម (AML/CFT) ចំនួន ៣១ លើក និងកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធច្បាប់និងបទប្បញ្ញត្តិផ្សេងៗរបស់ប្រទេសកម្ពុជា និងឯកសារតម្រូវតាមច្បាប់សម្រាប់ប្រតិបត្តិការធនាគារមួយចំនួនទៀត ទៅដល់បុគ្គលិករបស់ធនាគារដែលនៅក្នុងពេញ និងបណ្តាខេត្តដែលមានសាខាធនាគារទាំងអស់

និងបានធ្វើការពិនិត្យឡើងវិញដល់ទឹកនៃង លើការប្រតិបត្តិការច្បាប់ និងការត្រួតពិនិត្យលើការធ្វើតេស្តខ្លួនឯង (Self-testing) របស់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មចំនួន ១៩ ផ្នែក ដែលក្នុងនោះមានការត្រួតពិនិត្យចំនួន ៩ ផ្នែក ត្រូវបានធ្វើរួមគ្នាជាមួយក្រុមហ៊ុនមេ។ ការពិនិត្យឡើងវិញធ្វើឡើងដើម្បីធានាថាដំណើរការនិងនីតិវិធីរបស់ផ្នែកអាជីវកម្មនិងផ្នែកគាំទ្រអាជីវកម្មគឺអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំដែលពាក់ព័ន្ធ។

សវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុងធ្វើប្រតិបត្តិការដោយឯករាជ្យពីផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មផ្សេងៗ និងមានភារកិច្ចរាយការណ៍ដោយឯករាជ្យជូនគណៈកម្មាធិការសវនកម្ម។ ការទទួលខុសត្រូវជាចម្បងរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺផ្តល់នូវការវាយតម្លៃឯករាជ្យទៅលើភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងហានិភ័យការត្រួតពិនិត្យផ្ទៃក្នុងនិងដំណើរការអភិបាលកិច្ចដែលអនុវត្តដោយគណៈគ្រប់គ្រង។

ក្នុងការវាយតម្លៃការត្រួតពិនិត្យផ្ទៃក្នុងផ្នែកសវនកម្មផ្ទៃ ក្នុងបានអនុវត្តតាមសមាសភាពចំនួន ៥ ដែលបានបង្កើតឡើងនៅក្នុងក្របខណ្ឌរួមនៃការពិនិត្យផ្ទៃក្នុងដែលរួមមាន ស្ថានភាពនៃការត្រួតពិនិត្យការវាយតម្លៃហានិភ័យ សកម្មភាពត្រួតពិនិត្យ ការទំនាក់ទំនង និងព័ត៌មាន ហើយនិងសកម្មភាពគ្រប់គ្រង។




ជាលទ្ធផលនៅក្នុងឆ្នាំ២០១៤ សវនករផ្ទៃក្នុង ដោយមានការគាំទ្រពីសវនករផ្ទៃក្នុងនៃក្រុមហ៊ុនបានបញ្ចប់ការងារសវនកម្មចំនួន ២៥ ដែលបានគ្របដណ្តប់ទៅលើប្រតិបត្តិការសំខាន់ៗ រួមទាំងការស៊ើបអង្កេតមួយចំនួនផងដែរ។

ដោយបានទទួលស្គាល់ពី សារៈសំខាន់ក្នុងការជំរុញបន្ថែមទៅលើការយល់ដឹងអំពីហានិភ័យ អភិបាលកិច្ច និង ការត្រួតពិនិត្យផ្ទៃក្នុង សវនកម្មផ្ទៃក្នុងបានធ្វើការបណ្តុះបណ្តាលជាលក្ខណៈចែករំលែកចំនួន ៤ ដង ទៅលើការយល់ដឹងពីការត្រួតពិនិត្យ និងហានិភ័យក្នុងសាខា និងការបង្ហាញពីចំណុចខ្វះខាតនៃសាខា ទៅដល់បុគ្គលិកចំនួន ៩១ នាក់។



ការចុះផ្សាយក្នុងសារព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗ នៅឆ្នាំ ២០១៤

ការចុះផ្សាយសំខាន់ៗក្នុងសារព័ត៌មាន	២៦
ព្រឹត្តិការណ៍សំខាន់ៗ	៣០



ព្រឹត្តិការណ៍សំខាន់ៗ

ពិធីប្រកាសជាផ្លូវការនៃភាពជាដៃគូរវាងធនាគារស៊ីអាយអិមប៊ី និងក្រុមហ៊ុនធានារ៉ាប់រងកម្ពុជាឡែហ្វ


ថ្ងៃទី ២៦ ឧសភា ២០១៤ នៅសណ្ឋាគារ SOFITEL PHNOM PENH PHOKEETHRA

ពិធីប្រកាសជាផ្លូវការនៃភាពជាដៃគូដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងភ្នំពេញ អនុញ្ញាតឲ្យធនាគារស៊ីអាយអិមប៊ី ក្លាយទៅជាភ្នាក់ងារជើងសាកល្បងនៃសេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនធានារ៉ាប់រងកម្ពុជាឡែហ្វ ។

សន្និសីទស្តីពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា

ថ្ងៃទី ៤ មិថុនា ២០១៤ ខេត្តអូសាតា ប្រទេសជប៉ុន

លោក ហ៊ិន យ៉ិន បង្ហាញដល់អ្នកវិនិយោគជប៉ុនពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា នៅក្នុងសិក្ខាសាលាធុរកិច្ចកម្ពុជា



ទស្សនកិច្ចគណៈប្រតិភូធុរៈកិច្ចរបស់សាវ៉ាកម្ពុធនាគារពាណិជ្ជ នៅឥណ្ឌូនេស៊ី

ថ្ងៃទី ១១ - ១៤ មិថុនា ២០១៤ ស្ថិតិបាយ៉ាប្រទេសឥណ្ឌូនេស៊ី

ធនាគារ ស៊ីអាយអិមប៊ី បានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុមទៅស្ថិតិបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់បណ្តាញអាជីវកម្មរបស់យើងសម្រាប់អតិថិជនក្នុងតំបន់អាស៊ាន



កិច្ចប្រជុំ TOWN HALL ឆ្នាំ ២០១៤

ថ្ងៃទី ២ ខែសីហាឆ្នាំ ២០១៤

បុគ្គលិក និងមន្ត្រីគ្រប់គ្រងនៃធនាគារ ស៊ីអាយអិមប៊ី បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំ Town Hall ឆ្នាំ២០១៤ ដើម្បីចែករំលែកស្នាដៃ រៀនសូត្រពីគ្នាទៅវិញទៅមក និងរៀបចំផែនការរួមគ្នាសម្រាប់ឆ្នាំបន្ទាប់។



វគ្គបណ្តុះបណ្តាលជំនាញថតរូបសម្រាប់អតិថិជន

ថ្ងៃទី២ & ៩ ខែសីហាឆ្នាំ២០១៤ នៅមជ្ឈមណ្ឌល NIKON កម្ពុជា

ធនាគារស៊ីអាយអិមប៊ីសហការជាមួយក្រុមហ៊ុនNikonនៅកម្ពុជាបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការថតរូបនិងកែសម្រួលរូបថតដល់អតិថិជនរបស់ធនាគារស៊ីអាយអិមប៊ីបួនៗរបស់ពួកគាត់។ អតិថិជនរបស់ធនាគារស៊ីអាយអិមប៊ីអាចជ្រើសរើសម៉ាស៊ីនថតរូបប្រភេទ Nikon D5300 សម្រាប់ជាកានៅពេលពួកគាត់បើកគណនី CIMB Preferred ថ្មីនៅធនាគារ ស៊ីអាយអិមប៊ី។



ពាត្រីភាពយន្ត និងបណ្តាញអាជីវកម្ម

ថ្ងៃទី ១០ ខែសីហាឆ្នាំ ២០១៤ នៅ MAJOR CINEPLEX ផ្សារអ៊ីអន

បុគ្គលិកធនាគារស៊ីអាយអិមប៊ី ស្វាគមន៍អតិថិជននៅបន្ទប់រង់ចាំទទួលភ្ញៀវពិសេស ព្រមទាំងមានអាហារសម្រន់ និងភេសជ្ជៈ និងផ្តល់ឱកាសសម្រាប់ការទាក់ទងគ្នាស្វែងរកដៃគូអាជីវកម្ម មុនពេលពួកគាត់ចូលក្នុងសាលសម្រាប់ភ្ញៀវពិសេស ដើម្បីទស្សនារឿង “Guardians of the Galaxy” ។



កម្មវិធីផ្តល់អាហារដល់ជនក្រីក្រ (SOUP KITCHEN)

ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៤ នៅ ធនាគារ ស៊ីអាយអិមប៊ី សាខាអូឡាំពិក

ជាផ្នែកមួយនៃទំនួលខុសត្រូវសង្គម បុគ្គលិកធនាគារ ស៊ីអាយអិមប៊ី ប្រមូលបានប្រាក់ពីការបរិច្ចាគដើម្បីរៀបចំកម្មវិធីផ្តល់អាហារដល់ជនក្រីក្រ ដែលមានឈ្មោះថា ‘Soup Kitchen’។បុគ្គលិកធនាគារ ស៊ីអាយអិមប៊ីរួមគ្នាចង្អិនអាហារដែលសាមញ្ញ ឆ្ងរថ្លៃ តែសម្បូរដោយអាហារូបត្ថម្ភសម្រាប់មនុស្ស ដែលគ្មានផ្ទះសម្បែង កុមារអនាថា និងមនុស្សដែលជួបការលំបាកផ្សេងៗទៀត។



កម្មវិធីជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ

ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០១៤ នៅខេត្ត សៀមរាប

បុគ្គលិកធនាគារនៅក្នុងខេត្តសៀមរាបបានចូលរួម និងបរិច្ចាគធនធាននៅក្នុងកម្មវិធីជិះកង់ប្រណាំងដើម្បីបរិស្ថាននិងសុខភាពកុមារដែលជួបការលំបាកនៅមន្ទីរពេទ្យកុមារអង្គរ។





កម្មវិធីតាំងពិព័រណ៍អចលនទ្រព្យ

កម្ពុជាឆ្នាំ២០១៤

ថ្ងៃទី ១០-១២ ខែកញ្ញា ឆ្នាំ ២០១៤ នៅសាលសន្និបាតកោះពេជ្រ

ធនាគារ ស៊ីអាយអិមប៊ី មានវត្តមាននៅក្នុងកម្មវិធីតាំងពិព័រណ៍ដើម្បីបង្ហាញវត្តមាន និងលក់ផលិតផលរបស់ធនាគារ។

ការប្រកួតវាយកូនហ្គោល CIMB PREFERRED

ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៤ នៅទីលានវាយកូនហ្គោល CITYGOLF

ធនាគារ ស៊ីអាយអិមប៊ី និង CityGolf សហការរៀបចំការប្រកួតវាយកូនហ្គោល CIMB Preferred ដើម្បីជ្រើសរើសអ្នកឈ្នះទៅចូលរួមមើលការប្រកួត CIMB Classic ឆ្នាំ 2014 នៅទីក្រុងតូឡូឡាណូ។ ការប្រកួតនេះក៏បានរួមបញ្ចូលផងដែរនូវរង្វាន់ទាំង hole-in-one ដែលជារថយន្ត Honda City ឆ្នាំ 2014 ។



កម្មវិធីតម្រង់ទិសដល់និស្សិតសម្រាប់ការប្រកួតប្រជែងកម្មវិធី

CIMB ASEAN STOCK CHALLENGE 2014

ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៤ នៅក្រុមហ៊ុនមូលបត្រកម្ពុជា

ធនាគារ ស៊ីអាយអិមប៊ី និងក្រុមហ៊ុនមូលបត្រកម្ពុជាបានរួមគ្នារៀបចំកម្មវិធីតម្រង់ទិសដល់និស្សិតប្រហែល១០០នាក់ដែលបានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការប្រកួតប្រជែងកម្មវិធី CIMB ASEAN Stock Challenge 2014។ កម្មវិធីតម្រង់ទិសនេះបានផ្តល់ឲ្យនិស្សិតនូវជំនាញ លក្ខណៈពិសេស និងយុទ្ធសាស្ត្រមូលដ្ឋានក្នុងការវិភាគអំពីភាគហ៊ុនដែលមាននៅក្នុងទីផ្សារភាគហ៊ុនប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសឥណ្ឌូនេស៊ី និងផ្សារភាគហ៊ុនប្រទេសថៃ។

កម្មវិធីប្រកួតបោះប៊ូលីង ស៊ីអាយអិមប៊ី លើកទី១

ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៤ នៅ BLU-O BOWLING ផ្សារអ៊ីអន

ធនាគារ ស៊ីអាយអិមប៊ី បានរៀបចំកម្មវិធីប្រកួតដណ្តើមពានរង្វាន់បោះប៊ូលីង របស់ធនាគារ CIMB (CIMB Bowling Championship) លើកទី១ សំដៅលើកកម្ពស់ស្មារតីភាពជាអ្នកកីឡា និងការបង្កើតឱកាសសម្រាប់ទំនាក់ទំនងផ្នែកអាជីវកម្ម។



ឧប្បត្តិការរបស់ក្រុមហ៊ុន NIKON

ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៤ នៅក្រុមហ៊ុន NIKON កម្ពុជា

ធនាគារ ស៊ីអាយអិមប៊ី បានឧបត្ថម្ភដល់កម្មវិធីឧប្បត្តិការរបស់ក្រុមហ៊ុន Nikon នៅក្នុងប្រទេសកម្ពុជាដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយក្រុមហ៊ុន Nikon និងដើម្បីផ្សព្វផ្សាយយ៉ាងហោរបស់យើងក្នុងចំណោមអ្នកប្រើប្រាស់ម៉ាស៊ីនថត Nikon។



ការប្រកួតវាយកូនហ្គោល CIMB CLASSIC 2014

ថ្ងៃទី ៣០ តុលា- ២ វិច្ឆិកា ឆ្នាំ ២០១៤ នៅ KUALA LUMPUR GOLF & COUNTRY CLUB

ធនាគារ ស៊ីអាយអិមប៊ី បានបញ្ជូនអតិថិជនទៅកាន់ទីក្រុងតូឡូឡាណូ ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ពីការប្រកួតវាយកូនហ្គោល CIMB Classic 2014។ មានបុគ្គលិកមួយចំនួនបានធ្វើជាអ្នកស្ម័គ្រចិត្តនៅក្នុងការប្រកួតនោះ។



ទិវាគ្រួសារស៊ីអាយអិមប៊ី

ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១៤ នៅ CAMBODIA COUNTRY CLUB



ភាពត្រឹមត្រូវយន្តស៊ីអាយអិមប៊ី

ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៤ នៅ MAJOR CINEPLEX ផ្សារអ៊ីអេស



កម្មវិធីកំសាន្តសម្រាប់អតិថិជន

ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ២០១៤ នៅ BLU-O BOWLING ផ្សារអ៊ីអេស



កម្មវិធីជប់លៀងសម្រាប់ភ្ញៀវ ពិសេសរបស់ក្រុមហ៊ុន

MINOSHI

ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៤

នៅក្រុមហ៊ុន MINOSHI



កម្មវិធីប្រគល់រង្វាន់ថ្នាក់ជាតិសម្រាប់ការប្រកួតប្រជែងមូលបត្រអាស៊ានឆ្នាំ 2014

ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា



ការតំពាក់កណ្តាល ម៉ារ៉ាតុង អន្តរជាតិ អង្គរវត្ត ២០១៤

ថ្ងៃទី ៦-៧ ខែធ្នូ ឆ្នាំ ២០១៤ នៅខេត្តសៀមរាប



វគ្គបណ្តុះបណ្តាលជំនាញថតរូបសម្រាប់អតិថិជន

ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៤ នៅក្រុមហ៊ុន NIKON កម្ពុជា



កម្មវិធីប្រកួតបោះប៊ូលីង ស៊ីអាយអិមប៊ី លើកទី២

ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៤ នៅ BLU-O BOWLING ផ្សារអ៊ីអេស



**ការផ្តល់អំណោយដល់អង្គការ
OPERATION SMILE**
ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៤ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត



ការផ្តល់អំណោយដល់មន្ទីរពេទ្យគន្ធបុប្ផា
ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៥
នៅមន្ទីរពេទ្យគន្ធបុប្ផា



កម្មវិធីសហគមន៍
ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០១៥ ខេត្តកណ្តាល
បុគ្គលិករបស់ធនាគារ ស៊ីអាយអិមប៊ី បានប្រមូលប្រាក់ឧបត្ថម្ភ ដើម្បីទិញម្ហូបអាហារនិងសម្ភារៈសិក្សាសម្រាប់កុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាមួយនៅខេត្តកណ្តាល



**វគ្គផ្តាច់ព្រាត់នៃការប្រកួតមូលបត្រអាស៊ាន
របស់ស៊ីអាយអិមប៊ី**
ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៥ នៅទីផ្សារមូលបត្រថៃ



កម្មវិធីប្រកួតបោះប៊ូលីង ស៊ីអាយអិមប៊ី លើកទី៣
ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៥ នៅ BLU-O BOWLING ផ្សារអ៊ីអេស



កិច្ចប្រជុំ TOWN HALL ឆ្នាំ ២០១៥
ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៥



កម្មវិធី REGIONAL CEO'S CHALLENGE 2014
ថ្ងៃទី៣-៥ ខែមេសា ឆ្នាំ ២០១៥ ខេត្តសៀមរាប
កម្មវិធី Regional CEO's Challenge 2014 មានគោលបំណងលើកកម្ពស់ការអនុវត្តដំណើរ ក្នុងកិច្ចការលក់របស់បុគ្គលិករបស់ធនាគារ ស៊ីអាយអិមប៊ី នៅទូទាំងតំបន់។

**ការប្រគល់លិខិតបញ្ជាក់ការបណ្តុះបណ្តាល
ជំនាញឥណទានស្នូលរបស់ អូមេហ្គា**
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៥ នៅការិយាល័យ
កណ្តាល ធនាគារ ស៊ីអាយអិមប៊ី

ក្រុមការងារសេវាធនាគារពាណិជ្ជរបស់ធនាគារស៊ីអាយអិមប៊ីចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញឥណទានស្នូល របស់ស្ថាប័នបណ្តុះបណ្តាលអូមេកា លើជំនាញឥណទានស្នូល។




ទស្សនកិច្ចរបស់នាយកប្រតិបត្តិស៊ីអាយអិមប៊ី គ្រុប
ថ្ងៃទី២-៣ ខែមេសា ឆ្នាំ ២០១៥ នៅភ្នំពេញ

ការជួបសំដែងការគួរសមជាមួយ ឯកឧត្តម ជា ចាន់តូ ទេសាកិបាលធនាគារជាតិនៃកម្ពុជា



ការជួបសំដែងការគួរសមជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ការជួបជាមួយបុគ្គលិកឆ្នើមរបស់ធនាគារស៊ីអាយអិមប៊ី នៅកម្ពុជា





អភិបាលកិច្ចធនាគារ

សេចក្តីថ្លែងការណ៍ស្តីពីអភិបាលកិច្ចធនាគារ	៤០
របាយការណ៍របស់គណៈកម្មាធិការសវនកម្ម	៤៧
សេចក្តីថ្លែងការណ៍ស្តីពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង	៤៩
រចនាសម្ព័ន្ធនៃការគ្រប់គ្រងពីក្រុមហ៊ុន មេ	៥២
រចនាសម្ព័ន្ធរបស់ធនាគារ	៥២
របាយការណ៍ព័ត៌មានរបស់ធនាគារ	៥៣

សេចក្តីថ្លែងការណ៍ស្តីពីអភិបាលកិច្ចធនាគារ

ក្រុមប្រឹក្សាភិបាលមានជំនឿថាអភិបាលកិច្ចធនាគារដ៏រឹងមាំមួយមានសារៈសំខាន់យ៉ាងក្នុងការផ្តល់នូវតម្លៃជានិរន្តរ៍ ការលើកកម្ពស់សុចរិតភាពក្នុងការធ្វើធុរកិច្ច និងការរក្សានូវទំនុកចិត្តរបស់វិនិយោគិនចំពោះធនាគារឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ និងទស្សនវិស័យរបស់ធនាគារ។

វប្បធម៌ និងរចនាសម្ព័ន្ធអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព គឺជាធាតុសំខាន់បំផុតក្នុងការកំណត់អំពីរបៀបរបបដែលធនាគារដំណើរការ ហើយថ្នាក់ដឹកនាំធនាគារតែងតែសង្កត់ធ្ងន់លើចំណុចនេះ ក្នុងការណែនាំដល់គ្រប់បុគ្គលិករបស់ខ្លួនទាំងអស់ជាបន្តបន្ទាប់។ ក្របខ័ណ្ឌអភិបាលកិច្ចដែលធនាគារសម្រេចយក ត្រូវបានរៀបចំឡើង ដោយផ្អែកលើគោលការណ៍នានា និងការអនុវត្តល្អបំផុត ដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រកាសស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គលដាក់ពាក្យស្នើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងការអនុវត្តល្អបំផុតជាលក្ខណៈអន្តរជាតិក្នុងអភិបាលកិច្ចធនាគារដែលពាក់ព័ន្ធ។

ក្រុមប្រឹក្សាភិបាល


ក្រុមប្រឹក្សាភិបាល និងតុល្យភាពនៃក្រុមប្រឹក្សាភិបាល

បច្ចុប្បន្ននេះ ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ០៥ រូប ដែលរួមមានអភិបាលប្រតិបត្តិចំនួន ០១ រូប និងអភិបាលមិនប្រតិបត្តិចំនួន ០៤ រូប ហើយក្នុងចំណោមអភិបាលទាំងនោះ មានអភិបាលចំនួន ០៣ រូបជាអភិបាលឯករាជ្យ។ ក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាលមានចំនួនអភិបាលឯករាជ្យគ្រប់គ្រាន់ ដែលអាចធ្វើការវិនិច្ឆ័យដោយឯករាជ្យបំផុតនៅក្នុងកិច្ចពិភាក្សានានារបស់ក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលក៏គោរពដំណើរការនៃការធ្វើសេចក្តីសម្រេចរួមផងដែរ។

ក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍ពីការចូលរួមចំណែកនានារបស់អភិបាលមិនប្រតិបត្តិម្នាក់ៗនៅក្នុងគ្រប់វិស័យទាំងអស់នៃអាជីវកម្មរបស់ធនាគារ។ បន្ថែមពីលើជំនាញ និងបទពិសោធន៍ផ្នែកអាជីវកម្មជាច្រើនឆ្នាំរបស់អភិបាលម្នាក់ៗ អភិបាលមិនប្រតិបត្តិក៏ធ្វើការវិនិច្ឆ័យដោយឯករាជ្យក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាយុទ្ធសាស្ត្រសវនកម្ម ប្រតិបត្តិការ និងហានិភ័យ ផងដែរ។

រចនាសម្ព័ន្ធ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាលត្រូវគោរពទៅតាមលក្ខខណ្ឌតម្រូវដែលមានចែងក្នុងប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា។

សមាសភាពក្រុមប្រឹក្សាភិបាល



ដើម្បីធានាឲ្យបាននូវតុល្យភាពនៃអំណាច និងការបង្កើននូវគុណនេយ្យភាព និងសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចប្រកបដោយឯករាជ្យភាព នោះតួនាទីរបស់ប្រធានក្រុមប្រឹក្សាភិបាល និងតួនាទីរបស់អភិបាលប្រតិបត្តិ (Executive Director) ត្រូវបានបែងចែក និងដាក់ឲ្យនៅដាច់ពីគ្នា ដោយមានការបែងចែកយ៉ាងច្បាស់លាស់អំពីការទទួលខុសត្រូវរវាងប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលប្រតិបត្តិដើម្បីចៀសវាងកុំឲ្យបុគ្គលណាម្នាក់ ឬក្រុមណាមួយអាចត្រួតត្រាលើដំណើរការនៃការធ្វើសេចក្តីសម្រេចបាន។

ប្រធានក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលត្រូវបានដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល ០១ រូប គឺ Dato’ Shaarani Ibrahim។ Dato’ Shaarani Ibrahim ទទួលខុសត្រូវលើការដឹកនាំ និងការគ្រប់គ្រងក្រុមប្រឹក្សាភិបាល និងធានាប្រសិទ្ធភាពនៃការបំពេញមុខងាររបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាភិបាល។ ប្រធានក្រុមប្រឹក្សាភិបាលបំពេញតួនាទីផ្លូវការជាថ្នាក់ដឹកនាំ និងធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំងអស់ដឹកនាំការពិភាក្សារវាងអភិបាល ព្រមទាំងតម្រង់ទិសក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យលើការគ្រប់គ្រងធនាគារផងដែរ។ ប្រធានក្រុមប្រឹក្សាភិបាលធ្វើការសម្របសម្រួលលំហូរព័ត៌មានរវាងគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលព្រមទាំងប្រឹក្សាយោបល់ជាមួយគណៈគ្រប់គ្រង ដើម្បីដាក់ចេញនូវរបៀបវារៈ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សានីមួយៗ។

អភិបាលប្រតិបត្តិ

លោក Yew Wan Kup បានចូលនិវត្តន៍ពីតំណែងអគ្គនាយករបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងបានលែងពីតំណែងអភិបាលប្រតិបត្តិ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោកបានបម្រើការឲ្យធនាគារអស់រយៈពេលជាង ៤ឆ្នាំ គិតចាប់ពីពេលដែលលោកត្រូវបានតែងតាំងដំបូងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០។ លោក Wan Kup បានរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំគណៈគ្រប់គ្រង និងកសាងធនាគារដោយប្រែក្លាយពីការចាប់ផ្តើមដំតូចមួយ នៅក្នុងខែកញ្ញា ឆ្នាំ២០១០ មកជាមានសក្តានុពលដូចពេលបច្ចុប្បន្ន ដោយការបង្កើនសាខាពីមួយនៅរាជធានីភ្នំពេញ ទៅ ១១ សាខា ដែលគ្របដណ្តប់លើរខេត្តដ៏ធំៗចំនួន ៤ នៅក្នុង

៤០ |រាយការណ៍ប្រចាំឆ្នាំ ២០១៤

ព្រះរាជាណាចក្រកម្ពុជា។ តំណែងរបស់លោកត្រូវបានបន្តដោយលោក ប៊ុន យ៉ែន ដែលមានសញ្ជាតិខ្មែរ ដែលត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ និងជាអភិបាលប្រតិបត្តិរបស់ធនាគារ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោក ប៊ុន យ៉ែន ក៏ជាបុគ្គលដំបូង ដែលដឹកនាំធនាគារបរទេសលំដាប់អន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងនាមជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ែន ទទួលខុសត្រូវរួមលើការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្មរបស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោក ធ្វើការដឹកនាំគណៈគ្រប់គ្រងក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាភិបាលលើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ របស់ធនាគារ។

ទំហំ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ទំហំ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយពិនិត្យមើលទៅលើវិសាលភាព លក្ខណៈ ភាពខុសប្លែកគ្នា និងការពង្រីកអាជីវកម្មធនាគារ។ ក្រុមប្រឹក្សាភិបាលយល់ឃើញ និងអះអាងថាសមាសភាពក្រុមប្រឹក្សាភិបាលនាពេលបច្ចុប្បន្នមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការគ្រប់គ្រងអាជីវកម្មទាំងមូលរបស់ធនាគារ។ សមាជិកក្រុមប្រឹក្សាភិបាលបច្ចុប្បន្នបាននាំយកនូវចំណេះដឹង បទពិសោធន៍ និងជំនាញដ៏មានតម្លៃមកកាន់ក្រុមប្រឹក្សាភិបាល ដើម្បីដឹកនាំធនាគារឆ្ពោះទៅសម្រេចទស្សនវិស័យរបស់ក្រុមហ៊ុនមេស៊ីអាយអិមប៊ី ក្រុប (CIMB Group)។

អភិបាលទាំងអស់របស់ធនាគារ សុទ្ធតែបានបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យគ្រប់គ្រាន់ដើម្បីទទួលបានមុខតំណែងជាអភិបាល ដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ គ្រប់អភិបាលឯករាជ្យទាំងអស់ របស់ធនាគារបង្ហាញពីការវិនិច្ឆ័យដោយឯករាជ្យ និងអាចទទួលយកបាន និងមិនចូលរួមក្នុងប្រតិបត្តិការអាជីវកម្មណាដែលអាចមានផលប៉ះពាល់ដល់ការវិនិច្ឆ័យ និងការធ្វើសេចក្តីសម្រេចដោយឯករាជ្យរបស់ខ្លួន។ ប្រវត្តិសង្ខេបរបស់អភិបាលម្នាក់ៗ មានបង្ហាញនៅលើទំព័រ ៥៦ ដល់ ៥៧ នៃរបាយការណ៍ប្រចាំឆ្នាំនេះ។

ក្រុមស៊ីលធម៌របស់អភិបាល

ក្រុមប្រឹក្សាភិបាលគោរពតាមវិធាននៃក្រុមស៊ីលធម៌ ដែលមានចែងក្នុងប្រកាសរបស់ធនាគារ ជាតិនៃកម្ពុជា។

អភិបាលធនាគារ ប្រកាន់ខ្ជាប់នូវក្រុមស៊ីលធម៌ដែលជាគោលការណ៍ណែនាំសម្រាប់ការអនុវត្តនូវបទដ្ឋានក្រុមស៊ីលធម៌មួយដ៏ត្រឹមត្រូវ និងការអនុវត្តអាជីវកម្ម ប្រកបដោយភាពប្រុងប្រយ័ត្ន ក៏ដូចជាបទដ្ឋានអាកប្បកិរិយាប្រកបដោយក្រុមស៊ីលធម៌សម្រាប់អភិបាលម្នាក់ៗ ដោយផ្អែកទៅលើគោលការណ៍សុចរិតភាព ការទទួលខុសត្រូវ ភាពស្មោះត្រង់ និងការទទួលខុសត្រូវចំពោះសង្គម។

កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល គឺជាអង្គភាពមួយរបស់ធនាគារដែលធ្វើសេចក្តីសម្រេចចុងក្រោយបង្អស់ លើកលែងតែបញ្ហាណាដែលទាមទារឲ្យមានការអនុម័តយល់ព្រមពីភាគទុនិក។

ក្រុមប្រឹក្សាភិបាលដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវទាំងស្រុងលើការដឹកនាំ គ្រប់គ្រង ណែនាំ និងត្រួតពិនិត្យលើគ្រប់ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងពង្រឹងបទដ្ឋាននៃគណនេយ្យភាពក្នុងគោលគំនិតជួយដល់គណៈគ្រប់គ្រងដើម្បីអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវរួមលើ ការបង្កើតគ្របខ័ណ្ឌការងារ នៃអភិបាលកិច្ចល្អនៅក្នុងធនាគាររាប់បញ្ចូលទាំង ដំណើរការនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាមច្បាប់។ សមាជិកក្រុមប្រឹក្សាភិបាលត្រូវបន់នាំយកនូវការវិនិច្ឆ័យឯករាជ្យ ចំណេះដឹងផ្សេងៗគ្នា និងបទពិសោធន៍នានា ដើម្បីធ្វើការពិភាក្សាអំពីបញ្ហានានាទាក់ទងនឹងយុទ្ធសាស្ត្រ ប្រតិបត្តិការ ធនធាន និងការធ្វើអាជីវកម្ម។

ក្រុមប្រឹក្សាភិបាលបានអនុម័តលើរបៀបវារៈនៃបញ្ហាមួយចំនួន ដែលត្រូវបានរៀបចំសម្រាប់សុំការអនុម័តពីក្រុមប្រឹក្សាភិបាល រាប់បញ្ចូលទាំង (ក្នុងចំណោមចំណុចផ្សេងៗទៀតជាច្រើន) ការត្រួតពិនិត្យឡើងវិញ និងការយល់ព្រមលើចំណុចដូចខាងក្រោម ៖

- ផែនការយុទ្ធសាស្ត្រ/អាជីវកម្ម និងគម្រោងថវិកាប្រចាំឆ្នាំ។
- ការវិនិយោគថ្មីៗ ការផ្លាច់ខ្លួនការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការទិញក្រុមហ៊ុន ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ រាប់បញ្ចូលទាំងការបង្កើតក្រុមហ៊ុនបុក្រសម្ព័ន្ធ ការចូលហ៊ុន ឬសម្ព័ន្ធយុទ្ធសាស្ត្រ ទាំងនៅក្នុងស្រុក និងក្រៅស្រុក។
- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងភាគលាភបណ្តោះអាសន្ន និងការផ្តល់យោបល់លើភាគលាភ ចុងក្រោយដែលត្រូវចែកជូនភាគទុនិកនៅមុនពេលផ្សព្វផ្សាយ និងប្រកាសផ្សាយជាសាធារណៈអំពី ការបែងចែកភាគលាភ។
- ការតែងតាំងអភិបាល និងប្រធាននាយកប្រតិបត្តិថ្មី និងការកំណត់ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗរបស់ពួកគាត់។

ការទទួលខុសត្រូវរួមសំខាន់ៗរបស់ក្រុមប្រឹក្សាមានដូចខាងក្រោម ៖

- ផ្តល់នូវគោលដៅ និងគោលនយោបាយច្បាស់លាស់សម្រាប់ឲ្យបន្តប្រតិបត្តិជាន់ខ្ពស់អនុវត្ត។
- ធានាឲ្យមានការត្រួតពិនិត្យគ្រប់គ្រាន់ ព្រមទាំងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីសម្រួលដល់ការអនុវត្តគោលនយោបាយរបស់ធនាគារផងដែរ។
- តាមដានអំពីភាពជោគជ័យរបស់គណៈគ្រប់គ្រងក្នុងការអនុវត្តយុទ្ធសាស្ត្រ ផែនការ និងគម្រោងថវិកាដែលបានអនុម័តរួច។
- ស្វែងយល់ពីហានិភ័យចម្បងៗដែលទាក់ទងនឹងអាជីវកម្មរបស់ធនាគារ និងធានាថាមានប្រព័ន្ធបច្ចេកវិទ្យាដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលើហានិភ័យប្រកបដោយប្រសិទ្ធភាព ក្នុងទស្សនវិស័យទទួលបានលទ្ធផលនិងភាពជោគជ័យរយៈពេលវែងសម្រាប់ធនាគារ។
- តាមដានត្រួតពិនិត្យ និងសិក្សាវាងម៉ែត្រលើការអភិវឌ្ឍដែលអាចជះឥទ្ធិពលដល់ផែនការយុទ្ធសាស្ត្រនានារបស់ធនាគារ។
- ពិនិត្យឡើងវិញលើភាពគ្រប់គ្រាន់ និងសុចរិតភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងប្រព័ន្ធព័ត៌មានគ្រប់គ្រង រាប់បញ្ចូលទាំងប្រព័ន្ធនៃការប្រតិបត្តិការអវិធានច្បាប់ បទបញ្ជា សាកថរ និងគោលការណ៍ណែនាំនានាជាធរមាន។
- បញ្ជូសវិវាទផលប្រយោជន៍ និងធានាការផ្សព្វផ្សាយព័ត៌មានអំពីវិវាទផលប្រយោជន៍ដែលអាច កើតមានដោយប្រការណាមួយ។
- ប្រកាន់ខ្ជាប់ និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីធនាគារ ព្រមទាំងច្បាប់វិធាន និងបទប្បញ្ញត្តិ ផ្សេងទៀតផងដែរ។

ក្រៅពីការទទួលខុសត្រូវសំខាន់ៗដែលបានរៀបរាប់ខាងលើ ក្រុមប្រឹក្សាភិបាលក៏ប្រគល់ការទទួលខុសត្រូវដាក់លាក់មួយចំនួនឲ្យគណៈកម្មាធិការនានាផងដែរ។ ក្នុងខណៈដែលគណៈកម្មាធិការទាំងនេះមានសិទ្ធិអំណាចពិនិត្យលើបញ្ហាដាក់លាក់ណាមួយ គណៈកម្មាធិការនោះក៏ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាលអំពីសេចក្តីសម្រេច ឬអនុសាសន៍របស់ខ្លួន ហើយការទទួលខុសត្រូវចុងក្រោយចំពោះបញ្ហាទាំងអស់នោះនៅតែជារបស់ក្រុមប្រឹក្សាភិបាលទាំងមូល។

តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ គណៈកម្មាធិការនានាមានបង្ហាញនៅទំព័រ ៤២ ដល់ ៤៦។

ការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល

ធនាគារអនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ដែលជាគណៈកម្មាធិការមួយរបស់ ស៊ីអាយអិមប៊ីក្រុប ហ្វលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការនៃក្រុមហ៊ុនមេ ទទួលបន្ទុកកំណត់ និងបញ្ជូនបេក្ខភាពដែលសក្តិសមសម្រាប់តំណែងអភិបាលទៅក្រុមប្រឹក្សាភិបាលដើម្បីសុំការអនុម័តយល់ព្រមលើការតែងតាំង មិនថាសម្រាប់បំពេញតំណែងដែលទំនេរ ឬបន្ថែមលើតំណែងដែលមានស្រាប់ដើម្បីបំពេញតាមតម្រូវការប្រែប្រួលរបស់ធនាគារ។ មុនពេលផ្តល់អនុសាសន៍លើការតែងតាំងអភិបាលទៅក្រុមប្រឹក្សាភិបាល គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ ទទួលខុសត្រូវក្នុងការវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយលើបេក្ខភាពជាអភិបាល ដោយផ្អែកលើលក្ខណវិនិច្ឆ័យនានាដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ធនាគារក៏ពិពារណាទៅលើប្រភេទអាជីវកម្មរបស់ធនាគារ និងផ្លូវផ្ទង់ជាមួយសមត្ថភាព និងការរួមចំណែកដែលរំពឹងទុកពីបេក្ខភាពដែលទទួលតំណែងនេះផងដែរ។

នីតិវិធីនៃការតែងតាំងត្រូវធ្វើឡើងស្របតាមប្រកាស និងគោលការណ៍ និងនីតិវិធីរបស់ក្រុមហ៊ុនមេស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គលកាន់មុខងារដែលមានការទទួលខុសត្រូវសំខាន់របស់ក្រុមហ៊ុន (គោលការណ៍ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប)។ គោលការណ៍នេះ ចែងអំពីនីតិវិធីផ្លូវការមួយសម្រាប់ការតែងតាំងអភិបាល ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ។ បេក្ខភាពនីមួយៗត្រូវឆ្លងកាត់ការវាយតម្លៃដែលត្រឹមត្រូវ ហើយគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេត្រូវធ្វើការបញ្ជាក់ថា បេក្ខភាពនោះមានលក្ខខណ្ឌសក្តិសម និងត្រឹមត្រូវសម្រាប់មុខតំណែងដែលត្រូវតែងតាំង។ គោលការណ៍ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវនិងសមស្រប ក៏ចែងអំពីលក្ខណវិនិច្ឆ័យមួយចំនួនសម្រាប់ធ្វើការវាយតម្លៃពីភាពសក្តិសមរបស់បេក្ខភាពដែលត្រូវតែងតាំងដូចខាងក្រោម៖

- សុចរិតភាព ភាពស្មោះត្រង់ និងកេរ្ត៍ល្បោះបុគ្គល ដែលបេក្ខភាពម្នាក់ៗត្រូវមាន ដូចជាមានភាពស្មោះត្រង់សុចរិតភាព ភាពខុស្សាហ៍ព្យាយាម គំនិតឯករាជ្យ និងមិនលម្អៀង។
- សមត្ថភាពដែលបច្ចុប្បន្នត្រូវមានដូចជា ជំនាញ បទពិសោធន៍ការងារ សមត្ថភាព និងការប្តេជ្ញាចិត្តដែលចាំបាច់ដើម្បីអនុវត្តតួនាទីរបស់ខ្លួន។
- សុចរិតភាពផ្នែកហិរញ្ញវត្ថុ ដែលបេក្ខជនត្រូវគ្រប់គ្រងឥណទាន ឬកិច្ចការហិរញ្ញវត្ថុរបស់ខ្លួនដោយប្រុងប្រយ័ត្នបំផុត។

នីតិវិធីសម្រាប់កំណត់អត្តសញ្ញាណ និងស្នើឈ្មោះបេក្ខជនដោយគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេសម្រាប់ការតែងតាំងតំណែងនេះមាន ០៥ ដំណាក់កាល ដូចខាងក្រោម:

ក្របខ័ណ្ឌនៃការស្នើឈ្មោះបេក្ខជន

អភិបាល		បានចូលរួម	ចំនួនកិច្ចប្រជុំ
Dato' Shaarani Ibrahim	ប្រធានក្រុមប្រឹក្សាភិបាលអភិបាលដ្ឋានប្រតិបត្តិ	៦	៦
Dato' Wira Zainal Abidin Mahamad Zain	អភិបាលដ្ឋានប្រតិបត្តិ	៦	៦
Yew Wan Kup ^១	អភិបាលមិនឯករាជ្យប្រតិបត្តិ និងជាអគ្គនាយក	៥	៥
បណ្ឌិត ម៉ី កល្យាណ	អភិបាលដ្ឋានប្រតិបត្តិ	៦	៦
Kua Wei Jin	អភិបាលមិនឯករាជ្យប្រតិបត្តិ	៥	៦
ជិន យ៉ែន ^២	អភិបាលមិនឯករាជ្យប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិ	០	០
^១ លាលែងពីតំណែង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥			
^២ តែងតាំងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥			
នៅដើមឆ្នាំហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលពិចារណាលើវិកាប្រចាំឆ្នាំរបស់ធនាគារស្របជាមួយនឹងយុទ្ធសាស្ត្រ និងផែនការរបស់ធនាគារ ដែលបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ។			
ការបណ្តុះបណ្តាល និងការអភិវឌ្ឍរបស់អភិបាល			
កម្មវិធីបណ្តុះបណ្តាលអភិបាល គឺជាធាតុដ៏សំខាន់មួយនៃដំណើរការតែងតាំងអភិបាលថ្មី ហើយក្រុមប្រឹក្សាភិបាលត្រូវ យកចិត្តទុកដាក់លើការប្រើប្រាស់ការអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិថ្មីៗ បទដ្ឋានគណនេយ្យការប្រើប្រាស់ហានិភ័យ អាជីវកម្ម និន្នាការទីផ្សារ និងការវិវឌ្ឍចុងក្រោយ បញ្ហាប្រឈមសំខាន់ៗនៅក្នុងទីផ្សារក្នុងស្រុក និងក្នុងតំបន់ និងក្នុងវិស័យធនាគារ។ ក្នុងគោលបំណងនេះ ក្រុមប្រឹក្សាភិបាលធ្វើការវាយតម្លៃលើតម្លៃបណ្តុះបណ្តាល ដោយឈរលើមូលដ្ឋាន វាយតម្លៃតាមដំណាក់កាល ហើយកំណត់អំពីចំណុចដែលអាចពង្រីកចំណេះដឹងរបស់អភិបាលទាក់ទងនឹងបញ្ហាដែលធនាគារកំពុងប្រឈម។			
ខាងក្រោមនេះ គឺជាបញ្ជីវគ្គបណ្តុះបណ្តាលដែលអភិបាលបានចូលរួម ដើម្បីអភិវឌ្ឍចំណេះដឹងថ្មីៗ៖			
ចំនួនវគ្គបណ្តុះបណ្តាលដែលបានចូលរួម	ប្រភេទវគ្គបណ្តុះបណ្តាល	ចំនួនម៉ោងចូលរួម	ចូលរួមដោយ
ក្រុមប្រឹក្សាអន្តរជាតិ ១០-១១ មករា ២០១៤ នៅស្រីលង្កា	វេទិកា	២ ថ្ងៃ	Kua Wei Jin
សន្និបាតស្តីពីគណៈកម្មាធិការសវនកម្ម ឆ្នាំ២០១៤ “ការបោះពុម្ពផ្សាយសវនកម្មកិច្ចដែលប្រសើរ” ២០ មីនា ២០១៤ នៅម៉ាឡេស៊ី	សន្និបាត	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
សន្និសីទក្រោយវេទិកាអាស៊ីបស្ថានសេដ្ឋកិច្ចទីក្រុង ឡុងដ៍ (The London School of Economics-LSE) ៤ មេសា ២០១៤ នៅម៉ាឡេស៊ី	វេទិកា	១/២ ថ្ងៃ	Kua Wei Jin
វគ្គបណ្តុះបណ្តាលស្តីពីអភិបាលក្រុមហ៊ុន ១៦-១៧ មេសា ២០១៤ នៅម៉ាឡេស៊ី	វគ្គបណ្តុះបណ្តាល	១ ថ្ងៃ	
សន្និសីទប្រចាំឆ្នាំស្តីពីការព្យាបាលកិច្ចរបស់អភិបាលអភិបាលកិច្ច និងបច្ចុប្បន្នកម្មបទប្បញ្ញត្តិ ឆ្នាំ២០១៤ ២២ មេសា ២០១៤ នៅម៉ាឡេស៊ី	សន្និសីទ	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
សន្និបាតស្តីពីហានិភ័យអាស៊ាន ១៥ ឧសភា ២០១៤ នៅថៃ	វេទិកា	១ ថ្ងៃ	Kua Wei Jin
កិច្ចពិភាក្សាអាស៊ីប៉ាស៊ីហ្វិកលើកទី២៨ ២៤ មិថុនា ២០១៤ នៅម៉ាឡេស៊ី	វេទិកា	២ ថ្ងៃ	Dato' Shaarani Ibrahim
វេទិកាស្តីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងហុងកុង ៨ មិថុនា ២០១៤ នៅម៉ាឡេស៊ី	វេទិកា	១ ថ្ងៃ	Kua Wei Jin
សន្និបាតអាស៊ីប៉ាស៊ីហ្វិក ៩-១០ មិថុនា ២០១៤ នៅម៉ាឡេស៊ី	វេទិកា	២ ថ្ងៃ	

កិច្ចប្រជុំកំពូលស្តីពីការប្រតិបត្តិការច្បាប់ សវនកម្ម និងហានិភ័យផ្ទាក់តំបន់ លើកទី១ របស់ស៊ីអាយអិមបី ក្រុម ១៤-១៥ មិថុនា ២០១៤ នៅម៉ាឡេស៊ី	វេទិកា	១ ថ្ងៃ	Dato' Shaaran Ibrahim និងបណ្ឌិត អ៊ូ កល្យាណ
សន្និសីទស្តីពីប្រតិបត្តិការដោយអភិបាល ៤ កក្កដា ២០១៤ នៅម៉ាឡេស៊ី	សន្និសីទ	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
សិក្ខាសាលាគណៈកម្មាធិការសវនកម្ម សេរី ១៖ មុនងាររបស់គណៈកម្មាធិការសវនកម្ម ១៧ កក្កដា ២០១៤ នៅម៉ាឡេស៊ី	សិក្ខាសាលា	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
សិក្ខាសាលាគណៈកម្មាធិការសវនកម្ម សេរី ២៖ ការពិនិត្យមើលបរិយាកាសនៅក្នុងការគ្រប់គ្រងហានិភ័យ ១៧ កក្កដា ២០១៤ នៅម៉ាឡេស៊ី	សិក្ខាសាលា	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
សិក្ខាសាលាគណៈកម្មាធិការសវនកម្ម សេរី ៣៖ ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ និងការប្រតិបត្តិការ ៧ សីហា ២០១៤ នៅម៉ាឡេស៊ី	សិក្ខាសាលា	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
សិក្ខាសាលាគណៈកម្មាធិការសវនកម្ម សេរី ៤៖ ការបង្កើនគុណភាពសវនកម្ម រដ្ឋធានីរបស់គណៈកម្មាធិការសវនកម្ម ៧ សីហា ២០១៤ នៅម៉ាឡេស៊ី	សិក្ខាសាលា	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
សន្និសីទស្តីពីការងារក្នុងការប្រកួតប្រជែងក្រុមហ៊ុន ២០១៤ ២៥ សីហា ២០១៤ នៅម៉ាឡេស៊ី	សន្និសីទ	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
វេទិកាស្តីពីអ្នកផ្លាស់ប្តូរការប្រកួតប្រជែងអាស៊ាន ៤-៥ កញ្ញា ២០១៤ នៅសិង្ហបុរី	វេទិកា	២ ថ្ងៃ	Dato' Shaaran Ibrahim
ផ្ទាក់ភាពជាអ្នកដឹកនាំផ្នែកអាជីវកម្ម "អភិវឌ្ឍន៍ និងក្លាយជាអ្នកដឹកនាំនៃការផ្លាស់ប្តូរ" ២២-២៣ កញ្ញា ២០១៤ នៅម៉ាឡេស៊ី	សន្និសីទ	២ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
កិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០១៤ ស្តីពីអភិបាលកិច្ចក្រុមហ៊ុនអាស៊ាន ១-២ តុលា ២០១៤ នៅម៉ាឡេស៊ី	សន្និសីទ	២ ថ្ងៃ	
កម្មវិធីណែនាំអំពីភាពជាអ្នកដឹកនាំអាស៊ី របស់ Manulife ២០១៤ "ផ្តល់អាទិភាពដំបូងដល់អតិថិជន" ១២-១៤ តុលា ២០១៤ នៅសិង្ហបុរី	កម្មវិធី	៣ ថ្ងៃ	Yew Wan Kup
កិច្ចប្រជុំកំពូលប្រចាំឆ្នាំស្តីពីការគ្រប់គ្រងរបស់ស៊ីអាយអិមបី ក្រុម ២៤-២៥ វិច្ឆិកា ២០១៤ នៅម៉ាឡេស៊ី	វេទិកា	២ ថ្ងៃ	Kua Wei Jin

ក្នុងអំឡុងឆ្នាំដែលស្ថិតក្រោមការត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាពជាទៀងទាត់លើការវិវឌ្ឍផ្នែកច្បាប់
ការផ្សព្វផ្សាយព័ត៌មាន និងបង្កាន់គណនេយ្យ អភិបាលកិច្ចក្រុមហ៊ុន និងការអនុវត្តល្អបំផុត ក៏ត្រូវបានផ្តល់
ជូនសម្រាប់អភិបាលផងដែរ។

លេខាធិការក្រុមហ៊ុន

លេខាធិការក្រុមហ៊ុន ត្រូវបង្ហាញពីការគាំទ្រជាបន្តបន្ទាប់ក្នុងការផ្តល់យោបល់ និងជួយក្រុមប្រឹក្សាភិបាល បើបញ្ហាដែលទាក់ទងនឹងអត្ថិការរបស់សនាគារ រាប់បញ្ចូលទាំងបញ្ហាដែលទាក់ទង នឹងការអនុវត្តស្របតាម បទប្បញ្ញត្តិរបស់ក្រុមហ៊ុន អភិបាលកិច្ចក្រុមហ៊ុន និងការអនុវត្តល្អបំផុត ប្រសិទ្ធភាពនៃសាលប្រជុំ និងភាពឆ្លាតវៃ និងការទទួលខុសត្រូវ របស់អភិបាល។ ក្នុងអំឡុងឆ្នាំ ដែលស្ថិតក្រោមការត្រួតពិនិត្យ ដំណើរការផ្សេងៗ របស់ ក្រុមហ៊ុនបានបង្ហាញពីការផ្សេងៗផ្ទៃក្នុង ជាមួយនិងទស្សនៈលើកកម្ពស់ដំណើរការនិងការធ្វើសេចក្តី បង្រៀន និងប្រសិទ្ធភាពនៃមុខងារក្រុមប្រឹក្សាភិបាល។

លេខាធិការក្រុមហ៊ុនត្រូវបានថាវាបានប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានានិងភាគទុនិកត្រូវបានរៀបចំឡើងស្របតាមវិធានច្បាប់ និងការអនុវត្តល្អបំផុតរបស់ធនាគារ ហើយត្រូវបានថាការកត់ត្រានៃការកាត់ចូលជូនក្រុមប្រឹក្សាភិបាលគណៈកម្មាធិការនានា និងភាគទុនិក ត្រូវបានកត់ត្រាទុកទាំងស្រុងសម្រាប់ធ្វើជាកំណត់ហេតុ និងរក្សាទុកបានយ៉ាងល្អ។

លេខាធិការក្រុមហ៊ុននត្រូវសម្របសម្រួលការទំនាក់ទំនង និងផ្សព្វផ្សាយសេចក្តីសម្រេចសំខាន់ៗ និងគោលការណ៍នានារវាងក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភ្នាក់ងារគ្រប់គ្រងប្រតិបត្តិដ៏ធំខ្ពស់ផងដែរ។ ក្រៅពីនេះ លេខាធិការក្រុមហ៊ុនក៏ចូលរួមជួយការងារប្រធានក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបៀបវារៈ និងរៀបចំដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនីកផងដែរ។

អភិបាលទាំងអស់មានលទ្ធភាពពេញលេញក្នុងការស្នើយោបល់ពីលេខាធិការក្រុមហ៊ុន និងអាចស្វែងរក
ការពិគ្រោះយោបល់បែបវិជ្ជាជីវៈដោយឯករាជ្យពីប្រភពខាងក្រៅ ក្រោមបន្ទុកចំណាយរបស់ធនាគារ ដើម្បី
អនុវត្តកាតព្វកិច្ចរបស់ខ្លួន។ នីតិវិធីមួយត្រូវបានអនុម័តឡើង ដើម្បីជួយសម្រួលអភិបាលក្នុងការស្វែងរក
ការពិគ្រោះយោបល់បែបវិជ្ជាជីវៈដោយឯករាជ្យ។

គណៈកម្មាធិការនានា

ក្រុមប្រឹក្សាភិបាលផ្ទេរករទទួលខុសត្រូវជាក់លាក់ដល់គណៈកម្មាធិការនានា ដែលរួមមានគណៈកម្មាធិការសវនកម្មនិងគណៈកម្មាធិការហានិភ័យ។ គណៈកម្មាធិការទាំងនេះធ្វើប្រតិបត្តិការតាមតួនាទីនិងភារកិច្ចដែលបានកំណត់យ៉ាងច្បាស់លាស់ ដូចមានចែងនៅក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការនីមួយៗដែលបានអនុម័តយ៉ាងត្រឹមត្រូវ។

គណៈកម្មាធិការត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាលអំពីកិច្ចពិភាក្សា សេចក្តីសម្រេច និងអនុសាសន៍ របស់ខ្លួន។ ប្រធានគណៈកម្មាធិការសវនកម្ម និងប្រធានគណៈកម្មាធិការហានិភ័យ ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាលអំពីបញ្ហាដែលបានលើកយកមកពិភាក្សា និងដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរបស់ខ្លួន។ ក្រុមប្រឹក្សាភិបាលបានទទួលស្គាល់ថា ខណៈដែលគណៈកម្មាធិការទាំងនេះមានសិទ្ធិអំណាចធ្វើការពិភាក្សាលើបញ្ហានានាដែលបានប្រគល់ជូនវាល់សេចក្តីសម្រេច និង/ឬអនុសាសន៍របស់គណៈកម្មាធិការទាំងនេះ ត្រូវបញ្ចូលទៅក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យ ដោយសារក្រុមប្រឹក្សាភិបាល គឺជាអ្នកទទួលខុសត្រូវរួម ទាំងលើការដាក់ចេញនូវរបស់សវនកម្ម យុទ្ធសាស្ត្រ ការគ្រប់គ្រងហានិភ័យ សកម្មភាពប្រតិបត្តិការអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។

ព័ត៌មានលម្អិតអំពីគណៈកម្មាធិការនានា មានបង្ហាញនៅក្នុងផ្នែកខាងក្រោមជាបន្តបន្ទាប់។

គណៈកម្មាធិការសវនកម្ម

សមាជិកគណៈកម្មាធិការសវនកម្មសុទ្ធតែជាអភិបាលឯករាជ្យមិនប្រតិបត្តិ ដែលមានចំណេះដឹង និង
បទពិសោធន៍ ផ្នែកហិរញ្ញវត្ថុ។

ការទទួលខុសត្រូវច្បែងរបស់គណៈកម្មាធិការសវនកម្ម គឺជាធាន្យមានការអនុវត្តអភិបាលកិច្ចរបស់ធនាគារ បានស្មើរស្មើស្របពេលវេលាបង្កើតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការផ្សព្វផ្សាយព័ត៌មាន ការគោរពបទប្បញ្ញត្តិក្នុង ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដំណើរការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ ធនាគារ។ គណៈកម្មាធិការសវនកម្មជួបប្រជាប្រចាំដើម្បីពិនិត្យលើលទ្ធផលការងារប្រចាំត្រីមាសរបាយការណ៍ ហិរញ្ញវត្ថុរបស់ពួកគេ របាយការណ៍សវនកម្ម ដែលបានបញ្ចូលទាំងការអនុវត្ត ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួត ពិនិត្យផ្ទៃក្នុង ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាគណនេយ្យកាសីសម្ព័ន្ធក្រុម។

គណៈកម្មាធិការសវនកម្មបានជួបប្រជុំចំនួន ០៥ ដង ក្នុងឆ្នាំ២០១៤ ដែលមានវត្តមានសមាជិកចូលរួមដូចខាងក្រោម៖

ចំនួនកិត្តប្រជុំ

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
បណ្ឌិត ម៉ី កល្យាណ	៥	៥
ប្រធានគណៈកម្មាធិការសវនកម្ម/អភិបាលរងករាជ្យ មិនប្រតិបត្តិ		
Dato' Shaarani Ibrahim	៥	៥
អភិបាលរងករាជ្យមិនប្រតិបត្តិ		
Dato' Wira Zainal Abidin Mahamad Zain	៥	៥
អភិបាលរងករាជ្យមិនប្រតិបត្តិ		

តួនាទី និងភាគពួកិច្ចរបស់គណៈកម្មាធិការសវនកម្មធនដូចខាងក្រោម ៖

ចំណុចគន្លឹះនៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
------------------------------	-----------------

ការត្រួតពិនិត្យផ្ទៃក្នុង/
ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ច

ពិនិត្យឡើងវិញលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចក្នុងសម្ព័ន្ធធនាគារស្របតាមលក្ខខណ្ឌតម្រូវនៅក្នុងប្រកាសស្តីពីអភិបាលកិច្ចនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ផែនទីនៃសហរដ្ឋអាមេរិកដែលបង្ហាញពីស្ថានភាពនៃការប្រកួតប្រជែងរវាងប្រព័ន្ធសមាជិកនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប្រកួតប្រជែង។ ក្រុមហ៊ុនដែលមានសមាជិកក្រុមប្រឹក្សាភិបាលត្រូវបានបង្ហាញជាពណ៌ស ក្រុមហ៊ុនដែលមានសមាជិកក្រុមប្រឹក្សាភិបាលត្រូវបានបង្ហាញជាពណ៌ខ្មៅ ក្រុមហ៊ុនដែលមានសមាជិកក្រុមប្រឹក្សាភិបាលត្រូវបានបង្ហាញជាពណ៌បៃតង។

ឆ. ពិភាក្សាលើបញ្ហា និងលក្ខខណ្ឌបម្រុងនានាដែលកើតចេញពីសវនកម្មអន្តរកាល និងចុងក្រោយ និងលើបញ្ហាមួយចំនួនទៀតដែលសវនករចង់ធ្វើការពិភាក្សា (ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ប្រសិនបើចាំបាច់)	
ជ. ពិនិត្យឡើងវិញលើលិខិតគ្រប់គ្រងរបស់សវនករខាងក្រៅ និងការឆ្លើយតបរបស់គណៈគ្រប់គ្រង។	
ឈ. ជួបប្រជុំជាមួយសវនករខាងក្រៅយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សាលើបញ្ហាគន្លឹះសំខាន់ៗ និងស្នើសុំយោបល់ពីសវនករខាងក្រៅវិញ។	

លទ្ធផលសវនកម្មការត្រួតពិនិត្យផ្ទៃក្នុង និងបញ្ហានៃការប្រតិបត្តិតាមច្បាប់	ដើម្បីពិនិត្យឡើងវិញលើលទ្ធផលនៃការអង្កេតសំខាន់ៗលទ្ធផលសវនកម្មជាប្រចាំ និងការត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ដែលរាយការណ៍ដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងសវនករស្របច្បាប់។
របាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស មុនពេលទទួលការអនុម័តពីក្រុមប្រឹក្សាភិបាល ដោយផ្ដោតសំខាន់លើ៖ - ការផ្លាស់ប្តូរណាមួយនៅក្នុងការអនុវត្តិឯគោលការណ៍គណនេយ្យ - ការកែប្រែដែលគួរឲ្យកត់សម្គាល់ដែលកើតពីការធ្វើសវនកម្ម - ការធ្វើសេចក្តីសន្និដ្ឋានពីបញ្ហាដែលកំពុងកើតឡើង និង - ការប្រតិបត្តិតាមគំរូរបាយការណ៍ហិរញ្ញវត្ថុ និងតម្រូវការតាមផ្លូវច្បាប់ដទៃផ្សេងទៀត
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធឯាតិ	ពិនិត្យរាល់ប្រតិបត្តិការធ្វើឡើងជាមួយភាគីសម្ព័ន្ធឯាតិ និងជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលពីប្រតិបត្តិការទាំងនោះ។

ផ្សេងៗ	ក. ជូនដំណឹងដល់គណៈគ្រប់គ្រងជាន់ខ្ពស់ជាទៀងទាត់អំពីបញ្ហាដែលប៉ះពាល់ដល់ធនាគារ។ ខ. កោះប្រជុំជាមួយសវនករផ្ទៃក្នុងសវនករខាងក្រៅ ឬទាំងពីរក្នុងពេលតែមួយ បើយល់ថា ចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំធនាសនិងប្រចាំឆ្នាំ សម្រាប់ដាក់ជូនទៅឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារនិងធានានូវការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំបានរហ័ស។
--------	---

គណៈកម្មាធិការហានិភ័យ

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការហានិភ័យ គឺត្រូវធានាថាមុខងារគ្រប់គ្រងហានិភ័យដែលត្រូវបានដាក់បញ្ចូលនៅក្នុងធនាគារ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការហានិភ័យត្រូវរាយការណ៍ទៅក្រុមប្រឹក្សាភិបាលនូវ រាល់បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារ ។

គណៈកម្មាធិការហានិភ័យបានជួបប្រជុំចំនួន ១២ ដង ក្នុងឆ្នាំ ២០១៤ ដែលមានវត្តមានសមាជិកចូលរួមដូចខាងក្រោម ៖

ចំនួនកិច្ចប្រជុំដែលបានរៀបចំឡើង

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
Dato' Shaarani Ibrahim	១២	១២
ប្រធានគណៈកម្មាធិការអភិបាលឯករាជ្យមិនប្រតិបត្តិ		
Yew Wan Kup ^{*១}	១២	១២
អភិបាលមិនឯករាជ្យប្រតិបត្តិ/អគ្គនាយក		
Low Chee Hock ^២	០	០
នាយកគ្រប់គ្រងទូទៅ		
ប៊ិន យ៉ន ^{*៣}	១២	១២
ប្រធាននាយកប្រតិបត្តិ		
ហុង ជៀប	១២	១២
នាយកគ្រប់គ្រងហានិភ័យ		
ហេង ធីតា	១០	១២
នាយក សេវាកម្មហិរញ្ញវត្ថុបុគ្គល		

៤៤ |របាយការណ៍ប្រចាំឆ្នាំ ២០១៤

Mohan Raj S Govinda Raj ^{*៤}	១១	១២
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ		
ដែន ជាវុទ្ធ ^{*៥}	០	០
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ	១២	១២
ហេង វុទ្ធ		
នាយក ហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ	០	០
គី សាណា ^{*៦}		
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ		

*១ ចូលនិវត្តន៍ពីតំណែងអគ្គនាយក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

*២ តែងតាំងជានាយកចាត់ការទូទៅ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥

*៣ តែងតាំងជាប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥

*៤ លាបែងពីតំណែងជាសមាជិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤

*៥ តែងតាំងជាសមាជិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការហានិភ័យមានដូចខាងក្រោម៖

- បែងចែកដើមទុនដែលមានហានិភ័យ (Capital-at-Risk) ទៅតាមប្រភេទជំនួញ និងហានិភ័យផ្សេងៗពីគ្នា ដើម្បីធានាថា ការបែងចែកហានិភ័យបានធ្វើគ្រប់គ្រាន់ អនុលោមតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិច្បាប់ និងធានាថាធនាគារមាន ដើមទុនបម្រុងគ្រប់គ្រាន់ដើម្បីប្រឈមនឹងស្ថានភាពវិបត្តិផ្សេងៗ។

- បង្កើនតម្លៃភាគទុនិក តាមរយៈការវាយតម្លៃលើប្រាក់ចំណេញ និងហានិភ័យ (risk-return profiles) ពីដំណើរការប្រតិបត្តិការ ហើយធានាថាកម្រិតហានិភ័យដែលទទួលយកស្ថិតនៅក្នុងដែនកម្រិតដែលបានកំណត់ដោយ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ។

- ពិនិត្យ និងជូនយោបល់ដល់ក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការអនុម័តលើគោលការណ៍និងកម្រិតហានិភ័យដែលសមស្រប ដើម្បីរក្សាក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ ឲ្យស្របតាមផែនការអាជីវកម្មរបស់ធនាគារ ក្របខ័ណ្ឌនៃ EWRM របស់ ក្រុមហ៊ុននេម មិនស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលបានកំណត់ ។

- វាយតម្លៃ និងពិនិត្យលើសំណើសុំអនុម័តសម្រាប់ឥណ្ឌិតផលថ្មី ការវិនិយោគ អាជីវកម្ម យុទ្ធសាស្ត្រ និងផលិតផល ដែលត្រូវបានកែច្នៃ ដែលត្រូវអនុម័តជាគោលការណ៍ ឬផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលដើម្បីធ្វើការអនុម័ត។

- ពិនិត្យ និងអនុម័តលើសំណើកែប្រែនីតិវិធី និងដំណើរការប្រតិបត្តិការ។

- ជំរុញលើការគោរពតាមគោលការណ៍ និងកម្រិតហានិភ័យ ។

- ដាក់ឲ្យប្រើប្រាស់នូវវិធីសាស្ត្រដ៏សមស្រប ដើម្បីកំណត់ និងវាស់វែងហានិភ័យគ្រប់ស្ថានភាព ។

- បង្កើតយុទ្ធសាស្ត្រសម្រាប់វាយតម្លៃត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យឲ្យស្ថិតក្នុងកម្រិតមួយដ៏សមស្រប ។

- ពិភាក្សាសម្រេចលើវិធីសាស្ត្រ និងឧបករណ៍សម្រាប់ ធ្វើការវាស់វែងទៅលើបរិមាណហានិភ័យផ្សេងៗ ដើម្បីសុំការអនុម័ត ពីក្រុមប្រឹក្សាភិបាល ។

- ត្រួតពិនិត្យសមាសធាតុតារាងតុល្យការរបស់ធនាគារ រួមទាន់ឥណទាន និងប្រាក់បញ្ញើ ។

- ធានាប្រកាន់ខ្ជាប់នូវទ្រឹស្តីសន្តនិយម (holistic approach) ក្នុងការគ្រប់គ្រងតារាងតុល្យការរបស់ ធនាគារ តាមរយៈការគ្រប់គ្រងហានិភ័យអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ការគ្រប់គ្រងគម្លាតកម្រិតការប្រាក់ និងមូលធន ។

- ធានាថាធនាគាររក្សាបាននូវគុណភាពទ្រព្យសកម្ម តាមរយៈការពិនិត្យតាមដានយ៉ាងហ្មត់ចត់លើដំណើរការ និងការអនុម័ត លើឥណទានថ្មីៗ ព្រមទាំងការប្រមូលឥណទានដែលមិនដំណើរការ ។

- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍អំពីវិធានការសម្រាប់ការតាមដានវិធានការទារសំណង ការរៀបចំឡើងវិញទាក់ទងគណនីក្នុងការឃ្លាំមើល (Early Alert Watchlist Account) គណនីយឺតយ៉ាវ (Delinquent Account) ឬ គណនីមិនដំណើរការ (Impaired Account) របស់ធនាគារ។

- ត្រួតពិនិត្យឡើងវិញ និងសម្រេចឲ្យដាក់បញ្ចូលគណនីដំណើរការ ឬ គណនីយឺតយ៉ាវ ទៅក្នុងការឃ្លាំមើលសម្រាប់សំរាប់ធ្វើការ តាមដាន និងផ្ទុយមកវិញ។

- សម្របសម្រួលបញ្ហាដែលពាក់ព័ន្ធទៅនឹងការឆ្លើរគណនីរវាងផ្នែកអាជីវកម្ម និងក្រុមទារសំណងនៅពេលគណនីនោះបានក្លាយជាមិនដំណើរការ និងផ្ទុយមកវិញ។

- ត្រួតពិនិត្យឡើងវិញលើទ្រព្យសកម្មដំណើរការដែលរួមមាន៖

- គណនីឃ្លាំមើល យឺតយ៉ាវ ឬ មិនដំណើរការ

- សំវិធានធននៃគណនី ដោយអាស្រ័យតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា និងបទបញ្ញត្តិផ្សេងៗទៀត និង

- បញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងគុណភាពទ្រព្យសកម្ម។

- ពិនិត្យឡើងវិញនូវផែនការបង្ការ (Contingency Plan) និងការគ្រប់គ្រងនិរន្តរភាពនៃអាជីវកម្ម (Business Continuity Management) សម្រាប់អនុវត្តនៅពេលចាំបាច់ និងស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាល ។

- គណៈកម្មាធិការនេះអាចអនុម័ត រាល់ការផ្លាស់ប្តូរសមាជិកនៅក្នុងមុខងារនៃសាជីវកម្ម (corporate function) ដដែល ដោយធ្វើការជូនដំណឹងទៅកាន់ក្រុមប្រឹក្សាភិបាល។ រីឯរាល់ការការផ្លាស់ប្តូរសមាជិកនៅក្រៅមុខងារនៃសាជីវកម្ម ឬ សំណើសុំកែប្រែលើលក្ខន្តិកៈ (Terms of Reference) ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលមុននឹងអនុវត្ត។

- ពិនិត្យឡើងវិញ និងអនុម័តលើលក្ខន្តិកៈ និងសមាសភាពនៃគណៈកម្មាធិការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការហានិភ័យ រួមបញ្ចូលទាំងការតែងតាំង និងការដកចេញនូវសមាជិក និងអ្នកចូលរួមក្នុងគណៈកម្មាធិការ ទាំងនេះ ។

គណៈកម្មាធិការគ្រប់គ្រងនានា

គណៈកម្មាធិការគ្រប់គ្រងដូចមានរៀបរាប់ខាងក្រោម ត្រូវបានបង្កើតឡើងដើម្បីជួយការងាររបស់អភិបាលប្រតិបត្តិ/ អគ្គនាយក និងគណៈគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្មផ្សេងៗ និងជួយគាំទ្រដល់សកម្មភាពនានារបស់ធនាគារ៖

- គណៈកម្មាធិការគ្រប់គ្រង
- គណៈកម្មាធិការឥណទានកម្ពុជា
- គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម

គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រងរាយការណ៍ជូនក្រុមប្រឹក្សាភិបាលនូវបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងការងារប្រចាំថ្ងៃរបស់ ធនាគារ។

Yew Wan Kup ^{*១}	ប្រធាន
អគ្គនាយក	
Low Chee Hock ^{*២}	ប្រធាន
នាយកគ្រប់គ្រងទូទៅ	
ប៊ិន យ៉ន ^{*៣}	សមាជិក
ប្រធាននាយកប្រតិបត្តិ	
ហេង ធីតា	សមាជិក
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	
ហេង ចូរ៉ង់	សមាជិក
ប្រធានរធនាគារ	
ហុង ជៀប	សមាជិក
នាយកគ្រប់គ្រងហានិភ័យ	
ហេង វុទ្ធ	សមាជិក
នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ	
អ៊ុំ ចិន្តាភក្តី	សមាជិក
នាយកធនធានក្រុមហ៊ុន	
Mohan Raj S Govinda Raj ^{*៤}	សមាជិក
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ	
ដែន ជាវុទ្ធ ^{*៥}	សមាជិក
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ	
គី សាណា ^{*៥}	សមាជិក
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ	
សាំង សុលតូណ៍	សមាជិក
នាយកទីផ្សារ និងទំនាក់ទំនង	
លី សោភា	សមាជិក
នាយកនីតិកម្ម និងប្រតិបត្តិតាម	

*១ ចូលនិវត្តន៍ពីតំណែងអគ្គនាយកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

*២ តែងតាំងជានាយកគ្រប់គ្រងទូទៅនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥

*៣ តែងតាំងជាប្រធាននាយកប្រតិបត្តិនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥

*៤ លាបែងពីតំណែងសមាជិកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤

*៥ តែងតាំងជាសមាជិកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងមានដូចខាងក្រោម៖

- ផ្តល់ប្រឹក្សាជូនអគ្គនាយក

- ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពប្រតិបត្តិការរបស់នាយកដ្ឋានអាជីវកម្មនីមួយៗ។

- ពិនិត្យរបាយការណ៍គ្រប់គ្រងហិរញ្ញវត្ថុ និងរបាយការណ៍គ្រប់គ្រងផ្សេងៗទៀតរបស់ធនាគារ។

- បង្កើតយុទ្ធសាស្ត្រផែនការអាជីវកម្មនិងផែនការថវិកាសម្រាប់ធនាគារ(រាប់បញ្ចូលទាំងចំណុចដែលទាក់ទងនឹង បច្ចេកវិទ្យាព័ត៌មាន)

- កំណត់ការងារដែលទាមទារឲ្យមានការសហការពីនាយកដ្ឋានច្រើន។

- ពិភាក្សាលើច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗ។

- ការងារផ្សេងៗទៀតតាមការណែនាំរបស់អគ្គនាយក។

- ការងារផ្សេងៗទៀតតាមការណែនាំរបស់ក្រុមប្រឹក្សាភិបាល/ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនមេ។

គណៈកម្មាធិការឥណទានកម្ពុជា

គណៈកម្មាធិការឥណទានកម្ពុជា ធ្វើរបាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យនូវរាល់បញ្ហាទាក់ទងនឹងការងារ ឥណទានរបស់ធនាគារ។

ហុង ជៀប	ប្រធាន
នាយកគ្រប់គ្រងហានិភ័យ	
Yew Wan Kup ^{*១}	ប្រធានជំនួស
អគ្គនាយក	
ប៊ិន យ៉ន ^{*២}	ប្រធានជំនួស
ប្រធាននាយកប្រតិបត្តិ	
Low Chee Hock ^{*២}	សមាជិក
អគ្គនាយក	
ហេង ធីតា	សមាជិក
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	
គៀន វឌ្ឍនា	សមាជិក
ប្រធានគ្រប់គ្រងឥណទាន	
John Chuah Keat Kong	សមាជិក
ទីប្រឹក្សាឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	
ហេង វុទ្ធ ^{*៣}	សមាជិក
នាយក ហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ	
គី សាណា ^{*២}	សមាជិក
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ	
ជា ប៊ុនហ៊ាន ^{*២}	សមាជិក
ឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	
ហុង ប៊ុនរៀត ^{*២}	សមាជិក
ឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	

*១ ចូលនិវត្តន៍នៅថ្ងៃទី៣១ ខែ

ផែនទីបង្ហាញពីទីតាំងនៃប្រទេសកម្ពុជា

ផែនទីបង្ហាញពីទីតាំងនៃប្រទេសកម្ពុជាដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។

- ត្រួតពិនិត្យឡើងវិញ និងអនុម័តលើវិធានការទារសំណងដែលនឹងត្រូវអនុវត្តស្របតាមលក្ខខណ្ឌពិន័យ និងការធ្វើសុំវិធានធនចំពោះគណនីសង្ស័យ និងគណនីរាក្រក់ និងតំណទានដែលត្រូវលុបចេញពីបញ្ជី។

- វាយតម្លៃសមតុល្យហានិភ័យនៅពេលអនុម័តឥណទាន។

- ត្រួតពិនិត្យឡើងវិញ និងវាយតម្លៃផលិតផលឥណទានផ្សេងៗរបស់ធនាគារដើម្បីធានាថាផលិតផលទាំងនោះត្រូវបាន អនុវត្តតាមបទដ្ឋាន និងគោលការណ៍ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។

- ត្រួតពិនិត្យឡើងវិញ និងអនុម័តចំណាត់ថ្នាក់ឥណទានផ្ទៃក្នុងរបស់អ្នកខ្ចីម្នាក់ៗ តាមដែលអាចអនុវត្តបាន។

- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍អំពីការកែប្រែ ឬវិសោធនកម្មក្នុងគោលការណ៍ឥណទាន និងគោលការណ៍ណែនាំ សម្រាប់ការអនុម័តរបស់គណៈកម្មាធិការនានាដែលពាក់ព័ន្ធ។

- ចំពេញមុខងារដទៃទៀតតាមការណែនាំរបស់គណៈកម្មាធិការហានិភ័យ។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មរាយការណ៍ទៅគណៈកម្មាធិការហានិភ័យអំពីហានិភ័យសន្ធិនិយភាព និងបញ្ហានានាដែលទាក់ទងនឹងទ្រព្យសកម្ម និង ទ្រព្យអកម្មរបស់ធនាគារ។	
 រ៉ូន យ៉ន ៕	ប្រធាន
ប្រធាននាយកប្រតិបត្តិ	
Yew Wan Kup ៕^b	សមាជិក
អគ្គនាយក	
Low Chee Hock ៕^m	សមាជិក
នាយកចាត់ការទូទៅ	
ហេង ធីតា	សមាជិក
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	
ហុង ជៀប	សមាជិក
នាយកគ្រប់គ្រងហានិភ័យ	
ហេង រុំទ្វី	សមាជិក
នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ	
ហេង ធួង់	សមាជិក
ប្រធានរតនាគារ	
គី សាលា ៕^c	សមាជិក
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ	

៕^a តែងតាំងជាប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥

៕^b ចូលនិវត្តន៍ពីតំណែងជាអគ្គនាយក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤

៕^៣ តែងតាំងជានាយកចាត់ការទូទៅ នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០១៥

៕^៤ តែងតាំងជាសមាជិក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៤

- តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មមានដូចខាងក្រោម៖**
 - គ្រប់គ្រង និងត្រួតពិនិត្យជាមួយលើហានិភ័យសន្ធិនិយភាព និងហានិភ័យអត្រាការប្រាក់របស់ធនាគារនៅក្នុងបញ្ជីធនាគារ (IRABB) ដើម្បីធានាថា ធនាគារអាចបំពេញកាតព្វកិច្ចលំហូរសាច់ប្រាក់របស់ខ្លួនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំណាយ។
 - ការបែងចែកប្រភព ហិរញ្ញប្បទានឲ្យមានកាន់តែច្រើនដើម្បីចៀសវាងការពឹងផ្អែកលើប្រភព ហិរញ្ញប្បទានមិនស្ថិតស្ថេរ។
 - ត្រួតពិនិត្យឡើងវិញ/ផ្តល់អនុសាសន៍អំពីហានិភ័យសន្ធិនិយភាព និងគោលការណ៍គ្រប់គ្រងលើហានិភ័យអត្រាការប្រាក់នៅក្នុងបញ្ជី ធនាគារ(IRABB) និងគោលការណ៍ជាក់លាក់ផ្សេងទៀតទាក់ទងនឹងហានិភ័យសន្ធិនិយភាព/គោលការណ៍គ្រប់គ្រងលើហានិភ័យអត្រាការប្រាក់នៅក្នុងបញ្ជី ធនាគារ(IRABB) មុននឹងស្នើ សុំការអនុម័តយល់ព្រមពីគណៈកម្មាធិការហានិភ័យរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដោយមានការទទួលស្គាល់ពីគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មនៃប្រទេសម៉ាឡេស៊ី (MALCO) និងការអនុម័តយល់ព្រមពីក្រុមប្រឹក្សាភិបាល របស់ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។
 - ត្រួតពិនិត្យឡើងវិញលើហានិភ័យសន្ធិនិយភាព និងការអនុគ្រោះលើហានិភ័យអត្រាការប្រាក់នៅក្នុង បញ្ជីធនាគារ(IRABB) និងធានាការប្រតិបត្តិតាមគោលការណ៍ផ្ទៃក្នុង ដូចជាការពិនិត្យតាមដានលើកម្រិតហានិភ័យ/MAT បានអនុម័តរួច ឬកម្រិតណាមួយ ដែលត្រូវបានកំណត់ទាក់ទងនឹងការគ្រប់គ្រង ហានិភ័យសន្ធិនិយភាព និងផ្តល់អនុសាសន៍ទៅគណៈកម្មាធិការហានិភ័យ ដើម្បីធ្វើការអនុម័ត និងជូនដំណឹងទៅគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មនៃប្រទេសម៉ាឡេស៊ី(MALCO) ដើម្បីទទួលជ្រាបជាព័តមាន។
 - ត្រួតពិនិត្យឡើងវិញលើនីតិវិធី ធ្វើប្រតិបត្តិការ វិធីសាស្ត្រ ឬសេចក្តីសន្និដ្ឋានដែលប្រើប្រាស់សម្រាប់ការគ្រប់គ្រងហានិភ័យសន្ធិនិយភាព និងការគ្រប់គ្រងលើហានិភ័យអត្រាការប្រាក់នៅក្នុងបញ្ជីធនាគារ

៤៦ |របាយការណ៍ប្រចាំឆ្នាំ ២០១៤

សេចក្តីសង្ខេប

(IRABB) ដោយធ្វើការប្រឹក្សាយោបល់ជាមួយក្រុមការងារគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ក្រុមហ៊ុនមេ ដូចជាលើការសន្និដ្ឋាន ធ្វើឡើងនៅក្នុងរបាយការណ៍សន្និធិយភាពនិងគម្លាតនៃ ការកំណត់តម្លៃឡើងវិញ/ហានិភ័យអត្រាការប្រាក់ ក្នុងបញ្ជីធនាគារ។

- ធានាការប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិក្នុងស្រក និងជូនដំណឹងទៅក្រុមការងារគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ក្រុមហ៊ុនមេអំពីបញ្ហានានាដែលទាក់ទងនឹងហានិភ័យសន្ធិនិយភាព/ ហានិភ័យអត្រាការប្រាក់ ដែលអាចកើតមានឡើង។

- ត្រួតពិនិត្យឡើងវិញនូវសមាសភាពក្នុងតារាងតុល្យការពាក់ព័ន្ធនឹងឥណទាននិងប្រាក់បញ្ញើរបស់ធនាគារ។

- ធានាថា ទ្រឹស្តីសន្ធិនិយម (Holistic Approach) ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងតារាងតុល្យការរបស់ធនាគារ តាមរយៈការគ្រប់គ្រងដោយប្រសិទ្ធភាពលើហានិភ័យអត្រាការប្រាក់ និងការគ្រប់គ្រងហានិភ័យប្រភពទុនសន្ធិនិយភាពគម្លាតនៃការប្រាក់ និងការគ្រប់គ្រង មូលធន។

គណនេយ្យភាព និងសវនកម្មការធ្វើរបាយការណ៍ហិរញ្ញវត្ថុ

ដោយយោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំហិរញ្ញវត្ថុនីមួយៗត្រូវបានរៀបចំឡើង ដោយយោងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យរបស់កម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយផ្អែកលើមូលដ្ឋានកង្វល់ជាប្រចាំ និងត្រូវផ្តល់នូវការពិនិត្យដ៏ជាក់លាក់ និងត្រឹមត្រូវលើស្ថានភាពអាជីវកម្មរបស់ធនាគារ ដោយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤។

គោលការណ៍គណនេយ្យដ៏ត្រឹមត្រូវ ត្រូវបានអនុវត្តដើម្បីឲ្យមានភាពស្របគ្នាក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយមានការគាំទ្រនូវការវិនិច្ឆ័យ និងការប៉ាន់ប្រមាណប្រកបដោយភាពប្រុងប្រយ័ត្ន និងសមហេតុផល។ អភិបាលទាំងអស់ត្រូវទទួលខុសត្រូវទាំងស្រុងនៅក្នុងដំណាក់កាលនេះ ដើម្បីការពារនូវទ្រព្យសកម្មរបស់ធនាគារ និងត្រូវធានាថា របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ បង្ហាញពីសមតុល្យភាព និងការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ និងការព្យាករនាថ្ងៃអនាគត ប្រកបដោយភាពត្រឹមត្រូវ និងក្បោះក្បាយ ។

ក្រុមប្រឹក្សាភិបាលមានសេចក្តីពេញចិត្ត នឹងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបង្ហាញនូវសមតុល្យភាព និងការវាយតម្លៃអំពីស្ថានភាពហិរញ្ញវត្ថុ និងការព្យាករនាថ្ងៃអនាគតប្រកបដោយភាពត្រឹមត្រូវ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដូចមានបង្ហាញនៅក្នុងរបាយការណ៍របស់អភិបាលនៅក្នុងទំព័រ ៦៨ ដល់ ៧៣ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍ប្រចាំឆ្នាំនេះ។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្មជួយក្រុមប្រឹក្សា ភិបាលក្នុងការត្រួតពិនិត្យដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆមាសរបស់ធនាគារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំត្រូវត្រួតពិនិត្យឡើងវិញដោយគណៈកម្មាធិការសវនកម្ម និងអនុម័តដោយក្រុមប្រឹក្សាភិបាល មុនពេលផ្តល់ជូនធនាគារជាតិនៃកម្ពុជា។

ការត្រួតពិនិត្យផ្ទៃក្នុង

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវរួមលើ ការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឲ្យមាន ភាពល្អប្រសើរដែលរួមមានដូចជា ការត្រួតពិនិត្យលើហិរញ្ញវត្ថុ ការធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ការគោរពច្បាប់ និងបទប្បញ្ញត្តិនានា​ក៏ដូចជាការគ្រប់គ្រងហានិភ័យ។ ទំហំ និងភាពស្មុគស្មាញនៃអាជីវកម្មរបស់ធនាគារ ទាមទារឲ្យមានជាចាំបាច់នូវការគ្រប់គ្រង និងការបែងចែកហានិភ័យត្រឹមត្រូវ។ លក្ខណៈនៃហានិភ័យទាំងនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយអាចនឹងកើតមានឡើង ហើយបណ្តាលឲ្យមានការខាតបង់ដោយមិនអាចដឹងមុន និងចៀសវាងបាន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវការធានាដ៏សមហេតុផលមួយ បើទោះបីជាវាមិនអាចធានាបានទាំងស្រុងចំពោះហានិភ័យដែលកើតចេញពីកំហុសឆ្គងឆ្ងរ ការកេងបន្លំ ឬ ការខាតបង់ដែលកើតមានក្តី។

ក្រុមប្រឹក្សាភិបាលបានចាត់ទុកថា ក្របខ័ណ្ឌ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធីត្រូវបានអនុវត្តដោយគណៈគ្រប់គ្រងរបស់ធនាគារក្នុងឆ្នាំហិរញ្ញវត្ថុ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ និងមានគ្រប់គ្រាន់ស្របតាមតម្រូវការរបស់ធនាគារក្នុងបរិយាកាសអាជីវកម្មនាពេលបច្ចុប្បន្ន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានរៀបចំឡើងសម្រាប់ផ្តល់នូវការធានាដ៏សមស្របមួយ បើទោះបីជាវាមិនអាចធានាទាំងស្រុង ដើម្បីបង្កើតឲ្យបាននូវបទដ្ឋានជាក់លាក់មួយសម្រាប់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងជួយធនាគារក្នុងការគ្រប់គ្រងហានិភ័យលើការបរាជ័យក្នុងកាសម្រេចគោលដៅអាជីវកម្មក្តី ប៉ុន្តែ វាប្រសើរជាងការលុបចោលនូវប្រព័ន្ធត្រួតពិនិត្យនេះដែរ។

សេចក្តីថ្លែងការណ៍អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបង្ហាញពីស្ថានភាពត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារមានបង្ហាញនៅក្នុងទំព័រ ៤៩ ដល់ ៥១ នៃរបាយការណ៍ប្រចាំឆ្នាំនេះ។

សេចក្តីថ្លែងការណ៍ស្តីពីអភិបាលកិច្ចធនាគារត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៥។

សេចក្តីថ្លែងការណ៍ស្តីពីអភិបាលកិច្ចធនាគារ

របាយការណ៍គណៈកម្មាធិការសវនកម្ម

សេចក្តីសង្ខេប

គណៈកម្មាធិការសវនកម្មនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនក្នុងការធានានូវការអនុវត្ត អភិបាលកិច្ចយ៉ាងល្អប្រសើរ ព្រមទាំងធានានូវការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។

១. សមាជិកចូលរួមកិច្ចប្រជុំ

ព័ត៌មានលម្អិតនៃសមាសភាពគណៈកម្មាធិការសវនកម្ម និងកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ដែលបានរៀបចំឡើងក្នុងឆ្នាំ២០១៤ មានរៀបរាប់ដូចខាងក្រោម៖

ចំនួនកិច្ចប្រជុំដែលបានរៀបចំឡើង

សមាជិក	មុខងារ	បានចូលរួម	ចំនួនកិច្ចប្រជុំ
បណ្ឌិត ម៉ី កល្យាណ	អភិបាលឯករាជ្យមិន ប្រតិបត្តិ	៥	៥
Dato^a Shaarani Ibrahim	អភិបាលឯករាជ្យមិនប្រតិបត្តិ	៥	៥
Dato^a Wira Zainal Abidin Mahamad Zain	អភិបាលឯករាជ្យមិនប្រតិបត្តិ	៥	៥

ប្រធានគណៈកម្មាធិការសវនកម្មធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាភិបាលអំពីបញ្ហាទាំងឡាយណា ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការសវនកម្មរបស់ខ្លួន។

ផែនទីបង្ហាញពីទីតាំងនៃប្រទេសកម្ពុជាដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។

ផែនទីបង្ហាញពីទីតាំងនៃប្រទេសកម្ពុជាដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។

២. សមាសភាព

សមាគាររបស់គណៈកម្មាធិការសវនកម្ម គឺមានតែអភិបាលមិនប្រតិបត្តិប៉ុណ្ណោះ។ គណៈកម្មាធិការសវនកម្មដឹកនាំដោយអភិបាលឯករាជ្យចំនួនមួយ (១) រូប និងត្រូវមានសមាជិកយ៉ាងតិចចំនួនបី (៣) រូប ដែលភាគច្រើនជាអភិបាលឯករាជ្យ។ គណៈកម្មាធិការសវនកម្ម ត្រូវមានយ៉ាងតិចនូវបុគ្គលឯករាជ្យមួយ (១) រូប ដែលមានជំនាញផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងបុគ្គលឯករាជ្យមួយ (១) រូប ដែលមានជំនាញផ្នែកនីតិកម្ម និងវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាលត្រូវអនុម័តដំណើរការមួយ សម្រាប់វាយតម្លៃប្រចាំឆ្នាំពីប្រសិទ្ធភាពរបស់គណៈកម្មាធិការសវនកម្ម ក៏ដូចជាការរួមចំណែករបស់សមាជិកម្នាក់ៗ ដោយផ្អែកលើលក្ខណវិនិច្ឆ័យការអនុវត្តជាគោលដៅដែលស្របជាមួយនឹង សូចនាករនៃការវាយតម្លៃលទ្ធផលការងារ (Key Performance Indicators) ។

តំណែងទំនេរនៅក្នុងគណៈកម្មាធិការសវនកម្ម ត្រូវបំពេញក្នុងរយៈពេល បី (៣) ខែ។

៣. សិទ្ធិអំណាច

គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការមួយដែលទទួលបានការផ្ទេរសិទ្ធិពីក្រុមប្រឹក្សាភិបាល។ នៅ ក្នុងការអនុវត្តតួនាទីរបស់ខ្លួន គណៈកម្មាធិការសវនកម្មមានសិទ្ធិអំណាចពេញលេញក្នុងការធ្វើការស៊ើបអង្កេតលើបញ្ហានានា ដូចមានចែងនៅក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម។ គណៈកម្មាធិការនេះមានសិទ្ធិពេញលេញក្នុងការចូលរួម និងទាមទារឲ្យមានការសហការពីគណៈគ្រប់គ្រង ព្រមទាំងមានឆន្ទានុសិទ្ធិពេញលេញក្នុងការអញ្ជើញអភិបាល ឬមន្ត្រីប្រតិបត្តិណាម្នាក់ចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន ព្រមទាំងមានសិទ្ធិទាមទារឲ្យធនាគារផ្តល់ធនធានចាំបាច់នានាដើម្បីបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការសវនកម្មមានសិទ្ធិពេញលេញ និងគ្មានដែនកំណត់ ក្នុងការទទួលបាននូវព័ត៌មានផ្សេងៗ ព្រមទាំងការទទួលយកការប្រឹក្សាយោបល់ពីអ្នកជំនាញឯករាជ្យ ក្នុងករណីចាំបាច់ ដោយរាល់ការចំណាយដែលពាក់ព័ន្ធទាំងអស់ជាបន្ទុករបស់ធនាគារ។

៤. តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម៖

ចំណុចគន្លឹះនៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការត្រួតពិនិត្យផ្ទៃក្នុងការគ្រប់គ្រងហានិភ័យ/អភិបាលកិច្ច	ពិនិត្យឡើងវិញលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចក្នុងសម្ព័ន្ធធនាគារស្របតាមលក្ខខណ្ឌតម្រូវនៅក្នុងប្រកាសស្តីពី អភិបាលកិច្ចនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សវនកម្មផ្ទៃក្នុង	ក. ធានាថា មុខងារសវនកម្មផ្ទៃ ក្នុងបានរៀបចំល្អប្រសើរ ដើម្បីធ្វើការត្រួតពិនិត្យឬអង្កេតក្នុងនាមគណៈកម្មាធិការសវនកម្ម ហើយមុខងារ នេះត្រូវស្ថិតនៅ ក្រោមអំណាច និងការគ្រប់គ្រង ផ្ទាល់ពីគណៈ កម្មាធិការសវនកម្ម។

	ខ. ពិនិត្យពីភាពគ្រប់គ្រាន់នៃវិសាលភាពការងារ មុខងារសមត្ថភាព និងធនធាននៃមុខងារសវនកម្ម ផ្ទៃក្នុង ហើយពិនិត្យមើលថាតើមុខងារនោះបានទទួលសិទ្ធិ សំខាន់ៗ ដើម្បីបំពេញការងារឬនៅ។
	គ. ពិនិត្យលើលទ្ធផលនៃដំណើរការសវនកម្មផ្ទៃក្នុងនិងធានាថាវ

ការត្រួតពិនិត្យឡើងវិញនៃរបាយការណ៍ហិរញ្ញវត្ថុ	
	
ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសមុនពេលទទួលការអនុម័តពីក្រុមប្រឹក្សាភិបាល ដោយផ្ដោតសំខាន់លើ៖	
- ការផ្លាស់ប្តូរណាមួយនៅក្នុងការអនុវត្ត និងគោលការណ៍គណនេយ្យ - ការកែប្រែដែលគួរឲ្យកត់សម្គាល់ ដែលកើតពីការធ្វើសវនកម្ម - ការធ្វើសេចក្តីសន្និដ្ឋានពីបញ្ហាដែលកំពុងកើតឡើង និង - ការប្រតិបត្តិតាមគំរូរបាយការណ៍ហិរញ្ញវត្ថុ និងតម្រូវការតាមផ្លូវច្បាប់ឯទៃផ្សេងទៀត	
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធភ្នាតិ	ពិនិត្យរាល់ប្រតិបត្តិការធ្វើឡើងជាមួយភាគីសម្ព័ន្ធភ្នាតិ និងជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលពីប្រតិបត្តិការទាំងនោះ។
ផ្សេងៗ	ក. ជូនដំណឹងដល់គណៈគ្រប់គ្រងជាន់ខ្ពស់ជាទៀងទាត់អំពីបញ្ហាដែលប៉ះពាល់ដល់ធនាគារ។ ខ. កោះប្រជុំជាមួយសវនករផ្ទៃក្នុង សវនករខាងក្រៅ ឬទាំងពីរក្នុងពេលតែមួយ បើយល់ថា ចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆមាស និងប្រចាំឆ្នាំសម្រាប់ដាក់បញ្ជូនទៅឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងធានានូវ ការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំបានរហ័ស។

៥. សេចក្តីសង្ខេបសកម្មភាពផ្សេងៗក្នុងឆ្នាំ២០១៤

៥.១. គណៈកម្មាធិការសវនកម្ម

- ក. បានត្រួតពិនិត្យឡើងវិញ និងអនុម័តយល់ព្រមលើផែនការសវនកម្មប្រចាំឆ្នាំ វិសាលភាពការងារ និងតម្រូវការផ្នែកធនធានរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ខ. បានត្រួតពិនិត្យវិធីសាស្ត្ររបស់សវនកម្មផ្ទៃក្នុង ក្នុងការវាយតម្លៃកម្រិតហានិភ័យក្នុងវិស័យផ្សេងៗដែលអាចធ្វើសវនកម្មបាន និងធានាថាមុខងារសវនកម្មផ្ដោតសំខាន់ទៅលើវិស័យដែលមានកម្រិតហានិភ័យខ្ពស់។
- គ. បានត្រួតពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រូតពិនិត្យនានា ការធ្វើរបាយការណ៍ និងការគ្រប់គ្រងហានិភ័យដើម្បីធានាថាមានវិធីសាស្ត្រជាប្រព័ន្ធមួយក្នុងការកំណត់វាយតម្លៃនិងកាត់បន្ថយហានិភ័យលើវិស័យនានា។
- ឃ. បានត្រួតពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃប្រតិបត្តិការ និងការប្រើប្រាស់ធនធានទាំងអស់នៅក្នុងធនាគារដោយ សន្សំសំចៃ។
- ង. បានត្រួតពិនិត្យឡើងវិញអំពីការតែងតាំងសវនករខាងក្រៅ ព្រមទាំងឯករាជ្យភាពនិងប្រសិទ្ធភាពការងាររបស់សវនករខាងក្រៅផងដែរ។
- ច. បានត្រួតពិនិត្យឡើងវិញនូវផែនការសវនកម្មរបស់សវនករខាងក្រៅ វិសាលភាពការងារ និងលទ្ធផលនៃសវនកម្មប្រចាំឆ្នាំរបស់ធនាគារ។
- ឆ. បានជួបជាមួយសវនករខាងក្រៅ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដោយពុំមានវត្តមានរបស់គណៈគ្រប់គ្រង និងអភិបាលប្រតិបត្តិ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនានា និងស្នើសុំយោបល់កែតម្រូវវិធីសវនករខាងក្រៅ។

- ជ. បានត្រួតពិនិត្យឡើងវិញនូវបញ្ហាពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុង ដែលរកឃើញដោយសវនករផ្ទៃក្នុង និងសវនករខាងក្រៅ ព្រមទាំងការឆ្លើយតបរបស់គណៈគ្រប់គ្រងចំពោះអនុសាសន៍របស់សវនករ និងការឯកភាពលើផែនការសកម្មភាពដែលត្រូវអនុវត្ត។
- ឈ. បានត្រួតពិនិត្យឡើងវិញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារប្រចាំត្រីមាស។
- ញ. បានត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការជាមួយភាគីសម្ព័ន្ធភ្នាតិ និងភាពគ្រប់គ្រាន់នៃនីតិវិធីរបស់ធនាគារក្នុងការកំណត់ តាមដាន រាយការណ៍ និងត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការជាមួយភាគីសម្ព័ន្ធភ្នាតិនោះ។

- ដ. បានធានានូវការប្រតិបត្តិតាមវិធានច្បាប់និងគោលការណ៍ផ្ទៃក្នុងព្រមទាំងការវិវត្តនៃសកម្មភាពការងារនានារបស់គណៈគ្រប់គ្រងក្នុងការអនុវត្តតាមអនុសាសន៍របស់សវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ។

៥.២. មុខងារសវនកម្មផ្ទៃក្នុង

- ក. ការធ្វើសវនកម្មផ្ទៃក្នុងសម្រាប់ធនាគារ មានការជួយគាំទ្រពីនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុនមេ។
- ខ. នាយកដ្ឋានសវនកម្មផ្ទៃក្នុងអនុវត្តការងារប្រកបដោយឯករាជ្យភាព និងធានាលើភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងដែលបានអនុវត្តដោយគណៈគ្រប់គ្រង។
- គ. នាយកដ្ឋានសវនកម្មផ្ទៃក្នុងជួយគណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រងក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពចំពោះការត្រួតពិនិត្យ លើប្រសិទ្ធភាពចំណាយ ការវាយតម្លៃលើការគ្រប់គ្រងហានិភ័យ និងការផ្តល់របាយលំលើវិធានការកាត់បន្ថយហានិភ័យដែលបានរកឃើញ និងធានានូវដំណើរការអភិបាលកិច្ចត្រឹមត្រូវ។
- ឃ. នាយកដ្ឋានសវនកម្មផ្ទៃក្នុងផ្តល់របាយការណ៍ជាប្រចាំជូនដល់គណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រងដោយរាយការណ៍អំពីលទ្ធផលនៃការធ្វើសវនកម្ម ដែលបញ្ជាក់អំពីប្រសិទ្ធភាពនៃប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងនិងហានិភ័យសំខាន់ៗ។
- ង. នាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើការស៊ើបអង្កេតលើសកម្មភាពដែលសង្ស័យថាជាការកេងបន្លំ និងសកម្មភាពមិនប្រក្រតីផ្សេងទៀត។

៥.៣. របាយការណ៍សវនកម្មផ្ទៃក្នុង

- ក. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបញ្ចប់ការធ្វើសវនកម្មក្នុងអំឡុងឆ្នាំចំនួន ២៥ លើក ដោយបានធ្វើ សវនកម្មលើប្រតិបត្តិការសំខាន់ៗ រួមទាំងការស៊ើបអង្កេតផងដែរ ដែលត្រូវបានធ្វើឡើង។
- ខ. របាយការណ៍សវនកម្ម ដែលត្រូវបានចាត់ថ្នាក់ថាមាន “ហានិភ័យលើសពីកមិក្រុមធូរៗ” និង “ហានិភ័យកមិក្រខ្ពស់” តម្រូវឲ្យគណៈគ្រប់គ្រងត្រូវមានវត្តមាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសវនកម្មជាដាច់ខាតដើម្បីបកស្រាយ និងផ្តល់នូវសេចក្តីពន្យល់លើបញ្ហាទាំងឡាយដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានរកឃើញ។
- រាល់បញ្ហាដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុងរកឃើញត្រូវបានកត់ត្រាទុក និងតាមដានបន្តរហូត ដល់បញ្ហាទាំងនោះត្រូវបានដោះស្រាយចប់ ហើយនឹងត្រូវរាយការណ៍ប្រចាំតីម្រាសជូនគណៈកម្មាធិការសវនកម្មដោយនាយកដ្ឋានប្រតិបត្តិតាម។
- ឃ. ការវិវត្តនៃសកម្មភាពការងារ ក្នុងការអនុវត្តតាមអនុសាសន៍របស់នាយកដ្ឋានសវនកម្ម ក៏ត្រូវរាយការណ៍ជូនដល់គណៈកម្មាធិការសវនកម្មប្រចាំត្រីមាសផងដែរ។ត្រូវ

សេចក្តីថ្លែងការណ៍ស្តីអំពីប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលផ្តល់សារៈសំខាន់ទៅ លើប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងរបស់ធនាគារនិងប្តេជ្ញាករក្សាប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងនោះឲ្យមានលក្ខណៈល្អប្រសើរ។ ប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងបង្ហាញពីតម្រូវការចាំបាច់ចំពោះការប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងដំណើរការនៃការរៀបចំនិងត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ និងសមស្រប ព្រមទាំងការអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមានផងដែរ។

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវជាមួលើប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងការគ្រប់គ្រងលើប្រព័ន្ធព័ត៌មានវិទ្យា។ ក្រុមប្រឹក្សាភិបាលក៏ទទួលស្គាល់ផងដែរថា ការត្រួតពិនិត្យឡើងវិញលើប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងគឺជាដំណើរការរួមគ្នា និងត្រូវអនុវត្តជាបន្តបន្ទាប់នៅក្នុងធនាគារ ហើយវាត្រូវធ្វើការផ្លាស់ប្តូរស្របទៅនឹងបច្ចេកវិទ្យា បរិយាកាសអាជីវកម្ម និងបទប្បញ្ញត្តិច្បាប់ក្នុងន័យធ្វើឲ្យប្រសើរឡើងនូវដំណើរការនៃការកំណត់វាយតម្លៃ និងគ្រប់គ្រងហានិភ័យ។ ប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងត្រូវបានបង្កើតឡើងដើម្បីកំណត់គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យ រួមបញ្ចូលទាំងហានិភ័យប្រតិបត្តិការ ពោលគឺមិនមែនដើម្បីលុបបំបាត់ចោលនូវហានិភ័យដែលកើតចេញពីការបរាជ័យក្នុងការសម្រេចទិសដៅអាជីវកម្មនោះទេ។

ការគ្រប់គ្រងហានិភ័យ និងក្របខ័ណ្ឌនៃការត្រួតពិនិត្យ

ធនាគារចាត់ទុកថាការគ្រប់គ្រងហានិភ័យ គឺជាធាតុមួយយ៉ាងសំខាន់នៃអាជីវកម្មរបស់ធនាគារ ហើយ បញ្ចូលវប្បធម៌ហានិភ័យដ៏តឹងរ៉ឹងទៅក្នុងប្រតិបត្តិការ និងដំណើរការសម្រេចចិត្តរបស់ធនាគារ។ ជាមួយនឹង ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការគ្រប់គ្រងហានិភ័យសម្រាប់ធនាគារ ដើម្បីសម្រេចបាននូវការរីកចម្រើន ប្រកបដោយនិរន្តរភាពបាន ក្រុមការងារគ្រប់គ្រងហានិភ័យចូលរួមតាំងពីដំណាក់កាលដំបូងនៃដំណើរការ ទទួលយកហានិភ័យ ដើម្បីផ្តល់នូវទស្សនៈឯករាជ្យ និងមតិយោបល់រួមមាន ការវាយតម្លៃផលិតផលថ្មី ការកំណត់យុទ្ធសាស្ត្រ ការវាយតម្លៃឥណទាន ។ល។

ធនាគារ ដែលជាផ្នែកមួយនៃស៊ីអាយអិមប៊ីក្រុប (CIMB Group) បានបញ្ចូលនូវក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទូទៅមួយសម្រាប់សហគ្រាសទាំងមូល (EWRM) ដើម្បីគ្រប់គ្រងហានិភ័យ និងនិកាសរបស់ខ្លួន។ ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទូទៅសម្រាប់សហគ្រាសទាំងមូល ផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់ខ្លួននូវឧបករណ៍មួយដើម្បីធ្វើការប្រមើលមើលទុកជាមុន និងគ្រប់គ្រងលើហានិភ័យដែលមានស្រាប់ និងហានិភ័យដែលអាចនឹងកើតមាន ដោយធ្វើការពិចារណាទៅលើការកែប្រែនូវទម្រង់ហានិភ័យ ស្របតាមការផ្លាស់ប្តូរនៃយុទ្ធសាស្ត្រអាជីវកម្ម បញ្ញត្តិច្បាប់ និងសកម្មភាពការងារ។

សុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា

សុវត្ថិភាពព័ត៌មានវិទ្យា គឺជាយុទ្ធសាស្ត្រនៃការគ្រប់គ្រងទៅលើអ្នកប្រើប្រាស់ ដំណើរការរបស់ប្រព័ន្ធ និងប្រព័ន្ធបច្ចេកវិទ្យា។ ដើម្បីពង្រឹងបន្ថែមលើកម្រិតការគ្រប់គ្រងសុវត្ថិភាពព័ត៌មានវិទ្យា ធនាគារបានជ្រើស យកប្រព័ន្ធនិងបែបបទនៃការគ្រប់គ្រងព័ត្រមហ៊ុនមេ។ អនុវត្តតាមគោលការណ៍នេះ ធនាគារអាចធានាបាននូវសុវត្ថិភាពលើបេដ្ឋារថនាសម័ទ្ធព័ត៌មានវិទ្យាដោយមានប្រសិទ្ធភាពដើម្បីគាំទ្រដំណើរអាជីវកម្មរបស់ធនាគារ។

ដើម្បីឲ្យស្របទៅតាមការរីកលូតលាស់នៃអាជីវកម្មធនាគារ និងហេដ្ឋារថនាសម័ទ្ធព័ត៌មានវិទ្យា ស្ថាប័ត្យកម្មផ្នែកព័ត៌មានវិទ្យារបស់យើងតែងតែត្រូវបានពិនិត្យឡើងវិញជាញឹកៗ និងធ្វើការកែសម្រួលបន្ថែមដើម្បីឲ្យអាចកាន់តែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យទាំងខាងក្នុងនិងក្រៅ។ លើសពីនេះទៅទៀត ធនាគារមានការពឹងផ្អែកទៅលើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខរបស់ក្រុមហ៊ុនមេ (Group’s Security Operation Center) ដែលបង្កើតឡើងដើម្បីតាមដាន និងឆ្លើយតបទៅនឹងសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែត (cyber-attack) ដែលអាចនឹងកើតឡើងជាដោយយថាហេតុ។

រីឯនៅកម្រិតសុវត្ថិភាពតាមបណ្តាញកុំព្យូទ័រវិញ ធនាគារបានតម្លើងបន្ថែមនូវជញ្ជាំងសុវត្ថិភាព (Firewall) និងការកំណត់លើការចូលប្រើប្រាស់ ដើម្បីគ្រប់គ្រងសុវត្ថិភាពនិងធនធានផ្សេងៗក្នុងបណ្តាញហើយអនុញ្ញាតទៅលើសំណើដែលបានអនុម័តតែប៉ុណ្ណោះ។ ធនាគារក៏បានតម្លើងបន្ថែមនូវប្រព័ន្ធទប់ស្កាត់នៅចំណុចចុងក្រោយ (End-point Protection) ផងដែរ ដែលមានដូចជាកម្មវិធីកម្ចាត់មេរោគ (Anti-malware) កម្មវិធីរក្សាសុវត្ថិភាពទិន្នន័យ (Hard Disk Encryption) ប្រព័ន្ធទប់ស្កាត់ការបាត់បង់ទិន្នន័យ (Data Loss Prevention) ប្រព័ន្ធទប់ស្កាត់ការជ្រៀតជ្រែក (Intrusion Prevention System) និងប្រព័ន្ធសម្អាតមាតិកាអ៊ីម៉ែល និងអ៊ីនធើណែតជាដើម (Web and Email Content Filtering System) ដែលអាចជួយកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ ដែលគួរឲ្យកត់សម្គាល់នៅពេលទិន្នន័យឆ្លងកាត់ប្រព័ន្ធបណ្តាញរបស់ធនាគារ។ រថនាទ្រុមមេរោគថ្មីៗនៃកម្មវិធីបរិក្ខារខាងលើ តែងតែទទួលបានការធ្វើបច្ចុប្បន្នភាពដើម្បីឲ្យពូកវាអាចស្គាល់ វារាំង និងកាត់បន្ថយនូវភាពងាយរងគ្រោះផ្សេងៗ។

ធនាគារក៏បានធ្វើបទបង្ហាញ និងមានការបណ្តុះបណ្តាលចំណេះដឹងទៅដល់បុគ្គលិកដើម្បីបង្កើនការយល់ដឹងអំពីភាពជាឯកជន ការលេចធ្លាយនៃព័ត៌មាន សុវត្ថិភាពព័ត៌មាន និងការទទួលខុសត្រូវផ្សេងៗ ។

ការបណ្តុះបណ្តាលទាំងនេះមានលក្ខណៈដូចជាឯកសារសិក្សាអេឡិចត្រូនិក និងការចែកចាយជាប្រ៊ុក្តិបប័ត្រព័ត៌មានផ្សេងៗ។

ដំណើរការនៃការត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ

ដំណើរការសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាលបានបង្កើតឡើង ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់ និងសុចរិតភាពនៃប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង រួមបញ្ចូលទាំងការអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ វិធានសេចក្តីណែនាំ និងគោលការណ៍ណែនាំ ដែលមានជាធរមានមានដូចខាងក្រោម៖

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម (AC) មានសមាជិកជាអភិបាលឯករាជ្យមិនប្រតិបត្តិ។គណៈកម្មាធិការសវនកម្មគឺជា គណៈកម្មាធិការមួយដែលទទួលបានការផ្ទេរសិទ្ធិអំណាចពីក្រុមប្រឹក្សាភិបាល ដើម្បីទទួលខុស ត្រូវលើការត្រួតពិនិត្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការផ្សព្វផ្សាយព័ត៌មាន ការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រងហានិភ័យ ការអនុវត្តអភិបាលកិច្ច និងការតាមដានដំណើរការនៃការគ្រប់គ្រងលើការត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងធនាគារ។ គណៈគ្រប់គ្រងជាន់ខ្ពស់ សវនករផ្ទៃក្នុង និងសវនករខាងក្រៅ ផ្តល់របាយការណ៍ជូនគណៈកម្មាធិការសវនកម្មអំពីប្រសិទ្ធភាព និងប្រសិទ្ធផលនៃការត្រួតពិនិត្យផ្ទៃក្នុង។

រាល់បញ្ហាសំខាន់ៗ និងគួរឲ្យកត់សម្គាល់ដែលបានរកឃើញដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងនិយតករត្រូវរាយការណ៍ទៅគណៈកម្មាធិការសវនកម្មដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ និងពិភាក្សា។ គណៈ-កម្មាធិការសវនកម្មត្រួតពិនិត្យឡើងវិញ និងធានាអំពីការអនុវត្តផែនការកាត់បន្ថយបញ្ហា ឬហានិភ័យរបស់គណៈគ្រប់គ្រង ដើម្បីការពារផលប្រយោជន៍របស់ធនាគារ និងរក្សាបានល្អនូវអភិបាលកិច្ចដ៏សមស្រប។ ការគ្រប់គ្រងផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដែលត្រូវបានចាត់ថ្នាក់ថា មាន“ហានិភ័យលើសពីកម្រិតមធ្យម” ឬ “ហានិភ័យកម្រិតខ្ពស់” ដោយសវនករផ្ទៃក្នុងត្រូវទទួលការពិគ្រោះយោបល់ពីគណៈកម្មាធិការសវនកម្ម។

គណៈកម្មាធិការសវនកម្ម ក៏ធ្វើការត្រួតពិនិត្យឡើងវិញផងដែរនូវរាល់ប្រតិបត្តិការជាមួយភាគីសម្ព័ន្ធភ្នាតិ ថ្លៃចំណាយលើសវនកម្ម និងថ្លៃចំណាយមិនពាក់ព័ន្ធនឹងកិច្ចការសវនកម្ម ដែលស្នើដោយសវនករខាងក្រៅរបស់ធនាគារ។

ការធ្វើបទបង្ហាញនានាអំពីផែនការអាជីវកម្ម ការវិវឌ្ឍថ្មីៗ ប្រតិបត្តិការនានា ហានិភ័យនៃអាជីវកម្ម និងការត្រួតពិនិត្យនានាដើម្បីកាត់បន្ថយហានិភ័យត្រូវបានធ្វើឡើងដោយផ្នែកអាជីវកម្មពាក់ព័ន្ធនិងផ្នែកគាំទ្រអាជីវកម្មប្រសិនបើគណៈកម្មាធិការសវនកម្មគិតថាចាំបាច់។


គណៈកម្មាធិការសវនកម្មក៏ចូលរួមកិច្ចប្រជុំកំពូលរបស់គណៈគ្រប់គ្រងប្រចាំឆ្នាំរបស់ធនាគារ (Bank’s Annual Management Summit) ផងដែរ ដែលនៅក្នុងកិច្ចប្រជុំនោះ ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មនីមួយៗ ធ្វើការត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការនានារបស់ខ្លួនដែលបានធ្វើឡើងសម្រាប់ឆ្នាំនេះព្រមទាំងធ្វើការបង្ហាញអំពីយុទ្ធសាស្ត្រ និង ផែនការនានាសម្រាប់ឆ្នាំបន្ទាប់ផងដែរ។

គណៈកម្មាធិការហានិភ័យ


គណៈកម្មាធិការហានិភ័យកំណត់អំពីកម្មវត្ថុនៃគោលការណ៍ហានិភ័យរបស់ធនាគារ និងបំពេញតួនាទី និងកាតព្វកិច្ចដ៏ទូលំទូលាយក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យលើការគ្រប់គ្រងហានិភ័យ។ ការទទួលខុសត្រូវចំពោះការត្រួតពិនិត្យលើការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃ ត្រូវបានប្រគល់សិទ្ធិជូនទៅគណៈកម្មាធិការហានិភ័យ ដែលទទួលបន្ទុករាយការណ៍ដោយផ្ទាល់ទៅក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការហានិភ័យធ្វើការជួបប្រជុំជាប្រៀងរាល់ខែ ឬ ក្នុងករណីចាំបាច់។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម (ALCO) រាយការណ៍អំពីហានិភ័យសាច់ប្រាក់ងាយស្រួល និងបញ្ហាទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារទៅគណៈកម្មាធិការហានិភ

រចនាសម្ព័ន្ធនៃការគ្រប់គ្រងពីក្រុមហ៊ុន មេ



រចនាសម្ព័ន្ធរបស់ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី



របាយការណ៍ព័ត៌មានរបស់ធនាគារ

ក្រុមប្រឹក្សាភិបាល

Dato' Shaarani Ibrahim
ប្រធាន/អភិបាលឯករាជ្យមិនប្រតិបត្តិ

Dato' Wira Zainal Abidin Mahamad Zain
អភិបាលឯករាជ្យមិនប្រតិបត្តិ

Yew Wan Kup
អភិបាលមិនឯករាជ្យប្រតិបត្តិ
(លាលែងពីតំណែងនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥)

បណ្ឌិត ប៊ី កល្យាណ
អភិបាលឯករាជ្យមិនប្រតិបត្តិ

Kua Wei Jin
អភិបាលមិនឯករាជ្យមិនប្រតិបត្តិ

ប៊ុន យ៉ែន
អភិបាលមិនឯករាជ្យប្រតិបត្តិ
(តែងតាំងនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥)

គណៈកម្មាធិការសវនកម្ម

បណ្ឌិត ប៊ី កល្យាណ
ប្រធាន/អភិបាលឯករាជ្យមិនប្រតិបត្តិ

Dato' Shaarani Ibrahim
អភិបាលឯករាជ្យមិនប្រតិបត្តិ

Dato' Wira Zainal Abidin Mahamad Zain
អភិបាលឯករាជ្យមិនប្រតិបត្តិ

គណៈកម្មាធិការហានិភ័យ

Dato' Shaarani Ibrahim
ប្រធាន/អភិបាលឯករាជ្យមិនប្រតិបត្តិ

Yew Wan Kup
អគ្គនាយក
(ចូលនិវត្តន៍ពីតំណែងអគ្គនាយកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤)

Low Chee Hock
នាយកគ្រប់គ្រងទូទៅ
(តែងតាំងជានាយកគ្រប់គ្រងទូទៅនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥)

ប៊ុន យ៉ែន
ប្រធាននាយកប្រតិបត្តិ
(តែងតាំងជាប្រធាននាយកប្រតិបត្តិនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥)

ហេង ធីតា
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

ហុង ជៀប
នាយកគ្រប់គ្រងហានិភ័យ

Mohan Raj S Govinda Raj
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ
(លាលែងពីតំណែងសមាជិកនាថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៤)

ដែន ជាវ្យូ
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ
(តែងតាំងជាសមាជិកនាថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៤)

ហេង វ៉ៃឌី
នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ

គី សាណា
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ

(តែងតាំងជាសមាជិកនាថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៤)

គណៈកម្មាធិការឥណទានកម្ពុជា

ហុង ជៀប
ប្រធាន/នាយកគ្រប់គ្រងហានិភ័យ

ប៊ុន យ៉ែន
ប្រធានស្តីទី/ប្រធាននាយកប្រតិបត្តិ

Yew Wan Kup
អគ្គនាយក
(លាលែងពីតំណែងអគ្គនាយកនាថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៤)

Low Chee Hock
នាយកគ្រប់គ្រងទូទៅ
(តែងតាំងជាសមាជិកនាថ្ងៃ២ ខែមីនា ឆ្នាំ២០១៥)

ហេង ធីតា
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

គៀន វុឌ្ឍនា
ប្រធានគ្រប់គ្រងឥណទាន

John Chuah Keat Kong
ទីប្រឹក្សាឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

ហេង វ៉ៃឌី
នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ
(លាលែងពីតំណែងជាសមាជិកនាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥)

គី សាណា
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ
(តែងតាំងជាសមាជិកនាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥)

ជា ប៊ុនហ៊ាន
សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
(តែងតាំងជាសមាជិកនាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥)

ហុង ប៊ុនរៀត
សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
(តែងតាំងជាសមាជិកនាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥)

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង ទ្រព្យអកម្ម

ប៊ុន យ៉ែន
ប្រធាន/ប្រធាននាយកប្រតិបត្តិ
(តែងតាំងជាប្រធាននាយកប្រតិបត្តិនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥)

Yew Wan Kup
អគ្គនាយក
(ចូលនិវត្តន៍ពីតំណែងអគ្គនាយកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤)

Low Chee Hock
នាយកគ្រប់គ្រងទូទៅ
(តែងតាំងជានាយកគ្រប់គ្រងទូទៅនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥)

ហេង ធីតា
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

ហុង ជៀប
នាយកគ្រប់គ្រងហានិភ័យ

ហេង វ៉ៃឌី
នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ

ហេង តូរ៉ង់
នាយករតនាគារ

គី សាណា
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ
(តែងតាំងជាសមាជិកនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤)

គណៈកម្មាធិការគ្រប់គ្រង

Yew Wan Kup
ប្រធាន/អគ្គនាយក
(ចូលនិវត្តន៍ពីតំណែងអគ្គនាយកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤)

Low Chee Hock
នាយកគ្រប់គ្រងទូទៅ
(តែងតាំងជានាយកគ្រប់គ្រងទូទៅនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥)

ប៊ុន យ៉ែន
ប្រធាននាយកប្រតិបត្តិ
(តែងតាំងជាប្រធាននាយកប្រតិបត្តិនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥)

ហេង ធីតា
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

ហេង តូរ៉ង់
នាយករតនាគារ

ហុង ជៀប
នាយកគ្រប់គ្រងហានិភ័យ

ហេង វ៉ៃឌី
នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ

អ៊ុំ ចិន្តាកក្តី
នាយកធនធានក្រុមហ៊ុន

Mohan Raj S Govinda Raj
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ
(ចូលនិវត្តន៍ពីតំណែងជាសមាជិកនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤)

ដែន ជាវ្យូ
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ
(តែងតាំងជាសមាជិកនាថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៤)

គី សាណា
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ
(តែងតាំងជាសមាជិកនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤)

ស៊ាង សុលតូណ៍
នាយកទីផ្សារ និងទំនាក់ទំនង

លី សោភា
នាយកនីតិកម្ម និងប្រតិបត្តិកាម (លេខាធិការ)

លេខាធិការក្រុមហ៊ុន៖

លី សោភា

Datin Rossaya Mohd Nashir

លេខចុះបញ្ជី៖

Co.1935E/2010

ការិយាល័យចុះបញ្ជី៖

២០អាបេ មហាវិថីព្រះនរោត្តម កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់

រាជធានីភ្នំពេញ ១២២០៣ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ +៨៥៥ ២៣ ៩៨៨ ៣៨៨

ទូរស័ព្ទ៖ +៨៥៥ ២៣ ៩៨៨ ០៩៩

គេហទំព័រ៖www.cimbbank.com.kh

សវនករ៖

PricewaterhouseCoopers (Cambodia) Ltd.

៣៥ មហាវិថីព្រះសីហនុ ខណ្ឌចំការមន រាជធានីភ្នំពេញ

១២២១០

ប្រអប់សំបុត្រ ១១៤៧

ទូរស័ព្ទ៖ +៨៥៥ ២៣ ២១៨០៨៦

ទូរសារ៖ +៨៥៥ ២៣ ២១១៥៩៤






DATO’ SHAARANI IBRAHIM

ប្រធានក្រុមប្រឹក្សាភិបាល/
អភិបាលឯករាជ្យមិនប្រតិបត្តិ

ត្រូវបានតែងតាំងជាអភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០
បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចំនួន ០៦ លើកក្នុងឆ្នាំ២០១៤
ជាប្រធានគណៈកម្មាធិការហានិភ័យ
ជាសមាជិកគណៈកម្មាធិការសវនកម្ម។



បណ្ឌិត ម៉ី កល្យាណ

អភិបាលឯករាជ្យមិនប្រតិបត្តិ

បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២-
បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចំនួន ០៦ លើក នៅឆ្នាំ ២០១៤
ជាប្រធានគណៈកម្មាធិការសវនកម្ម។



DATO’ WIRA ZAINAL ABIDIN MAHAMAD ZAIN

អភិបាលឯករាជ្យមិនប្រតិបត្តិ

ត្រូវបានតែងតាំងជាអភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០។
បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចំនួន ០៦ លើក ក្នុងឆ្នាំ២០១៤
ជាសមាជិកគណៈកម្មាធិការសវនកម្ម



YEW WAN KUP

អគ្គនាយក/អភិបាលមិនឯករាជ្យប្រតិបត្តិ

បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០
បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចំនួន ០៥ លើក នៅឆ្នាំ២០១៤
ជាសមាជិកគណៈកម្មាធិការហានិភ័យលាវែងពីក្រុមប្រឹក្សាភិបាល
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។



KUA WEI JIN

អភិបាលមិនឯករាជ្យមិនប្រតិបត្តិ

បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣បា
នចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចំនួន ០៥ លើក ក្នុងឆ្នាំ ២០១៤



ប៊ុន យ៉ីន

នាយកប្រតិបត្តិ/អភិបាលមិនឯករាជ្យប្រតិបត្តិ

បាន ចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។
ជាសមាជិកគណៈកម្មាធិការហានិភ័យ

Dato’ Shaarani Ibrahim បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិតិសាកលវិទ្យាល័យម៉ាឡាយ៉ា (University of Malaya) ក្នុងឆ្នាំ ១៩៧៣។

ចាប់តាំងពីខែមករា ឆ្នាំ២០០៩ មក Dato’ Shaarani Ibrahim ត្រូវបានតែងតាំងជាអភិបាលឯករាជ្យនៃធនាគារ ស៊ីអាយអិមប៊ីគីអិលស៊ីថៃ (CIMB Thai) ហើយក៏ជាសមាជិកគណៈកម្មាធិការ សវនកម្ម និងគណៈកម្មាធិការតែងតាំង ផ្តល់តម្លៃការ និងអភិបាលកិច្ចក្រុមហ៊ុនផងដែរ។ ចាប់ពីខែកញ្ញា ឆ្នាំ២០១០ Dato’ Shaarani Ibrahim ក៏ត្រូវបានតែងតាំងជាអភិបាលឯករាជ្យនៃក្រុមសម្ព័ន្ធជ្រាហ្វូនអន្តរជាតិ (Dragon Group International) ប្រចាំនៅប្រទេសសិង្ហបុរី ដែលនៅទីនោះ លោកក៏ជាប្រធានគណៈកម្មាធិការតែងតាំង និងផ្តល់ តម្លៃការ និងជាសមាជិកគណៈកម្មាធិការសវនកម្មផងដែរ។Dato’Shaaraniក៏ជាអភិបាលនៃសាកលវិទ្យាល័យពូត្រាម៉ាឡេស៊ី (Universiti Putra Malaysia) ជាប្រធានគណៈកម្មាធិការសវនកម្ម និងជាសមាជិកគណៈ-កម្មាធិការវិនិយោគនៃសាកលវិទ្យាល័យនេះ រយៈពេលបីឆ្នាំគិតចាប់ពីខែមករា ឆ្នាំ២០១១រហូតដល់ខែមករាឆ្នាំ២០១៤។

មុនពេលចូលបម្រើការងារក្នុងវិស័យឯកជន Dato’ Shaarani ជាប្រធានការិយាល័យរដ្ឋបាល និងសេវាកម្មការទូតរបស់រដ្ឋាភិបាលម៉ាឡេស៊ី និងបានបម្រើការងារនៅក្នុងក្រសួងការបរទេសចាប់តាំងពីឆ្នាំ១៩៧៣ មកហើយលោកបានទទួលបន្ទុកការងារផ្សេងៗគ្នាជាច្រើនក្នុងអំឡុងពេល ៣៥ ឆ្នាំនេះ។

ក្នុងអំឡុងពេលបម្រើការងារនៅក្រសួងការបរទេស Dato’ Shaarani ក៏បានបំពេញមុខងារជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅសាធារណរដ្ឋអ៊ូបេគីសស្ថានពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៩ និងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រអេស្ប៉ាញ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ និងប្រចាំនៅព្រះរាជាណាចក្រថៃពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០០៨។

បណ្ឌិត ម៉ី កល្យាណ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យកូបេ (Kobe University) ប្រទេសជប៉ុន នៅឆ្នាំ១៩៨៤។ បន្ទាប់មកលោកបានទទួលការបណ្តុះបណ្តាលវគ្គជំនាញរយៈពេលខ្លីស្តីពីការអភិវឌ្ឍពីទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិធនាគារពិភពលោក និងសាកលវិទ្យាល័យហារវ៉ដ(Harvard University)។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយលើផ្នែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងពិភពលោក។

បច្ចុប្បន្ន លោក គឺជាទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីផងដែរ។ មុនពេលចូលបម្រើការងារក្នុងតួនាទីទាំងនោះ លោកធ្លាប់បានបំពេញការងារជាអ្នកសេដ្ឋកិច្ចជាន់ខ្ពស់ សម្រាប់កម្មវិធីសហប្រតិបត្តិការរបស់ UN/FAO-World Bank ប្រចាំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី អស់រយៈពេល ២០ ឆ្នាំ។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ លោកក៏ជាមន្ត្រីហិរញ្ញវត្ថុរបស់សាជីវកម្ម Kanematsu Goshō ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងអូសាកា និងទីក្រុងតូក្យូផងដែរ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លោកក៏ត្រូវបានជ្រើសតាំងជាប្រធានគ្រប់ប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។ ក្នុងអំឡុងពេលនៃវិថ្នាជីវៈរបស់លោក លោកក៏បានធ្វើទស្សនកិច្ចនិងបំពេញការងារនៅតាមបណ្តាប្រទេសចំនួនប្រហែលជា ១០០ លើពិភពលោក។

ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងដ៏ទូលំទូលាយដែលទទួលបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក លោកមានកិត្តិយសយ៉ាងខ្លាំងដើម្បីចូលរួមចំណែក ជួយអភិវឌ្ឍប្រទេសកម្ពុជាទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។ លោកមានជំនឿថា ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុគឺជាគន្លឹះសំខាន់មួយដែលនាំប្រទេសកម្ពុជាទៅរកការអភិវឌ្ឍ និងភាពជោគជ័យ។

Dato’ Wira Zainal បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ ម៉ាឡាយ៉ា (University of Malaya)។ Dato’ Wira Zainal គឺជាអភិបាលឯករាជ្យមិនប្រតិបត្តិនៃក្រុមហ៊ុនម៉ាឡាយានផ្លាវអ័រមៀលប៊ើហាដ (Malayan Flour Mills Berhad (MFM))។ មុនពេលកាន់តំណែងនេះ លោកគឺជាតំណាងស្តីទីអចិន្ត្រៃយ៍អាស៊ានទី១របស់ប្រទេសម៉ាឡេស៊ី ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ពីខែមីនា ឆ្នាំ២០០៩ ដល់ខែកក្កដា ឆ្នាំ២០០៩។

Dato’ Wira Zainal បានបម្រើការងារនៅក្រសួងការបរទេសតាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ ហើយលោកបានទទួលបន្ទុកការងារផ្សេងៗគ្នាជាច្រើន ក្នុងអំឡុងពេល ៤២ ឆ្នាំនេះ ផ្នែកសេវាសាធារណៈ។ ចាប់តាំងពី ខែមិថុនា ឆ្នាំ២០១០ មក លោកក៏ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រចាំប្រទេសអាហ្វហ្គានីស្ថានផងដែរ។

ក្នុងអំឡុងពេលបំពេញមុខងាររយៈពេល៤២ ឆ្នាំ មកដល់បច្ចុប្បន្ន ដែល លោកបានបម្រើការងារឲ្យរដ្ឋាភិបាលម៉ាឡេស៊ី លោកធ្លាប់បានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំប្រទេសប្រស៊ីល វៀតណាម និងឥណ្ឌូនេស៊ី។ លោក ក៏ធ្លាប់បំពេញមុខងារជាអគ្គនាយកទី១របស់ប្រទេសម៉ាឡេស៊ីនៃមជ្ឈមណ្ឌលប្រឆាំងភេរវកម្មតំបន់អាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅឥឡាឡាណូ។លោកក៏ត្រូវបានតែងតាំងជាការធារីម៉ាឡេស៊ីប្រចាំទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ជាអគ្គកុងស៊ុលម៉ាឡេស៊ី ប្រចាំទីក្រុងអាប៊ីយដាប៊ីប្រទេសអេមីរ៉ាតអារ៉ាប់រួមជាអគ្គកុងស៊ុលម៉ាឡេស៊ី ប្រចាំទីក្រុងដេដាប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងជាអគ្គកុងស៊ុលម៉ាឡេស៊ី ប្រចាំ ទីក្រុងរ៉ាន់ខូរ៉េ ប្រទេសកាណាដាផងដែរ។

លោក Yew Wan Kup បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួន ០២ ពីសាកលវិទ្យាល័យម៉ាឡាយ៉ា (University of Malaya) នៃប្រទេសម៉ាឡេស៊ី ដែលក្នុងនោះមាន អនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម និងអនុបណ្ឌិតព័ត៌មានវិទ្យា។ លោក Yew ក៏ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រ ផ្នែករៀបចំសំណង់ ផ្ទះ អគារ (ស្ថាបត្យកម្ម) ពីសាកលវិទ្យាល័យសេនម៉ាឡេស៊ី (University Sains of Malaysia) នៃប្រទេសម៉ាឡេស៊ីផងដែរ។

លោកគឺជាអគ្គនាយក និងជាសមាជិក នៃគណៈកម្មាធិការ ហានិភ័យរបស់ធនាគារ ស៊ីអាយអិមប៊ី គីអិលស៊ី មុនពេលលោកចូល កាន់តំណែងទាំងនេះនៅក្នុងខែធ្នូ ឆ្នាំ២០១៤។ លោកបានចូល បម្រើការងារជំបូងនៅ ស៊ីអាយអិមប៊ី គ្រុប (CIMB Group) ក្នុងឆ្នាំ២០០៨ ដោយទទួលបន្ទុកគ្រប់គ្រងលើកម្មវិធីពង្រីកបណ្តាញ ប្រតិបត្តិការបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ នៅក្នុងតំបន់ឥណ្ឌូចិន។

លោក Yew បានចូលរួមបង្កើត និងបម្រើការងារនៅក្នុងធនាគារស៊ីអាយអិមប៊ី គីអិលស៊ី ចាប់តាំងពីឆ្នាំ២០១០ ហើយក្នុងនាមជាអគ្គនាយក លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំយុទ្ធសាស្ត្រធ្វើឲ្យមានកំណើនអាជីវកម្មសម្រាប់ធនាគារ។ លោក Yew ទទួលខុសត្រូវលើការគ្រប់គ្រងដឹកនាំប្រតិបត្តិការធនាគារទាំងមូលនៅក្នុងប្រទេសកម្ពុជា។

លោក Yew មានបទពិសោធន៍ការងារជាង ៣០ ឆ្នាំ ក្នុងវិស័យធនាគារពាណិជ្ជ។មុនពេលចូលបម្រើការងារនៅក្នុងធនាគារស៊ីអាយអិមប៊ី លោកធ្លាប់បម្រើការងារឲ្យធនាគារម៉ាឡេស៊ីមួយ ដោយទទួលបន្ទុកជាអ្នកគ្រប់គ្រងលើប្រតិបត្តិការក្រៅប្រទេសចំនួន១២តំបន់លើពិភពលោក របស់ធនាគារនោះ។ នៅក្នុងធនាគារម៉ាឡេស៊ីមួយផ្សេងទៀត លោកក៏ជាអ្នកចូលរួម យ៉ាងសកម្មក្នុងការរៀបចំទិសដៅយុទ្ធសាស្ត្រ គ្រប់គ្រងប្រតិបត្តិការ របស់ធនាគារដែលមានសាខាចំនួន ១៨០ និងមានបុគ្គលិកចំនួន២.៣០០នាក់ផងដែរ។

លោក Yew បានលាវែងពីតំណែងជាអភិបាលរបស់ធនាគារនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។

ក្រុមប្រឹក្សាភិបាល

លោក KuaWei Jin បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យណេប្រាសាកា លីនកុន (University of Nebrasaka-Lincoln) សហរដ្ឋអាមេរិក។

លោក Kua ចូលបម្រើការជាមួយធនាគារវិនិយោគស៊ីអាយអិមប៊ីប៊ើហាដ (CIMB Investment Bank Berhad) ក្នុងតំណែងជាហេរញ្ជីកថ្នាក់តំបន់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០។ លោកបានចាប់ផ្តើមការងារនៅក្នុងវិស័យធនាគារ ជាមួយធនាគារសហជីព (Union Bank) នៃប្រទេសស៊ីស សិង្ហបុរី/ហុងកុងក្នុងតំណែងជាជំនួយការនាយក (Assistant Vice President) ផ្នែកដេរីវេទីវចំណូលថវិកាភាពល (Global Fixed Income Derivatives) ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦។ រយៈពេលបី (៣) ឆ្នាំបន្ទាប់ លោកធ្វើការឲ្យក្រុមហ៊ុនទំនុកចិត្តធនាគារិក (Bankers Trust Company) ប្រទេសសិង្ហបុរី/ហុងកុងនិងធ្វើជានាយក (Vice President) ផ្នែកពាណិជ្ជកម្ម និងចែកចាយអាស៊ី(Asia Trading and Distribution)។

នៅឆ្នាំ១៩៩៩ លោកធ្វើជានាយកនៃបាក្លេខេមភីថល (Baclay Capital) ប្រទេសសិង្ហបុរី។ ក្នុងខែ មេសា ឆ្នាំ២០០១ លោកបានចូលបម្រើការជាមួយធនាគារកតិកាសញ្ញាស្តង់ដារ (Standard Chartered Bank) ប្រទេសសិង្ហបុរី ក្នុងតំណែងជានាយកថ្នាក់តំបន់ ផ្នែកដេរីវេទីវអត្រាការប្រាក់ អាស៊ីអាគ្នេយ៍។ ក្រោយមកទៀត លោក បានចូលបម្រើការជាមួយធនាគារហុងលេអុងប៊ើហាដ (Hong Leong Bank Berhad) ក្នុងខែ កុម្ភៈ ឆ្នាំ២០០៤ ដោយលោកកាន់តំណែងជាប្រធាននាយកប្រតិបត្តិ។

លោក ប៊ុន យ៉ីន បានទទួលសញ្ញាបត្រឧត្តមសិក្សាផ្នែកហិរញ្ញវត្ថុគណនេយ្យ និងធនាគារ ពីក្រសួងហិរញ្ញវត្ថុ កម្ពុជា នៅឆ្នាំ១៩៨៧។

លោក ប៊ុន យ៉ីន ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីការកាន់តំណែងជាអគ្គនាយករងរបស់ធនាគារចាប់តាំងពីពេលបង្កើតធនាគារដំបូង។ បន្ទាប់មក លោកត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោក ក៏ជាសមាជិកនៃគណៈកម្មាធិការហានិភ័យរបស់ធនាគារផងដែរ ចាប់តាំងពីលោកកាន់តំណែងនៅក្នុងធនាគារដំបូង។ ជាមួយនឹងមុខតំណែងចុងក្រោយទាំងនេះបានធ្វើឲ្យលោកក្លាយជាជនជាតិខ្មែរដំបូងគេដែលដឹកនាំធនាគារបរទេសលំដាប់អន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឋានៈជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ីន ទទួលខុសត្រូវរួមលើការអនុវត្ត យុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្មរបស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោកធ្វើការដឹកនាំគណៈគ្រប់គ្រងក្នុងការអនុវត្តយុទ្ធសាស្ត្រនិងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាភិបាលលើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

លោក ប៊ុន យ៉ីន បម្រើការនៅក្នុងវិស័យធនាគារអស់រយៈពេលជាង ៣០ឆ្នាំ។ ជាមួយបទពិសោធន៍ធនាគារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងឥទ្ធិពលក្នុងការរក្សាទំនាក់ទំនងល្អជាមួយអតិថិជន ទាំងក្នុងស្រុក និងអតិថិជនថ្នាក់តំបន់ បានធ្វើឲ្យលោកក្លាយជាបុគ្គលជ័សំខាន់មួយរូបក្នុងការដឹកនាំអាជីវកម្មរបស់ធនាគារកូនប្រមូលនូវប្រភពទុនទ្រុកបដោយគុណភាព និងធានាគុណ្យភាពឥណទាន។ លោកក៏ត្រូវបានទទួលស្គាល់ថាជាបុគ្គលជ័សំខាន់មួយរូបនៅក្នុងឧស្សាហកម្មធនាគារទាំងមូលផងដែរ។

៥៦ |របាយការណ៍ប្រចាំឆ្នាំ ២០១៤

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

របាយការណ៍ប្រចាំឆ្នាំ ២០១៤ | ៥៧

លេខាធិការក្រុមហ៊ុនរួម



DATIN ROSSAYA MOHD NASHIR
លេខាធិការក្រុមហ៊ុនរួម

Datin Rossaya Mohd Nashir គឺជាលេខាធិការក្រុមហ៊ុនរបស់ ស៊ីអាយអិមប៊ី គ្រុប (CIMB Group)។ លោកស្រីត្រូវបានតែងតាំង លេខាធិការក្រុមហ៊ុនរួមរបស់ ស៊ីអាយអិមប៊ី កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០។

នៅក្នុងស៊ីអាយអិមប៊ី កម្ពុជា លោកស្រីទទួលខុសត្រូវក្នុងការគាំទ្រ កិច្ចការរបស់ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាល និងធានា ថាក្រុមខ័ណ្ឌអភិបាលកិច្ចរបស់ក្រុមហ៊ុនត្រូវបានអនុវត្ត ដើម្បីសម្រួល ដល់ការអនុវត្តតួនាទីរបស់ ក្រុមប្រឹក្សាភិបាលប្រកបដោយវិជ្ជាជីវៈ និង ប្រសិទ្ធភាព។ លោកស្រីក៏ជួយគាំទ្រការងារដល់ក្រុមប្រឹក្សាភិបាល និង អ្នកពាក់ព័ន្ធ សំខាន់ៗ ទាំងនៅប្រទេសម៉ាឡេស៊ី និងចំពោះប្រតិបត្តិការ ប្រចាំតំបន់របស់ក្រុមហ៊ុនមេ។

លោកស្រីមានបទពិសោធន៍ការងារជាង ២០ ឆ្នាំ ជាលេខាធិការ ក្រុមហ៊ុន ហើយលោកស្រីបានចូលរួមបម្រើការងារឲ្យ ស៊ីអាយអិមប៊ី ចាប់តាំងពីឆ្នាំ២០០២ នៅក្នុងនាយកដ្ឋានសេវាកម្មនីតិកម្មក្រុមហ៊ុនមុន ពេលបង្កើតនាយកដ្ឋានលេខាធិការក្រុមហ៊ុនក្នុងឆ្នាំ២០០៤។លោកស្រី ក៏ជាអភិបាលនៃក្រុមហ៊ុន បុត្រសម្ព័ន្ធ មួយចំនួនរបស់ស៊ីអាយអិមប៊ីគ្រប ផងដែរ។ Datin Rossaya បានចាប់ផ្តើមអាជីពការងារដំបូងនៅ ក្រុមហ៊ុន ថាម អេនជីឡឺរីង គ្រុប (Time Engineering Group) ហើយក្រោយមកបានបម្រើការងារឲ្យក្រុមហ៊ុនកើប្តីជាខ្មាន ណេសិនណល ប៊ឺហាដ (Permodalan Nasional Berhad) ក្នុងនាមជាលេខា ធិការក្រុមហ៊ុនមួយរូបនៃក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួននៃក្រុមហ៊ុនរួមនេះ។

Datin Rossaya បញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ (ជំនាញនីតិ ពាណិជ្ជកម្ម) ពីសាកលវិទ្យាល័យ ខូវិនទ្រី (Conventry University) នៃចក្រភពអង់គ្លេស។ លោកស្រីក៏ជាសមាជិកនៃវិទ្យាស្ថានលេខាធិការ និងរដ្ឋបាលនៃប្រទេសម៉ាឡេស៊ី (Malaysian Institute of Chartered Secretaries and Administrators) ហើយលោកស្រីក៏ជាសមាជិក ម្នាក់នៃគណៈកម្មការក្រុមហ៊ុននៃវេទិកាពិភាក្សាពិការប្រតិបត្តិនៃក្រុមហ៊ុន របស់ប្រទេសម៉ាឡេស៊ី (Companies Commission of Malaysia's CorporatePractice ConsultativeForum) ដែលលោកស្រីជាតំណាង និងការពារផលប្រយោជន៍ ឲ្យក្រុមហ៊ុន ដែលមានទំនាក់ទំនង ជាមួយ រដ្ឋាភិបាលក្រោមកិច្ចឧបត្ថម្ភរបស់ក្រុមហ៊ុនកាបហ្វាណា ណេសិនណល ប៊ឺហាដ (Khazanah Nasional Berhad) ផងដែរ។ លោកស្រី មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការតស៊ូមតិជំរុញ ការចូលរួមរបស់ ស្ត្រីក្នុងក្រុមប្រឹក្សាភិបាល។



លី សោភា
លេខាធិការក្រុមហ៊ុនរួម

លោកស្រី លី សោភា គឺជាលេខាធិការក្រុមហ៊ុនរួមរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រី គឺជាលេខាធិការរួមមួយរូបនៃ ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការសវនកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រីក៏ជាលេខាធិការនៃគណៈកម្មាធិការ គ្រប់គ្រង និងជាអ្នកចូលរួមអចិន្ត្រៃយ៍ក្នុងគណៈកម្មាធិការផ្សេងៗទៀត របស់ធនាគារ ដែលក្នុងនោះរួមមាន គណៈកម្មាធិការហានិភ័យ និង គណៈកម្មាធិការឥណទាន។

មុនពេលចូលបម្រើការងារក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធ្លាប់បម្រើការងារជាជំនួយការនៅនាយកប្រតិបត្តិជាន់ខ្ពស់ នីតិកម្ម និងនាយកផ្នែកនីតិកម្ម និងកិច្ចការក្រុមហ៊ុននៅក្នុងធនាគារ ធំមួយក្នុងប្រទេសកម្ពុជា។ ក្នុងពេលដំណាលគ្នានោះដែរ តែមួយក្រៅ ពីការបន្តការសិក្សា លោកស្រីបានបម្រើការងារផ្នែកនីតិកម្ម និងលេខា ធិការក្រុមហ៊ុនអស់រយៈពេល ០៦ ឆ្នាំ នៅនាយកដ្ឋាននីតិកម្ម និង កិច្ចការក្រុមហ៊ុន នៅកន្លែងដែលធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក នីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាឆ្នាំ២០០៤ហើយក្នុងឆ្នាំដដែលនេះលោកស្រីក៏ទទួលបានបរិញ្ញាបត្រ ជំនាញគណនេយ្យពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃវិទ្យាស្ថាន បច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្នជាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ) ផងដែរ។ នាឆ្នាំ២០០៧ លោកស្រី ទទួលបានសញ្ញាបត្រថ្នាក់ អនុបណ្ឌិតជំនាញនីតិវិធីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ។



600 MILLION PEOPLE
IN ASEAN.
One bank that
brings us together.



CIMB BANK ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី





LOW CHEE HOCK

នាយកគ្រប់គ្រងទូទៅ

លោក Low Chee Hock គឺជានាយកគ្រប់គ្រងទូទៅរបស់ធនាគារស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។ លោកបានចាប់ផ្ដើមអាជីពធនាគារជាមួយនឹងធនាគារ Citibank ក្នុងប្រទេសម៉ាឡេស៊ី ដោយទទួលបានបទពិសោធន៍ផ្សេងៗនៅផ្នែកឥណទានទិញផ្ទះ និងកាតឥណទានរបស់សេវាកម្មធនាគារពាណិជ្ជ ទាំងក្នុងមុខការលក់ និងមុខងារឥណទាន។ ក្រោយមកលោកបានផ្លាស់ទៅធ្វើការក្នុងធនាគារ Southern Bank Berhad ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ក្នុងមុខងារ ជានាយកនៃនាយកដ្ឋានគាំទ្រការគ្រប់គ្រង សម្រាប់ការប្រមូលនិងការស្ដារឡើងវិញ។ បន្ទាប់ពីបម្រើការនៅធនាគារនេះរយៈពេល ៤ ឆ្នាំមក ធនាគារ Southern Bank Berhad ត្រូវបានច្របាច់បញ្ចូលទៅក្នុងធនាគារស៊ីអាយអិមប៊ី ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០០៦ ហើយលោកក៏បន្តការងារជាមួយ ស៊ីអាយអិមប៊ី ក្នុងប្រទេសម៉ាឡេស៊ីរហូតដល់ឆ្នាំ ២០១៤ ក្នុងមុខងារជានាយករងជាន់ខ្ពស់នៅធនាគារពាណិជ្ជកម្មគ្រប់គ្រងផ្នែកអចលនទ្រព្យរបស់ ស៊ីអាយអិមប៊ី មុនពេលដែលលោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅ នៅធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។

ក្នុងមុខងារជាអ្នកគ្រប់គ្រងទូទៅរបស់ធនាគារ ស៊ីអាយអិមប៊ី លោក Low គ្រប់គ្រងលើប្រតិបត្តិការទូទៅ និងអភិបាលកិច្ចរបស់ធនាគាររួមទាំងសេវាកម្មហិរញ្ញវត្ថុបុគ្គល និងសេវាកម្មអាជីវកម្មធុនតូច និងមធ្យម។ លោកក៏ជាប្រធានគណៈកម្មាធិការគ្រប់គ្រងរបស់ធនាគារនេះ និង ជាសមាជិកនៅក្នុងគណៈកម្មការសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ស៊ីអាយអិមប៊ី គ្រប ផងដែរ។ លើសពីនេះទៀត លោក Low ក៏ជាសមាជិកគណៈកម្មាធិការហានិភ័យ គណៈកម្មាធិការធនាគារទ្រព្យធន និងបំណុល និងគណៈកម្មាការសវនកម្ម របស់ ធនាគារ ស៊ីអាយអិមប៊ី ផងដែរ។

លោក Low បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មជំនាញគណនេយ្យនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Queensland ខាងត្បូង នៃប្រទេសអូស្ត្រាលី ហើយលោកទើបតែបានបញ្ចប់កម្មវិធីភាពជាអ្នកដឹកនាំ INSEAD ពីសាលាពាណិជ្ជសាស្ត្រ INSEAD ប្រទេសបារាំង។

៦២ |**របាយការណ៍ប្រចាំឆ្នាំ ២០១៤**



ហេង ធីតា

នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

លោកស្រី ហេង ធីតា ទទួលបន្ទុកគ្រប់គ្រងទូទៅលើផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ហើយការកិច្ចរបស់លោកស្រី រួមមាន ការអភិវឌ្ឍផលិតផល ការលក់ និងចែកចាយ និងការគ្រប់គ្រងឥណទាន ទៅលើអតិថិជនបុគ្គល។ លើសពីនេះទៅទៀត លោកស្រី ធីតា ជាអ្នកបង្កើតយុទ្ធសាស្ត្រអាជីវកម្ម និងទទួលខុសត្រូវទៅលើសេវាកម្មហិរញ្ញវត្ថុជាន់ខ្ពស់ (Preferred banking) និងសេវាកម្មហិរញ្ញវត្ថុ បែបបច្ចេកវិទ្យា (Technology banking)។

លោកស្រី ធីតា ចាប់ផ្ដើមអាជីពការងារជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុន នាំចេញ នាំចូល ហើយបន្ទាប់មក ធ្វើការនៅក្នុងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម អស់រយៈពេល ៤ ឆ្នាំ ផ្នែកទំនាក់ទំនងអតិថិជន មុននឹងអ្នកស្រីចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ក្រោយពេលវិលមកកម្ពុជាវិញ លោកស្រីបានចូលបម្រើការងារ ជាអ្នកផ្តល់ប្រឹក្សាដល់ធនាគារពិភពលោក ក្នុងកម្មវិធីមេគង្គអភិវឌ្ឍឯកជន (Mekong Private Development Facility) ផ្នែកជំនួយបច្ចេកទេស ដល់សហគ្រាសខ្នាតតូច និងមធ្យម។

មុនចូលបម្រើការងារក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធីតា ធ្លាប់បម្រើការងារក្នុងធនាគារធំមួយ ក្នុងប្រទេស កម្ពុជាអស់រយៈពេល៧ ឆ្នាំ ដែលក្នុងអំឡុងពេលនោះ លោកស្រី បម្រើការងារក្នុងតួនាទីគ្រប់គ្រងមួយចំនួន រួមមានដូចជា ជាប្រធាន ផ្នែកទីផ្សារប្រធានផ្នែកគាំទ្រ សេវាកម្មហិរញ្ញវត្ថុបុគ្គល ហើយបន្ទាប់ មកជាប្រធានផ្នែកគ្រប់គ្រងបណ្ដាញសាខា។

លោកស្រី ធីតា ទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅទីក្រុងភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទីផ្សារ និងអាជីវកម្ម នៅសាកលវិទ្យាល័យអន្តរជាតិនៃប្រទេសជប៉ុន។



គី សាណា

នាយកសវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសវាប្រតិបត្តិការ

លោកស្រី គី សាណា បានបម្រើការងារជាង ១៣ ឆ្នាំ នៅក្នុងវិស័យធនាគារ និងបានគ្របដណ្ដប់មុខងារជាចើនក្នុងវិស័យនេះ។ លោកស្រី បានចាប់ផ្ដើមអាជីពជាមួយនឹងធនាគារអន្តរជាតិ និងបច្ចុប្បន្នជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ក្នុងនាមជានាយកសវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសវាប្រតិបត្តិការ សាណា ទទួលខុសត្រូវផ្នែក ឥណទានសាជីវកម្មនិងការបតិបត្តិរួមផ្នែកហិរញ្ញបទានពាណិជ្ជកម្ម និងការគ្រប់គ្រងសាច់ប្រាក់រួមទាំងការង្កើតផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការ ក៏ដូចជាការអនុវត្តន៍ផែនការទាំងនោះ។ ឥណទានទាំងនោះបានរួមចំណែកធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅក្នុងអាជីវកម្មរបស់ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ទាំងមូល។

ក្នុងការបំពេញការងារ គី សាណា បានទទួលរង្វាន់ជាចើនដូចជា រង្វាន់សាខាឆ្នើមប្រចាំឆ្នាំ ២០១១ បុគ្គលិកឆ្នើមប្រចាំឆ្នំ ២០១១ រង្វាន់អិមើរីល ឆ្នាំ ២០១៣ (Emerald Award2013) សម្រាប់អ្នកគ្រប់គ្រងថ្នាក់កណ្ដាលពី ស៊ីអាយអិមប៊ីគ្រុប ជាដើម។

លោកស្រី គី សាណា បានទទួលបរិញ្ញបត្រ ផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងចូលរួមសិក្សាកម្មវិធី Accelerated Universal Bankers Program នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ណាយ៉ាង (Nanyang Technological University) ក្នុងបទសសិ្សប្បី។



ហេង តូរ៉ង់

នាយករតនាគារ

លោក ហេង តូរ៉ង់ ជាហេរញ្ជិកនៃធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ដែលមានភារកិច្ចចម្បងគឺ ចាត់ចែងមូលនិធិបើតារាងតុល្យការរបស់ធនាគារ ទិញ-លក់រូបិយប័ណ្ណ ផលិតផលវិនិយោគ ឬផលិតផលផ្សេងៗ ដែលផ្សារភ្ជាប់នឹងទីផ្សារនិងទំនាក់ទំនងទូទៅជាមួយស្ថាប័នហិរញ្ញវត្ថុ។ ក្នុងដំណើរកិច្ចការងារ លោក តូរ៉ង់ ត្រូវរក្សាទំនាក់ទំនងការងារជាប្រចាំជាមួយអតិថិជន ទាំងប្រភេទលក់វាយ និងលក់ដុំ ដែលបានអភិវឌ្ឍលោកឲ្យក្លាយទៅជាអ្នកជំនាញលើផ្នែកផលិតផលទីផ្សាររួមមានដូចជាការទិញ-លក់រូបិយប័ណ្ណបរទេស និងស្បៀងត្ត ទីផ្សាររូបិយវត្ថុនិងអន្តរធនាគារ ព្រមទាំងសហការជាមួយអង្គភាពអាជីវកម្មនីមួយៗ ដើម្បីបង្កើនប្រាក់ចំណេញរបស់ធនាគារ ឲ្យនូវកម្រិតខ្ពស់បំផុត។ លោកបានចូលបម្រើការងារនៅក្នុងធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងខែកញ្ញា ឆ្នាំ ២០១០ ក្នុងមុខងារជាអ្នកគ្រប់គ្រងហានិភ័យ និងជាលេខាធិការគណៈកម្មាធិការហានិភ័យ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០១៣ នាពេលដែលលោកបានផ្លាស់ប្ដូរទៅគ្រប់គ្រងផ្នែករតនាគារ ។

មុនពេលចូលបម្រើការងារនៅ ក្នុងធនាគារស៊ីអាយអិមប៊ី លោក ហេង តូរ៉ង់ ធ្លាប់ជាប្រធានផ្នែកគ្រប់គ្រងហានិភ័យសាច់ប្រាក់ និងទីផ្សារ និងមានបទពិសោធន៍រយៈពេលបីឆ្នាំ លើផ្នែកគ្រប់គ្រងសាច់ប្រាក់ក្នុងនាយកដ្ឋានរតនាគារ នៃធនាគារធំមួយនៅក្នុងប្រទេសកម្ពុជា។ លោក ហេង តូរ៉ង់ បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជាក្នុងឆ្នាំ២០១១ និងបានបញ្ចប់វគ្គសិក្សា Accelerated Universal Bankers Program ពី Nanyang Technological University ក្នុងប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៤ ។ បច្ចុប្បន្នកាល លោកកំពុងបន្តការសិក្សាផ្នែកសញ្ញាបត្រគណនេយ្យជំនាញដើម្បីក្លាយជាសមាជិក នៃសមាគមគណនេយ្យករជំនាញរបស់ចក្រភពអង់គ្លេស ពីមជ្ឈមណ្ឌលមួយ ដែលទទួលបានអាជ្ញាប័ណ្ណពីចក្រភពអង់គ្លេសនៅប្រទេសកម្ពុជា ។



ស៊ាង សុលតូណ៍

នាយកទីផ្សារ និងទំនាក់ទំនង

លោក ស៊ាង សុលតូណ៍ ទទួលខុសត្រូវលើរាល់យុទ្ធសាស្ត្រទីផ្សារ និងសកម្មភាពទំនាក់ទំនងរបស់ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកក៏ទទួលខុសត្រូវលើការកំណត់ទិសដៅ និង អនុវត្តសកម្មភាពទំនាក់ទំនងទាំងផ្នែកខាងក្នុង និងខាងក្រៅរបស់ធនាគារ ដែលរួមមាន ការពង្រឹងកេរ្តិ៍ឈ្មោះធនាគារ គ្រង់គ្រងស្លាកសញ្ញា គេហទំព័រ និងបណ្ដាញសង្គម ទំនាក់ទំនងសាធារណៈ និងសារព័ត៌មានការរៀបចំប្រឹក្តិការណ៍ទីផ្សារនានា គម្រោងឧបត្ថម្ភផ្សេងៗ និងគម្រោងទទួលខុសត្រូវសង្គមរបស់ធនាគារ។

មុនពេលចូលបម្រើការជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោក សុលតូណ៍ បានមប្រើការជាមន្ត្រីទំនាក់ទំនងប្រចាំតំបន់អាស៊ីខាងកើតរបស់អង្គការអភិវឌ្ឍន៍ និងសង្គ្រោះអន្តរជាតិ អុកស្វាម អាមេរិក អស់រយៈពេលជិត ៥ ឆ្នាំ។ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ លោកធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសហើយក្រោយមកបានចូលបម្រើការនៅក្នុងស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួន រហូតដល់ឆ្នាំ២០០៩។

លោក ស៊ាង សុលតូណ៍ បានទទួលអាហារូបករណ៍ Fulbright ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសារព័ត៌មាន និង ប្រព័ន្ធសារធម្មនាមន៍ ពីសាកលវិទ្យាល័យ ខានសាស់ (University of Kansas) ក្នុងសហរដ្ឋអាមេរិក។ លោកក៏ទទួលបានបរិញ្ញបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបរិញ្ញបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មផងដែរ។



ហេង វុទ្ធី

នាយក យុទ្ធសាស្ត្រ &ហិរញ្ញវត្ថុ

លោក ហេង វុទ្ធី ជានាយកយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ។ លោកជាអ្នកគ្រួសត្រាយផ្ទាក់ក្នុងចំណោមគណៈ គ្រប់គ្រងធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានចូលរួមជាមួយធនាគារក្នុងឆ្នាំ២០១០ជានាយកហិរញ្ញវត្ថុហើយត្រូវបានតែងតាំងជានាយកយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០១៣។ ការកិច្ចចម្បងរបស់លោក រួមមានការគ្រប់គ្រងហិរញ្ញវត្ថុរៀបចំផែនការ ដឹកនាំនិងគ្រប់គ្រងបុគ្គលិក ក្នុងការរៀបចំ អនុវត្ត និងថែរក្សាគោលការណ៍គ្រប់គ្រងថវិកាពន្ធដារគណនេយ្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ។

លោក វុទ្ធី ក៏គ្រប់គ្រងលើប្រព័ន្ធគណនេយ្យរួមទាំងរបាយការណ៍គណនេយ្យ ការកែសម្រួលផែនការថវិកា និងដើរតួនាទីជាអ្នកសម្របសម្រួលជាមួយក្រុមហ៊ុនមេ នៅប្រទេសម៉ាឡេស៊ីផងដែរ។ មុនចូលបម្រើការងារនៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកមានបទពិសោធន៍ ៨ ឆ្នាំ ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុ និងកាន់តួនាទីជានាយករងហិរញ្ញវត្ថុនៅធនាគារធំមួយក្នុងប្រទេសកម្ពុជា។

លោក វុទ្ធី បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងពាណិជ្ជកម្មក្នុងវិស័យហិរញ្ញវត្ថុ ហើយបច្ចុប្បន្នលោកកំពុងបន្តការសិក្សាថ្នាក់ គណនេយ្យករជាន់ខ្ពស់ (ACCA: Association of Chartered Certified Accountants) នៅមជ្ឈមណ្ឌលដែលទទួលបានអាជ្ញាប័ណ្ណពីចក្រភពអង់គ្លេស នៅក្នុងប្រទេសកម្ពុជា។

គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រង

របាយការណ៍ប្រចាំឆ្នាំ ២០១៤ | **៦៣**



អ៊ុំ ចិន្តាកក្កិ នាយកធនធានសាជីវកម្ម

លោកស្រី អ៊ុំ ចិន្តាកក្កិ ចូលបម្រើការងារធនាគារក្នុងឆ្នាំ២០១០។ បច្ចុប្បន្នលោកស្រីមានតួនាទីជានាយិកានាយកដ្ឋានធនធានសាជីវម្ម។ លោកស្រីមានតួនាទីសំខាន់ ក្នុងការផ្តល់សេវាធនធានមនុស្សសម្រាប់ធនាគាររាប់បញ្ចូលទាំង ធម្រូវការបុគ្គលិក ការស្វែងរក ការបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពនិយោជិត និងការថែរក្សានិយោជិតទេពកោសល្យក៏ដូចជាការគ្រប់គ្រងអត្ថប្រយោជន៍នានារបស់និយោជិតឲ្យមានការប្រកួតប្រជែង។ បន្ថែមលើតួនាទីគ្រប់គ្រងធនធានមនុស្សលោកស្រី ទទួលបន្ទុកគ្រប់គ្រងលើនាយកដ្ឋានផ្នែករដ្ឋបាល និង គ្រប់គ្រងទ្រព្យសម្បត្តិ ដែលមានមុខងារសំខាន់ចាត់ចែងការងាររដ្ឋបាលទូទៅ, ការសាងសង់/ ជួសជុល/ ជួលអគារការិយាល័យ និងការថែរក្សាទ្រព្យសម្បត្តិក្រុមហ៊ុនជាដើម។

ការងារស្នូលនិងចម្បងរបស់លោកស្រីគឺផ្ដោតលើការអភិវឌ្ឍន៍និងកសាងសមត្ថភាពនិយោជិត ការជុំរុញឲ្យមានការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកក៏ដូចជាការគ្រប់គ្រងការវាយតម្លៃលទ្ធផលការងាររបស់និយោជិតទាំងអស់។ លោកស្រីត្រូវធ្វើឲ្យប្រាកដថាបុគ្គលិកគ្រប់រូប ត្រូវបានបំពាក់ជាមួយចំណេះដឹង និង ជំនាញចាំបាច់ក្នុងការប្រកបការងារដោយមានប្រសិទ្ធិភាពខ្ពស់ ។ លើសពីនេះទៀតលោកស្រីត្រូវលើកតម្កើងវប្បធម៌សិក្សារៀនសូត្រ និង វប្បធម៌ចែករំលែកចំណេះដឹងដើម្បីទ្រទ្រង់និរត្តភាព ចំណេះដឹងរបស់អង្គភាពទាំងមូលក្នុងរយៈពេលវែង។

របៀបវារៈ សំខាន់ផ្សេងទៀតរួមមាន ការធានាឲ្យមានសកម្មភាពចូលរួមយ៉ាងស្អិតរមួតរវាងនិយោជិតទាំងអស់ជាមួយថ្នាក់ដឹកនាំ។ការលើកតម្កើងវប្បធម៌បំពេញភារកិច្ច និងការសម្រេចសមិទ្ធផលការងារខ្ពស់ជាផ្នែកសំខាន់បំផុតមួយទៀតដែលលោកស្រីត្រូវផ្ដោតការយកចិត្តទុកដាក់។

លោកស្រីអ៊ុំចិន្តាកក្កិបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មពីវិទ្យាស្ថានជាតិគ្រប់គ្រង ។ មុនចូលបម្រើការងារនៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រីធ្លាប់បានកាន់តំណែងក្នុងមុខងារធនធានមនុស្ស តាំងពីឆ្នាំ ២០០២ រហូតដល់បច្ចុប្បន្ន។



ដែន ងាវុទ្ធនាយកព័ត៌មានវិទ្យានិងប្រតិបត្តិការ

លោកដែនងាវុទ្ធជានាយកនាយកដ្ឋានព័ត៌មានវិទ្យានិងប្រតិបត្តិការដែលមានតួនាទីគ្រប់គ្រងទូទៅលើការផ្តល់សេវាកម្ម និងជំនួយផ្ទៃក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងប្រតិបត្តិការទាំងមូលរបស់ធនាគារ ។ លោកត្រូតពិនិត្រលើការគ្រប់គ្រងព័ត៌មានវិទ្យា ដឹកនាំបច្ចេកវិទ្យារបស់ធនាគារ និងអនុវត្តយុទ្ធសាស្ត្របច្ចេកទេសផ្សេងៗ ដើម្បីធានាថាការដំឡើងរៀបចំហេដ្ឋារចនាសម្ព័ន្ធគឺស្របតាមទិសដៅរបស់នាយកដ្ឋានព័ត៌មានវិទ្យា និងប្រតិបត្តិការ របស់គ្រប់។

លោក ដែន ងាវុទ្ធ ចូលបម្រើការងារនៅក្នុងធនាគារស៊ី អាយអិមប៊ី ភីអិលស៊ី ជានាយកនៃនាយកដ្ឋានព័ត៌មានវិទ្យានៅខែកញ្ញា ឆ្នាំ២០១០ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកត្រួសត្រាយផ្សេងទៀត ដែលបានចូលរួមបង្កើតប្រតិបត្តិការរបស់ធនាគារមុនពេលលោក បានឡើងកាន់តំណែងជានាយក នាយកដ្ឋានព័ត៌មានវិទ្យា និងប្រតិបត្តិការ ។ មុននេះលោក មានបទពិសោធន៍ ៥ ឆ្នាំ ជានាយកនៃនាយកដ្ឋានព័ត៌មានវិទ្យាមកពីធនាគារក្នុងស្រុកមួយ ។

លោក ដែន ងាវុទ្ធ បានទទួលបរិញ្ញាបត្រចំនួន ២ គឺបរិញ្ញាបត្រវិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រ និងអក្សរសាស្ត្រអង់គ្លេស លើជំនាញទំនាក់ទំនងអាជីព ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



ហុង ជៀបនាយកគ្រប់គ្រងហានិភ័យ

ដោយបំពេញការងារជាង១០ឆ្នាំនៅក្នុងវិស័យធនាគារ ដែលក្នុងផ្នែកលក់-បម្រើអតិថិជន ព្រមទាំងផ្នែកគ្រប់គ្រងហានិភ័យ លោក ហុង ជៀប ទទួលបានចំណេះដឹង និង បទពិសោធន៍ ដែលបង្កលក្ខណៈល្អប្រសើរសម្រាប់លោកក្នុងការផ្តល់នូវ យោបល់ដល់ផ្នែកដែលពាក់ព័ន្ធក្នុងដំណើរការអាជីវកម្មធនាគារ ព្រមទាំងការគ្រប់គ្រងហានិភ័យ។ លោក ហុង ជៀប ក៏ធ្លាប់បានបម្រើការងារជានាយកគ្រប់គ្រងហានិភ័យរបស់ធនាគារបរទេសមួយនៅក្នុងប្រទេសឡាវផងដែរ។

ក្នុងនាមជានាយកគ្រប់គ្រងហានិភ័យរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោក ហុង ជៀប ទទួលបន្ទុកផ្នែកគ្រប់គ្រងហានិភ័យនៅក្នុងធនាគារ ដែលលោកត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកដែលពាក់ព័ន្ធព្រមទាំងការិយាល័យមេ ដើម្បីធានាការអនុវត្តដ៏ខ្ជាប់ខ្ជួននូវវប្បធម៌ហានិភ័យនៅក្នុងធនាគារទាំងមូល។

ក្នុងនាមជាប្រធានគណៈកម្មាការឥណទាន លោក ហុង ជៀប ផ្តល់នូវទិសដៅ និងការណែនាំ ដើម្បីរក្សានិងទាក់ទាញនូវអតិថិជនល្អៗ ព្រមទាំងធានាឲ្យបាននូវគុណភាពឥណទានដែលធនាគារមាន។ក្រៅពីនេះ លោក ហុង ជៀប ក៏ទទួលបន្ទុកក្នុងការគ្រប់គ្រងនូវហានិភ័យប្រភេទផ្សេងទៀត ដែលរួមមានហានិភ័យប្រតិបត្តិការ ហានិភ័យទីផ្សារ ហានិភ័យសាច់ប្រាក់ ។ល។

លោក ហុង ជៀប ទទួលបានបរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវម្ម។



លោក ខៀវ ឡានីននាយកសវនកម្មផ្ទៃក្នុង

លោក ខៀវ ឡានីន មានភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងទូទៅក្នុងនាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលរួមមានទាំងការបង្កើត និងគ្រប់គ្រងនៃនការសវនកម្មយុទ្ធសាស្ត្រគោលការណ៍និងបទដ្ឋាន។លោកបានចូលបមើក្រាវងារនៅក្នុងធនាគារស៊ីអាយអិមប៊ីនៅក្នុងឆ្នាំ២០១០។

លោក ឡានីន បានបម្រើការងារក្នុងផ្នែកសវនកម្មអស់រយៈពេល ១០ឆ្នាំ និងជាអ្នកគ្រប់គ្រងផ្នែកឥណទាន និងទូទាត់រយៈពេល២ឆ្នាំ។ លោកបានចូលរួមបម្រើការក្នុងការងារជាច្រើនដោយរួមមានជាសមាជិកគណៈកម្មាធិការសវនកម្ម និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិផដែរ។

លោកបានទទួលបរិញ្ញាបត្រខាងហិរញ្ញវត្ថុនិងធនាគារនិងបរិញ្ញាបត្រជាន់ខ្ពស់ខាងហិរញ្ញវត្ថុ និងគណនេយ្យ។



លី សោភានាយកនីតិកម្ម និងប្រតិបត្តិតាម

លោកស្រី លី សោភា មានតួនាទីជានាយកនីតិកម្ម និងប្រតិបត្តិតាមនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចាប់តាំងពីថ្ងៃចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ធនាគារ នៅខែវិច្ឆិកា ឆ្នាំ២០១០ មកម៉្លេះ។ លោកស្រី ទទួលបន្ទុកលើការងារប្រតិបត្តិតាម និង ចាត់ចែងតួនាទីលេខាធិការក្រុមហ៊ុន និងនីតិកម្ម។ លោកស្រី គឺជាលេខាធិការក្រុមហ៊ុនមួយរូបនៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រីក៏ជាលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រង និងជាអ្នកចូលរួមអចិន្ត្រៃយ៍ក្នុងគណៈកម្មាធិការផ្សេងៗទៀត របស់ធនាគារ ដែលក្នុងនោះរួមមានគណៈកម្មាធិការហានិភ័យ និងគណៈ-កម្មាធិការឥណទានកម្ពុជាផងដែរ។

មុនពេលចូលបម្រើការងារក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធ្លាប់បម្រើការងារជាជំនួយការនាយកប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងនាយកផ្នែកនីតិកម្ម និងកិច្ចការក្រុមហ៊ុននៅក្នុងធនាគារធំមួយក្នុងប្រទេសកម្ពុជា។ ក្នុងពេលដំណាលគ្នានោះដែរ ក្រៅពីការបន្តការសិក្សា លោកស្រីបានបម្រើការងារផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុនអស់រយៈពេល ០៦ ឆ្នាំ នៅនាយកដ្ឋាននីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅកន្លែង ដែលធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានទទួលបរិញ្ញាបត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ២០០៤ ហើយក្នុងឆ្នាំដដែលនោះដែរ លោកស្រីក៏ទទួលបានបរិញ្ញាបត្រជំនាញគណនេយ្យ ពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្នជាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ) ផងដែរ។ នៅឆ្នាំ២០០៧ លោកស្រីទទួលបានសញ្ញាបត្រថ្នាក់អនុ-បណ្ឌិតជំនាញនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ក្រុមប្រឹក្សាភិបាល	៦៨
របាយការណ៍សវនករឯករាជ្យ	៦៩
របាយការណ៍ហិរញ្ញវត្ថុ	៧០
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៧៤
កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា	៩៨

របាយការណ៍ក្រុមប្រឹក្សាភិបាល

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា "ធនាគារ") សូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានធ្វើសវនកម្មរួចហើយ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ហើយធនាគារគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលកាន់កាប់ទាំងស្រុងដោយ CIMB Bank Berhad ជាធនាគារដែលមានអាជ្ញាប័ណ្ណចុះបញ្ជីអាជីវកម្មនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន CIMB Group Holdings Berhad ដែលបានចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្មនៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេធំជាងគេ។

សកម្មភាពអាជីវកម្មចម្បងៗ

សកម្មភាពអាជីវកម្មចម្បងៗ របស់ធនាគារ គឺការផ្តល់សេវាកម្មផ្នែកធនាគារជាច្រើនប្រភេទ និងសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ត្រូវបានបង្ហាញក្នុងរបាយការណ៍លទ្ធផល នៅលើទំព័រទី៧១។សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

ទ្រព្យសកម្មរយៈពេលខ្លី និងទ្រព្យសកម្មរយៈពេលវែង

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មរយៈពេលខ្លី និងទ្រព្យសកម្មរយៈពេលវែង ក្រៅពីបំណុល ដែលទំនងជាមិនអាចទទួលបានមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃនៅក្នុងបញ្ជីរបស់ធនាគារ ត្រូវបានកាត់បន្ថយឲ្យស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍នេះ និងផ្អែកលើការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ និងកាលៈទេសៈណាមួយ ដែលបណ្តាលឲ្យតម្លៃទ្រព្យសកម្មរយៈពេលខ្លី និងទ្រព្យសកម្មរយៈពេលវែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានតម្លៃមិនត្រឹមត្រូវជាសារវន្តនោះឡើយ។	

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

ក.មិនមានបន្ទុកណាមួយលើ ទ្រព្យសកម្ម របស់ធនាគារដែលបានកើតឡើង ដោយសារការ ដាក់វាបញ្ចាំ សម្រាប់ការ

ធានាបំណុល របស់ បុគ្គលណាម្នាក់ ឡើយចាប់តាំងពីដំណាច់កាបរិច្ឆេទមក និង	
ខ.មិនមានបំណុលយថាភាពណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់កាបរិច្ឆេទមកក្រៅពីដំណើរការអាជីវកម្មធនាគារធម្មតានោះទេ។	

តាមយោបល់ របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាពឬបំណុលផ្សេងៗ របស់ធនាគារ ដែលត្រូវបានទាមទារឲ្យសង ឬអាចនឹងត្រូវទាមទារឲ្យសងក្នុងរយៈពេល១២ ខែបន្ទាប់ពី ដំណាច់កាបរិច្ឆេទ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃផុតកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹម កាលបរិច្ឆេទនៃ របាយការណ៍ នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាច បណ្តាលឲ្យចំនួន ទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ មានកំហុសឆ្គងជាសារវន្តនោះឡើយ។

គណនីដែលមានលក្ខណៈមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់កាបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និង មិនធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ក្នុងចន្លោះពេលរវាងដំណាច់កាបរិច្ឆេទហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់ លទ្ធផល ហិរញ្ញវត្ថុរបស់ធនាគារ ក្នុងកាបរិច្ឆេទដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលនៅបម្រើការក្នុងអំឡុងកាបរិច្ឆេទ និងរហូតមក ទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម ៖

- Dato’ Shaaranilbrahim (ប្រធានក្រុមប្រឹក្សាភិបាល)
- Dato’ Wira Zainal Abidin Bin Mahamad Zain
- បណ្ឌិត ថ្មី កល្យាណ
- លោក Kua Wei Jin
- លោក Yew Wan Kup (លាលែងពីតំណែងអភិបាលប្រតិបត្តិ នៅថ្ងៃទី ២៩ ខែមករាឆ្នាំ២០១៥)
- លោក ប៊ុន យីន (ត្រូវតែងតាំងជាអភិបាលប្រតិបត្តិ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួល ខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរ សាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវឲ្យក្រុមប្រឹក្សាភិបាល ៖

- ប្រើប្រាស់គោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យនិងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីនោះត្រូវអនុវត្តគោលការណ៍ទាំងនោះឲ្យបានស៊ីសង្វាក់គ្នា។
- អនុវត្តតាម គោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យ កម្ពុជាឬប្រសិនបើមានការប្រាសចាក ណាមួយក្នុងការ បង្ហាញឲ្យមានភាពត្រឹមត្រូវការប្រាសចាក ទាំងនោះត្រូវបាន លាតត្រដាងពន្យល់និងកំណត់បរិមាណយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួត-ពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃអាជីវកម្មលើកលែងតែមានករណីមិនសមរម្យក្នុងការសន្មតថា ធនាគារអាចនឹង បន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- ត្រួតពិនិត្យ និងដឹកនាំធនាគារ ដោយចូលរួមលើកលំការសម្រេចចិត្តសំខាន់ៗទាំងអស់ ដែលផ្ទះតទ្វិពលដល់ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់មកជាមួយ ដែលបានបង្ហាញ យ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំង អស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ព្រមទាំងលទ្ធផលប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា។

ចុះហត្ថលេខា ដោយអនុលោមទៅ តាមសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាភិបាល។

ប្រធានក្រុមប្រឹក្សាភិបាល
Dato’ Shaarani Ibrahim

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កាលបរិច្ឆេទ៖ ថ្ងៃទី ខែមីនា ឆ្នាំ២០១៥

របាយការណ៍ សវនករឯករាជ្យ

ជូនភាគទុនិកទាំងអស់របស់ធនាគារ

ស៊ីអាយអិមប៊ី ភីអិលស៊ី

យើងខ្ញុំបានធ្វើ សវនកម្ម ទៅលើរបាយការណ៍ ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា "ធនាគារ") រួមមានតារាង តុល្យការគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍ លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ព្រមទាំងសេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មាន ពន្យល់ផ្សេងៗទៀត។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួល ខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ទាំងនេះឲ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម គោលការណ៍ណែនាំផ្សេងៗ ចេញដោយធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាវាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឲ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយផ្អែកទៅលើការធ្វើសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារស្តីពីសវនកម្មអន្តរជាតិនៃកម្ពុជា។ ស្តង់ដារទាំងនោះតម្រូវឲ្យយើងខ្ញុំប្រតិបត្តិតាម ក្រមសីលធម៌ ធ្វើផែនការសវនកម្ម និងធ្វើសវនកម្ម ដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុពុំមានលក្ខណៈខុសឆ្គងជាសារវន្ត។

ការធ្វើសវនកម្មរួមមាន ការអនុវត្តនីតិវិធីដើម្បីទទួលបាននូវភស្តុតាងសវនកម្ម អំពីចំនួនទឹកប្រាក់ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការជ្រើសរើស នីតិវិធីទាំងនេះគឺអាស្រ័យលើការ វិនិច្ឆ័យរបស់សវនករ រាប់ទាំងការវាយតម្លៃលើហានិភ័យនៃភាពខុសឆ្គងជាសារវន្តនៃ របាយការណ៍ហិរញ្ញ

វត្ថុដែលបណ្តាលមកពី ការក្លែងបន្លំឬកំហុសឆ្គង។ ក្នុងការវាយតម្លៃហានិភ័យទាំងនោះ សវនករបានពិចារណាទៅលើប្រព័ន្ធត្រួត ពិនិត្យផ្ទៃក្នុងរបស់អង្គភាព ដែលទាក់ទងទៅនឹងការរៀបចំ និង ការបង្ហាញយ៉ាងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលមានលក្ខណៈ សមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ ប៉ុន្តែពុំមានគោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភា ពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់អង្គការនោះទេ។ សវនកម្ម ក៏រួមបញ្ចូលទាំងការវាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមគ្រប់គ្រងក៏ដូចជា ការវាយតម្លៃលើការបង្ហាញជាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ។

យើងខ្ញុំជឿជាក់ថាកស្ថតាងសវនកម្ម ដែលយើងទទួលបានគឺមានលក្ខណៈគ្រប់គ្រាន់និងត្រឹមត្រូវដែលជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

មតិយោបល់

តាមទស្សនៈរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមគោលការណ៍ណែនាំផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា។

ជ. PricewaterhouseCoopers (Cambodia) Ltd.

ឡាង ហ៊ី

នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥

របាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

តារាងតុល្យការ

	កំណត់ សម្គាល់	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		១០.៥៧៣.៩៧១	៤៣.០៨៨.៩៣២	៩.៥២៩.៣៥៥	៣៨.០៦៩.៧៧៣
សមតុល្យនៅធនាគារកណ្តាល	៤	១០៨.៦៦៦.២១៤	៤៤២.៨១៤.៨២២	៦៦.០១៣.៩៣៧	២៦៣.៧២៥.៦៧៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៥	២២.៦៤៣.២១៣	៩២.២៧១.០៩៣	៣៤.០៧១.៥៣៥	១៣៦.១១៥.៧៨២
ឥណទាន និងបុរេប្រទានអតិថិជន	៦	២០៦.៣៩៩.៩៦៣	៨៤១.០៧៩.៨៥០	១៣៣.៥៣៣.២៨០	៥៣៣.៤៦៥.៤៥៤
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ព័ន្ធព្យាតិ	១២	៦៣.៤៧៤	២៥៨.៦៥៧	៥១.១២៤	២០៤.២៤០
ទ្រព្យសកម្មផ្សេងៗ	៧	១.៥៧៤.៨៧៤	៦.៤១៧.៦១១	៣.០៧១.៨៣៣	១២.២៧១.៩៧៣
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	២.៤១៧.២៧៦	៩.៨៥០.៤០០	៣.៥៤០.៨៤៩	១៤.១៤៩.៦៩២
ទ្រព្យសកម្មអរូបី	៩	២៥៤.២៨៤	១.០៣៦.២០៧	៤៩២.៣៧០	១.៩៦៧.០១៨
ទ្រព្យសកម្មសរុប		<u>៣៥២.៥៩៣.២៦៩</u>	<u>១.៤៣៦.៨១៧.៥៧២</u>	<u>២៥០.៣០៤.២៨៣</u>	<u>៩៩៩.៩៦៥.៦១០</u>
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១០	៣៣.៣០៣.៨៦៤	១៣៥.៧១៣.២៤៦	១០.៧៣២.៣៥១	៤២.៨៧៥.៧៤២
ប្រាក់បញ្ញើរបស់អតិថិជន	១១	២៦៤.៦៨០.៦២៣	១.០៧៨.៥៧៣.៥៣៩	១៩១.៣១៤.២១៥	៧៦៤.៣០០.២៨៩
ទឹកប្រាក់ជំពាក់ក្រុមហ៊ុនសម្ព័ន្ធព្យាតិ	១២	២៨៣.៧១០	១.១៥៦.១១៨	៥១.៤៣៤	២០៥.៤៧៩
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	១៣	១៩៧.២១១	៨០៣.៦៣៥	១៤០.០៨៦	៥៥៩.៦៤៤
បំណុលពន្ធលើប្រាក់ចំណេញ		២០.៧៩៤	៨៤.៧៣៦	១២.០០៨	៤៧.៩៧០
បំណុលផ្សេងៗ	១៤	<u>១៤.៤១០.៣៧០</u>	<u>៥៨.៧២២.២៥៨</u>	<u>៩.៥៨១.៨៩៧</u>	<u>៣៨.២៧៩.៦៧៩</u>
បំណុលសរុប		<u>៣១២.៨៩៦.៥៧២</u>	<u>១.២៧៥.០៥៣.៥៣២</u>	<u>២១១.៨៣១.៩៩១</u>	<u>៨៤៦.២៦៨.៨០៣</u>
មូលធនភាគទុនិក					
ដើមទុន	១៥	៤៥.០០០.០០០	១៨៣.៣៧៥.០០០	៤៥.០០០.០០០	១៧៩.៧៧៥.០០០
ខាតបង្គរ		<u>(៥.៣០៣.៣០៣)</u>	<u>(២១.៦១០.៩៦០)</u>	<u>(៦.៥២៧.៧០៨)</u>	<u>(២៦.០៧៨.១៩៣)</u>
មូលធនភាគទុនិកសរុប		<u>៣៩.៦៩៦.៦៩៧</u>	<u>១៦១.៧៦៤.០៤០</u>	<u>៣៨.៤៧២.២៩២</u>	<u>១៥៣.៦៩៦.៨០៧</u>
បំណុលនិងមូលធនភាគទុនិកសរុប		<u><u>៣៥២.៥៩៣.២៦៩</u></u>	<u><u>១.៤៣៦.៨១៧.៥៧២</u></u>	<u><u>២៥០.៣០៤.២៨៣</u></u>	<u><u>៩៩៩.៩៦៥.៦១០</u></u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៨ ដល់ទំព័រទី ១០៥ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

របាយការណ៍លទ្ធផល

	កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៦	១៣.២៨៦.៣០៤	៥៤.១៤១.៦៨៩	៩.១១៩.៧០២	៣៦.៤៣៣.២០៩
ចំណាយការប្រាក់	១៦	<u>(៤.៥៦៩.៤៨៩)</u>	<u>(១៨.៦២០.៦៦៨)</u>	<u>(៣.០៤៣.៣៦៨)</u>	<u>(១២.១៥៨.២៥៥)</u>
ចំណូលការប្រាក់សុទ្ធ		៨.៧១៦.៨១៥	៣៥.៥២១.០២១	៦.០៧៦.៣៣៤	២៤.២៧៥.៩៥៤
ចំណូលកម្រៃសេវា និងជើងសារ					
ចំណូលប្រតិបត្តិការផ្សេងៗ	១៧	២.៤៥៩.៥៩០	១០.០២២.៨២៩	១.៥៧៥.៦០៦	៦.២៩៤.៥៤៦
ចំណាយផ្នែកបុគ្គលិក		២០៤.៤៥៣	៨៣៣.១៤៦	២០៦.៤២៣	៨២៤.៦៦០
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១៨	(៤.០៥៩.៣៧៦)	(១៦.៥៤១.៩៥៧)	(២.៩២៤.០០៩)	(១១.៦៨១.៤១៦)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	១៩	(១.៨០៩.០៦៣)	(៧.៣៧១.៩៣២)	(២.៣៣៤.២៦១)	(៩.៣២៥.៣៧៣)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២០	(៣.៣៦៧.០៤១)	(១៣.៧២០.៦៩២)	(២.៦៨៨.៩៥៣)	(១០.៧៤២.៣៦៧)
សំវិធានធនបំណុលសង្ស័យ	៦ (ក)	<u>(៧៦០.៩៤៧)</u>	<u>(៣.១០០.៨៥៩)</u>	<u>(៥៣៩.៨៥២)</u>	<u>(២.១៥៦.៧០៨)</u>
ចំណេញ/(ខាត)មុនបង់ពន្ធលើប្រាក់ចំណេញ		១.៣៨៤.៤៣១	៥.៦៤១.៥៥៦	(៦២៨.៧១២)	(២.៥១១.៧០៤)
ចំណាយពន្ធលើប្រាក់ចំណេញ					
ចំណាយពន្ធលើប្រាក់ចំណេញ	២១	<u>(១៦០.០២៦)</u>	<u>(៦៥២.១០៦)</u>	<u>(១០៨.៦៨៨)</u>	<u>(៤៣៤.២០៩)</u>
ចំណេញ/(ខាត) ក្នុងឆ្នាំ		<u><u>១.២២៤.៤០៥</u></u>	<u><u>៤.៩៨៩.៤៥០</u></u>	<u><u>(៧៣៧.៤០០)</u></u>	<u><u>(២.៩៤៥.៩១៣)</u></u>
ចំណេញ/(ខាត) បែងចែកទៅ៖					
ម្ចាស់ភាគទុនិករបស់ក្រុមហ៊ុន		<u><u>១.២២៤.៤០៥</u></u>	<u><u>៤.៩៨៩.៤៥០</u></u>	<u><u>(៧៣៧.៤០០)</u></u>	<u><u>(២.៩៤៥.៩១៣)</u></u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៨ ដល់ទំព័រទី ១០៥ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤
របាយការណ៍បម្រែបម្រួលមូលធន

	ដើមទុន	ឧបត្ថម្ភហិរញ្ញវត្ថុ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣			
កិត្តិយសថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣	៣៧.០០០.០០០	(៥.៧៩០.៣០៨)	៣១.២០៩.៦៩២
ដើមទុនបន្ថែម	៨.០០០.០០០	-	៨.០០០.០០០
ឧបត្ថម្ភ	-	(៧៣៧.៤០០)	(៧៣៧.៤០០)
កិត្តិយសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	៤៥.០០០.០០០	(៦.៥២៧.៧០៨)	៣៨.៤៧២.២៩២
សមមូលនឹងពាន់រៀល	១៧៩.៧៧៥.០០០	(២៦.០៧៨.១៩៣)	១៥៣.៦៩៦.៨០៧

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤	៤៥.០០០.០០០	(៦.៥៧៧.៧០៨)	៣៨.៤២២.២៩២
ចំណេញក្នុងឆ្នាំ	-	១.២២៤.៤០៥	១.២២៤.៤០៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	៤៥.០០០.០០០	(៥.៣៥៣.៣០៣)	៣៩.៦៤៦.៦៩៧
សមមូលនឹងពាន់រៀល	១៨៣.៣៧៥.០០០	(២១.៦១០.៩៦០)	១៦១.៧៦៤.០៤០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៨ ដល់ទំព័រទី ១០៥ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤
របាយការណ៍លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំ		សម្រាប់ដំណាច់ឆ្នាំ	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បានពីប្រតិបត្តិការ	២២	១២.១៩០.៧០៥	៤៩.៦៧៧.១២២	១១.៤៨៨.៣៩៨	៤៥.៨៩៦.១៥០
ការប្រាក់បានទទួល		១២.៩១១.៤៧០	៥២.៦១៤.២៤០	៨.៨១៨.៤៧៤	៣៥.២២៩.៨០៤
ការប្រាក់បានបង់		(៣.៩០៧.៧៦២)	(១៥.៩២៤.១៣០)	(២.៦៣៨.៨៩៣)	(១០.៥៤២.៣៧៨)
ពន្ធលើប្រាក់ចំណេញបានបង់		(១៥១.២៤១)	(៦១៦.៣០៧)	(១០៣.៣១០)	(៤១២.៧២៣)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		២១.០៨៣.១៧២	៨៥.៧៥០.៩២៥	១៧.៥៦៤.៦៦៩	៧០.១៧០.៨៥៣

លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ

ប្រាក់តម្កល់ធានាលើដើមទុនបន្ថែម	-	-	(៨០០.០០០)	(៣.១៩៦.០០០)
កែតម្រូវទ្រព្យសកម្មថេរ	២៤.២០១	៩៨.៦១៩	-	-
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៨ (៣០៧.៤៦១)	(១.២៥២.៩០៤)	(២៨៦.៦៩៨)	(១.១៤៥.៣៥៩)
ការទិញទ្រព្យសកម្មអរូបី	៩ (៨៩.៨១៦)	(៣៦៦.០០០)	(១១៣.៩១៥)	(៤៥៥.០៩០)
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ	(៣៧៣.០៧៦)	(១.៥២០.២៨៥)	(១.២០០.៦១៣)	(៤.៧៩៦.៤៤៩)

លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន

ដើមទុនបន្ថែម	-	-	៨.០០០.០០០	៣១.៩៦០.០០០
សាច់ប្រាក់សុទ្ធជានពីសកម្មភាពហិរញ្ញប្បទាន	-	-	៨.០០០.០០០	៣១.៩៦០.០០០

កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ

សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ	៨២.៨៩៧.៧៧៤	៣៣១.១៧៦.៦០៧	៥៨.៥៣៣.៧១៨	២៣៣.៨៤២.២០៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦.៦៣១.៨២៣	-	-

សាច់ប្រាក់និងសាច់ប្រាក់សមមូលចុងឆ្នាំ

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៨ ដល់ទំព័រទី ១០៥ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

១. ព័ត៌មានទូទៅ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ក្រោមអាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្មលេខ Co.១៩៣៥E/២០១០ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០ ចេញដោយក្រសួងពាណិជ្ជកម្ម ហើយធនាគារបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០។ ធនាគារត្រូវបានកាន់កាប់ទាំងស្រុងដោយ CIMB Bank Berhad ជាធនាគារ ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសម៉ាឡេស៊ី។ ធនាគារ CIMB Group Holdings Berhad ដែលបានចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្មនៅប្រទេសម៉ាឡេស៊ីជាក្រុមហ៊ុនមេធំបំផុត។

សកម្មភាពចម្បងៗរបស់ធនាគារ គឺការផ្តល់សេវាកម្មផ្នែកធនាគារជាច្រើនប្រភេទ និងសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានទទួលអាជ្ញាប័ណ្ណផ្នែកធនាគារ ចេញដោយធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “ធនាគារកណ្តាល”) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១០។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ២០AB កែងមហាវិថីព្រះនរោត្តម និងផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបាន អនុម័តឲ្យ ចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗដែលបានអនុវត្តក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះត្រូវបាន បង្ហាញដូចខាងក្រោម។ នេះជាការបង្ហាញពីគោលនយោបាយ ដែលត្រូវបានអនុវត្តរាល់ឆ្នាំ ដើម្បីបញ្ជាក់ពីភាពស្ថិតស្ថេរ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំដោយអនុលោមទៅតាមគោលការណ៍ណែនាំផ្សេងៗចេញដោយធនាគារកណ្តាល និងស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា “CAS”)។ ក្នុងការអនុវត្តស្តង់ដារគណនេយ្យកម្ពុជា ធនាគារក៏បានប្រើប្រាស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុនៃកម្ពុជា (ហៅកាត់ថា “CFRS”) គឺ CFRS7 ស្តីពី “ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន”។ គោលការណ៍គណនេយ្យដែលបានប្រើប្រាស់អាចមានភាពខុសគ្នាពីគោលការណ៍គណនេយ្យដែលត្រូវបានគេទទួលស្គាល់និងប្រើប្រាស់ជាទូទៅនៅតាមបណ្តាប្រទេស និងយុត្តាធិការផ្សេងៗ។ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនេះ មិនមានបំណងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់ ដោយអនុលោមទៅតាមយុត្តាធិការណាផ្សេងក្រៅពីព្រះរាជាណាចក្រកម្ពុជានោះទេ។ ដូចនេះរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ សម្រាប់បង្ហាញចំពោះតែអ្នកដែលបានជ្រាបអំពីគោលការណ៍គណនេយ្យ នីតិវិធី និងការអនុវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដោយប្រើប្រាស់វិធីសាស្ត្រថ្លៃដើម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមទៅតាម CAS តម្រូវឲ្យប្រើប្រាស់ការប៉ាន់ស្មាន និងការសន្មតដែលមាន ផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម និងចំណូល និងការលាតត្រដាងទ្រព្យសកម្ម និងចំណូលយថាភាព គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ និងប៉ះពាល់ដល់ចំនួននៃចំណូល និងចំណាយដែលបានរាយការណ៍នៅក្នុងកាលបរិច្ឆេទដែលបាន រាយការណ៍នេះ។ ទោះបីជាការប៉ាន់ស្មានទាំងនេះផ្អែកទៅលើការយល់ដឹងដ៏ស្មុំត្រឹមបំផុតរបស់គណៈគ្រប់គ្រងទៅលើព្រឹត្តិការណ៍និងសកម្មភាពបច្ចុប្បន្នក៏ដោយ ក៏លទ្ធផលជាក់ស្តែងចុង

ក្រោយអាចនឹងខុសពីការប៉ាន់ស្មានទាំងនេះ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់បំផុត ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

២.២ បម្រែបម្រួលស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ​ឺ

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិ គណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឲ្យប្រើ ស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកទៅលើស្តង់ដារទាំងអស់ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB) រួមទាំងចំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតឡើងនៅកាលៈទេសៈណាមួយ ទៅលើស្តង់ដារនីមួយៗ ដោយការបន្ថែមពាក្យ “កម្ពុជា” នៅពីមុខស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា “IFRS”)។ អង្គភាពដែលមានទំនួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឲ្យស្របទៅតាម CIFRS សម្រាប់តាបរិច្ឆេទគណនេយ្យ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬកាលបរិច្ឆេទបន្ទាប់ពីនេះ។

យោងតាមសាវាចរណែនាំលេខ ០៨៦ សហវ-កជគ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្ត CIFRS រហូតដល់កាលបរិច្ឆេទដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬកាលបរិច្ឆេទបន្ទាប់ពីនេះ។

របាយការណ៍ ហិរញ្ញវត្ថុដំបូងរបស់ធនាគារ ដែលនឹង ត្រូវរៀបចំតាម CIFRS គឺ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ ស្តង់ដារ គណនេយ្យដែលធនាគារប្រើប្រាស់នាពេលបច្ចុប្បន្ន គឺ CAS មានភាពខុសគ្នាជាច្រើនផ្នែក បើធៀបនឹង CIFRS។ ដូចនេះការអនុវត្ត CIFRS នឹងបណ្តាលឲ្យមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

២.៣ រូបិយប័ណ្ណ

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់ រូបិយប័ណ្ណនៃប្រតិបត្តិការសេដ្ឋកិច្ចចម្បង ដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”។ របាយការណ៍ហិរញ្ញវត្ថុ នេះត្រូវបង្ហាញជា ប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

អនុលោមតាមប្រកាសលេខ ធ៧-០៧-១៦៤ប្រ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ របស់ធនាគារកណ្តាល តារាងតុល្យការ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ត្រូវបាន កត់ត្រាប្តូរទៅ ជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមភាគផ្លូវការដែលកំណត់ ដោយធនាគារកណ្តាល នាកាលបរិច្ឆេទរាយការណ៍ ដែល១ដុល្លារអាមេរិកស្មើនឹង ៤.០៧៥រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣៖ ១ដុល្លារអាមេរិក ស្មើនឹង ៣.៩៩៥រៀល)។ តួលេខដែលបានប្តូរនេះមិន ត្រូវបានធ្វើសវនកម្មទេ ហើយមិនគួរបកស្រាយថា តួលេខនេះជាតួលេខ សម្រាប់បង្ហាញ ដូចតួលេខជា ប្រាក់ដុល្លារអាមេរិកនោះទេ ឬយល់ថា ជាតួលេខត្រូវបានប្តូរ ឬអាចប្តូរ ទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់ខាងលើ ឬអត្រាប្តូរប្រាក់ផ្សេងៗទៀតទេ។

(ខ) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបាន កត់ត្រាប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាម អត្រាប្តូរប្រាក់នាកាល បរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាត ដែលបណ្តាល មកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងចំណូលរូបិយវត្ថុនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរនាដំណាច់ឆ្នាំ តុវ្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

២.សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ គណនីសាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សមតុល្យដែល មានកាលកំណត់ដើមបីខែ ឬតិចជាង គិតចាប់ពីថ្ងៃ ទទួលបានរាប់ទាំងសាច់ប្រាក់ក្នុងដៃ សមតុល្យមិនជាប់កម្រិត (non-restricted balance) នៅធនាគារកណ្តាល និងសមតុល្យនៅធនាគារផ្សេងៗ។

២.៥ ឥណទាន និងបុរេប្រទានអតិថិជន

ឥណទាន និងបុរេប្រទាន អតិថិជនទាំងអស់ ត្រូវបាន រាយការណ៍ក្នុងតារាងតុល្យការ តាមចំនួនទឹកប្រាក់ដើម និង ការប្រាក់ដែលមិនទាន់ទូទាត់ ដកចំនួនដែលបានជម្រះចេញពីបញ្ជី និងសំវិធានធនលើឥណទានបាត់បង់។

ឥណទាន និងបុរេប្រទាន ត្រូវបានជម្រះចេញពីបញ្ជី នៅពេល ដែល មិនមានភាពជាក់លាក់ថា នឹងអាចប្រមូលបានមកវិញ។ ឥណទាន និងបុរេប្រទានដែលប្រមូលបានមកវិញ បន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចហើយ ឬបានកត់ត្រា សំវិធានធនរួចហើយ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

២.៦ សំវិធានធនឥណទានបាត់បង់

ធនាគារបាន អនុវត្តការធ្វើចំណាត់ថ្នាក់ និងសំវិធានធន ឥណទានដែលតម្រូវដោយប្រកាសលេខធ៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០០៩ ចេញ ដោយធនាគារកណ្តាល។ ប្រកាស នេះតម្រូវឲ្យធនាគារ ពាណិជ្ជទាំងឡាយ ធ្វើចំណាត់ថ្នាក់ឥណទាន បុរេប្រទាន និងទ្រព្យសកម្មស្រដៀងៗគ្នា របស់ពួកគេជាប្រាំ ចំណាត់ថ្នាក់ ហើយកម្រិតចាំបាច់ អប្បបរមា នៃការធ្វើសំវិធានធន ជាក់លាក់ នឹងត្រូវបាន ធ្វើអាស្រ័យតាមចំណាត់ថ្នាក់ដែលពាក់ព័ន្ធ ដោយមិនគិត ដល់ទ្រព្យសកម្មដែលត្រូវបានដាក់ជាវត្ថុបញ្ចាំ ដូចមានបង្ហាញខាងក្រោម៖

អត្រាសំវិធានធន គិតជា%

សំវិធានធនទូទៅ	
ធម្មតា	១%
សំវិធានធនជាក់លាក់	
ក្រោមការឃ្លាំមើល	៣%
ក្រោមស្តង់ដារ	២០%
សង្ស័យ	៥០%
បាត់បង់	១០០%

ការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ត្រូវផ្តោតការយកចិត្តទុកដាក់លើកត្តាពីរ គឺកត្តាហួសកាលកំណត់សង និងកត្តាគុណភាពឥណទាន។

២.៧ កិច្ចសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ

នៅក្នុងដំណើរការ ធម្មតានៃអាជីវកម្ម ធនាគារចុះកិច្ចសន្យា ដែលពាក់ព័ន្ធនឹងឥណទានផ្សេងៗ រួមមានកិច្ចសន្យាឥណទាន លិខិតឥណទាន និងការធានាផ្សេងៗ។ គោលការណ៍គណនេយ្យ និងវិធីសាស្ត្រសំវិធានធន មានលក្ខណៈស្រដៀងគ្នាចំពោះឥណទានផ្សេងៗដូចបាន រៀបរាប់ខាងលើ។ ធនាគារនឹងកត់ត្រាសំវិធានធនជាក់លាក់ចំពោះកិច្ចសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ ទាំងនោះ នៅពេលដែលធនាគារគិតថាវាទំនងជាមានការបាត់បង់។

២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រា តាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ដែលបណ្តាល មកពីការថយចុះតម្លៃ។ ថ្លៃដើមរួមមានការចំណាយផ្ទាល់ផ្សេងៗ ក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មទាំងនោះ។

ចំណាយនាពេលបន្ទាប់ មកទៀតពាក់ព័ន្ធ ទៅនឹងទ្រព្យ សម្បត្តិ និងបរិក្ខារណាមួយ ត្រូវ បានកត់ត្រាបញ្ចូល ទៅក្នុងតម្លៃចុះបញ្ជីនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជា ទ្រព្យសកម្មដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដ ។

ប្រជាថាម្ចលប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគត នៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះ អាចត្រូវបាន វាស់វែងគួរឲ្យ ជឿជាក់បានតែប៉ុណ្ណោះ។ រាល់ ចំណាយ លើការជួសជុល និងការថែទាំ ត្រូវបានកត់ត្រាជា បន្ទុកនៅក្នុង របាយការណ៍លទ្ធផល ក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង។

ទ្រព្យសកម្មកំពុងសាងសង់ មិនត្រូវបានធ្វើរំលស់ទេ។ ការធ្វើរំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល តាមមូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្មនោះ តាមអត្រាប្រចាំឆ្នាំខាងក្រោម ៖

	%
ការកែលម្អលើទ្រព្យជួល	២០
បរិក្ខារការិយាល័យ	១០ - ២០
បរិក្ខារកុំព្យូទ័រ	២០ - ៣៣
យានយន្ត	២០

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃប៉ាន់ស្មានដែលអាចប្រមូលមកវិញបាន វាត្រូវបានកត់ត្រាបន្ថយភ្លាមឲ្យស្មើនឹងចំនួនដែលអាចប្រមូលមកវិញ។ ចំណេញ ឬខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល។

២.៩ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីរួមមានអាជ្ញា ប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានកត់ត្រាតាម ថ្លៃដើមដករំលស់បង្គរ និងការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីនោះ និងយកវាមកប្រើប្រាស់។ ថ្លៃដើមនេះត្រូវបានធ្វើរំលស់ រយៈពេលបីឆ្នាំ ដោយប្រើវិធីសាស្ត្ររំលស់ថេរ។

ចំណាយលើការ ថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះកើតឡើង។

២.១០ ចំណូល និងចំណាយការប្រាក់

ចំណូលការប្រាក់ បានពីឥណទាន និងបុរេប្រទាន អតិថិជន ប្រាក់បញ្ញើ នៅធនាគារកណ្តាល និងនៅ ធនាគារផ្សេងៗ ត្រូវបានកត់ត្រា តាមមូលដ្ឋានបង្គរ លើកលែងតែមានការសង្ស័យ ខ្លាំងចំពោះការប្រមូល ប្រាក់មកវិញ ដែលក្នុងករណីនេះ ការប្រាក់នឹងត្រូវបានព្យួររហូតដល់បាន ទទួលសាច់ប្រាក់ជាក់ស្តែង។ គោលការណ៍ក្នុងការព្យួរការ ប្រាក់គឺអនុលោមស្របទៅតាមគោលការណ៍ ណែនាំរបស់ធនាគារកណ្តាល ស្តីពីការព្យួរការប្រាក់ លើឥណទានមិនដំណើរការ និងសំវិធានធនលើឥណទានបាត់បង់។ ចំណាយការប្រាក់ លើប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានកត់ត្រាតាមមូលដ្ឋានបង្គរ។

២.១១ ចំណូលកម្រៃ និងជើងសារ

ចំណូលកម្រៃ និងជើងសារ ត្រូវបានកត់ត្រា តាមមូលដ្ឋានបង្គរ នៅពេលដែលបានបំពេញសេវាកម្មជូនអតិថិជន។ ចំណូលកម្រៃ និងជើងសារ រួមមានចំណូល បានមកពីសេវាកម្មផ្សេរប្រាក់ចេញ-ចូល សេវា ATM និងសេវាផ្សេងៗទៀត។ កម្រៃលើការ ផ្តល់ឥណទាន ត្រូវបានគេកត់ត្រាជាចំណូល នៅពេលផ្តល់ឥណទានឲ្យអតិថិជន។

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១២ ភតិសន្យាប្រតិបត្តិ

ភតិសន្យាដែលភាគីម្ចាស់ទ្រព្យនៅមានចំណែកហានិភ័យ និងផលកម្មសិទ្ធិជាសាវវន្ត ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិ។ ការទូទាត់ភតិសន្យាប្រតិបត្តិត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផល តាមមូលដ្ឋានថេរលើរយៈពេលនៃភតិសន្យានោះ។

២.១៣ សិវិធានធន

សិវិធានធនត្រូវបានកត់ត្រានៅ ពេលដែលធនាគារមាន កាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចដែលធនាគារ បានបង្កើតឡើង នាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល និងនៅពេលដែលមានភាពប្រាកដថា នឹងមានតម្រូវការឲ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចប៉ាន់ស្មានបានយ៉ាងគួរឲ្យជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចប្រហាក់ប្រហែលគ្នាជាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចទាំងនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់កាតព្វកិច្ចទាំងមូល។

សិវិធានធនត្រូវបាន វាស់វែងតាមតម្លៃបច្ចុប្បន្ន នៃការទូទាត់កាតព្វកិច្ចដែលរំពឹងទុក ដោយប្រើអត្រាអប្បហរមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំការ វាយតម្លៃសមរម្យបច្ចុប្បន្ននៃ តម្លៃពេលវេលាទឹកប្រាក់ និងហានិភ័យ ជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសិវិធានធន ដោយសារពេល វេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជា ចំណាយការប្រាក់។

២.១៤ ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំត្រូវបានគណនា តាមច្បាប់ពន្ធដារដែលបានអនុម័តជាស្ថាពរ ឬបានអនុម័តរួច មួយផ្នែកធំក្នុងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។

ពន្ធពន្យារលើប្រាក់ចំណេញត្រូវបានធ្វើសិវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុលលើលម្អៀងបណ្តោះអាសន្ន ដែលកើតមាន រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលទាំងនោះ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារទ្រព្យសកម្ម ត្រូវបានកត់ត្រា ទៅតាមទំហំនៃប្រាក់ ចំណេញជាប់ពន្ធនា ពេលអនាគតដែលមាន ធៀបនឹងលម្អៀងបណ្តោះអាសន្នដែលអាចប្រើប្រាស់បាន។

២.១៥. ប្រតិបត្តិការភាគីពាក់ព័ន្ធ

ភាគីដែលចាត់ទុកថាជាភាគីពាក់ព័ន្ធ គឺជាភាគីដែលមានលទ្ធភាពគ្រប់គ្រង ឬមានឥទ្ធិពលជាសាវវន្តលើភាគីមួយទៀត ក្នុងការសម្រេចចិត្តលើផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ។

អនុលោមតាមច្បាប់ ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញ វត្ថុភាគីពាក់ព័ន្ធត្រូវបានឲ្យនិយមន័យថាជាភាគី ដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោល យ៉ាងហោចណាស់១០% នៃដើមទុន ឬសិទ្ធិបោះឆ្នោតរួមទាំង ឬគ្គុលទាំងឡាយណា ដែលចូលរួមនៅក្នុងអភិបាលកិច្ចការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។

៣. ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យសំខាន់ៗ

ធនាគារធ្វើការប៉ាន់ប្រមាណ និងការសន្មត ដែលប៉ះពាល់ដល់ ចំនួនទ្រព្យសកម្ម និងបំណុល ដែលបានរាយការណ៍។ ការប៉ាន់ប្រមាណ និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ដោយផ្អែកលើបទពិសោធន៍នាពេលកន្លងមក និងកត្តាផ្សេងៗ ដូចជាការរំពឹងទុកអំពីហេតុការណ៍នាពេលអនាគតដែលគេជឿថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

ក. ការខាតបង់បណ្តាលមកពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន

ធនាគារបានអនុវត្តតាមការធ្វើចំណាត់ថ្នាក់ និងសិវិធានធនលើឥណទានតាមប្រកាសលេខ ធ៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និងសិវិធានធន សម្រាប់ស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ ដែលចេញដោយធនាគារ

កណ្តាល។ ធនាគារកណ្តាលតម្រូវឲ្យ ធនាគារពាណិជ្ជកម្មទាំងឡាយ ធ្វើចំណាត់ថ្នាក់ឥណទាន បុរេប្រទាន និងទ្រព្យសកម្មស្រដៀងៗគ្នារបស់ខ្លួនជាប្រាំថ្នាក់ហើយកម្រិតអប្បបរមានៃសិវិធានធន ជាក់លាក់ ត្រូវបានធ្វើឡើង អាស្រ័យតាមចំណាត់ ថ្នាក់ពាក់ព័ន្ធ ដោយមិនគិតដល់ទ្រព្យសកម្មដែលត្រូវបានដាក់ជាវត្ថុបញ្ចាំ។ ក្នុងការធ្វើចំណាត់ថ្នាក់ឥណទាន ធនាគារពិចារណាទៅលើកត្តាពាក់ព័ន្ធទាំងអស់ ដែលអាចមាន ផលប៉ះពាល់ដល់ លទ្ធភាព ក្នុងការសងប្រាក់នៃភាគីដៃគូរបស់ខ្លួន។

ខ. ពន្ធ

ពន្ធត្រូវបានគណនា តាមមូលដ្ឋាន បំណកស្រាយបច្ចុប្បន្ននៃ បទប្បញ្ញត្តិ ពន្ធដារប៉ុន្តែបទប្បញ្ញតិទាំងអស់នេះ មានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការសម្រេចជាចុងក្រោយលើចំនួនពន្ធ នឹងធ្វើឡើងបន្ទាប់ពីមាន ការត្រួតពិនិត្យចុងក្រោយដោយ អគ្គនាយកដ្ឋានពន្ធដារ។

នៅពេលដែលលទ្ធផល ពន្ធចុងក្រោយខុសគ្នាពីចំនួនពន្ធ ដែលបានកត់ត្រាពីដំបូង ភាពលម្អៀងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ពន្ធលើប្រាក់ចំណេញនិងសិវិធានធនពន្ធពន្យារក្នុងឆ្នាំដែលការកំណត់ពន្ធបានធ្វើឡើង។

៤. សមតុល្យនៅធនាគារកណ្តាល

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	៥៩.០៤៩.៦៨៦	២៤០.៦២៧.៤៧០	២៧.១៩៦.៨៤៤	១០៨.៦៥១.៥៥១
ប្រាក់បញ្ញើមានកាលកំណត់ (ក)	១១.៣០១.០០០	៤៦.០៥១.៥៧៥	១២.១០០.០០០	៤៨.៣៣៩.៥០០
ប្រាក់បម្រុងកាតព្វកិច្ច (ខ)	៣៣.៨១៥.៥២៨	១៣៧.៧៩៤.២៧៧	២២.២១៧.០៥៣	៨៨.៧៥៧.១២៧
ប្រាក់តម្កល់ធានាលើដើមទុន (គ)	៤.៥០០.០០០	១៨.៣៣៧.៥០០	៤.៥០០.០០០	១៧.៩៧៧.៥០០
	១០៨.៦៦៦.២១៤	៤៤២.៨១៤.៨២២	៦៦.០១៣.៩៣៧	២៦៣.៧២៥.៦៧៨

(ក) ប្រាក់បញ្ញើមានកាលកំណត់

ប្រាក់បញ្ញើមានកាល កំណត់នៅធនាគារកណ្តាល គឺជាប្រាក់បញ្ញើ រយៈពេលខ្លីដែលមានកាលកំណត់តិចជាង៣ខែ។ ក្នុងចំនួនទឹកប្រាក់ បញ្ញើមានកាលកំណត់នេះ ធនាគារបានដាក់មូលបត្រអាចជួញដូរបាន (NCDs) ដែលមានទឹកប្រាក់ចំនួន ៩.០០១.០០០ ដុល្លារអាមេរិកនៅធនាគារកណ្តាល ជាប្រាក់បញ្ចាំ សម្រាប់ គណនីផាត់ទាត់។ មូលបត្រអាចជួញដូរបាន (NCDs) មានរយៈពេលតិចជាង៣ខែ និងមានអត្រាការប្រាក់ ០,២៤% ក្នុងមួយឆ្នាំ។ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមិនទាន់បាន ប្រើឥណទានវិបារូបន៍នៅឡើយទេ។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ចគឺជា ប្រាក់បម្រុងអប្បបរមា ដែលគណនាត្រឹម ៨% និង ១២,៥% ជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើ និងប្រាក់កម្ចី របស់អតិថិជន។ ប្រាក់បម្រុងកាតព្វកិច្ច ៤,៥០% ទៅលើប្រាក់ បញ្ញើរបស់ អតិថិជនជារូបិយប័ណ្ណផ្សេងៗ ដូចជាប្រាក់រៀល ដែលទទួល បានការប្រាក់ ខណៈពេល ដែលនៅសល់ ៨% នឹងទុនបម្រុង កាតព្វកិច្ចទៅលើប្រាក់បញ្ញើរបស់អតិថិជន ដែលមិនទទួលបានការប្រាក់។

៤. សមតុល្យនៅធនាគារកណ្តាល (ត)

(គ) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញ ដោយធនាគារកណ្តាលស្តីពីប្រាក់តម្កល់ធានាលើដើមទុន តម្រូវឲ្យធនាគារតម្កល់ប្រាក់ចំនួន១០% នៃដើមទុន ចុះបញ្ជីនៅ ធនាគារកណ្តាល។ ប្រាក់តម្កល់នេះ មិនអាច ប្រើប្រាស់ក្នុងប្រតិបត្តិការ ប្រចាំថ្ងៃរបស់ ធនាគារបានទេ ហើយនឹងត្រូវប្រគល់ឲ្យធនាគារវិញ នៅពេលដែលធនាគារ ស្ម័គ្រចិត្ត បញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(ឃ) អត្រាការប្រាក់

គណនីចរន្តគឺជាគណនីដែលមិនមានការប្រាក់។ អត្រាការប្រាក់ប្រចាំឆ្នាំលើសមតុល្យនៅធនាគារកណ្តាល ត្រូវបានសង្ខេបដូចខាងក្រោម៖

	២០១៤	២០១៣
ប្រាក់បញ្ញើមានកាលកំណត់	០,០៨%- ០,១៨%	០,១០%- ០,១៤%
ទុនបម្រុងកាតព្វកិច្ច	០,១០%- ០,១២%	០,១០%- ០,១២%
ប្រាក់តម្កល់ធានាលើដើមទុន	០,១៨%- ០,២០%	០,១៨%- ០,២០%

៥. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

គណនីចរន្តមិនមានការប្រាក់ទេ។ ក្នុងឆ្នាំ២០១៤ ការដាក់ប្រាក់នៅ ធនាគារផ្សេងៗ ភាគច្រើន គឺដាក់នៅធនាគារក្នុង ស្រុក។ ការដាក់ប្រាក់នេះមានកាលកំណត់រយៈពេលខ្លី ហើយទទួលបានការប្រាក់ប្រចាំឆ្នាំពី ០,៨% ទៅ ១,៥%។

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការដាក់ប្រាក់	១៤.៦០៨.៦៦៥	៥៩.៥៣០.៣១០	៣១.៤៦៧.៣៨៩	១២៩.៧១២.២១៩
គណនីចរន្ត	៨.០៣៤.៥៤៨	៣២.៧៤០.៧៨៣	២.៦០៤.១៤៦	១០.៤០៣.៥៦៣
	២២.៦៤៣.២១៣	៩២.២៧១.០៩៣	៣៤.០៧១.៥៣៥	១៣៦.១១៥.៧៨២

គណនីចរន្តមិនមានការប្រាក់ទេ។ ក្នុងឆ្នាំ២០១៤ ការដាក់ប្រាក់នៅ ធនាគារផ្សេងៗ ភាគច្រើន គឺដាក់នៅធនាគារក្នុង ស្រុក។ ការដាក់ប្រាក់នេះមានកាល កំណត់រយៈពេលខ្លី ហើយទទួលបានការប្រាក់ប្រចាំឆ្នាំពី ០,៨% ទៅ ១,៥%។

៦. ឥណទាន និងបុរេប្រទានអតិថិជន

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានពាណិជ្ជ				
ឥណទានរយៈពេលវែង	១៤២.៣៦៩.៤១៤	៥៨០.១៥៥.៣៦២	៨៦៦២៤.១២៥	៣៤៦.០៦៣.៣៨០
ឥណទានវិបារូបន៍	៥៧.០១៣.៣៨៥	២៣២.៣២៩.៥៤៤	៤៣.៧២៨.៥០៧	១៧៤.៦៩៥.៣៨៥
ឥណទានរយៈពេលខ្លី	៩.១៦៣.៧៨៤	៣៧.៣៤២.៤២០	៤.៥៦៦.៣២១	១៨២.៤២៤.៤៥២

ឥណទាន និងបុរេប្រទានអតិថិជន				
សរុបដុល	២០៨.៥៤៦.៥៨៣	៨៤៩.៨២៧.៣២៦	១៣៤.៩១៨.៩៥៣	៥៣៩.០០១.២១៧
សិវិធានធន				
ឥណទានបាត់បង់				
សិវិធានធនសង្ស័យ	(២.០៨៤.៨៤៨)	(៨.៤៩៥.៧៥៦)	(១.៣៣៦.៤៤៦)	(៥.៣៣៩.១០២)
សិវិធានធនជាក់លាក់	(៦១.៧៧២)	(២៥១.៧២០)	(៤៩.២២៧)	(១៩៦.៦៦១)
	(២.១៤៦.៦២០)	(៨៧៤.៧៤៧)	(១.៣៨៥.៦៧៣)	(៥.៥៣៥.៧៦៣)
	២០៦.៣៩៩.៩៦៣	៨៤១.០៧៩.៨៨០	១៣៣.៥៣៣.២៨០	៥៣៣.៤៦៥.៤៥៤

ឥណទានទាំងអស់ត្រូវបាន ផ្តល់ជូនអតិថិជនជាឯកត្តជន និងសហគ្រាសនានាដែលធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

(ក) សិវិធានធនឥណទានបាត់បង់

បម្រែបម្រួលសិវិធានធនឥណទានបាត់បង់ មានដូចខាងក្រោម៖

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	១.៣៨៥.៦៧៣	៥.៥៣៥.៧៦៣	៨៤៥.៨២១	៣.៣៧៩.០៥៥
សិវិធានធនក្នុងឆ្នាំ	៧៦០.៩៤៧	៣.១០០.៨៥៩	៥៣៩.៨៥២	២.១៥៦.៧០៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១១០.៨៥៥	-	-
នាចុងឆ្នាំ	២.១៤៦.៦២០	៨.៧៤៧.៤៧៧	១.៣៨៥.៦៧៣	៥.៥៣៥.៧៦៣

(ខ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ស្តង់ដារឥណទាន				
មានទ្រព្យបញ្ចាំ	២០៧.៦៧៥.៩៦១	៨៤៦.២៧៩.៥៤១	១៣៤.៨៤៤.៦០១	៥៣៨.៧០៤.១៨១
ពុំមានទ្រព្យបញ្ចាំ	៨៧០.៦២២	៣.៥៤៧.៧៨៥	៧៤.៣៥២	២៩៧.០៣៦
	<u>២០៨.៥៤៦.៥៨៣</u>	<u>៨៤៩.៨២៧.៣២៦</u>	<u>១៣៤.៩១៨.៩៥៣</u>	<u>៥៣៩.០០១.២១៧</u>

(គ) អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ ប្រចាំឆ្នាំក្នុងចន្លោះពី៣,៥% ទៅ ១២% (២០១៣៖ ៣,៥% ទៅ ១២%)។

៧. ទ្រព្យសកម្មផ្សេងៗ

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បង្គរការប្រាក់ត្រូវទទួល	១.០៥២.២៩៧	៤.២៨៨.១១០	៦៧៧.៤៦២	២.៧០៦.៤៦១
ប្រាក់កក់ (*)	២៦១.៦៦៣	១.០៦៦.២៧៧	២៥២.៩៨៧	១.០១០.៦៨៣
ប្រតិបត្តិការផ្ទេរប្រាក់ចូលដែលនៅមិនទាន់ទូទាត់	៧៩.៣២៥	៣២៣.២៤៩	១.៩៣៤.១៤៥	៧.៧២៦.៩០៩
សម្ភារការិយាល័យ	៤១.៧០៨	១៦៩.៩៦០	១៦.២៣៧	៦៤.៨៦៧
ផ្សេងៗ	១៣៩.៨៨១	៥៧០.០១៥	១៩១.០០២	៧៦៣.០៥៣
	១.៥៧៤.៨៧៤	៦.៤១៧.៦១១	៣.០៧១.៨៣៣	១២.២៧១.៩៧៣

(*)ប្រាក់កក់នេះគឺជា ប្រាក់កក់លើការជួលការិយាល័យ ដែលអាចប្រមូលមកវិញបាន នៅពេលចប់កិច្ច សន្យាភតិសន្យា។ រយៈពេលនៃភតិសន្យាគឺមានរយៈពេលលើសពី១ឆ្នាំ ហើយប្រាក់កក់នេះមិនមានការប្រាក់ទេ។

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អទ្រព្យជួល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ	យានយន្ត	ទ្រព្យសកម្មកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុតល្លារអាមេរិក
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២.៦៤៤.២៣៤	៦២១.៧៦៤	៩៦០.៥៦៤	២៧៤.៦៦០	៤០៥.៨០៣	៤.៩០៧.០២៥
ការទិញបន្ថែម	-	៤២.០៥៣	២៥.៣៩៣	៥១.៧៣០	១៦៧.៥២២	២៨៦.៦៩៨
ការផ្ទេរចូល/(ចេញ)	២២.១១២	១.០៧៥	២៨០.៨១៩	៥.៧៤០	(៣០៩.៧៤៦)	-
កែតម្រូវ	(៥.៧០៦)	-	-	-	-	(៥.៧០៦)
រំលស់	(៧៦៧.៩៤៥)	(១៧២.៤២៧)	(៦០៧.៣០២)	(៩៩.៤៩៤)	-	(១.៦៤៧.១៦៨)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.៨៩២.៦៩៥	៤៩២.៤៦៥	៦៥៩.៤៧៤	២៣២.៦៣៦	២៦៣.៥៧៩	៣.៥៤០.៨៤៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣						
ថ្លៃដើម	៣.៥៧៣.១៩០	៨២៨.២២២	២.០៤៦.៧២១	៤៩៨.៥០០	២៦៣.៥៧៩	៧.២១០.២១២
រំលស់បង្គរ	(១.៦៨០.៤៩៥)	(៣៣៥.៧៥៧)	(១.៣៨៧.២៤៧)	(២៦៥.៨៦៤)	-	(៣.៦៦៩.៣៦៣)
តម្លៃចុះបញ្ជីសុទ្ធ	១.៨៩២.៦៩៥	៤៩២.៤៦៥	៦៥៩.៤៧៤	២៣២.៦៣៦	២៦៣.៥៧៩	៣.៥៤០.៨៤៩
តម្លៃចុះបញ្ជីសុទ្ធ សមមូលជាពាន់រៀល	៧.៥៦១.៣១៧	១.៩៦៧.៣៩៨	២.៦៣៤.៥៩៩	៩២៩.៣៨១	១.០៥២.៩៩៧	១៤.១៤៥.៦៩២

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ(ត)

	ទ្រព្យសកម្មកំពុង					
	ការកែលម្អទ្រព្យជួល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ	យានយន្ត	ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.៨៩២.៦៩៥	៤៩២.៤៦៥	៦៥៩.៤៧៤	២៣២.៦៣៦	២៦៣.៥៧៩	៣.៥៤០.៨៤៩
ការទិញបន្ថែម	១២៨.១៥៨	៣៩.៨៥១	១៥៣.៧៨១	៦០.០០០	-	៣៨១.៧៩០
ការផ្ទេរចូល/(ចេញ)	-	២.៧៩០	១៦.៨៧៥	៤៤.៨០០	(៦៤.៤៦៥)	-
កែតម្រូវ	-	-	-	-	(២៤.២០១)	(២៤.២០១)
រំលស់	(៧៨២.១៥៦)	(១៨២.១៦៧)	(៣៩៦.៨១២)	(១២០.០២៧)	-	(១.៤៨១.១៦២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.២៣៨.៦៩៧	៣៥២.៩៣៩	៤៣៣.៣១៨	២១៧.៤០៩	១៧៤.៩១៣	២.៤១៧.២៧៦

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤						
ថ្លៃដើម	៣.៧០១.៣៤៨	៨៧០.៨៦៣	២.២១២.៨២៣	៦០៣.៣០០	១៧៤.៩១៣	៧.៥៦៣.២៤៧
រំលស់បង្គរ	(២.៤៦២.៦៥១)	(៥១៧.៩២៤)	(១.៧៧៩.៥០៥)	(៣៨៥.៨៩១)	-	(៥.១៤៥.៩៧១)
តម្លៃចុះបញ្ជីសុទ្ធ	១.២៣៨.៦៩៧	៣៥២.៩៣៩	៤៣៣.៣១៨	២១៧.៤០៩	១៧៤.៩១៣	២.៤១៧.២៧៦
តម្លៃចុះបញ្ជីសុទ្ធ សមមូលជាពាន់រៀល	៥.០៤៧.៦៩០	១.៤៣៨.២២៦	១.៧៦៥.៧៧២	៨៨៥.៩៤២	៧១២.៧៧០	៩.៨៥០.៤០០

គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ ដែលមានទឹកប្រាក់ សរុបចំនួន ៣៨១.៧៩០ ដុល្លារអាមេរិក រួមបញ្ចូលនូវទឹកប្រាក់ត្រូវបង់ចំនួន ៧៤.៣២៩ ដុល្លារអាមេរិក ដែលនៅមិនទាន់ទូទាត់។

៩. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ ផុល្លារអាមេរិក	សរុប ផុល្លារអាមេរិក
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣		
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.០៦៥.៥៤៨	១.០៦៥.៥៤៨
ការទិញបន្ថែម	១១៣.៩១៥	១១៣.៩១៥
រំលស់	(៦៨៧.០៩៣)	(៦៨៧.០៩៣)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៩២.៣៧០	៤៩២.៣៧០

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣		
ថ្លៃដើម	២.២៨៣.០១៧	២.២៨៣.០១៧
រំលស់បង្គរ	(១.៧៩០.៦៤៧)	(១.៧៩០.៦៤៧)
តម្លៃចុះបញ្ជីសុទ្ធ	៤៩២.៣៧០	៤៩២.៣៧០
តម្លៃចុះបញ្ជីសុទ្ធ សមមូលជាពាន់រៀល	១.៩៦៧.០១៨	១.៩៦៧.០១៨

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤		
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤៩២.៣៧០	៤៩២.៣៧០
ការទិញបន្ថែម	៨៩.៨១៦	៨៩.៨១៦
រំលស់	(៣២៧.៩០១)	(៣២៧.៩០១)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៥៤.២៨៥	២៥៤.២៨៥

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤		
ថ្លៃដើម	២.៣៧២.៨៣២	២.៣៧២.៨៣២
រំលស់បង្គរ	(២.១១៨.៥៤៨)	(២.១១៨.៥៤៨)
តម្លៃចុះបញ្ជីសុទ្ធ	២៥៤.២៨៤	២៥៤.២៨៤
តម្លៃចុះបញ្ជីសុទ្ធ សមមូលជាពាន់រៀល	១.០៣៦.២០៧	១.០៣៦.២០៧

១០. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ			
	៣១ ធ្នូ ២០១៤	៣១ ធ្នូ ២០១៣	
	ផុល្លារអាមេរិក	ពាន់រៀល	ផុល្លារអាមេរិក ពាន់រៀល

គណនីចរន្ត	៣.៣០៣.៨៦៤	១៣.៤៦៣.២៤៦	៧៣២.៣៥១	២.៩២៥.៧៤២
ប្រាក់បញ្ញើ មានកាលកំណត់	៣០.០០០.០០០	១២២.២៥០.០០០	១០.០០០.០០០	៣៩.៩៥០.០០០
	៣៣.៣០៣.៨៦៤	១៣៥.៧១៣.២៤៦	១០.៧៣២.៣៥១	៤២.៨៧៥.៧៤២

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

ប្រាក់បញ្ញើមានកាលកំណត់គឺជា ប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។ ប្រាក់បញ្ញើមានកាលកំណត់ មានអត្រាការប្រាក់ពី ០,៨០% ទៅ ២,២០% ក្នុងមួយឆ្នាំ (២០១៣៖ ០,៥% ទៅ ១,៧៥%)។		
១១. ប្រាក់បញ្ញើរបស់អតិថិជន		

	៣១ ធ្នូ ២០១៤	៣១ ធ្នូ ២០១៣	
	ផុល្លារអាមេរិក	ពាន់រៀល	ផុល្លារអាមេរិក ពាន់រៀល

ប្រាក់បញ្ញើត មានកាលកំណត់	១៥១.៥៤១.០៥៨	៦១៧.៥២៩.៨១១	៩៨.៧២៥.០៥៨	៣៩៤.៤០៦.៦០៧
គណនីចរន្ត	៨៧.០០៧.៧១០	៣៥៤.៥៥៦.៤១៩	៧៨.០០១.០០៦	៣១១.៦១៤.០១៩
គណនីសន្សំ	២៦.១៣១.៨៥៥	១០៦.៤៨៧.៣០៩	១៤.៥៨៨.១៥១	៥៨.២៧៩.៦៦៣
	២៦៤.៦៨០.៦២៣	១.០៧៨.៥៧៣.៥៣៩	១៩១.៣១៤.២១៥	៧៦៤.៣០០.២៨៩

គណនីចរន្ត ជាគណនីមិនមានការប្រាក់ចំពោះអតិថិជនធម្មតា និងមានការប្រាក់ចំពោះអតិថិជនពិសេស។

ប្រាក់បញ្ញើមានកាលកំណត់ គឺជាប្រាក់ បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

គណនីប្រាក់សន្សំ និងប្រាក់បញ្ញើមាន កាលកំណត់ ទទួលបាន ការប្រាក់ប្រចាំឆ្នាំដូចខាងក្រោម៖

	២០១៤	២០១៣
គណនីសន្សំ	០,៥%ទៅ ១,៥០%	០,៥%ទៅ ១,៥០%
ប្រាក់បញ្ញើមានកាលកំណត់	០,១%ទៅ ៥%	០,១%ទៅ ៥%
គណនីចរន្ត	០%ទៅ ១,៧៥%	០%ទៅ ១,៧៥%

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

១២. ទឹកប្រាក់ត្រូវទារ/ជំពាក់ក្រុមហ៊ុនពាក់ព័ន្ធ

ទឹកប្រាក់ដែលធនាគារ CIMB Bank Berhad ជំពាក់ភាគច្រើន ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ដែល ធនាគារ ស៊ីអាយ អិមប៊ី ភីអិលស៊ី ទូទាត់ជំនួស ធនាគារ CIMB BankBerhad ទាក់ទិននឹងអត្ថប្រយោជន៍នានារបស់បុគ្គលិកពីធនាគារ CIMB Bank Berhad និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗ ។

ទឹកប្រាក់ជំពាក់ក្រុមហ៊ុនពាក់ព័ន្ធគឺជាប្រាក់ជំពាក់ធនាគារCIMBBankBerhadពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ ដែលធនាគារ CIMB Bank Berhad ទូទាត់ជំនួសធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ទាក់ទិនទៅនឹងារបណ្តុះបណ្តាលនៅប្រទេស ម៉ាឡេស៊ី។

១៣. ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់

ទឹកប្រាក់ ជំពាក់អ្នកផ្គត់ផ្គង់ ភាគច្រើនគឺ ថ្លៃជួសជុលការិយាល័យ និងប្រាក់តម្កល់របស់អ្នកសាងសង់។ ទឹកប្រាក់នេះត្រូវទូទាត់សងក្នុងរយៈពេលតិចជា១២ខែ។

១៤. បំណុលផ្សេងៗ

	៣១ ធ្នូ ២០១៤	៣១ ធ្នូ ២០១៣	
	ផុល្លារអាមេរិក	ពាន់រៀល	ផុល្លារអាមេរិក ពាន់រៀល

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

មូលប្បទានបត្ររបស់ធនាគារ និងគណនីត្រូវទទួលផ្សេងៗ គឺជាមូលប្បទានផាត់ទាត់ដែលនៅមិនទាន់ទូទាត់ហើយ ដែលត្រូវ ទូទាត់នៅនាយកដ្ឋានផាត់ទាត់របស់ធនាគារកណ្តាលបន្ទាប់ពីកាលបរិច្ឆេទតារាងតុល្យការ។

(**)ប្រតិបត្តិការផ្ទេរប្រាក់ចេញ ដែលនៅមិនទាន់ទូទាត់ គឺជាសាច់ប្រាក់ផ្ទេរ ចេញដែលត្រូវទូទាត់បន្ទាប់ពីកាលបរិច្ឆេទតារាងតុល្យការជាមួយធនាគារជាដៃគូ។

បំណុលទាំងនេះ ត្រូវបានរំពឹងថានឹងត្រូវទូទាត់សងក្នុងរយៈពេលតិចជាង១ឆ្នាំ។

១៥. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដើមទុនចុះបញ្ជីរបស់ធនាគារមានចំនួន ៤៥ លានភាគហ៊ុន (៣១ ធ្នូ ២០១៣៖ ៤៥ លានភាគហ៊ុន) ដែលមានតម្លៃចារិក ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបង់គ្រប់ចំនួនទាំងស្រុង។

១៦. ចំណូលការប្រាក់សុទ្ធ		

	៣១ ធ្នូ ២០១៤	៣១ ធ្នូ ២០១៣	
	ផុល្លារអាមេរិក	ពាន់រៀល	ផុល្លារអាមេរិក ពាន់រៀល

ចំណាយការប្រាក់សរុប	៤.៥៦៩.៤៨៦	១៨.៦២០.៦៦៨	៣.០៤៣.៣៦៨	១២.១៥៨.២៥៥
ចំណូលការប្រាក់សុទ្ធ	៨.៧១៦.៨១៥	៣៥.៥២១.០២១	៦.០៧៦.៣៣៤	២៤.២៧៤.៩៥៤

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

	៣១ ធ្នូ ២០១៤	៣១ ធ្នូ ២០១៣	
	ផុល្លារអាមេរិក	ពាន់រៀល	ផុល្លារអាមេរិក ពាន់រៀល

កម្រៃបានមកពីការផ្ទេរប្រាក់	៩៩៥.៣៨០	៤.០៥៦.១៧៤	៦២៧.២០៦	២.៥០៥.៦៨៨
កម្រៃហិរញ្ញប្បទានពាណិជ្ជកម្ម	៥២៩.៦៧៩	២.១៥៨.៤៤២	២៦១.០២៨	១.០៤២.៨០៧
កម្រៃបានមកពីសេវាឥណទាន	៣៥០.៧៧០	១.៤២៩.៣៨៨	៣៨៤.៨៩៥	១.៥៣៧.៦៥៦
កម្រៃកិច្ចសន្យាឥណទាន	១៩០.០៣៩	៧៧៤.៤០៩	១១១.៧១២	៤៤៦.២៨៩
កម្រៃ និងជើងសារលើសេវាផ្សេងៗ	៣៩៣.៧២២	១.៦០៤.៤១៦	១៩០.៧៦៥	៧៦២.១០៦
	២.៤៥៩.៥៩០	១០.០២២.៨២៩	១.៥៧៩.៦០៦	៦.២៩៤.៥៤៦

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

	៣១ ធ្នូ ២០១៤	៣១ ធ្នូ ២០១៣	
	ផុល្លារអាមេរិក	ពាន់រៀល	ផុល្លារអាមេរិក ពាន់រៀល

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

តារាងប្រៀបធៀបនៃតម្លៃប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។

	៣១ ធ្នូ ២០១៤	៣១ ធ្នូ ២០១៣	
	ផុល្លារអាមេរិក	ពាន់រៀល	ផុល្លារអាមេរិក ពាន់រៀល

ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់៨)	១.៤៨១.១៦២	៦.០៣៥.៧៣៥	១.៦៤៧.១៦៨	៦.៥៨០.៤៣៦
--	-----------	-----------	-----------	-----------

ចំណាយរំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់៩)	៣២៧.៩០១	១.៣៣៦.១៩៧	៦៨៧.០៩៣	២.៧៤៤.៩៣៧
	១.៨០៩.០៦៣	៧.៣៧១.៩៣២	២.៣៣៤.២៦១	៩.៣២៥.៣៧៣

២០. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការជួល	៥៧៨.៥០៧	២.៣៥៧.៤១៦	៥៥៧.៣០០	២.២២៦.៤១៤
ចំណាយសេវាធនាគារ	៤៣៧.៦០៦	១.៧៨៣.២៤៤	១៧៥.៨៩៣	៧០២.៦៩៣
ចំណាយជួសជុល និងថែទាំ	៣៨០.៥៤១	១.៥៥០.៧០៥	២៩២.៩៧៣	១.១៧០.៤២៧
ចំណាយកម្រៃអាជ្ញាប័ណ្ណ	២៤៤.៩៧៣	១.០១៤.៥៦៥	១៨០.៤២៥	៧២០.៧៩៨
ចំណាយទំនាក់ទំនង	២២៤.៩៥៦	៩១៦.៦៩៦	២៥៩.៩៥៦	១.០៣៨.៥២៤
ចំណាយផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង សាធារណៈ	៣២៣.៩៥៤	១.៣២០.១១៣	១៤០.៣៦៦	៥៦០.៧៦២
សោហ៊ុយធ្វើដំណើរ និងការស្នាក់នៅ	២០១.៣៨៦	៨២០.៦៤៨	២០៣.៥៦៤	៨១៣.២៣៨
ចំណាយទឹក-ភ្លើង	១៨៨.៨៥១	៧៦៩.៥៦៨	២០៨.៧០៥	៨៣៣.៧៧៦
ចំណាយសម្ភារការិយាល័យ	១៥១.០៣៤	៦១៥.៤៦៤	១៣៣.៧៤៣	៥៣៤.៣០៣
អត្ថប្រយោជន៍ក្រុមប្រឹក្សាភិបាល (កំណត់សម្គាល់២៥.យ)	៨៩.៨០០	៣៦៥.៩៣៥	៩៦.១៦៨	៣៨៤.១៩១
ចំណាយហិរញ្ញប្បទានពាណិជ្ជកម្ម	៥២.៥៤៩	២១៤.១៣៧	៦៥.៣១១	២៦០.៩១៧
កម្រៃផ្នែកច្បាប់ និងវិជ្ជាជីវៈ	២៣.៨៣៥	៩៧.១២៨	៣៤.៧២៤	១៣៨.៧២២
ចំណាយផ្សេងៗ	៤៦៥.០៤៩	១.៨៩៥.០៧៣	៣៣៩.៨២៥	១.៣៥៧.៦០២
	<u>៣.៣៦៧.០៤១</u>	<u>១៣.៧២០.៦៩២</u>	<u>២.៦៨៨.៩៥៣</u>	<u>១០.៧៤២.៣៦៧</u>

២១.ចំណាយពន្ធលើប្រាក់ចំណេញ

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ (ពន្ធអប្បបរមា)	១៦០.០២៦	៦៥២.១០៦	១០៨.៦៨៨	៤៣៤.២០៩

ក)ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ

ការផ្ទៀងផ្ទាត់ ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រាពន្ធអ០% លើចំនួនពន្ធលើប្រាក់ចំណេញ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលដូចខាងក្រោម៖

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញ/(ខាត)មុនបង់ពន្ធលើប្រាក់ចំណេញ	១.៣៨៤.៤៣១	៥៦៤១.៥៥៦	(៦២៨៧១២)	(២៥១១.៧០៤)
ពន្ធលើប្រាក់ចំណេញគណនាតាមអត្រា ២០%	២៧៦.៨៨៦	១.១២៨.៣១១	(១២៥.៧៤២)	(៥០២.៣៤១)
ផលប៉ះពាល់ពន្ធទាក់ទិននឹង៖				
ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	២១៣.៥៥៨	៨៧០.២៤៧	១៧.៨៩៥	៧១.៤៩១
ពន្ធពន្យារទ្រព្យសកម្មមិនបានកត់ត្រាទាក់ទងខាតយោងពីឆ្នាំមុន	(៤៩០.៤៤៤)	(១.៩៩៨.៥៥៨)	-	-
ពន្ធលើប្រាក់ចំណេញតាមអត្រា២០%	-	-	(១០៧.៨៤៧)	(៤៣០.៨៥០)
ពន្ធអប្បបរមា	១៦០.០២៦	៦៥២.១០៦	១០៨.៦៨៨	៤៣៤.២០៩

ខ) ពន្ធអប្បបរមា

ពន្ធលើប្រាក់ចំណេញ របស់ធនាគារ ត្រូវបានគណនាដោយ ផ្អែកលើពន្ធអប្បបរមា។ ពន្ធអប្បបរមា ត្រូវបានគណនាតាមអត្រា ១% នៃផលរបរប្រចាំឆ្នាំ រួមបញ្ចូលរាល់ពន្ធទាំងអស់។ ពន្ធលើប្រាក់ចំណេញ ត្រូវបង់តាមអត្រាណាមួយដែលខ្ពស់ជាងរវាងអត្រាពីរខាងក្រោមនេះ៖

- ២០% លើប្រាក់ចំណេញជាប់ពន្ធ ឬ
- ១% ពន្ធអប្បបរមា រួមបញ្ចូលអាករលើតម្លៃបន្ថែម។

គ)បញ្ហាពន្ធផ្សេងៗ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមានពន្ធ ពន្យារទ្រព្យសកម្ម ចំនួន ៨៥៨.២៤៦ ដុល្លារអាមេរិក ដែលបណ្តាលមកពីការខាតពន្ធយោងពីឆ្នាំមុន និងរំលស់បង្គរ។ ពន្ធពន្យារទ្រព្យសកម្មទាំងនេះមិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ ដោយសារតែមិនមានភាពប្រាកដប្រជាថាតើផលប្រយោជន៍ណាមួយនាពេលអនាគតអាចទទួលបានពីការខាតបង់ទាំងនេះពីព្រោះ៖

- មិនមានភាពប្រាកដប្រជាថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចឲ្យធនាគារប្រើប្រាស់ អត្ថប្រយោជន៍នេះបាន។
- ការខាតពន្ធអាចយោងទៅកាត់កងនឹងប្រាក់ចំណេញជាប់ពន្ធក្នុងឆ្នាំបន្តបន្ទាប់ជាអតិបរមាបានតែ៥ឆ្នាំប៉ុណ្ណោះ។
- ការខាតពន្ធដែលអាចយោងទៅប្រើប្រាស់បាន គឺត្រូវមានការត្រួតពិនិត្យ និងមានការអនុម័តដោយអគ្គនាយកដ្ឋានពន្ធដារ។

លិខិតប្រកាសពន្ធរបស់ធនាគារត្រូវត្រួតពិនិត្យ ដោយអគ្គនាយកដ្ឋានពន្ធដារតាមការិយបរិច្ឆេទ។ ដោយសារការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធដារទៅ លើប្រតិបត្តិការផ្សេងៗអាចមានការបកស្រាយខុសៗគ្នា ហេតុនេះចំនួនពន្ធដែលបាន រាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោអគ្គនាយកដ្ឋានពន្ធដារ។

២២. សាច់ប្រាក់បានពីប្រតិបត្តិការ

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញ/(ខាត)មុនបង់ពន្ធលើប្រាក់ចំណេញ	១.៣៨៤.៤៣១	៥.៦៤១.៥៥៦	(៦២៨.៧១២)	(២.៥១១.៧០៤)
<i>និយ័តកម្ម៖</i>				
សំវិធានធនលើបំណុលសង្ស័យ (កំណត់សម្គាល់ ៦ក)	៧៦០.៩៤៧	៣.១០០.៨៥៩	៥៣៩.៨៥២	២.១៥៦.៧០៨
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់៨)	១.៤៨១.១៦២	៦.០៣៥.៧៣៥	១.៦៤៧.១៦៨	៦.៥៨០.៤៣៦
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់៩)	៣២៧.៩០១	១.៣៣៦.១៩៧	៦៨៧.០៩៣	២.៧៤៤.៩៣៧
ចំណូលការប្រាក់សុទ្ធ	(៨.៧១៦.៨១៥)	(៣៥.៥២១.០២១)	(៦.០៧៦.៣៣៤)	(២៤.២៧៤.៩៥៤)
ខាតប្រតិបត្តិការមុនបម្រែបម្រួលទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ	(៤.៧៦២.៣៧៤)	(១៩.៤០៦.៦៧៤)	(៣.៨៣០.៩៣៣)	(១៥.៣០៤.៥៧៧)
<i>បម្រែបម្រួលទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ</i>				
ប្រាក់បម្រុងនៅធនាគារកណ្តាល	(១១.៥៩៨.៤៧៥)	(៤៧.២៦៣.៧៨៦)	(៩.៦៦២.០៥៣)	(៣៨.៥៩៩.៩០២)
ឥណទាន និងបុរេប្រទានអតិថិជន	(៧៣.៦២៧.៦៣០)	(៣០០.០៣២.៥៩២)	(៥០.៣៣៦.៨៧១)	(២០១.០៩៥.៨០០)
ទ្រព្យសកម្មផ្សេងៗ	១.៨៧១.៧៩១	៧.៦២៧.៥៤៨	(១.៧១៦.៦៧២)	(៦.៨៥៤.១០៤)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	២២.៥៧១.៥១៣	៩១.៩៧៨.៩១៥	(១២.៧១៣.១៥០)	(៥០.៧៨៩.០៣៤)
ប្រាក់បញ្ញើរបស់អតិថិជន	៧៣.៣៦៦.៤០៨	២៩៨.៩៦៨.១១៣	៩២.៩៥០.៩៨៥	៣៧១.៣៣៩.១៨៥
ទឹកប្រាក់ត្រូវទារ/ធំពាក់ក្រុមហ៊ុនពាក់ព័ន្ធ	២១៩.៩២៦	៨៩៦.១៩៨	(៩.៣៦៩)	(៣៧.៤២៩)
ទឹកប្រាក់ធំពាក់អ្នកផ្គត់ផ្គង់	៥៧.១២៥	២៣២.៧៨៤	(៥០៩.៣៨៧)	(២.០៣៥.០០១)
បំណុលផ្សេងៗ	៤.០៩២.៤២១	១៦.៦៧៦.៦១៦	(២.៦៨៤.១៥២)	(១០.៧២៣.១៨៨)
សាច់ប្រាក់បានពីប្រតិបត្តិការ	<u>១២.១៩០.៧០៥</u>	<u>៤៩.៦៧៧.១២២</u>	<u>១១.៤៨៨.៣៩៨</u>	<u>៤៥.៨៩៦.១៥០</u>

២៣.សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១០.៥៧៣.៩៧១	៤៣.០៨៨.៩៣២	៩.៥២៩.៣៥៥	៣៨.០៦៩.៧៧៣
សមតុល្យនៅធនាគារកណ្តាល៖ (កំណត់សម្គាល់៤)				
គណនីចរន្ត	៥៩.០៤៩.៦៨៦	២៤០.៦២៧.៤៧០	២៧.១៩៦.៨៨៤	១០៨.៦៥១.៥៥២
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់តិចជាង៣ខែ)	១១.៣០១.០០០	៤៦.០៥១.៥៧៥	១២.១០០.០០០	៤៨.៣៣៩.៥០០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ផ្សេងៗ៖ (កំណត់សម្គាល់៥)				
ប្រាក់បញ្ញើ	១៤.៦០៨.៦៦៥	៥៩.៥៣០.៣១០	៣១.៤៦៧.៣៨៩	១២៥.៧១២.២១៩
គណនីចរន្ត	៨.០៣៤.៥៨៨	៣២.៧៤០.៧៨៣	២.៦០៤.១៤៦	១០.៤០៣.៥៦៣
	១០៣.៥៦៧.៨៧០	៤២២.០៣៩.០៧០	៨២.៨៩៧.៧៧៤	៣៣១.១៧៦.៦០៧

២៤.កិច្ចសន្យា និងបំណុលយថាហេតុ

ក) កិច្ចសន្យាពន្យារតំណទាន
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមានចំនួន ទឹកប្រាក់ក្នុង កិច្ចសន្យានៃឧបករណ៍ ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដែលត្រូវផ្តល់តំណទានជូនអតិថិជនដូចខាងក្រោម៖

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លិខិតធានាពីធនាគារ	៥៧.៥១១.៤០៤	២៣៤.៣៥៨.៩៧១	៤១.៦៩០.៨៣០	១៦៦.៥៥៤.៨៦៦
ចំណែកឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	១៨.៩៣៥.១៦៥	៧៧.១៦០.៧៩៧	១៦.០៤០.០០៨	៦៤.០៧៩.៨៣២
កិច្ចសន្យាឥណទាន	១៣.៤៣៩.៨៨០	៥៤.៧៦៧.៥១១	៧.០៦៥.៤៣១	២៨.២២៦.៣៩៧
	៨៩.៨៨៦.៤៤៩	៣៦៦.២៨៧.២៧៩	៦៤.៧៩៦.២៦៩	២៥៨.៨៦១.០៩៥

ខ) កិច្ចសន្យាភតិសន្យាប្រតិបត្តិ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមានកិច្ចសន្យាភតិសន្យាដែលមិនអាចលុបចោលបាន ទាក់ទិននឹងភតិសន្យាលើការជួលអគារ។
ចំណាយភតិសន្យាអប្បបរមា សរុបដែលត្រូវបង់បន្ថែម ក្នុងរយៈពេលនៃកិច្ចសន្យាមានដូចខាងក្រោម៖

	ដុល្លារអាមេរិក	៣១ ធ្នូ ២០១៤ ពាន់រៀល	ដុល្លារអាមេរិក	៣១ ធ្នូ ២០១៣ ពាន់រៀល
មិនលើសពី១ឆ្នាំ	៥៧៩.៧២៦	២.៣៦២.៣៨៣	៣៤២.៤៥៤	១.៣៦៨.១០៤
លើសពី១ឆ្នាំ				
តែមិនលើសពី៥ឆ្នាំ	៤២៧.៩៣៩	១.៧៤៣.៨៥១	១៥១.៦៦០	៦០៥.៨៨២
	១.០០៧.៦៦៥	៤.១០៦.២៣៤	៤៩៤.១១៤	១.៩៧៣.៩៨៦

២៥.ប្រតិបត្តិការ និងសមតុល្យភាគីសម្ព័ន្ធព្យាភិ

ក)ភាគីសម្ព័ន្ធព្យាភិ និងទំនាក់ទំនង

ធនាគារត្រូវបាន កាន់កាប់ទាំងស្រុងដោយ CIMB Bank Berhad ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន CIMB Group Holdings Berhad ជាក្រុមហ៊ុនមេ ដែលបានចុះ បញ្ជីជាក្រុមហ៊ុន សាជីវកម្មនៅប្រទេស ម៉ាឡេស៊ី។
គណៈគ្រប់គ្រង សំខាន់ៗ របស់ធនាគារ រួមមានសមាជិក ក្រុមប្រឹក្សាភិបាល របស់ធនាគារជាអ្នក ដែលធ្វើការសម្រេចចិត្តសំខាន់ៗពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារព្រមទាំងអ្នកគ្រប់គ្រង ជាន់ខ្ពស់ (រួមបញ្ចូលសមាជិក ក្រុមគ្រួសារ ជិតដិតរបស់ពួកគេផងដែរ)។

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទឹកប្រាក់ដែលធនាគារជំពាក់៖				
ក្រុមហ៊ុនមេ៖				
ទឹកប្រាក់ជំពាក់ CIMB Bank Berhad (កំណត់សម្គាល់១២)	២៨៣.៧១០	១.១៥៦.១១៨	៥១.៤៣៤	២០៥.៤៧៩
ប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងជាន់ខ្ពស់	១.៩៧៩.០៣៧	៨.០៦៤.៨៧៦	១.៨៥៦.៨២១	៧.៤១៨.០០០
	២.២៦២.៧៤៧	៩.២២០.៦៩៤	១.៩០៨.២៥៥	៧.៦២៣.៤៧៩

ទឹកប្រាក់ដែលក្រុមហ៊ុនសម្ព័ន្ធព្យាភិជំពាក់៖				
ប្រាក់បញ្ញើនៅ៖				
ក្រុមហ៊ុនមេ	៥.១៦៨.៧៧២	២១.០៦២.៧៤៦	១៥.៤០៥.៧៣៤	៦១.៥៤៥.៩០៧
ឥណទាន និងបុរេប្រទានភាគីសម្ព័ន្ធព្យាភិ	(១.១៦៥.៥៦៨)	(៤.៧៤៩.៦៩០)	(២១៦.៧៣៩)	(៨៦៥.៨៧២)
ទឹកប្រាក់ជំពាក់ពីក្រុមហ៊ុនសម្ព័ន្ធព្យាភិ (កំណត់សម្គាល់១២)	៦៣.៤៧៤	២៥៨.៦៥៧	៥១.១២៤	២០៤.២៤០
ក្រុមហ៊ុនសម្ព័ន្ធព្យាភិ	១៥៦.៣៧៥	៦៣៧.២២៨	២៣០.១៩២	៩១៩.៦១៧

២៥.ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយ៖				
ចំណាយការប្រាក់បានបង់/ត្រូវបង់លើប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងជាន់ខ្ពស់	៧៤.៥១០	៣០៣.៦២៨	៧៥.៣៧៦	៣០១.១២៧
ចំណូល៖				
ចំណូលការប្រាក់បានទទួលពីប្រាក់បញ្ញើ នៅក្រុមហ៊ុនមេ និងក្រុមហ៊ុនសម្ព័ន្ធព្យាភិនានា	២៣.២៥៩	៩៤.៧៨០	១៥.៥៣៧	៦៣.៣១៣

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល	៨៩.៨០០	៣៦៥.៩៣៥	៩៦.១៦៨	៣៨៤.១៩១
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍រយៈពេលខ្លី	៣៤៧.១៩៦	១.៤១៤.៨២៤	៣៩៩.០៣៦	១.៥៩៤.១៤៩
	៤៣៦.៩៩៦	១.៧៨០.៧៥៩	៤៩៥.២០៤	១.៩៧៨.៣៤០

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ធនាគារ ប្រឈមនឹងហានិភ័យ ហិរញ្ញវត្ថុផ្សេងៗមួយ ចំនួនដូចជា ហានិភ័យឥណទានហានិភ័យទីផ្សារ (រួមមានហានិភ័យ រូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់) ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យប្រតិបត្តិការ។ការទទួលយកហានិភ័យ គឺជាសកម្មភាពចម្បងរបស់អាជីវកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាផលវិបាក ដែលមិនអាច ជៀសវាងបានក្នុងដំណើរការ អាជីវកម្មមិនប្រើប្រាស់ ឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍ (derivative financial instrument) ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះទេ។
ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ (ឥណទាននិងឥណនីត្រូវទទួល)				
សាច់ប្រាក់ក្នុងដៃសមតុល្យនៅ	១០.៥៧៣.៩៧១	៤៣.០៨៨.៩៣២	៩.៥២៩.៣៥៥	៣៨.០៦៩.៧៧៣
ធនាគារកណ្តាល (*)	៧០.៣៥០.៦៨៦	២៨៦.៦៧៩.០៤៥	៣៩.២៩៦.៨៨៤	១៥៦.៩៩១.០៥១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២២.៦៤៣.២១៣	៩២.២៧១.០៩៣	៣៤.០៧១.៥៣៥	១៣៦.១១៥.៧៨២
បុរេប្រទានអតិថិជន	២០៦.៣៩៩.៩៦៣	៨៤១.០៧៩.៨៥០	១៣៣.៥៣៣.២៨០	៥៣៣.៤៦៥.៤៥៤
ទឹកប្រាក់ត្រូវទារ				
ពីក្រុមហ៊ុនសម្ព័ន្ធព្យាភិ	៦៣.៤៧៤	២៥៨.៦៥៧	៥១.១២៤	២០៤.២៤០
ទ្រព្យសកម្មផ្សេងៗ	១.៣៩៣.២៨៥	៥.៦៧៧.៦៣៦	២.៨៦៤.៥៩៤	១១.៤៤៤.០៥៣
	៣១១.៤២៤.៥៩២	១.២៦៩.០៥៥.២១៣	២១៩.៣៤៦.៧៧២	៨៧៦.២៩០.៣៥៣

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលហិរញ្ញវត្ថុ (បំណុលផ្សេងៗ កត់ត្រាតាមរំលស់វិវាទដើម)				
ប្រាក់បញ្ញើរបស់ធនាគារ	៣៣.៣០៣.៨៦៤	១៣៥.៧១៣.២៤៦	១០.៧៣២.៣៥១	៤២.៨៧៥.៧៤២
ប្រាក់បញ្ញើរបស់អតិថិជន	២៦៤.៦៨០.៦២៣	១.០៧៨.៥៧៣.៥៣៩	១៩១.៣១៤.២១៥	៧៦៤.៣០០.២៨៩
ទឹកប្រាក់ជំពាក់				
ក្រុមហ៊ុនសម្ព័ន្ធព្យាភិ	២៨៣.៧១០	១.១៥៦.១១៨	៥១.៤៣៤	២០៥.៤៧៩
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	១៩៧.២១១	៨០៣.៦៣៥	១៤០.០៨៦	៥៥៩.៦៤៤
បំណុលផ្សេងៗ	១២.៧៩៦.៨៨៥	៥២.១៤៧.៣១៩	៨.៦៧០.៦៩៦	៣៤.៦៣៩.៤៣១
	៣១១.២៦២.២៩៦	១.២៦៨.៣៩៣.៨៥៧	២១០.៩០៨.៧៨២	៨៤២.៥៨០.៥៨៥

	៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ-សុទ្ធ	១៦២.២៩៦	៦៦១.៣៥៦	៨.៤៣៧.៩៩០	៣៣.៧០៩.៧៦៨

(*) សមតុល្យនៅធនាគារកណ្តាល មិនរួមបញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុង កាតព្វកិច្ចដែលមិនមែនជាទ្រព្យសកម្មហិរញ្ញវត្ថុ។

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.១ ហានិភ័យឥណទាន

ធនាគារប្រឈមមុខ នឹងហានិភ័យឥណទាន ដែលជាហានិភ័យ កើតឡើងដោយភាគីដៃគូរបស់ធនាគារ នឹងធ្វើឲ្យមានការខាតបង់ផ្នែក ហិរញ្ញវត្ថុដល់ធនាគារ ដោយសារការខកខានក្នុង ការបំពេញកាតព្វកិច្ចសង បំណុលតាមកិច្ចសន្យា។ ហានិភ័យឥណទាន គឺជាហានិភ័យដែលសំខាន់ជាងគេបំផុតក្នុងអាជីវកម្មធនាគារ។ ហានិភ័យឥណទានភាគច្រើនកើតមកពីការផ្តល់ឥណទាន និងបុរេប្រទាន។ ឧបករណ៍ហិរញ្ញវត្ថុក្រៅខ្ទង់តារាងតុល្យការក៏មានហានិភ័យ ឥណទានដែរ ដូចជាកិច្ចសន្យាឥណទានជាដើម។ការគ្រប់គ្រងហានិភ័យឥណទានត្រូវបានធ្វើឡើងដោយគណៈកម្មាធិការឥណទានរបស់ធនាគារ។

ហានិភ័យឥណទានត្រូវបាន គ្រប់គ្រងតាមរយៈការវិភាគជាប្រចាំទៅលើលទ្ធភាពរបស់អ្នកខ្ចីប្រាក់ និងអ្នកខ្ចីប្រាក់ ដែលមានសក្តានុពល ក្នុងការបំពេញកាតព្វកិច្ចសងការប្រាក់ និងប្រាក់ដើម។ ហានិភ័យឥណទានក៏ត្រូវបានគ្រប់គ្រងតាមរយៈការទទួលវត្ថុបញ្ចាំ និងការធានាជាបុគ្គល។

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.១ហានិភ័យឥណទាន (ត)

(ក) ការវាស់វែងហានិភ័យឥណទាន

ធនាគារបានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល (Core Credit Risk Policy) ដែលត្រូវបានរៀបចំឡើង ដើម្បីអភិបាល នូវរាល់សកម្មភាព ក្នុងការធានារ៉ាប់រងហានិភ័យ។ ការបន្តឥណទាន ត្រូវបានអភិបាលដោយកម្មវិធីឥណទាន ដែលបានរៀប ចំគម្រោងសម្រាប់ផលិតផល ឬសំណៀតឥណទានពិសេស រាប់ទាំងទីផ្សារគោលដៅ កាលកំណត់ និងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធីនៅក្រោមផលិតផលឥណទានដែលនឹងត្រូវវាស់វែង និងផ្តល់ឲ្យ។

ធនាគារក៏អះអាងផងដែរថាខ្លួនមានការបែងចែកតួនាទីច្បាស់លាស់ រវាងភាគព្វកិច្ចអ្នកលើកសំណើ ឥណទាន (loan originators) អ្នកវាយតម្លៃ ឥណទាន (evaluators) និងកម្រិតការអនុម័តឥណទាន (approving authorities)។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍គ្រប់គ្រងហានិភ័យ

ធនាគារគ្រប់គ្រង កម្រិតឥណទាន និងត្រួតពិនិត្យការ ប្រមូលផ្តុំហានិភ័យឥណទាននៅពេល ដែលពួកគេរកឃើញជាពិសេសទៅលើដែកូជាបុគ្គល និងជាក្រុម ព្រមទាំងវិស័យផ្សេងៗ

ធនាគាររៀបចំ រចនាសម្ព័ន្ធតាម កម្រិតហានិភ័យឥណទាន ដោយដាក់កម្រិតលើចំនួនទឹកប្រាក់នៃ ហានិភ័យដែលអាច ទទួលយកបាន ទាក់ទងនឹងអ្នកខ្ចីឯកត្តជន ឬអ្នកខ្ចីជាក្រុម និងតាមវិស័យផ្សេងៗ។ ហានិភ័យនេះត្រូវបាន ត្រួតពិនិត្យតាមមូលដ្ឋានរង្វិល ហើយនឹងត្រូវត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ឬញឹកញាប់ជាងនេះតាមការចាំបាច់។ ការដាក់កំណត់លើកម្រិតហានិភ័យឥណទានតាមផលិតផល និងតាមវិស័យអាជីវកម្ម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ហានិភ័យធំត្រូវបាន កំណត់និយមន័យ ដោយធនាគារ កណ្តាលថាជាហានិភ័យឥណទាន ទូទៅចំពោះ អ្នកទទួលផលឯកត្តជន ដែលមានចំនួនលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ធ៧-០៦-២២៦ប្រ.ក. របស់ធនាគារកណ្តាល តម្រូវឲ្យធនាគាររក្សាឲ្យបានគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន ២០% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារ ធៀបនឹងអ្នកទទួលផលឯកត្តជនណាមួយ និងមូល និធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំៗសរុបមិនត្រូវឲ្យលើសពី ៣០០% នៃមូល និធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

ធនាគារប្រើប្រាស់ គោលការណ៍ និងការអនុវត្ត ជាច្រើនដើម្បី កាត់បន្ថយហានិភ័យឥណទាន រួមទាំង ការតម្រូវឲ្យអ្នក ខ្ចីប្រាក់ដាក់វត្ថុ បញ្ចាំលើ ឥណទាន និងបុរេប្រទានដែលធនាគារផ្តល់ឲ្យ។

(គ)គោលការណ៍សំវិធានធន និងការថយចុះតម្លៃ

ធនាគារត្រូវអនុវត្តតាមការចាត់ថ្នាក់ឥណទាន និងសំវិធានធន អនុលោមតាមប្រកាសពាក់ព័ន្ធដូចបានបញ្ជាក់នៅក្នុង កំណត់សម្គាល់ ២.៦ នៃរបាយការណ៍ហិរញ្ញវត្ថុ។ ឥណទាន និងបុរេប្រទានដែលហួសកាលកំណត់សងតិចជាង៩០ថ្ងៃ មិនត្រូវបានចាត់ទុកថាមានការថយចុះតម្លៃទេ លើកលែងតែមានពត៌មានផ្សេងមកបញ្ជាក់។

ឃ)ហានិភ័យឥណទានអតិបរមា មុនការកាន់កាប់វត្ថុបញ្ចាំ ឬមុនការបង្កើនឥណទាន

៣១ ធ្នូ ២០១៤	៣១ ធ្នូ ២០១៣

ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល

ហានិភ័យឥណទានពាក់ព័ន្ធនឹង

ទ្រព្យសកម្មក្នុងតារាងតុល្យការ៖

សមតុល្យនៅធនាគារផ្សេងៗ

ឥណទាន និងបុរេប្រទាន

អតិថិជន

ទឹកប្រាក់ក្រុមហ៊ុនសម្ព័ន្ធ

ញាតិជំពាក់

ទ្រព្យសកម្មផ្សេងៗ

១.៣៩៣.២៨៥	៥.៦៧៧.៦៣៦	២.៨៦៤.៥៩៤	១១.៤៤៤.០៥៣
២៣០.៤៩៩.៩៣៥	៩៣៩.២៨៧.២៣៦	១៧១.៩០៦.២៦២	៦៨៦.៧៦៥.២៩២

ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្រៅតារាងតុល្យការ៖			
លិខិតទទួលស្គាល់ពីធនាគារ	៥៧.៥១១.៤០៤	២៣៤.៣៥៨.៩៧១	៤១.៦៩០.៨៣០
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	១៨.៩៣៥.១៦៥	៧៧.១៦០.៧៩៧	១៦.០៤០.០០៨
កិច្ចសន្យាឥណទាន	១៣.៤៣៩.៨៨០	៥៤.៧៦៧.៥១១	៧.០៦៥.៤៣១
	៨៩.៨៨៦.៤៤៩	៣៦៦.២៨៧.២៧៩	៦៤.៧៩៦.២៦៩
	៣២០.៣៨៦.៣៨៤	១.៣០៥.៥៧៤.៥១៥	២៣៦.៧០២.៤៧៥

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ តារាងខាងលើនេះ បង្ហាញពីស្ថានភាព អាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងឆ្នាំ២០១៣ ដោយមិនគិតលើវត្ថុបញ្ចាំ ឬការបង្កើនឥណទានផ្សេងទៀតទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យ ដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ ដកសំវិធានធនទូទៅ។

ដូចបានបង្ហាញខាងលើ ៦៧% នៃហានិភ័យអតិបរមាសរុប គឺកើតមកពីឥណទាន និងបុរេប្រទានអតិថិជន។

គណៈគ្រប់គ្រងមានជំនឿថាខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់ធនាគារ ដែល បណ្តាលមកពីឥណទាន និងបុរេប្រទាន ឲ្យស្ថិតក្នុងកម្រិតអប្បបរមាតាមវិធីដូចខាងក្រោម៖

- ឥណទាន និងបុរេប្រទានស្ទើរតែទាំងអស់របស់ធនាគារ ត្រូវបានធានាដោយវត្ថុបញ្ចាំ ហើយឥណទានត្រូវបានផ្តល់ ឲ្យត្រឹមតែ ៦០% ទៅ ៧០% នៃតម្លៃវត្ថុបញ្ចាំតែប៉ុណ្ណោះ។
- សំណៀតឥណទានស្ទើរតែទាំងអស់ មិនត្រូវបានចាត់ទុកថាហួស កាលកំណត់សង និងថយចុះតម្លៃទេ។
- ធនាគារមាននីតិវិធីវាយតម្លៃ ឥណទានយ៉ាងសមរម្យ ក្នុងការផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.១ ហានិភ័យឥណទាន (ត)

(ង) ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

៣១ ធ្នូ ២០១៤		៣១ ធ្នូ ២០១៣	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល

ឥណទាន និងបុរេប្រទាន

ដែលមិនហួសកាលកំណត់សង

និងមិនថយចុះតម្លៃ

ដក៖

សំវិធានធនលើបំណុលសង្ស័យ

ឥណទាន និងបុរេប្រទានសុទ្ធ

(២.១៤៦.៦២០)	(៨.៧៤៧.៤៧៦)	(១.៣៨៥.៦៧៣)	(៥.៥៣៥.៧៦៣)
២០៦.៣៩៩.៩៦៣	៨៤១.០៧៩.៨៥០	១៣៣.៥៣៣.២៨០	៥៣៣.៤៦៥.៤៥៤

អនុលោមទៅតាមគោលការណ៍របស់ធនាគារកណ្តាល ផលដែលរំពឹងថានឹងអាចប្រមូលបានមកវិញពីវត្ថុបញ្ចាំ (លើកលែងតែសាច់ប្រាក់) មិនត្រូវបានគិតបញ្ចូលក្នុងការធ្វើសំវិធានធនឥណទានទេ។ សំវិធានធនឥណទានបាត់បង់សរុបមានចំនួន ២.១៤៦.៦២១ ដុល្លារអាមេរិក គឺជាសំវិធានធនទូទៅ ១% ទៅលើឥណទាន និងបុរេប្រទាន និងអត្រានៃសំវិធានធនជាក់លាក់កំណត់ដោយធនាគារកណ្តាល។

(i) ឥណទាន និងបុរេប្រទានដែលមិនទាន់ផុតកំណត់សង និងមិនទាន់ថយចុះតម្លៃ
ឥណទាន និងបុរេប្រទានដែលមិនទាន់ផុតកំណត់សង មិនត្រូវបានចាត់ទុកថាថយចុះតម្លៃទេ លុះត្រាតែមានពត៌មានផ្សេងមកបញ្ជាក់។

(ii) ឥណទាន និងបុរេប្រទានដែលផុតកំណត់សង ប៉ុន្តែមិនទាន់ថយចុះតម្លៃ
ឥណទាន និងបុរេប្រទានដែលផុតកំណត់សងតិចជាង៩០ថ្ងៃ មិនត្រូវបានចាត់ទុកថាថយចុះតម្លៃទេ លុះត្រាតែមានពត៌មានផ្សេងមកបញ្ជាក់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមិនមានឥណទាន និងបុរេប្រទានដែលផុតកំណត់សង និងបានថយចុះតម្លៃទេ។

(iii) ឥណទាន និងបុរេប្រទានដែលថយចុះតម្លៃ
អនុលោមតាមប្រកាសលេខ ធ៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការធ្វើចំណាត់ថ្នាក់ និង សំវិធានធនឥណទានបាត់បង់ រាល់ឥណទាន និងបុរេប្រទានដែលហួសកាលកំណត់សងលើសពី៩០ថ្ងៃ ត្រូវបានចាត់ទុកថា ថយចុះតម្លៃ ហើយកម្រិតអប្បបរមានៃសំវិធានធនជាក់លាក់សម្រាប់ការថយចុះតម្លៃត្រូវបាន កត់ត្រាអាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធ លុះត្រាតែមានពត៌មានផ្សេងមកបញ្ជាក់។

ដុល្លារអាមេរិក	៣១ ធ្នូ ២០១៤	ដុល្លារអាមេរិក	៣១ ធ្នូ ២០១៣
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ហួសកាលកំណត់			
សងលើសពី៣៦១ថ្ងៃ	៦១.៧៧២	២៥១.៧២០	៤៩.២២៧

(iv)ឥណទាននិងបុរេប្រទានដែលបានរៀបចំឡើងវិញ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមិនមានឥណទាន និងបុរេប្រទានដែលបានរៀបចំឡើងវិញទេ។

(៥) ការរឹបអូសវត្ថុបញ្ចាំ
ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមិនបានរឹបអូសទ្រព្យសកម្មដែលបានដាក់ជាវត្ថុបញ្ចាំទេ។

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.១ ហានិភ័យឥណទាន (ត)

(ឆ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារតាមតម្លៃយោងដកសំវិធានធន ដោយចាត់ ថ្នាក់ តាម ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។ ក្នុង តារាងនេះ ធនាគារបានបែងចែកហានិភ័យទៅតាមប្រទេសនីមួយៗ ដោយ ផ្អែក តាមប្រទេសនៃភាគីដៃគូរបស់ខ្លួន។

	កម្ពុជា	ម៉ាឡេស៊ី	ថៃ	អាមេរិក	សិង្ហបុរី	ឥណ្ឌូនេស៊ី	សរុប
	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤							
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៤.០០២.៩៨៧	៥.១៦៨.៧៧២	៥៥.០៧២	៣.៣១៥.០៧៩	៩១.៩៤០	៩.៣៦៣	២២.៦៤៣.២១៣
ឥណទាន និងបុរេប្រទានអតិថិជន	២០៦.៣៩៩.៩៦៣	-	-	-	-	-	២០៦.៣៩៩.៩៦៣
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ពន្ធិញ្ញាតិ	-	៦៣.៤៧៤	-	-	-	-	៦៣.៤៧៤
ទ្រព្យសកម្មផ្សេងៗ	១.៣៩៣.២៨៥	-	-	-	-	-	១.៣៩៣.២៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	<u>២២១.៧៩៦.២៣៥</u>	<u>៥.២៣២.២៤៦</u>	<u>៥៥.០៧២</u>	<u>៣.៣១៥.០៧៩</u>	<u>៩១.៩៤០</u>	<u>៩.៣៦៣</u>	<u>២៣០.៤៩៩.៩៣៥</u>
សមមូលជាពាន់រៀល	<u>៩០៣.៨១៩.៦៥៨</u>	<u>២១.៣២១.៤០២</u>	<u>២២៤.៤១៨</u>	<u>១៣.៥០៨.៩៤៧</u>	<u>៣៧៤.៦៥៦</u>	<u>៣៨.១៥៤</u>	<u>៩៣៩.២៨៧.២៣៥</u>

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៧.០០៣.០៩៦	១៥.៤០៥.៧៣៤	២១.៣៩១	១.៤៣២.៥១៣	១៩៥.១១៩	១៣.៦៨២	៣៤.០៧១.៥៣៥
ឥណទាន និងបុរេប្រទានអតិថិជន	១៣៣.៥៣៣.២៨០						១៣៣.៥៣៣.២៨០
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ពន្ធិញ្ញាតិ	-	៥១.១២៤	-	-	-	-	៥១.១២៤
ទ្រព្យសកម្មផ្សេងៗ	២.៨៦៤.៥៩៤	-	-	-	-	-	២.៨៦៤.៥៩៤
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	<u>១៥៣.៤០០.៩៧០</u>	<u>១៥.៤៥៦.៨៥៨</u>	<u>២១.៣៩១</u>	<u>១.៤៣២.៥១៣</u>	<u>១៩៥.១១៩</u>	<u>១៣.៦៨២</u>	<u>១៧០.៥២០.៥៣៣</u>
សមមូលជាពាន់រៀល	<u>៦១២.៨៣៦.៨៧៥</u>	<u>៦១.៧៥០.១៤៨</u>	<u>៨៥.៤៥៧</u>	<u>៥.៧២២.៨៨៩</u>	<u>៧៧៩.៥០០</u>	<u>៥៤.៦៦០</u>	<u>៦៨១.២២៩.៥២៩</u>

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.១ ហានិភ័យឥណទាន (ត)

(ឆ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះលម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដកសំវិធានធន ដោយចាត់ថ្នាក់ តាម ប្រភេទ អាជីវកម្មនៃភាគីដៃគូ។

	គ្រឹះស្ថាន	អាជីវកម្ម	ការលក់ដុំ								
	ហិរញ្ញវត្ថុ	សេវាកម្ម	អចលនទ្រព្យ	និងលក់រាយ	សំណង់	អាហារ័ណ	ប្រភេទផ្សេងៗ	ឯកត្តជន	សរុប		
	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក	ពុល្លារអាមេរិក		

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

ប្រាក់បញ្ញើនិងការដាក់											
ប្រាក់នៅធនាគារផ្សេងៗ	២២.៦៤៣.២១៣	-	-	-	-	-	-	-	-	២២.៦៤៣.២១៣	
ឥណទាន និងបុរេប្រទានអតិថិជន	១.២៤២.៦៣២	១៩.៥៦០.៤០៨	១០.៦៤៤.១៦៥	៧៧.១៨៤.១៤៨	៨.៤១៦.៦៧៣	១៧.៤១០.០៩៧	១៨.៧៤៨.៩៧៨	៥៣.១៩២.៨៦២	២០៦.៣៩៩.៩៦៣		
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ពន្ធិញ្ញាតិ	៦៣.៤៧៤	-	-	-	-	-	-	-	៦៣.៤៧៤		
ទ្រព្យសកម្មផ្សេងៗ	២២៩.៣៦០	១១១.៤១១	៦៣.០៦៧	៣៣០.៣០៧	១៤៧.២៣៩	៧៧.៥៤៦	៧២.៨៨៣	៣៦១.៤៧២	១.៣៩៣.២៨៥		
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	<u>២៤.១៧៨.៦៧៩</u>	<u>១៩.៦៧១.៨១៩</u>	<u>១០.៧០៧.២៣២</u>	<u>៧៧.៥១៤.៤៥៥</u>	<u>៨.៥៦៣.៩១២</u>	<u>១៧.៤៨៧.៦៤៣</u>	<u>១៨.៨២១.៨៦១</u>	<u>៥៣.៥៥៤.៣៣៤</u>	<u>២៣០.៤៩៩.៩៣៥</u>		
សមមូលជាពាន់រៀល	<u>៩៨.៥២៨.១១៧</u>	<u>៨០.១៦២.៦៦២</u>	<u>៤៣.៦៣១.៩៧០</u>	<u>៣១៥.៨៧១.៤០៤</u>	<u>៣៤.៨៩៧.៩៤១</u>	<u>៧១.២៦២.១៤៥</u>	<u>៧៦.៦៩៩.០៨៤</u>	<u>២១៨.២៣៣.៩១២</u>	<u>៩៣៩.២៨៧.២៣៥</u>		

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣

ប្រាក់បញ្ញើនិងការដាក់											
ប្រាក់នៅធនាគារផ្សេងៗ	៣៤.០៧១.៥៣៥	-	-	-	-	-	-	-	-	៣៤.០៧១.៥៣៥	
ឥណទាន និងបុរេប្រទានអតិថិជន	២.៥១៤.៥១៨	៥.៣៦៣.៦៦០	១១.៨១៣.០៤៧	៣២.៦៩៦.២៧៣	៤.៨៨០.៣២៧	១៥.៣០១.១៥៦	៣៥.១៩៥.៦០៤	២៥.៧៦៨.៦៩៥	១៣៣.៥៣៣.២៨០		
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ពន្ធិញ្ញាតិ	៥១.១២៤	-	-	-	-	-	-	-	៥១.១២៤		
ទ្រព្យសកម្មផ្សេងៗ	២.៨៦៤.៥៩៤	-	-	-	-	-	-	-	២.៨៦៤.៥៩៤		
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	<u>៣៩.៥០១.៧៧១</u>	<u>៥.៣៦៣.៦៦០</u>	<u>១១.៨១៣.០៤៧</u>	<u>៣២.៦៩៦.២៧៣</u>	<u>៤.៨៨០.៣២៧</u>	<u>១៥.៣០១.១៥៦</u>	<u>៣៥.១៩៥.៦០៤</u>	<u>២៥.៧៦៨.៦៩៥</u>	<u>១៧០.៥២០.៥៣៣</u>		
សមមូលជាពាន់រៀល	<u>១៥៧.៨០៩.៥៧៥</u>	<u>២១.៤២៧.៨២២</u>	<u>៤៧.១៩៣.១២៣</u>	<u>១៣០.៦២១.៦១១</u>	<u>១៩.៤៩៦.៩០៦</u>	<u>៦១.១២៨.១១៨</u>	<u>១៤០.៦០៦.៤៣៨</u>	<u>១០២.៩៤៥.៩៣៧</u>	<u>៦៨១.២២៩.៥៣០</u>		

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.២ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឲ្យមានការប្រែប្រួល តម្លៃសមស្រប ឬលំហូរសាច់ប្រាក់នា ពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងឆលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ ព្រមទាំងបម្រែ បម្រួលអត្រាទីផ្សារឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមានឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមតម្លៃសមស្របទេ។ ធនាគារ ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍ ដូចជាកិច្ចសន្យាប្តូរ រូបិយប័ណ្ណដើម្បីគ្រប់គ្រងហានិភ័យ របស់ខ្លួននោះទេ។

(ក) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការ ថាជាការវិនិយោគសម្រាប់ដាក់លក់ឬការវិនិយោគតាមតម្លៃសមស្រប តាមការចំណេញឬខាតទេ។

(ខ) ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យរូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត និងទ្រព្យសកម្មនិងបំណុលដែលបានកត់ត្រាជារូបិយប័ណ្ណផ្សេង ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ធនាគារ។ ធនាគារធ្វើប្រតិបត្តិការជាចម្បងជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោលរបស់ធនាគារ ហើយធនាគារមិនមានហានិភ័យការប្តូររូបិយប័ណ្ណជាសារវន្តនោះទេ។តារាងខាងក្រោមនេះសង្ខេបអំពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារតាមរូបិយប័ណ្ណ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

	សរុប							
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	ប្រាក់ដុល្លារអាមេរិក	ប្រាក់អឺរ៉ូ	ប្រាក់រូបៀតណូនេស៊ី	ប្រាក់បាតថៃ	ប្រាក់យ៉េនជប៉ុន	ប្រាក់យន់ចិន	រូបិយប័ណ្ណផ្សេងៗ	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១០.៤៨៦.៨៩៥	-	-	-	-	-	៨៧.០៧៦	១០.៥៧៣.៩៧១
សមតុល្យនៅធនាគារកណ្តាល	១០៨.៥០៦.៧២៤	-	-	-	-	-	១៥៩.៤៩០	១០៨.៦៦៦.២១៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៨.៥៦៩.៧៨២	២.៩៣៣.០១៨	៩.៣៦៣	៥៥.១៣៩	២៥១.៤២៩	៦៨.៥៧៩	៧៥៥.៩០៣	២២.៦៤៣.២១៣
ឥណទាន និងបុរេប្រទានអតិថិជន	២០៦.៣៩៩.៩៦៣	-	-	-	-	-	-	២០៦.៣៩៩.៩៦៣
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ព័ន្ធុញាតិ	៦៣.៤៧៤	-	-	-	-	-	-	៦៣.៤៧៤
ទ្រព្យសកម្មផ្សេងៗ	១.០៧៧.៩៥៣	-	-	-	-	-	៣១៥.៣៣២	១.៣៩៣.២៨៥
	៣៤៥.១០៤.៧៩១	២.៩៣៣.០១៨	៩.៣៦៣	៥៥.១៣៩	២៥១.៤២៩	៦៨.៥៧៩	១.៣១៧.៨០១	៣៤៩.៧៤០.១២០

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ	៣៣.៣០៣.៨៦៤	-	-	-	-	-	-	៣៣.៣០៣.៨៦៤
ប្រាក់បញ្ញើរបស់អតិថិជន	២៦០.០៨៤.១៥៦	២.៩២១.៨០៣	-	៤៦.០៨២	៣០៩.៧៨២	៦៨.៥៧៩	១.១៨២.៧៤០	២៦៤.៦១៣.១៤២
ទឹកប្រាក់ជំពាក់ក្រុមហ៊ុនសម្ព័ន្ធុញាតិ	៦.៩៧៣	-	-	-	-	-	២៤៥.៣៥៦	២៥២.៣២៩
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	១១៣.៣៩៤	-	៤២៩	-	-	-	៨៤.២០៨	១៩៨.០៣១
បំណុលផ្សេងៗ	១២.៧១៩.៧៦៥	-	៧៥០	១៥.៣២៧	-	-	១២៧.៥៤៦	១២.៨៦៣.៣៨៨
	៣០៦.២២៨.១៥២	២.៩២១.៨០៣	១.១៧៩	៦១.៤០៩	៣០៩.៧៨២	៦៨.៥៧៩	១.៦៣៩.៨៥០	៣១១.២៣០.៧៥៤

ស្ថានភាពនៅលើតារាងតុល្យការសុទ្ធសមមូលជាពាន់រៀល	៣៨.៨៧៦.៦៣៩	១១.២១៥	៨.១៨៤	(៦.២៧០)	(៥៨.៣៥៣)	-	(៣២២.០៤៩)	៣៨.៥០៩.៣៦៦
	១៥៨.៤២២.៣០៤	៤៥.៧០១	៣៣.៣៥០	(២៥.៥៥០)	(២៣៧.៧៨៨)	-	(១.៣១២.៣៥០)	១៥៦.៩២៥.៦៦៦

កិច្ចសន្យាឥណទានសមមូលជាពាន់រៀល	៨៩.៨៨៦.៤៤៩	-	-	-	-	-	-	៨៩.៨៨៦.៤៤៩
	៣៦៦.២៨៧.២៨០	-	-	-	-	-	-	៣៦៦.២៨៧.២៨០

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.២ ហានិភ័យទីផ្សារ (ត)

(ខ) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	សរុប					
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	ប្រាក់ដុល្លារអាមេរិក	ប្រាក់រូបៀតណូនេស៊ី	ប្រាក់បាតថៃ	ប្រាក់យ៉េនជប៉ុន	រូបិយប័ណ្ណផ្សេងៗ	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	៩.៤៦៣.៩៤០	-	-	-	៦៥.៤១៥	៩.៥២៩.៣៥៥
សមតុល្យនៅធនាគារកណ្តាល	៦៥.៩៥៩.៥៤២	-	-	-	៥៤.៣៩៥	៦៦.០១៣.៩៣៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៣២.៩៣៣.៦០៨	១៣.៦៨២	៦៨.៥៩០	២៤.៤៦៣	១.០៣១.១៩២	៣៤.០៧១.៥៣៥
ឥណទាន និងបុរេប្រទានអតិថិជន	១៣៣.៥៣៣.២៨០	-	-	-	-	១៣៣.៥៣៣.២៨០
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ព័ន្ធុញាតិ	៥១.១២៤	-	-	-	-	៥១.១២៤
ទ្រព្យសកម្មផ្សេងៗ	២.៨៦៤.៥៩៤	-	-	-	-	២.៨៦៤.៥៩៤
	២៤៤.៨០៦.០៨៨	១៣.៦៨២	៦៨.៥៩០	២៤.៤៦៣	១.១៥១.០០២	២៤៦.០៦៣.៨២៥

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ	១០.៧៣២.៣៥១	-	-	-	-	១០.៧៣២.៣៥១
ប្រាក់បញ្ញើរបស់អតិថិជន	១៨៩.៦៧៣.៤៦៥	-	៩៣.០០៤	៤១.៨៩២	១.៥០៥.៨៥៤	១៩១.៣១៤.២១៥
ទឹកប្រាក់ជំពាក់ក្រុមហ៊ុនសម្ព័ន្ធុញាតិ	៤០.១៧៣	-	-	-	១១.២៦១	៥១.៤៣៤
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	១៣៥.៥៧២	-	-	-	៤.៥១៣	១៤០.០៨៥
បំណុលផ្សេងៗ	៨.៦៧០.៦៩៦	-	-	-	-	៨.៦៧០.៦៩៦
	២០៩.២៥២.២៥៧	-	៩៣.០០៤	៤១.៨៩២	១.៥២១.៦២៨	២១០.៩០៨.៧៨១

ស្ថានភាពនៅលើតារាងតុល្យការសុទ្ធសមមូលជាពាន់រៀល	៣៥.៥៥៣.៨៣១	១៣.៦៨២	(២៤.៤១៤)	(១៧.៤២៩)	(៣៧០.៦២៦)	៣៥.១៥៥.០៤៤
	១៤២.០៣៧.៥៥៥	៥៤.៦៦០	(៩៧.៥៣៤)	(៦៩.៦២៩)	(១.៤៨០.៦៥៣)	១៤០.៤៤៤.៤០១

កិច្ចសន្យាឥណទានសមមូលជាពាន់រៀល	៦៤.៧៩៦.២៦៩	-	-	-	-	៦៤.៧៩៦.២៦៩
	២៥៨.៨៦១.០៩៥	-	-	-	-	២៥៨.៨៦១.០៩៥

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរ សាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារការប្រែប្រួល អត្រាការប្រាក់លើទីផ្សារ។ គម្លាតនៃការប្រាក់អាចកើនឡើង ឬថយចុះ អាស្រ័យលើបម្រែបម្រួល ឥតវិធីឹងទុកក្នុងអត្រាផ្សេងៗ។ គណៈគ្រប់គ្រងធនាគារបានតាមដានយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានៃអត្រាការប្រាក់ដែល ប្រែប្រួលនេះ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ ទ្រព្យសកម្ម និងបំណុលតាមតម្លៃយោង ត្រូវបាន ធ្វើចំណាត់ថ្នាក់មុនគេ រវាងកាលបរិច្ឆេទនៃការប្រែប្រួលការប្រាក់ ឬតាម កាលកំណត់របស់ឧបករណ៍ហិរញ្ញវត្ថុ។

	តិចជាង១ខែ	១-៣ខែ	៣-១២ខែ	១-៥ឆ្នាំ	លើសពី៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១០.៥៧៣.៩៧១	១០.៥៧៣.៩៧១
សមតុល្យនៅធនាគារកណ្តាល	១១.៣០១.០០០	-	-	-	៤.៥០០.០០០	៩២.៨៦៥.២១៤	១០៨.៦៦៦.២១៤
ប្រាក់បញ្ញើ							
និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤.១៨៥.២៦៤	១០.១០២.៦៧៧	៣២០.៧២៥	-	-	៨.០៣៤.៥៤៧	២២.៦៤៣.២១៣
ឥណទាន និងបុរេប្រទានអតិថិជន	២.៨៣៩.៨៨៤	១២.៦២៨.៤៤០	៥១.៦៩០.០៤៣	៥៤.៧៣២.៧៣៩	៨៤.៥០៨.៨៥៧	-	២០៦.៣៩៩.៩៦៣
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ពន្ធិញាតិ	-	-	-	-	-	៦៣.៤៧៤	៦៣.៤៧៤
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១.៣៩៣.២៨៥	១.៣៩៣.២៨៥
	<u>១៨.៣២៦.១៤៨</u>	<u>២២.៧៣១.១១៧</u>	<u>៥២.០១០.៧៦៨</u>	<u>៥៤.៧៣២.៧៣៩</u>	<u>៨៩.០០៨.៨៥៧</u>	<u>១១២.៩៣០.៤៩១</u>	<u>៣៤៩.៧៤០.១២០</u>
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ	១៣.៣០៣.៨៦៤	១០.០០០.០០០	១០.០០០.០០០	-	-	-	៣៣.៣០៣.៨៦៤
ប្រាក់បញ្ញើរបស់អតិថិជន	៥៩.៤៥៥.៤៩៣	៣៤.៩៣០.៣៨៥	៨២.៩២៥.៩១២	៣៦១.១២៣	-	៨៧.០០៧.៧១០	២៦៤.៦៨០.៦២៣
ទឹកប្រាក់ជំពាក់ក្រុមហ៊ុនសម្ពន្ធិញាតិ	-	-	-	-	-	២៨៣.៧១០	២៨៣.៧១០
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	-	-	-	-	-	១៩៧.២១១	១៩៧.២១១
បំណុលផ្សេងៗ	-	-	-	-	-	១២.៧៩៦.៨៨៨	១២.៧៩៦.៨៨៨
	<u>៧២.៧៥៩.៣៥៧</u>	<u>៤៤.៩៣០.៣៨៥</u>	<u>៩២.៩២៥.៩១២</u>	<u>៣៦១.១២៣</u>	<u>-</u>	<u>១០០.២៨៥.៥១៩</u>	<u>៣១១.២៦២.២៩៦</u>
គំណតអត្រាការប្រាក់សរុប	<u>(៥៤.៤៣៣.២០៩)</u>	<u>(២២.១៩៩.២៦៨)</u>	<u>(៤០.៩១៥.១៤៤)</u>	<u>៥៤.៣៧១.៦១៦</u>	<u>៨៩.០០៨.៨៥៧</u>	<u>១២.៦៤៤.៩៧២</u>	<u>៣៨.៤៧៧.៨២៤</u>
សមមូលជាពាន់រៀល	<u>(២២១.៨១៥.៣២៧)</u>	<u>(៩០.៤៦២.០១៧)</u>	<u>(១៦៦.៧២៩.២១២)</u>	<u>២២១.៥៦៤.៣៣៥</u>	<u>៣៦២.៧១១.០៩២</u>	<u>៥១.៥២៨.២៦១</u>	<u>១៥៦.៧៩៧.១៣៣</u>

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	តិចជាង១ខែ	១-៣ខែ	៣-១២ខែ	១-៥ឆ្នាំ	លើសពី៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៩.៥២៩.៣៥៥	៩.៥២៩.៣៥៥
សមតុល្យនៅធនាគារកណ្តាល	១២.១០០.០០០	-	៤.៥០០.០០០	-	-	៤៩.៤១៣.៩៣៧	៦៦.០១៣.៩៣៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៤.៤៦៧.៣៨៩	១៧.០០០.០០០	-	-	-	២.៦០៤.១៤៦	៣៤.០៧១.៥៣៥
ឥណទាននិងបុរេប្រទានអតិថិជន	៣.២៨៦.៤២៥	១០.៥២៣.៦៥១	៣៣.៧៧៨.៨២៨	៤.០១៣.៦៥៦	១៨.៦៨០.៨៩៥	៦៣.២៤៩.៨២៥	១៣៣.៥៣៣.២៨០
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ពន្ធិញាតិ	-	-	-	-	-	៥១.១២៤	៥១.១២៤
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	២.៨៦៤.៥៩៤	២.៨៦៤.៥៩៤
	<u>២៩.៨៥៣.៨១៤</u>	<u>២៧.៥២៣.៦៥១</u>	<u>៣៨.២៧៨.៨២៨</u>	<u>៤.០១៣.៦៥៦</u>	<u>១៨.៦៨០.៨៩៥</u>	<u>១២៧.៧១២.៩៨១</u>	<u>២៤៦.០៦៣.៨២៥</u>
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ	-	-	១០.០០០.០០០	-	-	៧៣២.៣៥១	១០.៧៣២.៣៥១
ប្រាក់បញ្ញើរបស់អតិថិជន	៤៧.៦០៨.២០៥	១២.៥១៤.២៣៦	៥២.២៦៣.៨០៦	២៦.០០០	-	៧៨.៩០១.៩៦៨	១៩១.៣១៤.២១៥
ទឹកប្រាក់ជំពាក់ក្រុមហ៊ុនសម្ពន្ធិញាតិ	-	-	-	-	-	៥១.៤៣៤	៥១.៤៣៤
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	-	-	-	-	-	១៤០.០៨៦	១៤០.០៨៦
បំណុលផ្សេងៗ	-	-	-	-	-	៨.៦៧០.៦៩៦	៨.៦៧០.៦៩៦
	<u>៤៧.៦០៨.២០៥</u>	<u>១២.៥១៤.២៣៦</u>	<u>៦២.២៦៣.៨០៦</u>	<u>២៦.០០០</u>	<u>-</u>	<u>៨៨.៤៩៦.៥៣៥</u>	<u>២១០.៩០៨.៧៨២</u>
គំណតអត្រាការប្រាក់សរុប	<u>(១៧.៧៥៤.៣៩១)</u>	<u>១៥.០០៩.៤១៥</u>	<u>(២៣.៩៨៤.៩៧៨)</u>	<u>៣.៩៨៧.៦៥៦</u>	<u>១៨.៦៨០.៨៩៥</u>	<u>៣៩.២១៦.៤៤៦</u>	<u>៣៥.១៥៥.០៤៣</u>
សមមូលជាពាន់រៀល	<u>(៧០.៩២៨.៧៩២)</u>	<u>៥៩.៩៦២.៦១៣</u>	<u>(៩៥.៨១៩.៩៨៧)</u>	<u>១៥.៩៣០.៦៨៦</u>	<u>៧៤.៦៣០.១៧៦</u>	<u>១៥៦.៦៦៩.៧០២</u>	<u>១៤០.៤៤៤.៣៩៧</u>

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់នៅពេលដល់កំណត់សង ដោយសារអតិថិជនមកដកប្រាក់បញ្ញើវិញ ឬមានតម្រូវការសាច់ប្រាក់តាមការចុះកិច្ចសន្យា ឬលំហូរសាច់ប្រាក់ចេញផ្សេងៗ។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់ក៏ដូចជាត្រួតពិនិត្យមើលបម្រែបម្រួលនៃអ្នកធ្វើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

(ខ) ដំណោះស្រាយផ្តល់ទុន

ប្រភពទុនចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន។ ប្រភពទុនត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃយ៉ាងទៀងទាត់តាមរយៈការត្រួតពិនិត្យរបស់គណៈគ្រប់គ្រង លើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ ។

(គ) លំហូរសាច់ប្រាក់មិននិទស្សន៍ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់ដែលកើតឡើងពីទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុមិននិទស្សន៍ (non-derivative financial assets and liabilities) ដោយផ្អែកតាមអាយុកាលនៅសល់លើកិច្ចសន្យា គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានបង្ហាញនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់មិនធ្វើអប្បហារនៃកិច្ចសន្យា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលមានភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បហារ។

	តិចជាង១ខែ	១-៣ខែ	៣-១២ខែ	១-៥ឆ្នាំ	លើសពី៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ	១៣.៣១៥.៣៧១	១០.០១៧.៤៧៩	១០.០៦៧.៥០៧	-	-	៣៣.៤០០.៣៥៧
ប្រាក់បញ្ញើរបស់អតិថិជន	១៤៦.៤៣៤.៩០៩	៣៥.១០៩.២៨៨	៨៤.៣២៧.០៣៥	៣៧៥.៣៨១	-	២៦៦.២៤៤.៦១៣
ទឹកប្រាក់ជំពាក់ក្រុមហ៊ុនសម្ព័ន្ធថ្នាតិ	-	-	២៨៣.៧១០	-	-	២៨៣.៧១០
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	-	-	១៩៧.២១១	-	-	១៩៧.២១១
បំណុលផ្សេងៗ	១២.៧៩៦.៨៨៨	-	-	-	-	១២.៧៩៦.៨៨៨
បំណុលហិរញ្ញវត្ថុសរុប (ថ្ងៃផុតកំណត់តាមកិច្ចសន្យា)	១៧២.៥៤៧.១៦៨	៤៥.១២៦.៧៦៧	៩៤.៨៧៥.៤៦៣	៣៧៥.៣៨១	-	៣១២.៩២៤.៧៧៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ថ្ងៃផុតកំណត់តាមកិច្ចសន្យា)	១៣១.៣០៧.២៧៣	២២.៨៤១.១៧៧	៥២.៧៧០.២៣០	៧៣.៨៣៤.១២០	១៥៨.៣១៣.៤៦៧	៤៣៩.០៦៦.២៦៧
គម្លាតសាច់ប្រាក់ងាយស្រួលសុទ្ធ គិតជាដុល្លារអាមេរិក	៤១.២៣៩.៨៩៥	២២.២៨៥.៥៩០	៤២.១០៥.២៣៣	(៧៣.៤៥៨.៧៣៩)	(១៥៨.៣១៣.៤៦៧)	(១២៦.១៤១.៤៨៨)
សមមូលជាពាន់រៀល	១៦៨.០៥២.៥៧២	៩០.៨១៣.៧៧៩	១៧១.៥៧៨.៨២៤	(២៩៩.៣៤៤.៣៦១)	(៦៤៤.១២៧.៣៧៨)	(៥១៤.០២៦.៥៦៤)

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៦.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

(ត) លំហូរសាច់ប្រាក់មិននិទស្សន៍ (Non-derivative cash flow) (ត)

	តិចជាង១ខែ	១-៣ខែ	៣-១២ខែ	១-៥ឆ្នាំ	លើសពី៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ	៧៣២.៣៥១	-	១០.០០០.០០០	-	-	១០.៧៣២.៣៥១
ប្រាក់បញ្ញើរបស់អតិថិជន	១២៦.៥១០.១៧៣	១២.៥១៤.២៣៦	៥២.២៦៣.៨០៦	២៦.០០០	-	១៩១.៣១៤.២១៥
ទឹកប្រាក់ជំពាក់ក្រុមហ៊ុនសម្ព័ន្ធថ្នាតិ	-	-	៥១.៤៣៤	-	-	៥១.៤៣៤
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	១៤០.០៨៦	-	-	-	-	១៤០.០៨៦
បំណុលផ្សេងៗ	៨.៦៧០.៦៩៥	-	-	-	-	៨.៦៧០.៦៩៥
បំណុលហិរញ្ញវត្ថុសរុប (ថ្ងៃផុតកំណត់តាមកិច្ចសន្យា)	១៣៦.០៥៣.៣០៥	១២.៥១៤.២៣៦	៦២.៣១៥.២៤០	២៦.០០០	-	២១០.៩០៨.៧៨១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ថ្ងៃផុតកំណត់តាមកិច្ចសន្យា)	១៥៨.២៧៥.៧៣០	២៧.៦២៩.៩៥១	៣៨.៦២០.០២៨	៤.០៥៤.១៩៨	១៨.៨៦៩.៥៩១	២៤៧.៤៤៩.៤៩៨
គម្លាតសាច់ប្រាក់ងាយស្រួលសុទ្ធ គិតជាដុល្លារអាមេរិក	(២២.២២២.៤២៥)	(១៥.១១៥.៧១៥)	២៣.៦៩៥.២១២	(៤.០២៨.១៩៨)	(១៨.៨៦៩.៥៩១)	(៣៦.៥៤០.៧១៧)
សមមូលជាពាន់រៀល	(៨៨.៧៧៨.៥៨៨)	(៦០.៣៨៧.២៨១)	៩៤.៦៦២.៣៧២	(១៦.០៩២.៦៥១)	(៧៥.៣៨៤.០១៦)	(១៤៥.៩៨០.១៦៤)

កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

១.អនុបាតសាច់ប្រាក់ងាយស្រួល ប្រកាសលេខ ៨៧-២០៧ប្រ.ក.

ធនាគារបានអនុវត្ត ស្របតាមប្រកាសនេះ ដែលតម្រូវឲ្យអនុបាត សាច់ប្រាក់ងាយស្រួលយ៉ាងហោចណាស់ ស្មើនឹង៥០% ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ អនុបាតសាច់ប្រាក់ងាយ ស្រួល របស់ធនាគារមាន ៥២,៦៧% (២០១៣ ៖ ៦៣%) ។ ការគណនាអនុបាតសាច់ប្រាក់ងាយស្រួល មានបង្ហាញលម្អិតនៅក្នុងតារាង១។

២. កាតព្វកិច្ចដើមទុនអប្បបរមា ប្រកាសលេខ ៨៧-០៨-១៩៣ប្រ.ក.

ប្រកាសរបស់ធនាគារកណ្តាលលេខ ៨៧-០៨-១៩៣ប្រ.ក. ស្តីពីការកំណត់ជាថ្មីនូវដើមទុនចុះបញ្ជី និងលក្ខខណ្ឌ សុំអាជ្ញាប័ណ្ណចំពោះ គ្រឹះស្ថានធនាគារ តម្រូវឲ្យធនាគារពាណិជ្ជទាំង អស់ដែលបានចុះ បញ្ជីក្នុងប្រទេស ជាក្រុមហ៊ុនហើយ ដែលមានភាគទុនិកចាប់ពីមួយរូបឡើងទៅ ជាធនាគារ ឬជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមាន “ចំណាត់ថ្នាក់វិនិយោគ”។

វាយតម្លៃដោយភ្នាក់ងារវាយ តម្លៃដែលមានកេរ្តិ៍ឈ្មោះ ត្រូវមានដើមទុនអប្បបរមាយ៉ាងហោចណាស់ស្មើនឹង ៥០ពាន់លានរៀល (ឬ ១៣លានដុល្លារអាមេរិក)ហើយធនាគារពាណិជ្ជដែលមាន ភាគទុនិកជាងកត្តជន ឬក្រុមហ៊ុន ត្រូវមានដើម ទុនអប្បបរមាយ៉ាងហោចណាស់ស្មើនឹង ១៥០ពាន់លានរៀល (ឬ ៣៧,៥លាន ដុល្លារអាមេរិក) ត្រឹមដំណាច់ឆ្នាំ ២០១០។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមានដើមទុនចំនួន ៤៥លានដុល្លារ អាមេរិក (២០១៣៖ ៤៥លានដុល្លារ អាមេរិក)។

៣. មូលនិធិផ្ទាល់សុទ្ធ ប្រកាសលេខ ៨៧-០១០-១៨២ប្រ.ក.

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ មូលនិធិផ្ទាល់សុទ្ធ របស់ធនាគារ មានចំនួន ៤០.៣៦១.៦៩៣ដុល្លារ អាមេរិក (២០១៣៖ ៣៩.០៩៩.៦២៩ ដុល្លារ អាមេរិក) ដូចបានគណនាក្នុងតារាង២។

ធនាគារត្រូវរក្សា មូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន យ៉ាងហោចណាស់ស្មើនឹងតម្រូវការដើមទុនអប្បបរមា។ គិតត្រឹមថ្ងៃ ទី ៣១ ខែធ្នូ ឆ្នាំ២០១៤ មូលនិធិ ផ្ទាល់សុទ្ធរបស់ធនាគារដែលមានចំនួន ៤០.៣៦១.៦៩៣ដុល្លារ អាមេរិក គឺខ្ពស់ជាង ២.៨៦១.៦៩៣ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងដើមទុនអប្បបរមាដែលកំណត់ត្រឹមចំនួន ៣៧.៥០០.០០០ដុល្លារអាមេរិក។

៤. អនុបាតសាធនភាព ប្រកាសលេខ ៨៧-០៤-២០៦ប្រ.ក.

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារបានរក្សាអនុបាតសាធនភាពចំនួន ១៥,៨៦% (២០១៣៖ ២០,១៤%)ដែលតំណាងឲ្យមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ជាភាគរយនៃទ្រព្យសកម្មដែលឆ្លឹងហានិភ័យ និងខ្ទង់ក្រៅតារាងតុល្យការ។

ធនាគារបានអនុវត្តស្របតាមប្រកាសនេះ ដែលតម្រូវឲ្យអនុបាតសាធនភាពយ៉ាងហោចណាស់ស្មើនឹង១៥%។

៥. ប្រតិបត្តិការរូបិយប័ណ្ណបរទេស ប្រកាសលេខ ៨៧-០០-៥០ប្រ.ក.

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ ហេតុនេះរូបិយប័ណ្ណផ្សេងៗ ទាំងអស់ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានចាត់ទុកជារូបិយ ប័ណ្ណបរទេស។

ខ្ទង់ក្នុងតារាងតុល្យការ

អនុលោមតាមប្រកាសលេខ ៨៧-០០-៥០ប្រ.ក. គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ រាល់ទ្រព្យសកម្ម និងបំណុល ទាំងអស់របស់ ធនាគារជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ។

ខ្ទង់ក្រៅតារាងតុល្យការ

ធនាគារត្រូវកត់ត្រាកិច្ចសន្យា ដែលកើតពីការទិញ និងលក់រូបិយប័ណ្ណបរទេសទាក់ទងនឹងប្រតិបត្តិការជាក់ស្តែង (spot transactions) (ដែលមានរយៈពេលពីរថ្ងៃ) និងប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេសមានកាលកំណត់ក្នុងគណនីក្រៅតារាងតុល្យការ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារបានអនុវត្តស្របតាមប្រកាសនេះ។

៦. ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស ប្រកាសលេខ ៨៧-០៧-១៣៤ប្រ.ក.

ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណ បរទេសមួយណាក៏ដោយ ឬស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសទាំងអស់ ទោះក្នុងស្ថានភាពរឹង ឬខ្លីក៏ដោយ មិនត្រូវឲ្យលើស ២០% នៃ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារបានអនុវត្ត តាមប្រកាសស្តីពីស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស។ ការគណនាស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសមានបង្ហាញលម្អិតនៅក្នុងតារាង ៤។

៧. ចំណាត់ថ្នាក់ និងសំវិធានធនឥណទាន និងបុរេប្រទានបាត់បង់ ប្រកាសលេខ ៨៧០០-៥១ប្រ.ក. វិសោធនកម្មលើប្រកាសលេខ ៨៧-០២-១៤៥ប្រ.ក. និងសារាចរំណេនាំលេខ ៨៧-០៤-០១ស.រ.ណ.ន

ធនាគារបានអនុវត្ត ស្របតាមតម្រូវការរបស់ ធនាគារកណ្តាល ស្តីពី កម្រិតអប្បបរមានៃសំវិធានធនជាក់លាក់ ដែលត្រូវ អនុវត្ត ក្នុងការធ្វើចំណាត់ថ្នាក់ឥណទាន និងបុរេប្រទានដូចបានកំណត់ដោយប្រកាសនេះ។

សេចក្តីលម្អិតអំពីការគណនាសំវិធានធនឥណទាន ដែលអនុលោមតាមតម្រូវការរបស់ធនាគារកណ្តាល មានបង្ហាញ នៅក្នុងតារាង ៥។

៨. ហានិភ័យឥណទានធំៗ ប្រកាសលេខ ៨៧-០០-៥២ប្រ.ក. និងប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក.

យោងតាមលក្ខខណ្ឌនៃប្រកាសខាងលើនេះធនាគារត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតនេះជាអតិបរមា ២០% រវាងហានិភ័យ សរុបរបស់ខ្លួន ដែលបណ្តាលមកពីប្រតិបត្តិការជាមួយអ្នកទទួលផលជាងកត្តជន និងមូលនិធិផ្ទាល់សុទ្ធ ហើយហានិភ័យឥណទានធំៗ ជាងកត្តជនសរុប មិនត្រូវឲ្យលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

យោងតាមលក្ខខណ្ឌនៃប្រកាសនេះ ធនាគារត្រូវរក្សាគ្រប់ ពេលវេលានូវ អនុបាតនេះជាអតិបរមា ២០% រវាងហានិភ័យសរុបរបស់ខ្លួន ដែលបណ្តាលមកពីប្រតិបត្តិការ ជាមួយអ្នកទទួលផលជាងកត្តជន និងមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារបានអនុវត្តស្របតាមប្រកាសនេះ។

៩. ឥណទានចំពោះសម្ព័ន្ធព្យាតិ ប្រកាសលេខ ៨៧-០២-១៤៦ប្រ.ក.

ធនាគារបានអនុវត្ត ស្រមតាមប្រកាសនេះ ដែលតម្រូវ ឲ្យសមតុល្យ សរុបនៃ ឥណទានសម្ព័ន្ធព្យាតិ ដែលនៅមិនទាន់ ទូទាត់ មិនត្រូវ លើស ១០%នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារបានអនុវត្តស្របតាមប្រកាសនេះ។

១០.អចលនទ្រព្យ ប្រកាសលេខ ៨៧-០១-១៨៦ប្រ.ក.

យោងតាមការកំណត់របស់ប្រកាសលេខ ៨៧-០០-៤៧ ប្រ.ក. អចលនទ្រព្យដែលធ្វើលទ្ធកម្ម ដោយធនាគារសម្រាប់គោលបំណងប្រតិបត្តិការ ត្រូវរក្សាមិនឲ្យលើស ៣០% នៃមូលនិធិផ្ទាល់សុទ្ធ សរុបរបស់ធនាគារទេ។ អចលនទ្រព្យដែលមិនមានទំនាក់ទំនងផ្ទាល់ជាមួយនឹងប្រតិបត្តិការរបស់ធនាគារ ត្រូវលក់ចេញមិនឲ្យលើសពីរយៈពេលមួយឆ្នាំ ក្រោយកាលបរិច្ឆេទដែលអចលនទ្រព្យនោះបានក្លាយជាទ្រព្យសម្បត្តិរបស់ធនាគារ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ អចលនទ្រព្យ របស់ធនាគារ ដែលមានចំនួន ២.៦៧១.៥៦០ ដុល្លារ អាមេរិក (២០១៣៖ ៤.០៣៣.២១៩ដុល្លារអាមេរិក) សមមូលនឹង ៦,៦១% (២០១៣៖ ១០,៣២%) នៃមូលនិធិផ្ទាល់សុទ្ធ របស់ធនាគារ ដូចនេះធនាគារបានអនុវត្តស្របតាមអនុបាតអចលនទ្រព្យដែលតម្រូវដោយប្រកាសនេះ។

១០.អចលនទ្រព្យ ប្រកាសលេខ ធ៧-០១-១៨៦ប្រ.ក.(ត)

អនុបាតសាច់ប្រាក់ងាយស្រួលភាគយក	 ដុល្លារ អាមេរិក	មូលនិធិផ្ទាល់សុទ្ធប្រភេទដើមទុនសំខាន់	 ដុល្លារអាមេរិក
សមតុល្យសាច់ប្រាក់		I.សរុបរង-ក	
+ ខ្ទង់ឥណពន្ធ		ដើមទុនបានបង់	៤៥.០០០.០០០
សាច់ប្រាក់ក្នុងដៃ	១០.៥៧៣.៩៧១	ទុនបម្រុង (ក្រៅពីការវាយតម្លៃឡើងវិញដូចជា ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ ទុនបម្រុងទូទៅ និងទុនបម្រុងដើមទុន)	-
ប្រាក់បញ្ញើនៅធនាគារកណ្តាល (ដោយមិនគិតប្រាក់បញ្ញើកាតព្វកិច្ច និងទុនបម្រុងកាតព្វកិច្ច)	៦០.៦០៦.០៥៨	ចំណេញសុទ្ធដែលបានធ្វើសវនកម្មរួចសម្រាប់ឆ្នាំចុងក្រោយ	១.២២៤.៤០៥
ប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២២.៦៤០.៥៦៦	ចំណេញរក្សាទុកយោងពីគ្រាមុនៗ (ការវាយការណ៍ឡើងវិញ)	-
ចំណែកនៃប្រាក់កម្ចីទៅឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ នៅសល់ពេលមិនលើស ពី១ខែ	-	ខ្ទង់ផ្សេងៗ (បានអនុម័តដោយធនាគារកណ្តាល)	
	៩៣.៨២០.៥៩៥	បុព្វលាភទាក់ទងនឹងដើមទុន	-
		ខ្ទង់ផ្សេងៗដែលបានអនុម័តដោយធនាគារកណ្តាល	-
ផក៖		សរុប (ក)	៤៦.២២៤.៤០៥
+ ខ្ទង់ឥណទាន		កម្រិតកំណត់លើប្រាក់ចំណេញរក្សាទុក៖	
គណនីចរន្តរបស់ធនាគារកណ្តាល ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	អតិបរមា ២០% នៃសរុប (ក)	៣%
ប្រាក់ខ្ចីពីធនាគារកណ្តាល នៅសល់ពេលមិនលើសពី១ខែ	១៣.៣០៣.៨៦៤		
	១៣.៣០៣.៨៦៤		
		II.សរុបរង-ខ	
		ភាគហ៊ុនផ្ទាល់ដែលបានកាន់កាប់ដោយធនាគារ (តាមតម្លៃចុះបញ្ជីសុទ្ធ)	
		ការខាតបង្គរ	៦.៥២៧.៧០៨
		ទ្រព្យសកម្មអរូបីដែលត្រូវដកចេញ	២៥៤.២៨៤
		ភាគទុនិក ក្រុមប្រឹក្សាភិបាល និងភាគីពាក់ព័ន្ធ (ដកចេញ)	
		១. ចំណែកដើមទុនដែលមិនទាន់បានបង់	-
		២. ឥណទាន ឥណទានវិបារូបន៍ និងបុរេប្រទានផ្សេងៗ	១.១៦៥.៥៦៨
		៣. ឧបករណ៍បំណុលកាន់កាប់ដោយធនាគារដែលមានហត្ថលេខារបស់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងភាគីពាក់ព័ន្ធ	-
		ការខាតបង់ផ្សេងៗ	-
		សរុប (ខ)	៧.៩៤៧.៥៦០
		សរុបដើមទុនប្រភេទទី១ (ដើមទុនសំខាន់)(ក)-(ខ)	៣៨.២៧៦.៨៤៥

១០.អចលនទ្រព្យ ប្រកាសលេខ ធ៧-០១-១៨៦ប្រ.ក.(ត)

ប្រភេទដើមទុនបន្ថែម	 ដុល្លារអាមេរិក
III.សរុបរង-គ	
ការវាយតម្លៃទុនបម្រុងឡើងវិញ (អនុម័តដោយធនាគារកណ្តាល)	-
សំវិធានធនហានិភ័យធនាគារទូទៅ	-
១%នៃសំវិធានធនទូទៅ (ប្រកាសស្តីពីការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្ម)	២.០៨៤.៨៤៨
បំណុលបន្ទាប់បន្សំ (អនុម័តដោយធនាគារកណ្តាល)	-
ខ្ទង់ផ្សេងៗ (អនុម័តដោយធនាគារកណ្តាល)	-
សរុប (គ)	២.០៨៤.៨៤៨
កម្រិតកំណត់លើបំណុលបន្ទាប់បន្សំ (អតិបរមា ៥០%នៃដើមទុនថ្នាក់ទី១)	៥%
IV.សរុបរង-ឃ	
(ប្រភេទទី ២,ការកាត់កងផ្សេងៗ)	
មូលធនដែលមានចំណែកក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ	-
ខ្ទង់ផ្សេងៗដែលត្រូវកាត់កង (បន្ទុកពន្យា...)	-
សរុប (ឃ)	-
សរុបដើមទុនប្រភេទទី២ (ដើមទុនបន្ថែម)(គ)-(ឃ)	២.០៨៤.៨៤៨
កម្រិតកំណត់លើដើមទុនប្រភេទទី២ (ដើមទុនប្រភេទទី២=អតិបរមា ១០០%នៃដើមទុនប្រភេទទី១)	៥%

មូលនិធិផ្ទាល់សុទ្ធតាមការកំណត់របស់និយ័តករ (ក) - (ខ) + (គ) - (ឃ)	៤០.៣៦១.៦៩៣
--	-------------------

១០.អចលនទ្រព្យ ប្រកាសលេខ ៨៧-០១-១៨៦ប្រ.ក.(ត)

អនុបាតសាធនភាព	ដុល្លារ អាមេរិក		
ភាគយក			
មូលនិធិផ្ទាល់សុទ្ធ ដូចបានគណនាខាងលើ (N)៖	៤០.៣៦១.៦៩៣		
	ទ្រព្យសកម្ម	ថ្លឹង	
ភាគបែង			
សរុបទ្រព្យសកម្មដុល			
សាច់ប្រាក់ មាស ឥណទេយ្យនៅធនាគារកណ្តាល	១១៩.២៤១.៦៥១	០%	-
ទ្រព្យសកម្មដាក់ធានាដោយប្រាក់បញ្ញើ	៧៩៥.៨៨០	០%	-
ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA-	-	០%	-
ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី A+ ទៅ A-	-	២០%	-
ឥណទេយ្យលើធនាគារ ដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA-	-	២០%	-
ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី BBB+ ទៅ BBB-	-	៥០%	-
ឥណទេយ្យលើធនាគារ ដែលមានចំណាត់ថ្នាក់ពី A+ ទៅ A-	១៦.៥៧៨.៧៧៩	៥០%	៨.២៨៩.៣៩០
ទ្រព្យសកម្មផ្សេងៗ	២១៦.៥៨៤.៥៤៥	១០០%	២១៦.៥៨៤.៥៤៥
ទ្រព្យសកម្មសរុបដូចបានរាយការណ៍នៅក្នុងតារាងតុល្យការ	៣៥៣.៣០០.៨៥៥		២២៤.៩៧៣.៩៣៥

ខ្ទង់ក្រៅតារាងតុល្យការ			
ហានិភ័យទាំងស្រុង	២០.៨៥៤.៩៧១	១០០%	២០.៨៥៤.៩៧១
ហានិភ័យមធ្យម	១៧.៣៩៣.០៥០	៥០%	៨.៦៩៦.៥២៥
ហានិភ័យល្មម	-	២០%	-
ហានិភ័យទាប	៥១.៦៣៨.៤២៨	០%	-
	៨៩.៨៨៦.៤៤៩		២៩.៥៥១.៤៩៦

ភាគបែង (D1)			
អនុបាតសាធនភាព = (S = N/D1)			
		២៥៤.៥២៥.៤៣១	
		១៩,៨៦%	

ល.រ	រូបិយប័ណ្ណ	ខ្ទង់ផ្សេងៗបន្ទាប់ពីដកចេញសិវិធានធន				ស្ថានភាពចំហ	រូបិយប័ណ្ណចំហសុទ្ធ/មូលនិធិ ផ្ទាល់សុទ្ធ (%)	កំណត់ (%)	ភាពលើស
		ទ្រព្យសកម្ម	បំណុល និង មូលធន	រូបិយប័ណ្ណ	រូបិយប័ណ្ណ				
				ត្រូវទទួលខ្ទង់ក្រៅតារាង	ត្រូវចំណាយខ្ទង់ក្រៅតារាង				
				តុល្យការ	តុល្យការ				
		១	២	៣	៤	៥=១-២+៣-៤			
១	ដុល្លារអាមេរិក	៣៥០.១៦៧.៣៥៦	៣៤៩.៦៤៣.០៦១	៨៥.០២២.៧៣៧	៨៥.៣១៥.៥០៤	២៣១.៥២៨	០,៥៧%	២០%	គ្មាន
២	រៀល	២៥៦.៧៨៧	៣០៤.៦៦៣	-	-	(៤៧.៨៧៦)	-០,១២%	២០%	គ្មាន
៣	អឺរ៉ូ	២.៩៥៤.០៧១	២.៩៣៣.៨៧៦	៩២.៥៦៨	៩២.៥៦៨	២០.១៩៥	០,០៥%	២០%	គ្មាន
៤	ដុល្លារសិង្ហបុរី	៦២.៨១១	២៣០.៦០០	៣៩.៦៧២	-	(១២៨.១១៧)	-០,៣២%	២០%	គ្មាន
៥	បាត	៥៥.១៣៩	៦១.៤០៩	៤.៤៧២.៩៤១	៤.៤៧៨.៣៧៦	(១១.៧០៥)	-០,០៣%	២០%	គ្មាន
៦	យ៉េន	៣០៩.៩០៥	៣០៩.៩១៥	៥៨.៤៥៥	-	៥៨.៤៤៥	០,១៤%	២០%	គ្មាន
៧	ដុល្លារអូស្ត្រាលី	២៤២.៥៧៥	៣០១.៧៦៩	៦៧.៨៥៤	-	៨.៦៦០	០,០២%	២០%	គ្មាន
៨	ផោន	១៧.៣៩៣	១៤៥.៣៨១	១៣២.២២១	-	៤.២៣៣	០,០១%	២០%	គ្មាន
៩	ផ្សេងៗ	៦៥៤.៦៦៩	៧៩០.០៣២	-	-	(១៣៥.៣៦៣)	-០,១៦%	២០%	គ្មាន
	សរុប	៣៥៤.៧២០.៧០៦	៣៥៤.៧២០.៧០៦	៨៩.៨៨៦.៤៤៨	៨៩.៨៨៦.៤៤៨	-	-		

សេចក្តីលម្អិតនៃសិវិធានធនដែលបានកត់ត្រាដោយធនាគារ តាមការតម្រូវរបស់ធនាគារកណ្តាល ដោយ ផ្អែកលើ ចំណាត់ ថ្នាក់ឥណទាន និងបុរេប្រទានអតិថិជន ត្រូវបានបង្ហាញក្នុង តារាង ខាងក្រោម៖

	តាមតម្រូវការរបស់ធនាគារកណ្តាល						ចំនួនសិវិធានធន
	ចំនួនឥណទាន	ចំណាត់ថ្នាក់	អក្រា	សិវិធានធន	សិវិធានធនកត់ត្រា ដោយធនាគារ	តម្លៃវត្ថុបញ្ចាំ ប៉ាន់ស្មាន	
	ដុល្លារអាមេរិក		%	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លើស/(ខ្វះ)ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន	២០៨.៤៨៤.៨១១	សិវិធានធនទូទៅ	១%	២.០៨៤.៨៤៨	២.០៨៤.៨៤៨	-	-
ឥណទាន និងបុរេប្រទាន	-	ឃ្លាំមើល	៣%	-	-	-	-
ឥណទាន និងបុរេប្រទាន	-	ក្រោមស្តង់ដារ	២០%	-	-	-	-
ឥណទាន និងបុរេប្រទាន	-	សង្ស័យ	៥០%	-	-	-	-
ឥណទាន និងបុរេប្រទាន	៦១.៧៧២	បាត់បង់	១០០%	៦១.៧៧២	៦១.៧៧២	-	-
សរុបផល	២០៨.៥៤៦.៥៨៣			២.១៤៦.៦២០	២.១៤៦.៦២០	-	-

(គិតជាដុល្លារអាមេរិក)			
ដើមទុន			
១ មូលធន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១១,២៦%		
ក- មូលធន	៣៩.៦៩៦.៦៩៧		
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩		
២ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១០,៨៦%		
ក- ដើមទុនថ្នាក់ទី១	៣៨.២៧៦.៨៤៥		
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩		
៣ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មដែលឆ្លឹងហានិភ័យ (ក/ខ)	១៥,០៤%		
ក- ដើមទុនថ្នាក់ទី១	៣៨.២៧៦.៨៤៥		
ខ- ទ្រព្យសកម្មដែលឆ្លឹងហានិភ័យ	២៥៤.៥២៥.៤៣១		
៤ ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២ ធៀបនឹងទ្រព្យសកម្មដែលឆ្លឹងហានិភ័យ (ក/ខ)	១៥,៨៦%		
ក- ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២	៤០.៣៦១.៦៩៣		
ខ- ទ្រព្យសកម្មដែលឆ្លឹងហានិភ័យ	២៥៤.៥២៥.៤៣១		
៥ មូលនិធិផ្ទាល់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១១,៤៥%		
ក- មូលនិធិផ្ទាល់សុទ្ធ	៤០.៣៦១.៦៩៣		
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩		

(គិតជាដុល្លារអាមេរិក)

៦ អនុបាតសាធនភាព (ក/ខ) ១៥,៨៦%

ក- មូលនិធិផ្ទាល់សុទ្ធ ៤០.៣៦១.៦៩៣

ខ- ទ្រព្យសកម្មដែលឆ្លឹងហានិភ័យ ២៥៤.៥២៥.៤៣១

៧ បំណុល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ) ៨៨,៧៤%

ក- បំណុលសរុប ៣១២.៨៩៦.៥៧២

ខ- ទ្រព្យសកម្មសរុប ៣៥២.៥៩៣.២៦៩

៨ បំណុល ធៀបនឹងមូលធន (ក/ខ) ៧៨៨,២២%

ក- បំណុលសរុប ៣១២.៨៩៦.៥៧២

ខ- មូលធន ៣៩.៦៩៦.៦៩៧

៩ ភាគលាភ ធៀបនឹងចំណេញសុទ្ធ (ក/ខ) ០%

ក- ភាគលាភ -

ខ- ចំណេញសុទ្ធ -

កុណភាពទ្រព្យសកម្ម

១០ ទុនបម្រុងធនាគារ ធៀបនឹងឥណទានសរុប (ក/ខ) ០%

ក- ទុនបម្រុងសរុប -

ខ- ឥណទានសរុប (ដុល) ២០៨.៥៤៦.៥៨៣

(គិតជាដុល្លារអាមេរិក)	
១១ ទុនបម្រុងធនាគារ រៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០%
ក- ទុនបម្រុងសរុប	-
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
១២ ឥណទានមិនដំណើរការ រៀបនឹងឥណទានសរុប (ក/ខ)	០,០៣%
ក- ឥណទានមិនដំណើរការ	៦១.៧៧២
ខ- ឥណទានសរុប (ដុល)	២០៨.៥៤៦.៥៨៣
១៣ ឥណទានមិនដំណើរការ រៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,០២%
ក- ឥណទានមិនដំណើរការ	៦១.៧៧២
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
១៤ ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ រៀបនឹងឥណទានសរុប (ក/ខ)	០,០៣%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	៦១.៧៧២
ខ- ឥណទានសរុប (ដុល)	២០៨.៥៤៦.៥៨៣
១៥ ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់រៀបនឹង ទ្រព្យសកម្មសរុប (ក/ខ)	០,០២%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	៦១.៧៧២
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
១៦ ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ រៀបនឹងមូលធនសរុប (ក/ខ)	០,១៦%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	៦១.៧៧២
ខ- មូលធន	៣៩.៦៩៦.៦៩៧
១៧ ឥណទានភាគីពាក់ព័ន្ធរៀបនឹងឥណទានសរុប (ក/ខ)	០,៥៦%
ក- ឥណទានភាគីពាក់ព័ន្ធ	១.១៦៥.៥៦៨
ខ- ឥណទានសរុប (ដុល)	២០៨.៥៤៦.៥៨៣
១៨ ឥណទានហានិភ័យធំ ៗ រៀបនឹងឥណទានសរុប (ក/ខ)	៩,៤៧%
ក- ឥណទានហានិភ័យធំៗ	១៩.៧៥០.១២៥
ខ- ឥណទានសរុប (ដុល)	២០៨.៥៤៦.៥៨៣
១៩ ឥណទានភាគីពាក់ព័ន្ធ រៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	២,៨៩%
ក- ឥណទានភាគីពាក់ព័ន្ធ	១.១៦៥.៥៦៨
ខ- មូលនិធិផ្ទាល់សុទ្ធ	៤០.៣៦១.៦៩៣

(គិតជាដុល្លារអាមេរិក)	
២០ ឥណទានហានិភ័យធំ ៗ រៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	៤៨,៩៣%
ក- ឥណទានហានិភ័យធំៗ	១៩.៧៥០.១២៥
ខ- មូលនិធិផ្ទាល់សុទ្ធ	៤០.៣៦១.៦៩៣
២១ សំវិធានធនទូទៅ រៀបនឹងឥណទានសរុប (ក/ខ)	១,០០%
ក- សំវិធានធនទូទៅ	២.០៨៤.៨៤៨
ខ- ឥណទានសរុប (ដុល)	២០៨.៥៤៦.៥៨៣
២២ សំវិធានធនជាក់លាក់ រៀបនឹងឥណទានសរុប (ក/ខ)	០,០៣%
ក- សំវិធានធនជាក់លាក់	៦១.៧៧២
ខ- ឥណទានសរុប (ដុល)	២០៨.៥៤៦.៥៨៣
២៣ សំវិធានធនជាក់លាក់ រៀបនឹងឥណទាន មិនដំណើរការ (ក/ខ)	១០០%
ក- សំវិធានធនជាក់លាក់	៦១.៧៧២
ខ- ឥណទានមិនដំណើរការ	៦១.៧៧២
២៤ សំវិធានធនសរុប រៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៦១%
ក- សំវិធានធនសរុប	២.១៤៦.៦២០
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
២៥ ឥណទាន រៀបនឹងប្រាក់បញ្ញើ (ក/ខ)	៧៨,៧៩%
ក- ឥណទានសរុបឲ្យអតិថិជនមិនមែនធនាគារ (ដុល)	២០៨.៥៤៦.៥៨៣
ខ- ប្រាក់បញ្ញើរបស់អតិថិជន	២៦៤.៦៨០.៦២៣
ប្រាក់ចំណូល	
២៦ អត្រាចំណេញ រៀបនឹងទ្រព្យសកម្ម (ក/ខ)	០,៣៥%
ក- ចំណេញសុទ្ធ	១.២២៤.៤០៥
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
២៧ អត្រាចំណេញ រៀបនឹងមូលធន (ក/ខ)	៣,០៨%
ក- ចំណេញសុទ្ធ	១.២២៤.៤០៥
ខ- មូលធន	៣៩.៦៩៦.៦៩៧
២៨ អត្រាចំណូលដុល (ក/ខ)	៣,៧៧%
ក- ចំណូលការប្រាក់	១៣.២៨៦.៣០៤
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩

(គិតជាដុល្លារអាមេរិក)	
២៩ កម្រិតការប្រាក់សុទ្ធ រៀបនឹងទ្រព្យសកម្មសរុប [(ក-ខ)/គ]	២,៤៧%
ក- ចំណូលការប្រាក់	១៣.២៨៦.៣០៤
ខ- ចំណាយការប្រាក់	៤.៥៦៩.៤៨៩
គ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
៣០ ចំណូលផ្សេងៗ រៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៧០%
ក- ចំណូលផ្សេងៗ	២.៤៥៩.៥៩០
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
៣១ សំវិធានធន រៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៦១%
ក- សំវិធានធន	២.១៤៦.៦២០
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
៣២ ចំណាយទូទៅ រៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	២,៦២%
ក- ចំណាយមិនមែនការប្រាក់ (មិនរួមបញ្ចូលសំវិធានធន)	៩.២៣៥.៤៨០
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
៣៣ ចំណេញសុទ្ធមុនបង់ពន្ធ រៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៣៥%
ក- ចំណេញសុទ្ធមុនបង់ពន្ធ	១.២២៤.៤០៥
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
៣៤ ចំណាយពន្ធ រៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,០៥%
ក- ចំណាយពន្ធ	១៦០.០២៦
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
៣៥ កម្រិតការប្រាក់ រៀបនឹងចំណូលដុល [(ក-ខ)/គ]	៥៤,៦៥%
ក- ចំណូលការប្រាក់	១៣.២៨៦.៣០៤
ខ- ចំណាយការប្រាក់	៤.៥៦៩.៤៨៩
គ- ចំណូលដុល	១៥.៩៥០.៣៤៧
៣៦ ចំណូលមិនមែនការប្រាក់ រៀបនឹងចំណូលដុល (ក/ខ)	១៦,៨៧%
ក- ចំណូលមិនមែនការប្រាក់	២.៦៩៦.៤០៥
ខ- ចំណូលដុល	១៥.៩៨២.៧០៩

(គិតជាដុល្លារអាមេរិក)	
៣៧ ចំណាយមិនមែនការប្រាក់ រៀបនឹងចំណូលដុល (ក/ខ)	៥៧,៧៨%
ក- ចំណាយមិនមែនការប្រាក់ (មិនរួមបញ្ចូលសំវិធានធន)	៩.២៣៥.៤៨០
ខ- ចំណូលដុល	១៥.៩៨២.៧០៩
៣៨ ចំនួនផងនៃការកចំណូលការប្រាក់ [(ក+ខ)/គ]	
ក- ចំណេញមុនបង់ពន្ធ	១៣០%
ខ- ចំណាយការប្រាក់	១.៣៨៤.៤៣១
គ- ចំណាយការប្រាក់	៤.៥៦៩.៤៨៩
សាច់ប្រាក់ងាយស្រួល	៤.៥៦៩.៤៨៩
៣៩ ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល រៀបនឹងទ្រព្យសកម្មសរុប(ក/ខ)	២៦,៦១%
ក- ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល (តិចជាង ៣ ខែ)	៩៣.៨២០.៥៩៥
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
៤០ ចំណូលរយៈពេលខ្លី រៀបនឹងទ្រព្យសកម្មសរុប(ក/ខ)	៥៩,៧៣%
ក- ចំណូលរយៈពេលខ្លី (តិចជាង១ឆ្នាំ)	២១០.៦១៥.៦៥៤
ខ- ទ្រព្យសកម្មសរុប	៣៥២.៥៩៣.២៦៩
៤១ ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលសុទ្ធ [(ក-ខ)/គ]	-៣៧,៣៣%
ក- ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល	៩៣.៨២០.៥៩៥
ខ- ចំណូលរយៈពេលខ្លី	២១០.៦១៥.៦៥៤
គ- ចំណូលសរុប	៣១២.៨៩៦.៥៧២
៤២ Quick Ratio (ក/ខ)	៤៤,៥៥%
ក- Quickassets (រួមបញ្ចូលទាំងមូលប្បទានបត្ររង់ការផាត់ទាត់)	៩៣.៨២០.៥៩៥
ខ- ចំណូលចរន្ត	២១០.៦១៥.៦៥៤
៤៣ ប្រាក់បញ្ញើ រៀបនឹងឥណទានសរុប (ក/ខ)	១២៦,៩២%
ក- ប្រាក់បញ្ញើអតិថិជនសរុប	២៦៤.៦៨០.៦២៣
ខ- ឥណទានសរុបឲ្យអតិថិជនមិនមែនធនាគារ (ដុល)	២០៨.៥៤៦.៥៨៣

បណ្តាញធនាគារ ស៊ីអាយអិមប៊ី

បណ្តាញសាខាធនាគារ ស៊ីអាយអិមប៊ី..... ១០៨

បណ្តាញសាខាបន្តក្រុមហ៊ុន មេ ១០៩

ផលិតផលធនាគារថ្មីៗសម្រាប់ឆ្នាំ២០១៤..... ១១១



បណ្តាញធនាគារ ស៊ីអាយអិមប៊ី

បណ្តាញសាខាធនាគារ

សាខានរោត្តម ខាងជើង

ផ្ទះលេខ ២០ មហាវិថីព្រះនរោត្តម

សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខានរោត្តម ខាងត្បូង

ផ្ទះលេខ ២១៦ មហា វិថីព្រះនរោត្តម

សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាមហាវិថីព្រះសីហនុ

ផ្ទះលេខ ៥៧អេហ្វ មហាវិថីព្រះសីហនុ

សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខាមហាវិថីម៉ៅសេទុង

ផ្ទះលេខ ១៨៧ មហាវិថីម៉ៅសេទុង

សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាអូឡាំពិក

ផ្ទះលេខ ២០១ ផ្លូវហ្ស៊ាវ៉ាហារឡាលនេហ៊ុរ

សង្កាត់ផ្សារដើមគីរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

សាខាក្រុងព្រះសីហនុ

ផ្ទះលេខ ៩០ ផ្លូវឯករាជ្យ

សង្កាត់លេខ៤ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ

សាខាក្រុងសៀមរាប

ផ្ទះលេខ ៣៨-៤០ ផ្លូវស៊ីវត្តា

សង្កាត់ស្វាយដើមគីរ ខណ្ឌសៀមរាប ខេត្តសៀមរាប

សាខាផ្សារហេងលី

ផ្ទះលេខ១២ ផ្លូវ២៧១ សង្កាត់ទឹកល្អក់

ខណ្ឌទួលគោក រាជធានីភ្នំពេញ

សាខាទួលគោក

ផ្ទះលេខ ១៥០F២DE០E១ ផ្លូវ ២៨៩

សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ

សាខាក្រុងបាត់ដំបង

ផ្ទះលេខ ៩៨-៩៩ ភូមិព្រែកមហាទេព

សង្កាត់ស្វាយពរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

សាខាក្រុងកំពង់ចាម

ភូមិ៤ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម

មជ្ឈមណ្ឌល CIMB PREFERRED

នរោត្តម ខាងជើង

ផ្ទះលេខ ២០ មហាវិថីព្រះនរោត្តម

សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

នរោត្តម ខាងត្បូង

ផ្ទះលេខ ២១៦ មហា វិថីព្រះនរោត្តម

សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

អូឡាំពិក

ផ្ទះលេខ ២០១ ផ្លូវហ្ស៊ាវ៉ាហារឡាលនេហ៊ុរ

សង្កាត់ផ្សារដើមគីរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ក្រុងសៀមរាប

ផ្ទះលេខ ៣៨-៤០ ផ្លូវស៊ីវត្តា

សង្កាត់ស្វាយដើមគីរ ខណ្ឌសៀមរាប ខេត្តសៀមរាប

ម៉ៅសេទុង

ផ្ទះលេខ ១៨៧ មហាវិថីម៉ៅសេទុង

សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទីតាំងម៉ាស៊ីន ATMS

Naga World

ផ្លូវសម្តេចតេជោ រាជធានីភ្នំពេញ

T&C សម្តេចប៉ាន

ផ្ទះលេខ ៣៥-៣៧ ផ្លូវសម្តេចប៉ាន(២១៤) រាជធានីភ្នំពេញ

U-Care ម៉ាត់ទន្លេ

មហាវិថីសម្តេចសុធារស រាជធានីភ្នំពេញ

អាគារពាណិជ្ជកម្ម HSC (Linex)

អាគារលេខ ៣៧ABCD មហាវិថីសហព័ន្ធរុស្ស៊ី

សង្កាត់មនោរម្យ ខណ្ឌ៧មករារាជធានីភ្នំពញ

មជ្ឈមណ្ឌលពាណិជ្ជកម្មបណ្តា

មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ

សណ្ឋាគារ និងភោជនីយដ្ឋាន Royal Inn

ផ្ទះលេខ ១២៨០៦.៧ មហាវិថីសុធារស រាជធានីភ្នំពេញ

Brown Coffee ម៉ាត់ទន្លេ

ផ្ទះលេខ ០១ ផ្លូវលេខ ៩៨ លៀងវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ

U-Care កម្ពុជាក្រោម

ផ្ទះលេខ ៨៤៤E០ ផ្លូវ ១២៨ សង្កាត់ទឹកល្អក់ ោជធានីភ្នំពេញ

វិទ្យាស្ថាន ELT

ផ្ទះលេខ ២២A ផ្លូវ ២៧៣ សង្កាត់បឹងកក់

ខណ្ឌទួលគោក រាជធានីភ្នំពេញ

The Place

ផ្ទះលេខ ១២៣ ផ្លូវលេខ ៩៣ សង្កាត់បឹងកេងកង ខណ្ឌចំការមន

រាជធានីភ្នំពេញ

TK Avenue

ផ្ទះលេខ ៨០A ផ្លូវ៣១៥

ខណ្ឌទួលគោក រាជធានីភ្នំពេញ

Toy Center

ផ្ទះលេខ៣០ មហាវិថីព្រះមុន្នីវង្ស

សង្កាត់ស្រះចក ខណ្ឌដូនពេញ

រាជធានីភ្នំពេញ

ផ្សារ Angkor Mini Mart (ខេត្តសៀមរាប)

ផ្ទះលេខ ៣៨-៤០ ផ្លូវស៊ីវត្តា ភូមិវដ្តល ១

សង្កាត់ស្វាយដង្គម ខណ្ឌសៀមរាប ខេត្តសៀមរាប

ផ្សារអ៊ីអន

ច្រកចូលរោងកុន MAJOR CINEPLEX ជាន់ទី២ ផ្សារអ៊ីអន

ផ្សារស្ទឹងមានជ័យ

ផ្សារស្ទឹងមានជ័យមីល ផ្លូវវេងស្រេង ក្រុងភ្នំពេញ

ពោចិនតុង

ផ្ទះលេខ ៧ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌដង្កោ

បណ្តាញសាខារបស់ក្រុមហ៊ុន មេ

CIMB GROUP HOLDINGS BERHAD

CIMB INVESTMENT BANK BERHAD

CIMB FUTURES SDN. BHD.

Level 13, Menara CIMB

Jalan Stesen Sentral 2

Kuala Lumpur Sentral

50470 Kuala Lumpur

Malaysia

Tel : 603 2261 8888

Fax : 603 2261 8899

Website : www.cimb.com

CIMB BANK BERHAD

CIMB ISLAMIC BANK BERHAD

Menara Bumiputra-Commerce

11 Jalan Raja Laut

50350 Kuala Lumpur

Malaysia

Tel : 603 2619 1188

Fax : 603 2619 2288

Website : www.cimb.com

TOUCH ‘N GO SDN. BHD.

Tower 6 Avenue 5, Bangsar South

No. 8 Jalan Kerinchi

59200 Kuala Lumpur

Malaysia

Tel : 603 2714 8000

Fax : 603 2714 8001

Website : www.touchngo.com.my

PT BANK CIMB NIAGA TBK

Graha CIMB Niaga, 16th Floor

Jl. Jend Sudirman Kav. 58

Jakarta 12190, Indonesia

Tel : 6221 250 5252

Fax : 6221 250 5202

Website : www.cimbniaga.com

CIMB THAI BANK PUBLIC COMPANY LIMITED

44 Langsuan Road, Lumpini

Pathumwan Bangkok 10330

Thailand

Tel : 662 638 8000/

662 626 7000

Fax : 662 633 9026

Website : www.cimbthai.com

CIMB BANK BERHAD

SINGAPORE BRANCH

#09-01, Singapore Land Tower

50 Raffles Place 048623

Singapore

Tel : 65 6337 5115

Fax : 65 6337 5335

Website : www.cimb.com

CIMB BANK BERHAD

LONDON BRANCH

Ground Floor, 27 Knightsbridge

London SW1X 7YB

United Kingdom

Tel : 44 0 20 7201 3150

Fax : 44 0 20 7201 3151

Website : www.cimb.com

CIMB BANK BERHAD

SHANGHAI BRANCH

Unit 1805-1807, AZIA Center

1233, Lujiazui Ring Road

Pudong New District

Shanghai, 200120, China

Tel : 8621 2026 1888

Fax : 8621 2026 1988

Website : www.cimb.com

CIMB BANK BERHAD

HONG KONG BRANCH

Unit 6706B-08A, Level 67

International Commerce Centre

1 Austin Road, West Kowloon

Hong Kong

Tel : 852 2586 7288

Fax : 852 2556 3863

Website : www.cimb.com

CIMB THAI BANK

VIENTIANE BRANCH

010 Lanexang Avenue

Unit 2 Ban Hatsadi

Chanthabury District

Vientiane, Lao PDR

Tel : 856 21 255 355

Fax : 856 21 255 356

Website : www.cimbthai.com

CIMB BANK (L) LIMITED

CIMB BANK BERHAD, LABUAN OFFSHORE

BRANCH

Level 14(A), Main Office Tower

Financial Park Labuan

Jalan Merdeka

87000 W P Labuan

Malaysia

Tel : 6087 410 302/305

Fax : 6087 410 313

Website : www.cimb.com

CIMB BANK PLC

20AB Corner Preah Norodom

Boulevard & Street 118

Sangkat Phsar Chas

Phnom Penh 12203

Kingdom of Cambodia

Tel : 855 23 988 388

Fax : 855 23 988 099

Website : www.cimbbank.com.kh

CIMB MIDDLE EAST BSC (C)

304, Almoayyed Tower

Seef District, Manama

Kingdom of Bahrain

Tel : 00 973 17 567 111

Fax : 00 973 17 583 180

Website : www.cimb.com

CIMB INVESTMENT BANK BERHAD

BRUNEI BRANCH

14th Floor, PGGMB Building

Jalan Kianggeh

Bandar Seri Begawan BS8111

Brunei Darussalam

Tel : 673 224 1888

Fax : 673 224 0999

Website : www.cimb.com

CIMB SECURITIES INTERNATIONAL PTE. LTD.

CIMB SECURITIES (SINGAPORE) PTE. LTD.

#19-00, Singapore Land Tower

50 Raffles Place 048623,

Singapore

Tel : 65 6225 1228

Fax : 65 6225 1522

Website : www.cimb.com

CIMB SECURITIES LIMITED

CIMB VINASHIN SECURITIES LLC

1st Floor, Building 34T
Trung Hoa Nhan Chinh
Cau Giay District
Hanoi, Vietnam
Tel : 04 2221 0483
Fax : 04 2221 0484
Website : www.cimb.com

**CIMB SECURITIES (INDIA) PRIVATE LIMITED
CIMB CORPORATE FINANCE (INDIA) PRIVATE LIMITED**

B1203, The Capital
Bandra Kurla Complex
Mumbai 400051
India
Tel : 91 22 6602 5100
Fax : 91 22 6602 5105
Website : www.cimb.com

CIMB SECURITIES INTERNATIONAL (AUSTRALIA) PTY LTD

Level 29, Aurora Place
88 Phillip Street
Sydney, NSW 2000
Australia
Tel : 61 2 9694 5000
Fax : 61 2 9694 5001
Website : www.cimb.com

**CIMB SECURITIES LIMITED
TAIWAN BRANCH**

76F-1, 101 Tower Building
No. 7, Xin Yi Rd
Sec. 5, Taipei
Taiwan
Tel : 886 2 8729 8388
Fax : 886 2 8729 8391
Website : www.cimb.com

BANK OF YINGKOU CO., LTD.

15F-16F, Minmetals Building
No. 99, Xinhai Street
Coastal Industrial Base
Yingkou, Liaoning, China
Post Code 115000
Tel : 86 417 280 2079
Fax : 86 417 282 7926
Website : www.bankofyk.com

CIMB INSURANCE BROKERS SDN. BHD.

Level 15
Menara Bumiputra-Commerce
11 Jalan Raja Laut
50350 Kuala Lumpur
Malaysia
Tel : 603 2619 1188
Fax : 603 2692 3396
Website : www.cimb.com

CIMB TRUST LIMITED

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan
Malaysia
Tel : 6087 414 252
Fax : 6087 411 855
Website : www.cimb.com

**CIMB ISLAMIC TRUSTEE BERHAD
CIMB COMMERCE TRUSTEES BERHAD**

Level 21, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur
Tel : 603 2261 8888
Fax : 603 2261 8899
Website : www.cimb.com

**CIMB-MAPLETREE MANAGEMENT SDN. BHD.
CMREF 1 SDN. BHD.
CMREF 2 SHARIAH SDN. BHD.**

10th Floor, Bangunan CIMB
Jalan Semantan
Damansara Heights
50490 Kuala Lumpur
Malaysia
Tel : 603 2084 8888
Fax : 603 2084 8899
Website : www.cimb.com

**CIMB-PRINCIPAL ASSET MANAGEMENT
BERHAD
CIMB-PRINCIPAL ISLAMIC ASSET MANAGEMENT
SDN. BHD.**

10th Floor, Bangunan CIMB
Jalan Semantan
Damansara Heights
50490 Kuala Lumpur
Malaysia
Tel : 603 2084 8888
Fax : 603 2084 8899
Website :
www.cimb-principal.com.my

**CIMB-PRINCIPAL ASSET MANAGEMENT
COMPANY LIMITED**

44 CIMB Thai Building
16th Floor
Langsuan Road Lumpini
Pathumwan, Bangkok 10330
Thailand
Tel : 662 686 9595
Fax : 662 657 1307
Website :
http://www.cimb-principal.co.th

PT. CIMB-PRINCIPAL ASSET MANAGEMENT

Wisma GKBI, Suite 2201A
2nd Floor
JI Jend Sudirman, No. 28
Jakarta Pusat 10210
Indonesia
Tel : 6221 5790 1581
Fax : 6221 5790 1582
Website :
http://www.cimb-principal.co.id/

**CIMB-PRINCIPAL ASSET MANAGEMENT (S) PTE.
LTD.**

50, Raffles Place
#22-03A, Singapore Land Tower
Singapore 048623
Tel : 65 6210 8488
Fax : 65 6210 8489
Website :
www.cimb-principal.com.sg

CAPITAL ADVISORS PARTNERS ASIA SDN. BHD.

2B-6-3, Level 6, Block 2B
Plaza Sentral
Jalan Stesen Sentral 5
Kuala Lumpur Sentral
50470 Kuala Lumpur
Malaysia
Tel : 603 2035 6873/
603 2035 6868
Fax : 603 2035 6878
Website : www.capasia.com

**iCIMB (MALAYSIA) SDN. BHD.
iCIMB (MSC) SDN. BHD.**

19th Floor, Tower 5, Avenue 7
Bangsar South
No. 8, Jalan Kerinchi
59200 Kuala Lumpur
Malaysia
Tel : 603 2180 7198
Fax : 603 2180 7100
Website : www.cimb.com

CIMB FOUNDATION

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur
Malaysia
Tel : 603 2261 8888
Fax : 603 2261 8889
Website : www.cimbfoundation.com

**CIMB BANK BERHAD
YANGON REPRESENTATIVE OFFICE**

1008 Level 10 Sakura Tower
Kyauktada Township, Yangon
Myanmar
Tel : 951 255 430
Fax : 951 255 430
Website : www.cimb.com

**CIMB BANK BERHAD
MUMBAI REPRESENTATIVE OFFICE**

B1203, B Wing, 12th Floor
The Capital
Bandra Kurla Complex
Bandra (East)
Mumbai 400051
India
Tel : 91 22 6671 1570
Fax : 91 22 6671 1571
Website : www.cimb.com

CIMB (PRIVATE) LIMITED

Level 33, West Tower
World Trade Centre
Echelon Square
Colombo 01, Sri Lanka
Tel : 00 94 11 234 8888
Fax : 00 94 11 244 1801
Website : www.cimb.com

ផលិតផលធនាគារថ្មីៗសម្រាប់ឆ្នាំ២០១៤



Premium Payback 200

**200% PROTECTION
WITH SAVING BENEFITS**

Brings you and your family a unique way to grow your savings and secure a better future.

www.cimbbank.com.kh | 023 988 388



ផលិតផលធនាគារដែលនឹងមានក្នុងឆ្នាំ ២០១៥

INTRODUCING BIZCHANNEL@CIMB

At CIMB Bank, we understand the unique needs of different businesses. That is why we have developed a solution for our corporate clients and extended it to individuals as well. Introducing BizChannel@CIMB, an e-banking platform that allows you to perform seamless transactions and collections while helping you manage your accounts in a simpler, quicker and more secure manner.

The BizChannel@CIMB comes with two options: Inquiry and Transaction

Inquiry enables its users to view and monitor accounts while transactions allows its users to make transactions in addition to viewing and monitoring accounts. Find out more about the packages in the table below:

Services Available	Inquiry	Transaction
Account Balance	✓	✓
Account Statement	✓	✓
Schedule Statement	✓	✓
Statement Report Download	✓	✓
Advice Paying	✓	✓
In-House Transfers	-	✓
Domestic Transfers	-	✓
Telegraphic Transfers	-	✓
Foreign Account	-	✓
Bank Payments	-	✓
Payroll	-	✓
Letter of Credit	-	✓
Cheque Book Request	-	✓
Cheque Status Inquiry	-	✓
Excess Rate Inquiry	✓	✓
Interest Rate Inquiry	✓	✓
Transaction Status	✓	✓

For other features, please contact our Customer Care Centre or e-mail customercare@cimb.com.kh

Requirements
BizChannel@CIMB users must have a valid CIMB Bank current or savings account.

Terms and conditions apply.

BizChannel@CIMB comes with these key features
To help you manage your business better.

- Ease**
Signing in and checking your account is made simpler as there will be no need to purchase a hardware token. Instead, you will be provided with a unique One-Time Password via SMS for each transaction.
- Efficiency**
Use our 'Templates' feature to input your payees' information. This feature simplifies the process of data entry, as there is no need for manual data upload, thus minimising changes and the need for repetitive data entry.
- Convenience**
No matter where you are in the world, you will be able to access your accounts. Transactions can be performed faster over the e-banking platform.
- Security**
A two-factor authentication and a 128-bit SSL encryption will be required with each sign in, ensuring that your data is safe with us.
- Flexibility**
Enjoy the option to set your preferred transaction limit.

Sign up for BizChannel@CIMB NOW.

Here's how:

- Log on to BizChannel@CIMB at www.bizchannel.cimbbank.com.kh
- Fill in the required fields and print out your completed application form.
- Submit your application to the branch where you opened your current or savings account.

For more information, log on to www.bizchannel.cimbbank.com.kh, call +655 23 988 388 or visit any of our CIMB Bank branches.

BIZCHANNEL@CIMB

**សេវាធនាគារតាមប្រព័ន្ធ
អ៊ីនធឺណិតសម្រាប់អាជីវកម្ម
ឥឡូវនេះស្ថិតក្នុងដៃរបស់លោកអ្នក**

ធនាគារ ស៊ីអាយអិមប៊ី (ចុះបញ្ជីលេខ Co. 1935E/2010)
២០អាបេ មហាវិថីព្រះនរោត្តម កែងផ្លូវ១១៨
សង្កាត់ផ្សារចាស់ ក្រុងភ្នំពេញ ១២២០៣
ព្រះរាជាណាចក្រកម្ពុជា
គេហទំព័រ៖ www.cimbbank.com.kh